



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រមប្រឹក្សាខេត្តក្រចេះ

ស្ម័គ្រចត្តា

កម្មវិធីវិនិយោគបីឆ្នាំរំកិល

(២០១៧-២០១៩)

ខេត្តក្រចេះ

មាតិកា



អារម្ភកថា	1
សេចក្តីផ្តើម	2
ជំពូកទី១៖ ស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ច	6
១.១. សេចក្តីសង្ខេបទិន្នន័យសេដ្ឋកិច្ច សង្គមកិច្ច.....	6
១.២. ស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈម	7
១.២.១. ស្ថានភាពសេដ្ឋកិច្ច.....	7
១.២.២. ស្ថានភាពសង្គមកិច្ច.....	20
១.២.៣. ស្ថានភាពនៃការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ.....	33
១.២.៤. ស្ថានភាពនៃការគ្រប់គ្រងរដ្ឋបាលនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ	37
ជំពូកទី២៖ គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត.....	43
២.១ គម្រោងវិនិយោគ	43
២.១ក គម្រោងវិនិយោគកំពុងដំណើរការ.....	43
២.១ខ គម្រោងវិនិយោគមានការសន្យាគាំទ្រ.....	46
២.១គ គម្រោងវិនិយោគមិនមានការសន្យាគាំទ្រ.....	50
២.២ ក្របខណ្ឌចំណាយរយៈពេលមធ្យម	83
២.៣ មូលនិធិគាំទ្រតាមប្រភព.....	83
២.៤ ផែនការសកម្មភាពសម្រាប់អនុវត្តគម្រោងខេត្ត	84
ឧបសម្ព័ន្ធ.....	87
គម្រោងគាំទ្រដោយក្រសួង ស្ថាប័ន និងទីភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត.....	88
១.៣ក ៖ គម្រោងវិនិយោគកំពុងដំណើរការ	88
១.៣ខ ៖ គម្រោងមានការសន្យាគាំទ្រ.....	116

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលខេត្តក្រចេះ

លេខ ០២២/សស
២២

សេចក្តីសម្រេច

ស្តីពី

ការដាក់ឱ្យប្រើប្រាស់កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៧-២០១៩) ខេត្តក្រចេះ

ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ ។
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
- បានឃើញអនុក្រឹត្យលេខ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង និងក្រុមប្រឹក្សា គណៈអភិបាលស្រុក ។
- យោងអនុក្រឹត្យលេខ ២១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
- យោងអនុក្រឹត្យលេខ ១៥២ អនក្រ.បក ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការកែសម្រួលមាត្រា១២ នៃអនុក្រឹត្យស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
- យោងប្រកាសអនុរក្រសួងលេខ២៤១៧ ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០ស្តីពីការកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ក្រសួងមហាផ្ទៃ និងក្រសួងផែនការ ។
- យោងប្រកាសអនុរក្រសួងលេខ ៣៥១៤ ប្រក ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ស្តីពីការកែសម្រួលប្រការ ១ នៃប្រកាសអនុរក្រសួងស្តីពីការកសាងអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ក្រសួងមហាផ្ទៃ និងក្រសួងផែនការ ។
- យោងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ២០១៥-២០១៩ ខេត្តក្រចេះ ដែលអនុម័តក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១១ ក្រុមប្រឹក្សាខេត្តក្រចេះនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ។
- យោងតាមស្មារតីនៃកិច្ចប្រជុំវិសាមញ្ញលើកទី ៣៥ អាណត្តិទី២ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាខេត្តក្រចេះ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧

សម្រេច

ប្រការ១.-

ត្រូវដាក់ឱ្យប្រើប្រាស់កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៧-២០១៩)ខេត្តក្រចេះ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី ៣៥ អាណត្តិទី២ ឆ្នាំទី៣ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ។

ប្រការ២.-

គណៈអភិបាលខេត្ត ត្រូវចាត់ចែងផ្សព្វផ្សាយកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ ដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ នានានៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ។

គណៈអភិបាលខេត្ត ត្រូវចាត់ចែងសម្របសម្រួល និងកៀរគរធនធាននានាក្នុងការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំ រំកិល ប្រកបដោយការចូលរួម តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ ។

ប្រការ៣.-

គណៈអភិបាលខេត្ត ត្រូវរៀបចំយន្តការ និងប្រព័ន្ធសម្រាប់ការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត កម្មវិធីវិនិយោគ ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តផែនការ ។

គណៈអភិបាលខេត្ត ត្រូវរៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត កម្មវិធីវិនិយោគ និងរបាយការណ៍ជូនអង្គប្រជុំក្រុមប្រឹក្សាខេត្ត អំពីវឌ្ឍនភាពនៃការអនុវត្តផែនការទៅតាម កាលកំណត់ ។

គណៈអភិបាលខេត្ត ត្រូវរៀបចំ និងដាក់ជូនក្រុមប្រឹក្សាខេត្តអំពីរបាយការណ៍ប្រចាំឆ្នាំ ស្តីពីការអនុវត្តកម្មវិធី វិនិយោគបីឆ្នាំរំកិល ។

ប្រការ៤.-

គណៈអភិបាលខេត្ត ត្រូវធ្វើការវាយតម្លៃការអនុវត្តកម្មវិធីវិនិយោគ នៅពាក់កណ្តាលអាណត្តិ និងចុងអាណត្តិ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីវាយតម្លៃអំពីលទ្ធផលសម្រេចបានធៀបនឹងគោលដៅ និងគោលបំណងដែលបាន កំណត់នៅក្នុងផែនការអភិវឌ្ឍន៍ខេត្ត ។

ប្រការ៥.-

គណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីតាត់ទាំង ៥ និង អង្គភាពលទ្ធកម្ម ចំណុះសាលាខេត្ត ត្រូវអនុវត្តតាមសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា តទៅ ។

ក្រចេះ, ថ្ងៃទី ខែ ឆ្នាំ ២០១៧

ចម្លងច្បាប់

- ក្រសួងមហាផ្ទៃ
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងផែនការ
- លេខាធិការដ្ឋាន គ.ជ.អ.ប
- គ្រប់សមាសភាពក្រុមប្រឹក្សាខេត្ត
- “ដើម្បីជូនជ្រាប”
- ដូចប្រការ ៥ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ

ជ.ប្រធានក្រុមប្រឹក្សាខេត្ត
សហជីក


ដូន ត្រី

អាម្នកថា

ក្រុមប្រឹក្សាខេត្តក្រចេះ បានរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៧-២០១៩)ខេត្ត ដោយផ្តល់ឱកាសឱ្យមានការចូលរួមដោយផ្ទាល់ពីមន្ទីរ អង្គភាព ក្រុង ស្រុក អង្គការសង្គមស៊ីវិល វិស័យឯកជន តំណាងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា នៅក្នុងដំណើរការនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគ ។ កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តដែលបានបង្កើតឡើងនេះ គឺដើម្បីបំពេញខ្លឹមសារនៃផែនការអភិវឌ្ឍន៍ខេត្តឱ្យទៅជាសកម្មភាព ឬសេវាជាក់ស្តែងសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋានខេត្តសម្រាប់រយៈពេលបីឆ្នាំ ២០១៧-២០១៩ តម្រូវឱ្យស្របនឹងគោលការណ៍ណែនាំផ្នែកគោលនយោបាយ និងក្របខ័ណ្ឌអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ២០១៥-២០១៩ របស់ខេត្ត ។ កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៧-២០១៩)ខេត្ត ដែលបានបង្កើតឡើងនេះ គឺជាផែនការដែលឆ្លុះបញ្ចាំងពីគម្រោង ឬសេវាជាអាទិភាពតាមបណ្តាញនីមួយៗក្នុងរយៈពេលបីឆ្នាំ និងស្របនឹងក្របខ័ណ្ឌចំណាយរយៈពេលមធ្យម (បីឆ្នាំ) របស់រដ្ឋបាលខេត្ត ។

ក្នុងនាមក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី២ ខ្ញុំសូមសម្តែងការកោតសរសើរចំពោះគណៈអភិបាលខេត្ត គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស និងគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមាររបស់ក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក អង្គការសង្គមស៊ីវិល វិស័យឯកជន តំណាងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានាក្នុងខេត្ត ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៧-២០១៩)ខេត្ត ។ ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស និងក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដែលបានដឹកនាំ និងសម្របសម្រួលដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៧-២០១៩) ខេត្តរហូតសម្រេចជាស្ថាពរ ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ជួយគាំទ្រគម្រោង សកម្មភាព ឬសេវាជាអាទិភាពនានា ដែលឆ្លើយតបទៅនឹងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត ដែលមានក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តនេះ ។

ក្រចេះ, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧

ប្រធានក្រុមប្រឹក្សាខេត្ត
ហ៊ុន ត្រី
ហ៊ុន ត្រី

សេចក្តីផ្តើម

ខេត្តក្រចេះ ជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ចម្ងាយពីរាជធានីភ្នំពេញ ៣៤០ គ.ម តាមផ្លូវជាតិលេខ ៧ កាត់តាមស្រុកស្នួល ចម្ងាយ ២៥០គ.ម តាមផ្លូវជាតិលេខ៧៣ កាត់តាមស្រុកឆ្នុង និងចម្ងាយ ២២០គ.ម តាមផ្លូវទឹកទន្លេមេគង្គ។ ខេត្តក្រចេះមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តមណ្ឌលគីរី ខាងលិចជាប់នឹងខេត្តកំពង់ធំ ខាងជើងជាប់នឹងខេត្តស្ទឹងត្រែង និងខាងត្បូងជាប់ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងប្រទេសវៀតណាម ។ ខេត្តក្រចេះ ចែកចេញជា ១ក្រុង និង ៥ស្រុក ដែលមាន ៥សង្កាត់ និង ៤៦ឃុំ និង ២៥៨ភូមិ ដែលមានផ្ទៃដីធម្មជាតិសរុប ១១.០៩៤ គ.ម^២ មានប្រជាជនសរុប ៣៧២.៥៨៩នាក់ ស្មើនឹង ៨០.៧៦៧គ្រួសារ ក្នុងនោះស្រី ១៨៨.៩០៥នាក់ មានដង់ស៊ីតេប្រជាជន ៣៣ នាក់ ក្នុង១គ.ម^២ ។ ប្រជាពលរដ្ឋនៅខេត្តក្រចេះមានគ្រួសារ ៨១,៤% ជាកសិករពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម ដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន ។ ក្រៅពីមុខរបរកសិកម្ម មានប្រជាពលរដ្ឋប្រកបមុខរបរសិប្បកម្មប្រមាណ ០,៦% មុខរបរសេវាកម្មប្រមាណ ១៨% ។

ខេត្តក្រចេះបានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍២០១៥-២០១៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៧-២០១៩ របស់ខ្លួន តាមរយៈការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដែលផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគនេះបានកំណត់អំពីយុទ្ធសាស្ត្រសំខាន់ៗ និងសកម្មភាពជាអាទិភាពសម្រាប់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងខេត្ត ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍នេះ ជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ខេត្តក្រចេះ ។

នៅខែឧសភាឆ្នាំ២០១៤ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ បានធ្វើឡើង ប្រកបដោយជោគជ័យ ក្រោមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ក្រុមប្រឹក្សាខេត្ត រួមជាមួយគណៈអភិបាលខេត្ត បានអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីអភិបាលកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្តិដែលនៅជាធរមាន ។

ក្រុមប្រឹក្សាខេត្តក្រចេះអាណត្តិទី២ បានរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ(២០១៥-២០១៩)របស់ខ្លួន ដោយយោងមាត្រា ៣៨ និងមាត្រា ៣៩ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យលេខ ២១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ១៥២ អនក្រ.បក ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកែសម្រួលមាត្រា១២ នៃអនុក្រឹត្យស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៧-២០១៩) បានរៀបចំឡើងស្របតាមសេចក្តីណែនាំដោយមានការចូលរួម និងពិគ្រោះយោបល់ជាមួយតំណាងប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន ក្រុមតំណាងផលប្រយោជន៍ពិសេសក្រុមយុវជន និងកុមារ មន្ទីរ-អង្គភាព ក្រុមប្រឹក្សា ទីចាត់ការចំណុះសាលាខេត្ត អង្គការសង្គមស៊ីវិល វិស័យឯកជន និង អ្នកពាក់ព័ន្ធនានា ក្នុងដែនសមត្ថកិច្ចរបស់ខេត្ត ក្នុងការវិភាគស្ថានភាពសក្តានុពល បញ្ហាប្រឈមនិងតម្រូវការនានា ។

កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៧-២០១៩) បានកំណត់អំពីគម្រោង ឬសេវាកម្មអាទិភាព សម្រាប់ដាក់ជូន មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ងាយស្រួលដល់ការសម្រេចចិត្ត ក្នុងការប្រើប្រាស់ ធនធាន និងសក្តានុពលនានា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពសេវា សំដៅឆ្លើយតបតម្រូវការ ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ។

កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តក្រចេះមាន ពីរជំពូក ៖

ជំពូកទី១៖ ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច

១.១ សេចក្តីសង្ខេបទិន្នន័យសេដ្ឋកិច្ច សង្គមកិច្ច

១.២ ស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈម

១.២.១. ស្ថានភាពសេដ្ឋកិច្ច

១.២.២. ស្ថានភាពសង្គមកិច្ច

១.២.៣. ស្ថានភាពនៃការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន

១.២.៤. ស្ថានភាពនៃការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ

១.២.៥. ស្ថានភាពនៃការគ្រប់គ្រងរដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ

ជំពូកទី២ ៖ គម្រោងនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល

២.១. គម្រោងវិនិយោគ

២.២. មូលនិធិតាមប្រភព

២.៣. ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម


២.៤. ផែនការសកម្មភាពសម្រាប់អនុវត្តគម្រោង

ឧបសម្ព័ន្ធ៖.....

- តារាង ១.៣ក ១.៣ខ៖ គម្រោងគាំទ្រដោយក្រសួងស្ថាប័ន និងភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត
- សេចក្តីសម្រេចស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តក្រចេះ ។

ផែនទីរដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធ ខេត្តក្រចេះ


Administration and Infrastructure of Kratie Province



សញ្ញាសម្គាល់

- | | | |
|--|------------------------------|---------------------------|
| | សាលាខេត្ត | Province Office |
| | សាលាស្រុក | District Office |
| | សាលាឃុំ | Commune Office |
| | ភូមិ | Village |
| | មណ្ឌលសុខភាព | Health Center |
| | មន្ទីរពេទ្យ | Hospital |
| | វត្ត/វិហារ | Pagoda |
| | សាលារៀន | School |
| | តំបន់ប្រវត្តិសាស្ត្រ/ប្រាសាទ | Historical Site |
| | ព្រំប្រទល់ខេត្ត | Provincial Boundary |
| | ព្រំប្រទល់ស្រុក | District Boundary |
| | ព្រំប្រទល់ឃុំ | Commune Boundary |
| | ផ្លូវ ថាតកៅស៊ូ | Sealed Road |
| | ផ្លូវ គ្រួសក្រហម ឬ គ្រួសថ្មី | Laterite Road |
| | ផ្លូវដីស ឬ ផ្លូវលំ | Unsealed Road |
| | ផ្លូវទេស ឬ ផ្លូវដើរ | Track |
| | ផ្លូវក្រចេះ | Street |
| | ទន្លេ/ស្ទឹង ទឹកជាប្រចាំ | Permanent River |
| | ស្ទឹង/ស្ទឹងមានទឹកនៅរដូវវស្សា | Seasonal Stream |
| | ប្រឡាយ | Canal |
| | ប្រឡាយមេ | Major Canal |
| | ទំនប់ស្តារកំបាំង | Dam |
| | ទំនប់ | Levee |
| | តំបន់ជម្រកសត្វព្រៃ ស្នួល | Snuol, Wildlife Sanctuary |
| | ព្រៃការពារ ស្នួល | Snuol Protected Forest |
| | តំបន់លំនៅដ្ឋាន | Built-up area |
| | ភូមិប្រជាជន | Village |

ព្រះរាជាណាចក្រកម្ពុជា



ប្រភេទទិន្នន័យ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
(គ.ជ.ប)

ប្រភេទទិន្នន័យ

Projection : Universal Transverse Mercator
Zone : 48
Vertical Datum : Indian 60
Spheroid : Everest
Map Unit : Meters
ប្រភេទទិន្នន័យ : ២០០៨

មាត្រដ្ឋាន

1:730,000
0 5 10
Kilometers

ប្រភេទទិន្នន័យ

ទិន្នន័យទីតាំង ទីតាំង ភូមិ ឃុំ សង្កាត់ ខេត្ត ប្រទេស
ទិន្នន័យទីតាំង ទីតាំង ភូមិ ឃុំ សង្កាត់ ខេត្ត ប្រទេស
ទិន្នន័យទីតាំង ទីតាំង ភូមិ ឃុំ សង្កាត់ ខេត្ត ប្រទេស
ទិន្នន័យទីតាំង ទីតាំង ភូមិ ឃុំ សង្កាត់ ខេត្ត ប្រទេស

ប្រភេទទិន្នន័យ

ទិន្នន័យទីតាំង ទីតាំង ភូមិ ឃុំ សង្កាត់ ខេត្ត ប្រទេស
ទិន្នន័យទីតាំង ទីតាំង ភូមិ ឃុំ សង្កាត់ ខេត្ត ប្រទេស
ទិន្នន័យទីតាំង ទីតាំង ភូមិ ឃុំ សង្កាត់ ខេត្ត ប្រទេស
ទិន្នន័យទីតាំង ទីតាំង ភូមិ ឃុំ សង្កាត់ ខេត្ត ប្រទេស

ប្រភេទទិន្នន័យ

ទិន្នន័យទីតាំង ទីតាំង ភូមិ ឃុំ សង្កាត់ ខេត្ត ប្រទេស
ទិន្នន័យទីតាំង ទីតាំង ភូមិ ឃុំ សង្កាត់ ខេត្ត ប្រទេស
ទិន្នន័យទីតាំង ទីតាំង ភូមិ ឃុំ សង្កាត់ ខេត្ត ប្រទេស
ទិន្នន័យទីតាំង ទីតាំង ភូមិ ឃុំ សង្កាត់ ខេត្ត ប្រទេស

ប្រភេទទិន្នន័យ

ទិន្នន័យទីតាំង ទីតាំង ភូមិ ឃុំ សង្កាត់ ខេត្ត ប្រទេស
ទិន្នន័យទីតាំង ទីតាំង ភូមិ ឃុំ សង្កាត់ ខេត្ត ប្រទេស
ទិន្នន័យទីតាំង ទីតាំង ភូមិ ឃុំ សង្កាត់ ខេត្ត ប្រទេស
ទិន្នន័យទីតាំង ទីតាំង ភូមិ ឃុំ សង្កាត់ ខេត្ត ប្រទេស

Land Use and Natural Resources of Kratie Province



ជំពូកទី១៖ ស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ច

១.១. សេចក្តីសង្ខេបទិន្នន័យសេដ្ឋកិច្ច សង្គមកិច្ច

បរិយាយ		ឯកតា	ឆ្នាំ២០១៥
ទិន្នន័យទូទៅ			
ផ្ទៃដីខេត្ត		គ.ម ^២	11,094
ចំនួនក្រុង ស្រុក		ក្រុង ស្រុក	6
ចំនួនឃុំ សង្កាត់		ឃុំ សង្កាត់	47
ចំនួនភូមិ		ភូមិ	258
ចំនួនប្រជាជនសរុប		នាក់	372,589
ចំនួនស្ត្រីសរុប		នាក់	188,905
ចំនួនគ្រួសារសរុប		គ្រួសារ	80,767
ទំហំគ្រួសារជាមធ្យម		នាក់	4.61
ដង់ស៊ីតេប្រជាជន		នាក់/គ.ម ^២	33
អត្រាកំណើនប្រជាជនសរុប		%	0.97
អត្រាមេគ្រួសារជាស្ត្រី		%	10.19
មនុស្សអាយុ 0-១៧ឆ្នាំ		%	42.56
មនុស្សអាយុ ១៨-៦០ឆ្នាំ		%	50.46
មនុស្សអាយុ ៦១ឆ្នាំឡើង		%	6.98
ចំនួនគ្រួសារក្រក់វិត១ ចំនួន 8062គ្រួសារ/72769គ្រួសារ *		%	11.07
ចំនួនគ្រួសារក្រក់វិត២ ចំនួន 9809គ្រួសារ/72769គ្រួសារ *		%	13.47
ទិន្នន័យផ្នែកសេដ្ឋកិច្ច			
ប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង មានមុខរបរធ្វើកសិកម្មជាចម្បង		%	81.4
ក្នុងនោះ	ធ្វើស្រែ	%	52.9
	ដាំដំណាំរយៈពេលវែង	%	8.0
	ដាំដំណាំរយៈពេលខ្លី	%	14.2
	ដាំដំណាំបន្លែ	%	2.3
	នេសាទ	%	1.6
	ចិញ្ចឹមសត្វ	%	1.9
	អនុផលព្រៃឈើ	%	0.5
ប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង មានមុខរបរចម្បងក្រៅពីកសិកម្ម		%	18.6

បរិយាយ	ឯកតា	ឆ្នាំ២០១៥
ទិន្នន័យសង្គមកិច្ច		
ភាគរយកុមារអាយុ ៣-៥ឆ្នាំចូលរៀនមតេយ្យសាលា	%	19.9
អត្រាកុមារអាយុ ៦ឆ្នាំ បានចូលរៀន	%	70.7
អត្រាកុមារអាយុ ៦-១១ឆ្នាំ បានចូលរៀនបឋម	%	77.6
អត្រាកុមារអាយុ ១២-១៤ឆ្នាំ បានទៅរៀន(បឋម និងអនុវិទ្យាល័យ)	%	83.3
អត្រាអ្នកមិនចេះអក្សរអាយុពី១៥-២៤ឆ្នាំ	%	7.7
អត្រាអ្នកមិនចេះអក្សរអាយុពី១៥-៤៥ឆ្នាំ	%	9.87
អត្រាស្លាប់របស់មាតាក្នុង ១០០០ កំណើត	នាក់	1.6
អត្រាស្លាប់របស់ទារកក្នុង ១០០០ កំណើត	នាក់	4.3
អត្រាកុមារអាយុ ៩ខែ-១២ខែ បានចាក់ថ្នាំបង្កាច់បំប្លែង	%	93.2
អត្រាគ្រួសារមានទឹកស្អាតប្រើប្រាស់	%	65.2
អត្រាគ្រួសារមានបង្គន់អនាម័យប្រើប្រាស់	%	38.6

(ឯកសារព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៦) (ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រជំទី ៩ ឆ្នាំ២០១៥)

១.២. ស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈម

ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបនៃភូមិភាគឦសានរបស់ប្រទេសកម្ពុជា ដែលមានស្ថានភាពដីជាពីរប្រភេទ ធំៗគឺ តំបន់ខ្ពង់រាប និងតំបន់ទំនាប ។ តំបន់ខ្ពង់រាបលាតសន្ធឹងនៅតាមស្រុកស្អួល និងប៉ែកខាងកើតស្រុកសំបួរ ដែលជាតំបន់ដីក្រហមសំបួរជីជាតិ ព្រៃភ្នំ សត្វព្រៃ និងធនធានរ៉ែ។ តំបន់ទំនាបជាតំបន់លិចទឹកលាតសន្ធឹងតាមបណ្តោយទន្លេមេគង្គកាត់ស្រុកសំបួរ ក្រុងក្រចេះ ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង និងឃុំមួយចំនួននៃស្រុកចិត្របុរី ដែលស្ថិតនៅសងខាងទន្លេមេគង្គ ដែលជាប្រភពហូរនាំដីល្បាប់មកចាក់ជារៀងរាល់ឆ្នាំ។ ទន្លេមេគង្គជាប្រភពធនធានជលផលដ៏សំខាន់សម្រាប់ខេត្ត ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងជាផ្លូវទឹក ។

លក្ខណៈភូមិសាស្ត្រខាងលើនេះ ផ្តល់សក្តានុពលយ៉ាងខ្លាំងដល់វិស័យកសិកម្ម ឧស្សាហកម្ម គមនាគមន៍ និងវិស័យទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ខេត្ត ។

ដើម្បីប្រមូលធនធានពីវិស័យខាងលើនេះ តម្រូវការជាចាំបាច់នូវធនធានមនុស្ស និងការសិក្សាផែនការឱ្យបានស៊ីជម្រៅ សំដៅធានានិរន្តរភាពធនធានធម្មជាតិ និងបរិស្ថាន ។

១.២.១. ស្ថានភាពសេដ្ឋកិច្ច

សកម្មភាពសេដ្ឋកិច្ចចម្បងរបស់ខេត្តក្រចេះគឺវិស័យកសិកម្ម ក្នុងនោះមានការងារកសិឧស្សាហកម្ម ដែលមានក្រុមហ៊ុនចំនួន ៤៩ បានអនុវត្តក្នុងខេត្ត។ ប្រជាពលរដ្ឋក្នុងខេត្តមានអាយុពី១៨-៦០ឆ្នាំប្រកបរបរកសិកម្មជាចម្បងចំនួន ៨១,៤% ។ កត្តាដែលជំរុញឱ្យការងារកសិកម្មកើនឡើងរួមមាន កត្តាសន្តិភាព កត្តាទីផ្សារផលិតផល កសិកម្ម

មានស្ថានភាពល្អ និងកត្តាហេដ្ឋារចនាសម្ព័ន្ធតមនាគមន៍ងាយស្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម ។ សកម្មភាពសេដ្ឋកិច្ចបន្ទាប់រួមមាន ការងារសេវាកម្មជាចំបងចំនួន ១៨% ។ ទាំងនេះជាសកម្មភាពសេដ្ឋកិច្ចចម្បងសម្រាប់ជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្ត ។

ស្ថានភាពមុខរបរក្នុងវិស័យកសិកម្ម

បរិយាយ		2013ភាគរយ	2014ភាគរយ	2015	
				ភាគរយ	ចំនួនមនុស្ស
មនុស្សប្រកបមុខរបរធ្វើកសិកម្ម		82.0	82.2	81.4	138,556
ក្នុងនោះ:	ធ្វើស្រែ	53.25	51.80	52.91	90,014
	ដាំដំណាំរយៈពេលវែង	7.11	7.98	8.03	13,664
	ដាំដំណាំរយៈពេលខ្លី	15.68	16.43	14.25	24,238
	ដាំដំណាំបន្លែ	1.80	1.92	2.28	3,877
	នេសាទ	1.52	1.76	1.56	2,651
	ចិញ្ចឹមសត្វ	2.47	1.92	1.94	3,308
	អនុផលព្រៃឈើ	0.21	0.35	0.47	804

ស្ថានភាពមុខរបរក្នុងក្រៅវិស័យកសិកម្ម

បរិយាយ		2013	2014	2015
%អ្នកមានមុខរបរចំបងក្នុងវិស័យកសិកម្ម		82.0	82.2	81.4
សរុបអ្នកមានមុខរបរចំបងក្រៅវិស័យកសិកម្ម		29,904	29,557	31,583
ក្នុងនោះ:	អ្នកមុខរបរចំបងផ្នែកផលិតកម្ម	1,120.0	888.0	1,003.0
	អ្នកមានមុខរបរផ្នែកសេវាកម្ម	28,784	28,669	30,580
%អ្នកមានមុខរបរចំបងក្រៅវិស័យកសិកម្ម		18.0	17.8	18.6

(ឯកសារព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៦)

សកម្មភាពចម្បងក្នុងផ្នែកសេដ្ឋកិច្ចរួមមាន៖

១.២.១.១. ទេសចរកម្ម៖ ខេត្តក្រចេះមានផ្សារកំពុងដំណើរការលក់ដូរនៅឆ្នាំ២០១៥នេះ ៧ កន្លែង ក្នុងនោះស្រុកឆ្លូងចំនួន ១ ស្រុកព្រែកប្រសព្វចំនួន ១ ស្រុកសំបូរចំនួន ១ ស្រុកស្នួលចំនួន ១ និងក្រុងក្រចេះចំនួន ៣ ដែលគ្រប់គ្រងដោយរដ្ឋមានចំនួន ២ (ផ្សារសាមគ្គីក្រុងក្រចេះ និងផ្សារអូរឫស្សី) និងគ្រប់គ្រងដោយឯកជន ១កន្លែង គឺផ្សារថ្មីក្រុងក្រចេះ។ ផ្សាររៀបរយរបស់ឯកជន ឬស្ដារម៉ាត មានចំនួន ៦កន្លែង ក្នុងនោះក្រុងក្រចេះមាន ចំនួន ៤ និងស្រុកស្នួលមានចំនួន ១ និងផ្សារតូចៗឬផ្សារក្រមួន មានចំនួន ២៥ ក្នុងនោះមានស្រុកឆ្លូងមានចំនួន ៥ ស្រុកព្រែកប្រសព្វចំនួន ៣ ស្រុកសំបូរចំនួន២ ស្រុកស្នួលចំនួន ៤ ស្រុកចិត្របុរីចំនួន ៧ និងក្រុងក្រចេះចំនួន ៥ ។ ស្ថិតិអាជីវកម្ម និងសេវាកម្មឆ្នាំ២០១៥ ដែលគ្រប់គ្រង ដោយមន្ទីរ ពាណិជ្ជកម្មខេត្តសរុប ១.៦១៧អាជីវករ ក្នុងនោះស្រុកឆ្លូង ២៤៤ ស្រុកព្រែកប្រសព្វ ៦៤ ស្រុកចិត្របុរី ២ ស្រុកសំបូរ ១០៩ ស្រុកស្នួល ៤៣១ និងក្រុងក្រចេះ ៧៦៧ ប៉ុន្តែការចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មជូនអជីវករក្នុងឆ្នាំ២០១៦បានចំនួន ៤៤១ ស្មើនឹង ២៧,២៧% ក្នុងនោះក្រុងក្រចេះក្រសួងបាន ធ្វើប្រតិភូកម្មជូនច្រកចេញចូលតែមួយ ដែលស្ថិតិអាជីវកម្មមានចំនួន ៧៦៧ អាជីវករ តែការចេញ លិខិតអនុញ្ញាតជូនអាជីវករបានចំនួន៧២ ស្មើនឹង ៩,៣៨% ។ ជំនាញបានចុះណែនាំអាជីវករ ក្នុងផ្សារសាមគ្គី

ក្រុងក្រចេះឱ្យបិទស្លាកផ្លូវលើមុខទំនិញបានចំនួន ០៦លើក និងចុះតាមដានជាប្រចាំបានសហការជាមួយសាខាកាំ កុងត្រូលចុះត្រួតពិនិត្យគុណភាពទំនិញនៅតាមផ្ទះល្វែង និងផ្សារសាមគ្គីក្រុងក្រចេះ ព្រមទាំងផ្សារតាមបណ្តាស្រុក ទាំង៥ បានចំនួន ១២លើក ដោយប្រមូលយកគ្រឿងបរិភោគ និងភេសជ្ជៈដែលហួសកាលបរិច្ឆេទប្រើប្រាស់មកធ្វើ ការកម្ទេចចោល មានទំនងសរុបចំនួន ២៤៣ គីឡូក្រាម បាននាំយកផលិតផលសក្តានុពលក្នុងខេត្ត ទៅចូលរួមតាំង ពិព័រណ៍តាមបណ្តាសាធារណៈ ខេត្តផ្សេងៗ បានចំនួន ៧លើក ។

បញ្ហាប្រឈម ៖

- ពុំមានបណ្តាញការិយាល័យពាណិជ្ជកម្មតាមបណ្តាស្រុក និងខ្វះឧបករណ៍ត្រួតពិនិត្យ គុណភាពទំនិញ នៅ មូលដ្ឋាន ។
- ចំនួនអាជីវករដែលបានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មមានកម្រិតទាប
- ការតាំងលក់ទំនិញមិនទាន់មានដាក់ស្លាកតម្លៃត្រឹមត្រូវតាមការណែនាំ
- ការគ្រប់គ្រងសហគ្រាសពាណិជ្ជកម្មនៅមានកម្រិត ដោយស្ថិតិចេញពីក្រសួងពាណិជ្ជកម្ម និងទីតាំង ជាក់ស្តែងមិនសមស្រប ។

១.២.១.២.កសិកម្ម ៖ ចំពោះស្ថានភាពជារួមនៃការងារបង្កបង្កើនផលស្រូវ ដំណាំរួមផ្សំ និងដំណាំកសិ-ឧស្សា ហកម្ម ឆ្នាំ២០១៦នេះ ក្រោមការគាំទ្រឧបត្ថម្ភគ្រប់មធ្យោបាយពីរាជរដ្ឋាភិបាល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ គួបផ្សំនឹងការខិតខំប្រឹងប្រែងឧស្សាហ៍ព្យាយាមរបស់ កសិករ បានជម្រុញឱ្យដំណើរការផលិតកម្មកសិកម្មទទួលបានជោគជ័យ និងជំនះបាននូវការលំបាកផ្សេងៗ ហើយ អាចវាយតម្លៃបានថាបរិមាណផលស្រូវ និងដំណាំរួមផ្សំមួយចំនួនមានការកើនឡើងធៀបនឹងឆ្នាំកន្លងទៅ។ ការងារ បង្កបង្កើនផលពីមួយឆ្នាំទៅមួយឆ្នាំមានការវិវឌ្ឍន៍ល្អ និងមានការចាប់អារម្មណ៍ខ្ពស់ពីកសិករ ជាពិសេសការកែប្រែពី ការធ្វើកសិកម្មតាមបែបបុរាណយថាផលមកជាកសិកម្មតាមក្បួនខ្នាតត្រឹមត្រូវ និងស៊ីជម្រៅ។ ក្រៅពីនេះផ្នែកឯកជន បានចូលរួមយ៉ាងសំខាន់ក្នុងដំណើរការវិនិយោគដំណាំកសិ-ឧស្សាហកម្មដូចជាកៅស៊ូ និងដំឡូងមី ដែលជាគន្លឹះ ជួយឱ្យ វិស័យនេះមានការរីកចម្រើនថែមមួយកម្រិតទៀត និងបានធ្វើឱ្យជីវភាពកសិករកាន់តែមានភាពល្អប្រសើរឡើងតាម រយៈការផ្តល់ការងារបន្ថែមដល់កសិករដែលរស់នៅជុំវិញតំបន់វិនិយោគ និងផ្តល់ចំណេះដឹងបច្ចេកទេសថ្មីៗអំពីការដាំ ដុះតាមក្បួនខ្នាតត្រឹមត្រូវជូនកសិករ ។ ជាក់ស្តែងក្នុងឆ្នាំ២០១៦នេះ ខេត្តសម្រេចបាន ៖

ក-ការងារដាំដុះស្រូវ ៖ ស្រូវវិស្សាអនុវត្ត ៣៣.០៧២ហិ.ត ស្មើនឹង ១០០,២២% នៃផែនការ ៣៣.០០០ ហិ.ត ប្រៀបធៀបឆ្នាំ ២០១៥ ខ្ពស់ជាងចំនួន៧៨៦ហិ.ត ផ្ទៃដីប្រមូលផល ៣៣.០៧២ហិ.ត ទិន្នផលមធ្យម ២,៧៤៦ តោន/ហិ.ត ប្រៀបធៀបឆ្នាំ២០១៥ កើនឡើងចំនួន ៧៤គ.ក្រ បរិមាណផលសរុប ៩០.៨២៩តោន ខ្ពស់ជាងចំនួន ៩.៩៩០តោន ។ ស្រូវប្រាំងអនុវត្តប៉ាន់ស្មាន ១៤.០០០ហិ.ត ស្មើនឹង១០០% នៃផែនការ១៤.០០០ហិ.ត ទិន្នផល មធ្យម ៤,៣៧៥តោន/ហិ.ត បរិមាណផលសរុប ៦១.២៥១តោន ។ សរុបស្រូវទាំងឆ្នាំអនុវត្តបាន ៤៧.០៧២ហិ.ត

ស្មើនឹង ១០០,១៥% នៃផែនការ ៤៧.០០០ហ.ត ទិន្នផលមធ្យម ៣,២៣១តោន/ហ.ត បរិមាណផលសរុប ១៥២.០៨០តោន ។

ការវាយតម្លៃតុល្យភាពស្បៀងជំហានទី១ សម្រាប់ឆ្នាំ ២០១៧ ៖ បរិមាណផលស្រូវសរុប ១៥២.០៨០តោន (ប្រៀបធៀបឆ្នាំ ២០១៥ ខ្ពស់ជាងចំនួន ៩.៩៩០តោន) បន្ទាប់ពីកាត់ទុកពូជ១៣% និងការបាត់បង់ពេលប្រមូល ផល១៩.៧៧០តោន ស្រូវចំណីនៅសល់សរុប ចំនួន ១៣២.៣១០តោន បើគិតជាអង្ករក្នុងអត្រា ៦៤% ស្មើនឹង ៨៤.៦៧៨តោនអង្ករ ។ ដូចនេះតុល្យភាពអង្ករធៀបនឹងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ អង្ករលើស ៣៣.០៩៤តោន (ធៀបឆ្នាំ២០១៥ ខ្ពស់ជាងចំនួន៥.៥៦២តោន) ។

ខ-ការទារជាដុះដំណាំរួមផ្សំ៖ ផ្ទៃដីសរុបចំនួន ១៤៥.២៨១ហ.ត ប្រៀបធៀបឆ្នាំ២០១៥ ខ្ពស់ជាង ៦០.៧៩៩ ហ.ត ។ បរិមាណផលសរុបទទួលបាន ២.៦៤២.០៣៩តោន(ធៀបឆ្នាំ២០១៥កើនឡើងចំនួន១.១៤៤.៧៦៧តោន) ។ ដំណាំនីមួយៗមានដូចតទៅ ៖ ពោតសរុប ១០.២៩៧ហ.ត ប្រៀបធៀប ឆ្នាំ២០១៥ ខ្ពស់ជាងចំនួន ៧៨៥ហ.ត បរិមាណផលសរុប ២៥.៧៥២តោន ក្នុងនោះពោតក្រហម ៩.៦៨៦ ហ.ត បរិមាណផលសរុប ២៤.៧១៩ តោន ។ ដំឡូងសរុបចំនួន ១២៣.១៩២ហ.ត ប្រៀបធៀបឆ្នាំ ២០១៥ ខ្ពស់ជាង ៦០.៧១៨ ហ.ត បរិមាណផលសរុប ២.៦១៩.២៧៧ តោន និងដំឡូងជ្វា ១៩២ ហ.ត បរិមាណផលសរុប ១.២៣០ តោន។ បន្លែគ្រប់ប្រភេទ ១.១០៧ ហ.ត ប្រៀបធៀបឆ្នាំ២០១៥ ទាបជាង ២៦ ហ.ត បរិមាណផលសរុប ៩.០៤២ តោន។ សណ្តែកបាយ ៨០៧ ហ.តប្រៀបធៀបឆ្នាំ ២០១៥ ទាបជាង បរិមាណផលសរុប ១.៤៩៨តោន ។

គ-ដំណាំឧស្សាហកម្មរយៈពេលខ្លី៖ ដាំដុះលើផ្ទៃដីសរុប ៦.៤២១ហ.តប្រៀបធៀបឆ្នាំ២០១៥ ខ្ពស់ជាងចំនួន ៤៤ហ.ត បរិមាណផលសរុប ៦៣.១៧១តោន ប្រៀបធៀបឆ្នាំ២០១៥ ខ្ពស់ជាងចំនួន ៥១.២៣០តោន។ មុខដំណាំ នីមួយៗមានដូចជា ៖ សណ្តែកដី ៤៤១ហ.ត បរិមាណផលសរុប ៣៣២តោន។ ល្ង ១.៧៧៣ហ.ត បរិមាណផលសរុប ១.១៦២តោន ។ អំពៅ ១.៨១៣ហ.ត បរិមាណផល ៥៩.៨៧៩តោន ។ សណ្តែកសៀង ១.០៩៤ហ.ត បរិមាណ ផលសរុប ៩៦៣តោន ។ ថ្នាំជក់ ១.៣០០ហ.ត បរិមាណផលសរុប ៨៤៥ តោន ។

ឃ-ដំណាំឧស្សាហកម្មរយៈពេលវែង៖ សម្រេចលើការដាំដុះលើផ្ទៃដីសរុប ១០០.៤១៥,០២៥ហ.ត ក្នុងនេះ មាន កៅស៊ូមានចំនួន ៨៣.៦៣៩,១៦ ហ.ត ស្វាយចន្ទី ចំនួន ១៦.០៤៧,៦០ហ.ត និងម្រេច ចំនួន ៧២៨,៤៩ហ.ត ។

ង-ការវិនិយោគសាងសង់៖ គោសរុប ៦៧.៥០០ក្បាល ប្រៀប ធៀបឆ្នាំ ២០១៥ ថយចុះ៤.៥០០ ក្បាល ។ ក្របីសរុប ២៣.០០០ក្បាល ធៀបនឹងឆ្នាំ ២០១៥ ថយចុះ ៥០០ក្បាល ។ ជ្រូកសរុប ៤៤.០០០ក្បាលប្រៀបធៀបនឹងឆ្នាំ២០១៥ កើន ៥.០០០ក្បាល និងសត្វស្លាបសរុប៤៥៥.០០០ក្បាល ប្រៀបធៀបនឹងឆ្នាំ២០១៥ កើនឡើង ៥.០០០ក្បាល ។ ក្នុងឆ្នាំ២០១៦ ក្រុមការងារពេទ្យសត្វបានចុះចាក់វ៉ាក់សាំងសារទឹកគោ-ក្របីសរុប ៣៧.៨៣៦ក្បាល ,វ៉ាក់សាំងអ៊ុត ក្តាមគោ-ក្របី ២.៦៥២ក្បាល, ប៉េស្តជ្រូកបានចំនួនសរុប ១៤.៧៨៣ក្បាល សារទឹកជ្រូកបានចំនួន ១៣.១៣៧ក្បាល សាល់ម៉ូជ្រូកបានចំនួន១០.៧១៥ក្បាល, អុតក្តាមជ្រូកបានចំនួន ៥៦៣ក្បាល, អូយ៉េស្តីជ្រូកបានចំនួន៥.៧៣១ក្បាល, ញូវកាសមាន់បានចំនួន៣០.២៨០ក្បាល-អាសន្នរោគមាន់ បានចំនួន១៧.៩៦២ក្បាល,អុតមាន់ បានចំនួន ៣.៦៩៦ ក្បាល ។



- ក្រុមការងារត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ បានចុះត្រួតពិនិត្យចល័តការ ធ្វើអាជីវកម្ម សត្វ និងផលនាសត្វ នាំចេញ នាំចូល និងនាំឆ្លងកាត់នៅតាមបណ្តាស្រុក-ក្រុង ។

បញ្ហាប្រឈម៖ នាពេលបច្ចុប្បន្នបាននេះ តាមការវាយតម្លៃឃើញថាទិន្នផលស្រូវដែលកសិករទទួលបាន នៅមានកម្រិតទាបនៅឡើយបើធៀបទៅនឹងខេត្ត និងប្រទេសជិតខាងដែលមានធនធានដី និងអាកាសធាតុប្រហាក់ប្រហែលគ្នា និងពុំទាន់ឆ្លើយតបទៅនឹងសក្តានុពលធនធានដែលខេត្តមាន ពីព្រោះ៖

- កសិករមួយចំនួននៅនិយមដាំដុះតាមរបៀបប្រើប្រាស់ថាផល មានការបំផ្លាញពីកត្តាចង្រៃ ប្រើប្រាស់ពូជពុំសុទ្ធ ល្អ ពូជប្រពៃណីមានអាយុកាលវែង និងផ្តល់ទិន្នផលទាប ធ្វើស្រែតែមួយដងក្នុងមួយឆ្នាំ ទោះបីមានទឹក គ្រប់គ្រាន់យ៉ាងណាក៏ដោយ
- ការផ្សព្វផ្សាយ និងការទទួលយករបស់កសិករចំពោះពូជស្រូវទាំង ១០មុខ ដែលផ្សព្វផ្សាយឱ្យប្រើប្រាស់ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមានកំរិតដែលទាបទាឱ្យជុំវិញផ្សព្វផ្សាយបន្ថែម
- ការយល់ដឹងរបស់កសិករអំពីការប្រើប្រាស់ច្រើនប្រភេទកសិកម្ម សម្ភារកសិកម្ម និងការគ្រប់គ្រងជីជាតិដីឱ្យបាន តាមក្បួនខ្នាតត្រឹមត្រូវ និងស៊ីជម្រៅ គឺជាបញ្ហាដែលត្រូវបន្តដោះស្រាយ
- នៅមានវត្តមានសម្ភារកសិកម្មក្លែងបន្លំគុណភាព ចរាចរ និងដាក់តាំងលក់នៅតាមមូលដ្ឋាននានាក្នុងខេត្ត
- ការផ្សព្វផ្សាយអំពីសារៈប្រយោជន៍នៃការប្រើប្រាស់ជីលាមកសត្វ នៅតែជាប្រធានបទដ៏មានសារៈ សំខាន់ដែលត្រូវបន្តជម្រុញផ្សព្វផ្សាយ
- មានទឹកជំនន់ និងគ្រោះរាំងស្ងួតកើតឡើងញឹកញាប់
- សេវាផ្សព្វផ្សាយបច្ចេកទេស ដែលគាំទ្រពីសំណាក់ផ្នែកពាក់ព័ន្ធទាំងអស់ និងដៃគូអភិវឌ្ឍន៍ នៅមាន កម្រិតនៅឡើយ និងទាមទារបន្តជម្រុញ និងលើកកម្ពស់ទាំងបរិមាណ និងគុណភាពបន្ថែមទៀត
- ធនធានមន្ត្រីបច្ចេកទេស ទាំងបរិមាណ និងគុណភាព នៅថ្នាក់ខេត្ត ស្រុក មានចំនួនតិច និងមានកម្រិត ពុំស្របទៅនឹងតម្រូវការការងារ និងរបត់នៃការអភិវឌ្ឍន៍របស់ប្រទេសជាតិនាពេលបច្ចុប្បន្ន
- គុណភាព និងស្តង់ដារផលិតផល ត្រូវវាយតម្លៃថានៅមានកម្រិតទាប កសិករនៅមានការលំបាកក្នុងការ ស្វែងរកទីផ្សារលក់ និងពិបាកក្នុងការប្រកួតប្រជែងទីផ្សារក្នុងបរិបទ នៃសេដ្ឋកិច្ចទីផ្សារសេរី
- កសិកររារាំងក្នុងការចងក្រង និងធ្វើការជាក្រុម ហើយចំពោះកសិករដែលបានចងក្រងជាក្រុម និងជា សហគមន៍រួច ហាក់ដូចជាពុំទាន់ដំណើរការបានល្អ ដែលជាការលំបាកក្នុងការគាំទ្រ
- ខ្វះកំលាំងពលកម្មបម្រើក្នុងការងារផលិតកម្ម
- ពុំទាន់មានការវិនិយោគជាលក្ខណៈផ្លូវការ របស់ផ្នែកឯកជនលើការប្រមូលទិន្នផលស្រូវ និងកែច្នៃស្របតាម កម្រិតស្តង់ដារទីផ្សារ
- ថវិការដ្ឋវិនិយោគលើការអនុវត្តការងារអភិវឌ្ឍន៍កសិកម្មរបស់មន្ទីរនៅមានកម្រិតទាប ពុំសមស្របតាម តម្រូវការការងារនៅឡើយ

១.២.១.៣ ធនធានស្រូវស្រែស្រែកម្ម ៖ ធារាសាស្ត្រកសិកម្មចែកចេញជា២គឺការងារប្រព័ន្ធស្រោចស្រព និង ការងារសហគមន៍កសិករប្រើប្រាស់ទឹក ។

-ការងារប្រព័ន្ធស្រោចស្រព៖ មកដល់ឆ្នាំ២០១៦នេះ ដោយមានកិច្ចសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍នានាតាមរយៈក្រសួងធនធានទឹក និងកម្មវិធីវិនិយោគខេត្ត ការជួសជុលស្ថានភាពឡើងវិញប្រព័ន្ធធារាសាស្ត្របានចំនួន ៦៨ ប្រព័ន្ធលើប្រព័ន្ធធារាសាស្ត្រសរុបចំនួន១៨១ប្រព័ន្ធ ធ្វើឱ្យលទ្ធផលស្រោចស្រពដោយប្រព័ន្ធធារាសាស្ត្រ សម្រេចលើ ផ្ទៃដីស្រែស្រែចំនួន ១១.៦៦៦,១២ហិកតា និងស្រែប្រាំងប្រដេញទឹកចំនួន ១០.៤៦៦,៨០ហិកតា ។ ជាមួយលទ្ធភាពស្រោចស្រពទូទាំងខេត្តទាំងរដូវប្រាំង និងវស្សាបានចំនួន ៤៧,០៩% លើ ផ្ទៃដីចំនួន៤៧.០០០ហិកតា ។



-ការងារសហគមន៍កសិករប្រើប្រាស់ទឹក៖ ដើម្បីឱ្យការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រមាននិរន្តរភាព មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកសម្រាប់គ្រប់គ្រងនិងថែទាំដែលរហូតមកដល់ឆ្នាំ២០១៦ នេះ មានសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន៥៣សហគមន៍ ។

បញ្ហាប្រឈម

-មន្ត្រីបច្ចេកទេសនិងឧបករណ៍ប្រើប្រាស់ផ្នែកសិក្សាគ្រោងបង្គំមិនទាន់មានគ្រប់គ្រាន់ព្រមទាំង ថវិកាគាំទ្រនៅ មានកម្រិតមិនទាន់គ្រប់គ្រាន់សម្រាប់ការងារ ។

-សហគមន៍កសិករប្រើប្រាស់ទឹក មានសមត្ថភាពទាប មិនទាន់គ្រប់គ្រងប្រព័ន្ធធារាសាស្ត្របានល្អ ។

-ការបង្កើនផលលើផ្ទៃដីដែលមានប្រព័ន្ធធារាសាស្ត្រមិនអស់លទ្ធភាព(ទុកដីឱ្យនៅទំនេរ) ។

១.២.១.៤.ឧស្សាហកម្ម និងសិប្បកម្ម ÷

ឧស្សាហកម្ម ៖ ខេត្តក្រចេះមានរោងចក្រចុនធំ ០១កន្លែង និងសហគ្រាសចុនតូច និងមធ្យម និងសិប្បកម្ម ចំនួន ១.២១១មូលដ្ឋាន កំពុងធ្វើផលិតកម្ម-អាជីវកម្ម ក្នុងនោះផ្នែកស្បៀងអាហារ ភេសជ្ជៈ និងថ្នាំជក់ មាន ៨៧៤ មូលដ្ឋាន ផ្នែកឧស្សាហកម្មកែច្នៃ លោហៈចំនួន ១៨៨មូលដ្ឋាន និងផ្នែកឧស្សាហកម្មវ៉ែមិនមែនលោហៈចំនួន ៦៩មូលដ្ឋាន និងមូលដ្ឋានឧស្សាហកម្មផ្សេងៗ ៨០មូលដ្ឋាន ដែលបានផ្តល់ឱ្យប្រជាពលរដ្ឋមានការងារធ្វើចំនួន ៤.៤៥៨នាក់ ដើមទុនសរុប៤.៣៣២.៨៥៩ដុល្លារអាមេរិក ។

រោងចក្រនិងសិប្បកម្មទាំងនេះ បានដំណើរការផលិតនូវផលិតផលបំរើឱ្យតម្រូវការទីផ្សារក្នុងស្រុកតែប៉ុណ្ណោះ មិនទាន់អាចនាំចេញទៅក្រៅប្រទេសបានទេ ។ បញ្ហាប្រឈមគឺមិនទាន់អាចគ្រប់គ្រងសហគ្រាស ឬអាជីវកម្មបាន ពេញលេញ ទាំងចំនួនសហគ្រាសផលិត និងគុណភាពផលិតផល ដែលទាមទារឱ្យមានការពង្រឹងការគ្រប់គ្រងថែម ទៀត និងមានការលើកទឹកចិត្តដល់ការធ្វើអាជីវកម្មទាំងនោះ ដើម្បីធានាឱ្យគុណភាពឈានទៅធ្វើការប្រកួតប្រជែង ទាំងទីផ្សារក្នុងស្រុក និង ទីផ្សារក្រៅស្រុក ជាពិសេសបង្កើនការងារធ្វើជូនប្រជាពលរដ្ឋ ។

ទឹកស្អាត៖ ទីតាំងផលិត និង ចែកចាយទឹកស្អាតមាន ១២ កន្លែងដែលទទួលស្គាល់ដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងនោះមាន ៖

- ក្រុងក្រចេះ មានមូលដ្ឋានផលិត និងចែកចាយទឹកស្អាតចំនួន ០២កន្លែង ផលិតទឹកស្អាតបាន ១.២៨១.០២៣ ម៉ែត្រគូប ផ្គត់ផ្គង់បាន ៤សង្កាត់ និង ២ឃុំ ស្មើនឹង ៥.៨១៥ កុងទ័រ ។
- ស្រុកឆ្លូង មានអាជីវកម្មផលិត និងចែកចាយទឹកស្អាតចំនួន ០៣កន្លែង ផលិតទឹកស្អាតបាន ២២២.៥៨៤ ម៉ែត្រគូប ផ្គត់ផ្គង់បាន ៥ឃុំ ស្មើនឹង ៣.១១៦ កុងទ័រ ។
- ស្រុកសំបូរ មានអាជីវកម្មផលិត និងចែកចាយទឹកស្អាតចំនួន ០១កន្លែង ផលិតទឹកស្អាតបាន ២៣.១០០ ម៉ែត្រគូប ផ្គត់ផ្គង់បាន ០១ឃុំ ស្មើនឹង ២៥៥ កុងទ័រ ។

-ស្រុកព្រែកប្រសព្វ មានអាជីវកម្មផលិត និងចែកចាយទឹកស្អាតចំនួន ០៤ កន្លែង ផលិតទឹកស្អាតបាន ១២៧.៩០០ ម៉ែត្រគូប ផ្គត់ផ្គង់បាន ០៤ឃុំ ស្មើនឹង ១.៣៦០ កុងទ័រ ។

-ស្រុកស្នួល មានអាជីវកម្មផលិត និងចែកចាយទឹកស្អាតចំនួន ០១កន្លែង ផលិតទឹកស្អាតបាន ៧៥.៨៥៩ ម៉ែត្រគូប ផ្គត់ផ្គង់បាន ០១ឃុំ ស្មើនឹង ៥៦៩កុងទ័រ ។

មាត្រាសាស្ត្រ ៖ ការងារមាត្រាសាស្ត្រគឺជាការងារមួយដែលធានាភាពត្រឹមត្រូវនៅក្នុងសង្គម ក្នុង ការអនុវត្តច្បាប់ស្តីពីមាត្រាសាស្ត្រកម្ពុជា ។ កន្លងមកអ្នកជំនាញ បានត្រួតពិនិត្យផ្សេងៗផ្ទាល់ ស្ថានីយ៍ប្រេងឥន្ធនៈបាន ២៣កន្លែងស្មើនឹង១២៣ដៃបាញ់ប្រេង ។

កែវប្រេងចំណុះ ៥លីត្រ បានចំនួន ៣៤ គ្រឿង និងកូនទម្ងន់ ជញ្ជីងថ្មីបាន ចំនួន ៩៣ គ្រឿង ។

បញ្ហាប្រឈម៖

- ឧស្សាហករ សិប្បករ មួយចំនួនមិនព្រមធ្វើលិខិតអនុញ្ញាតិច្បាប់
- គុណភាពផលិតផល ឧស្សាហកម្ម និង សិប្បកម្មមួយចំនួនមិនទាន់សមស្របតាមស្តង់ដា
- មូលដ្ឋានផលិតទឹកស្អាតមួយចំនួនផលិតទឹកស្អាតមិនគ្រប់គ្រាន់តាមតំរូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ហើយគុណភាពទឹកមិនទាន់សមស្របតាមស្តង់ដារថ្នាក់ជាតិ ។
- ការផ្សព្វផ្សាយច្បាប់ស្តីពីមាត្រាសាស្ត្រមិនទាន់បានទូលំទូលាយ អាជីវករមួយចំនួននៅមានការកេងបន្លំ

១.២.១.៥.៥ វិវឌ្ឍន៍ និងថាមពល ៖

ធនធានវីរ៖ នៅខេត្តក្រចេះមានធនធានវីរច្រើនប្រភេទដូចជា មាស ធូលីថ្ម ថ្មសំណង់ ថ្មម៉ាប ក្រួសខ្សាច់... ។ ល។ បច្ចុប្បន្នក្រុមហ៊ុនវីរនៅខេត្តក្រចេះ ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងវីរ និងថាមពល នឹងមន្ទីរវីរ និងថាមពលខេត្ត ធ្វើការសិក្សាស្រាវជ្រាវ និងធ្វើអាជីវកម្មធនធានវីរមាន ៤១ក្រុមហ៊ុន ៖ ក្នុងនោះអាជ្ញាប័ណ្ណសិក្សាស្រាវជ្រាវវីរមាន ៦ក្រុមហ៊ុន អាជ្ញាប័ណ្ណឧស្សាហកម្ម-អាជីវកម្មធនធានវីរ ០១ក្រុមហ៊ុន អាជ្ញាប័ណ្ណអណ្តូងវីរបើក និងការដ្ឋានវាយថ្ម ១៩ ក្រុមហ៊ុន (ថ្មក្រា នីតអារ “ថ្មប្លុក” ១១ក្រុមហ៊ុន ម៉ាស៊ីនកិនថ្ម ០១ ក្រុមហ៊ុន និងក្រួសខ្សាច់ ៧ការដ្ឋាន) និងអាជ្ញាប័ណ្ណសិប្បកម្ម ធនធានវីរ ១៥ អាជីវករ ។

អគ្គិសនី ៖ វិស័យអគ្គិសនីមានការអភិវឌ្ឍន៍កើនឡើងគួរឱ្យកត់សំគាល់ទាំងទីក្រុង ទាំងជនបទ ជាក់ស្តែងក្នុងខេត្តក្រចេះ មានអាជ្ញាប័ណ្ណរួម និងអាជ្ញាប័ណ្ណចែកចាយចំនួន ៩ អាជ្ញាប័ណ្ណដែលក្នុងនោះមាន ៖

-ក្រុងក្រចេះ ៖ មានអាជ្ញាប័ណ្ណចែកចាយចំនួន ១ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជា (អគ្គិសនីក្រចេះ) ថាមពលអគ្គិសនីទិញពីប្រទេសវៀតណាម អគ្គិសនីកំពង់ចាម អគ្គិសនីស្ទឹងត្រែង និង កាម៉ាដេនូសរុប ២៨.៩០៩.៣០០គីឡូវ៉ាត់ម៉ោង ដើម្បីផ្គត់ផ្គង់ជូនអតិថិជនប្រើប្រាស់ក្នុងក្រុងក្រចេះ(សង្កាត់ក្រចេះ សង្កាត់អូរឫស្សី សង្កាត់រកាកណ្តាល, សង្កាត់ក្រគរ និងសង្កាត់កោះទ្រង់) ស្រុកចិត្របុរី(ឃុំថ្មក្រែ ឃុំសំបុក ឃុំគោលាប់) ស្រុកសំបូរ(ឃុំសណ្តាន់)និងលក់ឱ្យអ្នកកាន់អាជ្ញាប័ណ្ណចែកចាយបន្តរួមមាន ៖ សេវាករ ជា សុខខេង ដែលមានអាជ្ញាប័ណ្ណចែកចាយផ្នែកខ្លះនៃស្រុកសំបូរ ក្រុមហ៊ុនយោនសុភវិទ្យាត្រឡឹង ដែលមានអាជ្ញាប័ណ្ណ ចែកចាយនៅផ្នែក ខ្លះនៅ

ស្រុកស្នួល និងស្រុកចិត្របុរី និងសេវាករ ភិរក្សវិភារីដែលមានអាជ្ញាប័ណ្ណចែកចាយផ្នែកខ្លះនៃស្រុកឆ្លូងនិងស្រុកចិត្របុរី ។ ដែលមាននាឡិកាស្ទង់សរុប៨.៤៤២ គ្រឿង ។

- ស្រុកស្នួល ៖ មានអាជ្ញាប័ណ្ណចំនួន ០២ (អាជ្ញាប័ណ្ណរួមមួយ ០១ , អាជ្ញាប័ណ្ណចែកចាយ ០១ (ដោយឡែក អគ្គិសនីសាខាស្នួលស្ថិត ក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជា (អគ្គិសនីក្រចេះ) ប្រភពថាមពលអគ្គិសនីទិញពី ប្រទេសវៀតណាម អគ្គិសនី កំពង់ចាម អគ្គិសនីក្រចេះ និងផលិតដោយប្រើប្រេងម៉ាស៊ូតសរុប ២៤.៦៥២.០៣២គីឡូវ៉ាត់ម៉ោង ដើម្បីផ្គត់ផ្គង់ជូន អតិថិជនប្រើប្រាស់ក្នុងស្រុកស្នួល (ឃុំស្នួល ឃុំឃ្យឹម ឃុំស្វាយជ្រះ ឃុំ២ធ្នូ ឃុំស្រែចារនិងឃុំគ្រញូងសែនជ័យ) និង ស្រុកចិត្របុរី (ឃុំកន្ទួត ឃុំដារ) ដែលមាននាឡិកាស្ទង់សរុបចំនួន ៤.២៥២គ្រឿង ។

- ស្រុកឆ្លូង ៖ មានអាជ្ញាប័ណ្ណចែកចាយចំនួន ០១ ថាមពលអគ្គិសនីទិញពីអគ្គិសនី កំពង់ចាម និង អគ្គិសនី ក្រចេះសរុប ៥.០៥៣.៤៩៤គីឡូវ៉ាត់ម៉ោង ដើម្បីផ្គត់ផ្គង់ជូនអតិថិជនប្រើប្រាស់ក្នុងស្រុកឆ្លូង (ឃុំឆ្លូង ឃុំហានជ័យ ឃុំពង្រ ឃុំខ្សាច់អណ្តែត ឃុំព្រែកសាម៉ាន់ ឃុំកញ្ជរ) និងស្រុកចិត្របុរី (ឃុំបុសសារ) ដែលមាននាឡិកាស្ទង់ចំនួន ៨.២០៤គ្រឿង ។

- ស្រុកព្រែកប្រសព្វ ៖ មានអាជ្ញាប័ណ្ណចំនួន ០៣ (អាជ្ញាប័ណ្ណចែកចាយ ០២ អាជ្ញាប័ណ្ណរួម ០១) ថាមពល អគ្គិសនីទិញពីអគ្គិសនីកំពង់ចាម និងផលិតដោយប្រើប្រេងម៉ាស៊ូតសរុប ២.៣៤៣.៧២០ គីឡូវ៉ាត់ម៉ោង ដើម្បីផ្គត់ផ្គង់ ជូនអតិថិជនប្រើប្រាស់ក្នុងស្រុកព្រែកប្រសព្វ (ឃុំព្រែកប្រសព្វ ឃុំកំពង់គរ ឃុំតាម៉ៅ ឃុំចំបក់ ឃុំបួស្សីកែវ ឃុំសោប ឃុំជ្រោយបន្ទាយ) ដែលមាននាឡិកាស្ទង់ចំនួន ៦.៣៤៩គ្រឿង ។

- ស្រុកសំបូរ ៖ មានអាជ្ញាប័ណ្ណរួមចំនួន ២ (អាជ្ញាប័ណ្ណចែកចាយ ០១ អាជ្ញាប័ណ្ណរួម ០១) ប្រភពថាមពលអគ្គិសនីទិញពីអគ្គិសនីក្រចេះ និងផលិតដោយប្រើប្រេងម៉ាស៊ូតសរុប ៦៥៨.៣១៨គីឡូវ៉ាត់ម៉ោង ដើម្បីផ្គត់ផ្គង់ជូនអតិថិជនប្រើប្រាស់ក្នុងស្រុកសំបូរ (ឃុំសំបូរ ឃុំ ក្បាលដំរី ឃុំអូរត្រៀង) ដែលមាននាឡិកា ស្ទង់ចំនួន ១.១៩៥គ្រឿង ។

ប្រេងកាត ៖ ស្ថានីយ៍ប្រេងឥន្ធនៈ នៅខេត្តក្រចេះមានចំនួន ៦៦ ស្ថានីយ៍ មាន៖ស្រុកឆ្លូង ០៦ស្ថានីយ៍ ស្រុក ចិត្របុរី០៦ស្ថានីយ៍ ស្រុកសំបូរ០៧ស្ថានីយ៍ ស្រុកស្នួល២៥ស្ថានីយ៍ ស្រុកព្រែកប្រសព្វ ០៣ស្ថានីយ៍ និង ក្រុងក្រចេះ១៩ស្ថានីយ៍ ។

-តាមដានការអនុវត្តសារាចរស្តីពីសុវត្ថិភាពសម្រាប់ស្ថានីប្រេងឥន្ធនៈ និងប្រកាសស្តីពីនីតិវិធីនៃការគ្រប់គ្រង បច្ចេកទេសសុវត្ថិភាពស្ថានីប្រេងឥន្ធនៈ ព្រមទាំងជម្រុញអោយអាជីវករដាក់ពាក្យ ស្នើសុំលិខិតបញ្ជាក់ បច្ចេក ទេស សុវត្ថិភាពស្ថានីប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈទៅក្រសួងរ៉ែ និងថាមពល ។

-ចុះស្រង់តម្លៃប្រេងឥន្ធនៈរៀងរាល់ថ្ងៃដើម្បីប្រៀបធៀបជាមួយតម្លៃដែលក្រសួងពាណិជ្ជកម្មបានដាក់ចេញ បញ្ជាប្រឈម ៖

ធនធានវៃ ៖ ខ្វះថវិកានិងខ្វះមន្ត្រីក្នុងការចុះបង្ហាញបទល្មើសវៃ(សាមីមន្ទីរជាអ្នកចំណាយគ្រប់សារពើ) ។ ការធ្វើអាជីវកម្មវៃអនាធិបតេយ្យជាបញ្ហាមួយរសើប និងបានបង្កការលំបាកគ្រប់បែបយ៉ាងដល់សង្គម និងបានធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងរបស់មន្ទីរព្រមទាំងធ្វើឱ្យបាត់បង់ចំណូលរដ្ឋទៀតផង ។

អគ្គិសនី ៖ បញ្ហាអាក់អន់ដាច់ចរន្តអគ្គិសនីបណ្តាលមកពីកត្តាពីរយ៉ាងគឺ៖

ទី១ កត្តាធម្មជាតិដូចជា៖ ខ្យល់ព្យុះ ភ្លៀងវន្ទះ រលំដើមឈើបាក់មែក សង្កត់លើខ្សែបណ្តាញ ធ្វើឱ្យឆ្លងចរន្តអគ្គិសនីលោត(អូតូរីក្សស័រ)បណ្តាលឱ្យមានការរអាក់រអួលចរន្តអគ្គិសនី ។

ទី២ ខាងភាគីផ្គត់ផ្គង់ថាមពលអគ្គិសនីឱ្យខេត្តក្រចេះ(វៀតណាម កំពង់ចាម ស្ទឹងត្រែង) បច្ចុប្បន្នចរន្តអគ្គិសនី មានការដាច់ជាញឹកញាប់ នេះបណ្តាលមកពី ១-កំណើននៃការប្រើប្រាស់ថាមពលអគ្គិសនី មានការកើនឡើងជាលំដាប់កើនលើសបន្ទុកនៃការផ្គត់ផ្គង់ ។ ២-ចរន្ត អគ្គិសនីតភ្ជាប់ពីអគ្គិសនីស្រុកឡូកនិញ ខេត្តប៊ិតភ្នំភ្លើង ប្រទេសវៀតណាម ដូចនេះប្រសិនបើមានការតម្លើង ជួសជុល ថែទាំ ឬ មានបញ្ហាឆ្លងចរន្តនៅខាងស្រុកឡូកនិញ ក៏ដូចជាការឆ្លង ចរន្តនៅខេត្តក្រចេះ គឺមានការដាច់ ចរន្ត អគ្គិសនី ទាំងអស់ ។

ប្រេងកាត ៖ ស្ថានីយ៍ប្រេងឥន្ធនៈមួយភាគធំមិនទាន់សមស្របតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាពអាចជួបនឹងឧបទ្វីវហេតុនានាដែលកើតមានឡើងដោយចៃដន្យ ។ ប្រជាពលរដ្ឋមានការស្តុក និងលក់ប្រេងតាមរូបភាពតូចៗនៅតាមគេហដ្ឋាន កត្តាទាំងនេះអាចទទួល នូវហានិភ័យខ្ពស់ និងម្យ៉ាងទៀតមានការលំបាកក្នុងការគ្រប់គ្រងរបស់មន្ទីរវៃ និងថាមពលខេត្ត ។

បញ្ជាក់ ៖ ខ្វះមធ្យោបាយ ខ្វះមន្ត្រីរាជការ និងថវិកាសម្រាប់ចុះធ្វើការត្រួតពិនិត្យនិងតាមដាន ការធ្វើអាជីវកម្មលើវិស័យធនធានវៃ វិស័យថាមពល និងវិស័យប្រេងកាត ។

ផ្អែកលើទិន្នន័យស្ថានភាពខេត្តខេត្តក្រចេះឆ្នាំ២០១៦ ចំនួនភូមិទទួលបានអគ្គិសនីប្រើប្រាស់១៣២ភូមិ ស្មើនឹង ៥១,១៦% នៃចំនួនភូមិសរុប២៥៨ភូមិ ផ្ទះដែលមានបណ្តាញអគ្គិសនីប្រើប្រាស់មានចំនួន៣៥,២១% ផ្ទះដែលប្រើប្រាស់ អំពូលបំភ្លឺដោយអាកុយមាន ៤៥,៧០% និងផ្ទះបំភ្លឺដោយបន្ទះសូឡា ៥,១២% ។ ដើម្បីឈានដល់គោលដៅសម្រេចបានការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ប្រកបដោយចីរភាព ស្ថេរភាព គុណភាព និងថ្លៃកាន់តែទាបនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ រួមមាន

- ១- រក្សាឱ្យបានតុល្យភាព នៃការផ្គត់ផ្គង់ និងតម្រូវការថាមពលអគ្គិសនី
- ២- ពង្រីកទំហំវិសាលភាព នៃសេវាផ្គត់ផ្គង់ពីបណ្តាញជាតិ
- ៣- លើកកម្ពស់សមធម៌ក្នុងការទទួលសេវាផ្គត់ផ្គង់សេវាអគ្គិសនីរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ
- ៤- ពង្រឹងស្ថេរភាព និងគុណភាពនៃសេវាផ្គត់ផ្គង់អគ្គិសនី
- ៥- បន្ថយអត្រា និងគម្លាតថ្លៃអគ្គិសនី

ស្ថានភាពប្រើប្រាស់អគ្គិសនីតាមផ្ទះ

បរិយាយ	2013	2014	2015	
	ភាគរយ	ភាគរយ	ភាគរយ	ចំនួនផ្ទះ

ផ្ទះបំភ្លឺដោយបណ្តាញអគ្គិសនី	29.10	29.44	35.21	25,552
ផ្ទះបំភ្លឺដោយអាគុយ	52.09	51.91	45.70	33,167
ផ្ទះបំភ្លឺដោយបន្ទះសូឡា	1.37	3.08	5.12	3,719
ផ្ទះបំភ្លឺដោយឡូឌីអ៊ីដ្រូស៊ីន	0.02	0.01	0.02	14
ផ្ទះមានទូទស្សន៍ប្រើប្រាស់	58.49	50.34	55.45	40,241

(ឯកសារព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៥)

១.២.១.៦.គម្រោងគម្រោង ៖ ប្រព័ន្ធតមនាគមន៍ខេត្តចែកចេញជាពីរគឺ ផ្លូវគោក និងផ្លូវទឹក

- ផ្លូវគោក ៖ ជាប្រព័ន្ធតមនាគមន៍ដែលធ្វើចរាចរច្រើនជាងគេ ដែលក្នុងនោះមានផ្លូវជាតិសំខាន់ដូចជាផ្លូវជាតិលេខ ៧ ប្រវែង ១៩៨,១ គ.ម ពីព្រំប្រទល់ខេត្តកំពង់ចាមកាត់តាមស្រុកស្នួលស្រុកចិត្របុរី និងស្រុកសំបូរ នៃខេត្តក្រចេះរហូតដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង ។ ផ្លូវជាតិលេខ ៧៣ ប្រវែង ៤៣,១គ.ម ពីព្រំប្រទល់ខេត្តកំពង់ចាមកាត់ស្រុកឆ្លូង អមតាមបណ្តោយទន្លេមេគង្គមកទីរួមខេត្តក្រចេះ ។ ផ្លូវជាតិលេខ ៧៤ ប្រវែង ២១,៦៨គ.ម ពីឃុំស្រែចារ ស្រុកស្នួល ដល់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ(កម្ពុជា-វៀតណាម) ផ្លូវជាតិលេខ៧៦ ប្រវែង ៤៩គ.ម ពីសាលាស្រុកស្នួលដល់ព្រំប្រទល់ខេត្តមណ្ឌលគីរី និងផ្លូវខេត្តមួយចំនួនទៀត ។ ក្រៅពីផ្លូវទាំងនេះមានផ្លូវលំគ្រួសក្រហម និងផ្លូវលំដីស ឆ្លងកាត់គ្រប់ឃុំ-សង្កាត់ ដែលបានសាងសង់ឡើងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងគម្រោងមូលនិធិឃុំ-សង្កាត់ ។ ប្រព័ន្ធតមនាគមន៍ទាំងនេះ ផ្តល់សារសំខាន់ដល់ទំនាក់ទំនងជាមួយខេត្តដែលស្ថិតនៅក្នុងភូមិភាគឦសាន និងភ្ជាប់ទៅរាជធានីភ្នំពេញ ព្រមទាំងខេត្តដែលស្ថិតនៅតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម-ឡាវ ងាយស្រួលពង្រីកវិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច វិស័យទេសចរណ៍ ដែលជាកត្តាមួយយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

បញ្ជីសារពើភណ្ឌផ្លូវ និងស្ពាន ខេត្តក្រចេះ(ទិន្នន័យបង្គោលសាធារណការ និងចំណុចបញ្ជូនខេត្ត)

រយៈពេល	ស្ពាន (m)				ផ្លូវ (K m)				
	បេតុង	បេត្យូត	ថែក ស៊ី	ឈើ	បេតុង	កៅស៊ូ DBST	កៅស៊ូ AC	កៅស៊ូ Macadam	គ្រួសក្រហម
1979-1989	65	0	306	383	0	0	0	8	0
1989-1999	0	135	358	151	0	0	0	32.5	90.5
1999-2008	1524	1029	306	0	0	133.37	0	45	31.5
2008-2012	1784	1192	205	578	2.548	326.05	2.375	56.81	198.58
2012-2013	1784	1197	205	578	3.178	332.1	3,679	49.36	323.89
2014-2015	1856	1125	205	578	3.178	332.1	3.68	49.36	323.89
2015-2016	2454	993	428	212	2,874	338,91	3,706	47,637	204,46

-ផ្លូវទឹក ៖ ផ្លូវទឹកទន្លេមេគង្គមានប្រវែង ១៤០គ.ម កាត់តាមស្រុកបួន(ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ក្រុងក្រចេះ ស្រុកសំបូរនិងឃុំមួយចំនួននៃស្រុកចិត្របុរីនៅតាមដងទន្លេ) ។ បច្ចុប្បន្នផ្លូវទឹកនេះ ផ្តល់សារៈសំខាន់ដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្មរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ

មកកាន់ទីផ្សារក្នុង និងក្រៅខេត្ត។ នៅឆ្នាំ២០១៦ ការងារដឹកជញ្ជូនមាន ដូចម្តង ១២កន្លែង មានមនុស្សឆ្លងកាត់ ១.២៥៦.៣៧៩នាក់ ទោចក្រយានយន្ត ៥១៤.៩៧០គ្រឿង រថយន្តតូច ២០.៦៣២គ្រឿង រថយន្តដឹកអ្នកដំណើរ ១៣.៨០១ គ្រឿង រថយន្តដឹកទំនិញ ៤.៧០១គ្រឿង កង់ ៧២.៧៣២គ្រឿង សត្វពាហនៈ ១.៩៨៥ក្បាល ។ កំពង់ផែមានកាណូតក្នុងស្រុកឆ្លងកាត់ ៧១៦គ្រឿង អ្នកដំណើរឆ្លងកាត់ ៩.២៥៣ នាក់ ។

- **ការចុះបញ្ជីយានយន្ត ៖** ឆ្នាំ២០១៦ បានចុះបញ្ជីរថយន្ត ១២៨គ្រឿង ផ្តល់ប័ណ្ណបើកបររថយន្ត ៣៨៥៥ ប័ណ្ណ ចុះបញ្ជីទោចក្រយានយន្ត ៥៩៨២គ្រឿង ត្រួតពិនិត្យរថយន្តផ្ទុកលើសទម្ងន់ ២៥៤គ្រឿង ។

បញ្ហាប្រឈម៖ បរិមាណយានយន្តកើនឡើងជាលំដាប់ទន្ទឹមនឹងភាពរីកចំរើននៃវិស័យ សេដ្ឋកិច្ច ផ្លូវ និង ស្ពានមួយចំនួនមិនទាន់ត្រូវកែលម្អ និងស្ដារឡើងវិញដោយថវិកាមានកំណត់ ។ ម្យ៉ាងវិញទៀតគ្រោះថ្នាក់ចរាចរកើន ឡើង បណ្តាលមកពីអ្នកប្រើប្រាស់ផ្លូវមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោត និងស្លាកសញ្ញាចរាចរណ៍ ។ និង ការរំលោភ ចំណីផ្លូវសាធារណៈកើតមានជាបន្តបន្ទាប់ (សំណង់រឹង និងចាក់ដី...) ពិសេស តាមបណ្តា ស្រុកជាប់ផ្លូវជាតិ-ខេត្ត ។

១.២.១.៧.សេវាកម្មទេសចរណ៍ ៖ ខេត្តក្រចេះមានធនធានវប្បធម៌ និងធម្មជាតិ ជាក់ស្តែងមានសត្វផ្សោត ទន្លេមេគង្គ ដែលជាធនធានដឹកជញ្ជូន និងតំបន់ទេសចរណ៍ដទៃទៀតសរុបចំនួន ១៧កន្លែង ក្នុងនោះរមណីយដ្ឋាន វប្បធម៌ ០៦កន្លែង រមណីយដ្ឋានធម្មជាតិចំនួន ១០កន្លែងនិងកែវឆ្នែង០១កន្លែង ក្រៅពីនោះខេត្តក្រចេះមានសេវាកម្ម ស្នាក់នៅ និង ហូបចុកសំរាប់បំពេញនូវសេចក្តីត្រូវការរបស់ភ្ញៀវផងដែរ ។ ស្ថិតិអាជីវករផ្គត់ផ្គង់សេវាកម្មទេសចរណ៍ ឆ្នាំ ២០១៦ មានសណ្ឋាគារ ១៣កន្លែងមាន៥៤១ បន្ទប់ ផ្ទះសំណាក់ ៤៣ កន្លែងមាន៣៦០ បន្ទប់ សរុប ៩០១បន្ទប់ ភោជនីយដ្ឋាន៣៩ កន្លែង ខាវាអូខេ ២០ កន្លែងមាន១០២ បន្ទប់ ម៉ាស្សា០៨ កន្លែងមាន៥៤ ត្រែ ។

បណ្តាធនធាន និងសេវាផ្គត់ផ្គង់ទេសចរណ៍ក្នុងខេត្តក្រចេះ បានជំរុញបរិមាណភ្ញៀវទេសចរកើនឡើងជា លំដាប់ ។ ភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តក្រចេះក្នុងឆ្នាំ ២០១៦ សរុប ២១.៩២៩ នាក់ ប្រៀបធៀបរយៈពេល ដូចគ្នាឆ្នាំ២០១៥ ចំនួន១៩.៦៧៧នាក់កើនឡើងចំនួន ២.២៥២នាក់ ស្មើនឹង១១,៤៤ % ។ ភ្ញៀវទេសចរក្នុងស្រុក ចូលមកខេត្តក្រចេះក្នុងឆ្នាំ២០១៦ សរុប ២៦៥.០៧៥ នាក់ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ ចំនួន ៤១៨.៣៨៣ នាក់ មានការថយចុះចំនួន ១៥៣.៣០៨ នាក់ ស្មើនឹង ៣៦,៦៤% ដោយសារ ឆ្នាំ២០១៥ ខេត្ត ក្រចេះប្រារព្ធពិធីបុណ្យទន្លេទទួលបានភ្ញៀវទេសចរណ៍ប្រមាណជា២០០.០០០នាក់ ។ រមណីយដ្ឋានទេសចរណ៍សំខាន់ ៗ ដែលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិច្រើនជាងគេរួមមាន ៖ រមណីយដ្ឋានកាំពិ(ងូតទឹក) រមណីយដ្ឋានអន្លង់ ផ្សោត និងវិហារសសរ ១០០ ។

- **បញ្ហាប្រឈម ៖** ទន្ទឹមនឹងភាពរីកចំរើននៃវិស័យទេសចរណ៍ ដោយមានកំណើនបរិមាណភ្ញៀវទេសចរជា រៀងរាល់ឆ្នាំ តម្រូវការជាចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខ្នាតតូច និងមធ្យម ។ ថ្វីត្បិតតែមានតំបន់ទេសចរណ៍ ច្រើនកន្លែងសម្រាប់ទាក់ទាញភ្ញៀវក៏ដោយ ប៉ុន្តែរមណីយដ្ឋានសំខាន់ៗមួយចំនួនពុំទាន់រៀបចំ និងអភិវឌ្ឍន៍ឱ្យស្រប តាមស្តង់ដារអប្បបរមារបស់ក្រសួងទេសចរណ៍នៅឡើយ ហើយម្យ៉ាងទៀតការអភិវឌ្ឍន៍វត្ថុអនុស្សាវរីយ៍ និងសកម្ម ភាពទេសចរណ៍នៅមានកម្រិត ជាពិសេសមិនមានការផ្សព្វផ្សាយព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ។ ភាពទាក់ទាញ និងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ទាំងអស់មិនទាន់គ្រប់គ្រាន់នូវតម្រូវការទេសចរណ៍នោះទេទាមទារឱ្យមាន

ការពង្រឹងគុណភាព និងសេវាកម្មបន្ថែមទៀតទៅលើសេវាកម្ម ឧស្សាហកម្មទេសចរណ៍ ដូចជា សេវាកម្មស្នាក់នៅ ហូបចុក និងសេវាកម្មកំសាន្តនានា។ ដើម្បីឱ្យការអភិវឌ្ឍន៍វិស័យទេសចរណ៍មានការរីកចំរើន និងប្រកបដោយ និរន្តរភាពនោះ ត្រូវធ្វើការផ្សព្វផ្សាយនិងអនុវត្តឱ្យបានតែបាននូវច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋាននានាក្រោម ច្បាប់នេះ ។

១.២.១.៧.ការទិសដៅ៖ ឆ្នាំ២០១៦ក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចមានចំនួន ៤៩ក្រុមហ៊ុន ក្នុងនេះ ក្រោមការគ្រប់គ្រងដោយក្រសួងកសិកម្មមានដីសម្បទានសេដ្ឋកិច្ចក្រោម ១.០០០ ហិ.ត មានចំនួន ១០ក្រុមហ៊ុន និង ដីសម្បទានសេដ្ឋកិច្ចលើ ១.០០០ ហិ.ត មានចំនួន ៣៩ក្រុមហ៊ុន បានទទួលគោលការណ៍អនុលោមជាផ្លូវការពីរាជ រដ្ឋាភិបាលដើម្បីដាំដំណាំកសិ-ឧស្សាហកម្មសំខាន់ៗដូចជា កៅស៊ូ ម៉ែសាក់ អាកាស្យា និងដំណាំកសិ-ឧស្សាហកម្ម ផ្សេងៗទៀត នៅក្នុងស្រុកចិត្របុរី ឆ្លុង ព្រែកប្រសព្វ សំបូរ និងស្រុកស្នួល លើផ្ទៃដីសរុប ២៧៥.៥១៩ ហិ.ត ។

គិតត្រឹមឆ្នាំ២០១៦ស្ថិតិដំណាំឧស្សាហកម្មអនុវត្តបានដូចខាងក្រោម៖

- ក- ដំណាំកៅស៊ូក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចមានចំនួន ៦០.១៤៦,៦២ ហិ.ត
- ខ- ដំណាំម៉ែសាក់ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចមានចំនួន ៦៥១ ហិ.ត
- គ- ដំណាំអំពៅក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចមានចំនួន ៥៥២ ហិ.ត
- ឃ- ដំណាំដំឡូងមីក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចមានចំនួន ៤២៥៦ ហិ.ត

បញ្ហាប្រឈម ៖ ដំណើរការវិនិយោគមិនទាន់រលូនដោយ ក្រុមហ៊ុនវិនិយោគមួយចំនួន ពុំបានអនុវត្តតាម កិច្ចសន្យា និងផែនការមេ និងបញ្ហាទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់វិនិយោគរបស់ក្រុមហ៊ុន ។

១.២.១.៨. កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (ក្រចេះ-វ៉ាលី ប៊ិញភ្នើក) បានល្អប្រសើរ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៅជុំវិញទីស្នាក់ការបានគត់មត់ ធានាអោយស្ថាប័ន ជំនាញប្រតិបត្តិការដោយរលូន ជាក់ស្តែងការធ្វើដំណើរឆ្លងកាត់ មានប្រជាពលរដ្ឋធ្វើដំណើរចូល ៦៧.៦៤១នាក់ ស្រី ៤៧.៩៨៤នាក់ និង ធ្វើដំណើរចេញ ៦៨.០៩៣នាក់ ស្រី៤៧.៩៨៤នាក់ មានរថយន្តចេញ-ចូល២.៧៣២គ្រឿង ។

បានផ្តល់ទិដ្ឋាការជូនភ្ញៀវ(Tourist)ចំនួន ២៩៥នាក់ និងទិដ្ឋាការធម្មតាE(Ordinary)ចំនួន៣៤២នាក់ បាន ផ្តល់ទិដ្ឋាការជូនភ្ញៀវអន្តរជាតិសរុបចំនួន ៦៤៦នាក់ ។ បានបង់អាករចូលថវិកាជាតិក្នុងទិដ្ឋាការប្រភេទ T=\$30 ប្រភេទ E=\$35 ចំណូលទិដ្ឋាការសរុបចំនួន ២០.៨២០ដុល្លារ ។

ក្នុងឆ្នាំ២០១៦ ទំនិញនាំចូលតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ជាសម្ភារៈប្រើប្រាស់ និងគ្រឿង ឧបភោគបរិភោគមានទឹកប្រាក់សរុបចំនួន ២៣៥.៨២៦.១៣១.៥២០\$ ប្រៀបធៀបទៅនឹងឆ្នាំ ២០១៥ ឃើញថា មានការកើនឡើង ១១៥.៧៧៣.៩០៧.៥២០\$ ។ ការនាំចេញរួមមានដំឡូងមី ម្រេច ជ័រទឹក និងជ័រកៅស៊ូ មានទឹកប្រាក់សរុបចំនួន ១២.៩៤០.៥០០.០០០\$ បើប្រៀបធៀបនឹងឆ្នាំ ២០១៥ មានការថយចុះសរុប ជាទឹកប្រាក់ ចំនួន ១១៥.៦៦២.៦៧៨.០០០\$ ។

កិច្ចសហប្រតិបត្តិការជាមួយខេត្តប៊ិញភ្នើក រក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនបានល្អប្រសើរ បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ពាណិជ្ជករ អាជីវករចេញ-ចូលប្រកបអាជីវកម្ម ព្យាបាលជំងឺ សួរសុខទុក្ខ បងប្អូន ។

១.២.២. ស្ថានភាពសង្គមកិច្ច

ការងារសង្គមកិច្ចជាផ្នែកមួយដែលត្រូវសិក្សាវិភាគពីសេវាសាធារណៈ និងសុវត្ថិភាពសង្គមដូចជា ស្ថានភាព អប់រំ សុខុមាលភាព យេនឌ័រ ភាពក្រីក្រ អំពើហិង្សា ការជួញដូរមនុស្ស ស្ត្រីនិងកុមារ ការលើកកម្ពស់សិទ្ធិមនុស្ស និងស្ថានភាពសាសនាជាដើម ។

១.២.២.១. ស្ថានភាពអប់រំ ÷

ក-ការអប់រំកម្រិតមធ្យមសិក្សា

- ចំនួនសាលាមធ្យមសិក្សា និងកម្មវិធីអប់រំកុមារតូចៗ គ្រប់កម្មវិធីទាំងអស់មានចំនួន៣៥១កន្លែងមាន កុមារសរុប ១១.២២៥នាក់ /ស្រី៥.៦៣២នាក់ ធៀបនឹងដើមឆ្នាំសិក្សាកុមារកើននោះឡើងចំនួន ១.០៨៦នាក់ /ស្រី ៥០៩នាក់ ស្មើ១០,៨៨% ។ សាលាមធ្យមសិក្សាមានចំនួន ៧៤កន្លែង កុមារកើន៣៧៩នាក់ /ស្រី១២២នាក់ ស្មើ ១២,៩៦% ។ មធ្យមសិក្សាឯកជនមាន ០៣កន្លែង កុមារចំនួន ៨នាក់ /ស្រី៤នាក់ ស្មើ៤,៧៩%,មធ្យមសិក្សា សហគមន៍មានចំនួន ៨៩កន្លែង និងកម្មវិធីអប់រំកុមារតាមផ្ទះមានចំនួន ១៨៥ភូមិ ឃុំចំនួន ៣៩ ស្រុកចំនួន ៥ ចំនួនប្រធានក្រុមម៉ែ ៤៨៨០ និង កុមារសរុប៥.៧៤៨នាក់ ។

- គ្រូមធ្យមសិក្សារដ្ឋ និងមធ្យមសិក្សាសហគមន៍មានចំនួន២១៩នាក់/ស្រី២១៩នាក់ ។

ស្ថានភាពកុមារចូលរៀនកម្រិតមធ្យមសិក្សា

បរិយាយ	2013	2014	2015
សរុបកុមារអាយុ៣-៥ឆ្នាំ	25.159	25.565	26.064
ចំនួនកុមារអាយុ៣-៥ឆ្នាំបានចូលរៀន	3.299	6.863	4.503
%កុមារអាយុ៣-៥ឆ្នាំបានចូលរៀន	21,21	18	20,48

តាមការអង្កេតគុណភាពកុមារដែលបានឆ្លងកាត់មធ្យមសិក្សា ល្អប្រសើរជាងកុមារដែលមិនបាន ឆ្លងកាត់មធ្យមសិក្សា ។

ខ.កម្រិតបឋមសិក្សា


សាលាបឋមសិក្សាមាន ២៧១ សាលា កើន ០៩ សាលា ថ្នាក់រៀន ២.០៤៩ ថ្នាក់ សាលាបឋមសិក្សាមិន គ្រប់កម្រិតមានចំនួន ៤០សាលា កើន ១ ។ សិស្សសរុប ៦១.២៥៤នាក់/ស្រី ២៩.៧៩០នាក់ កើន ១.៣២៦នាក់ ស្មើ២,២១% ស្រីកើន ២៦៧ នាក់ ស្មើ០,៩០% ។ បុគ្គលិក ១.៦៣៨នាក់ /ស្រី ១០០៣នាក់ កើន៦៧នាក់ ស្រី៦៦នាក់ ក្នុងនោះគ្រូបង្រៀនមានចំនួន ១.៤៤២នាក់/ស្រី៨៣៦នាក់ ស្មើ៨៨,០៣% ។

ស្ថានភាពកុមារចូលរៀននៅបឋមសិក្សា

បរិយាយ	2013	2014	2015
សរុបកុមារអាយុ៦ឆ្នាំ	15,490	15,428	16,019
ចំនួនកុមារអាយុ៦ឆ្នាំមិនបានចូលរៀន	2,945	3,407	3,519
%កុមារអាយុ៦ឆ្នាំមិនបានចូលរៀន	19.0	22.1	22.0
ចំនួនកុមារអាយុ៦ឆ្នាំបានចូលរៀនបឋម	11,090	10,662	11,322
%កុមារអាយុ៦ឆ្នាំបានចូលរៀនបឋម	71.6	69.1	70.7
ចំនួនកុមារអាយុ៦ឆ្នាំបានចូលរៀននៅមធ្យម	1,455	1,359	1,178

%សរុបកុមារអាយុ៦ឆ្នាំបានចូលរៀន	81.0	77.9	78.0
-------------------------------	------	------	------


ភាគរយកុមារអាយុ៦ឆ្នាំមិនបានចូលរៀន




ស្ថានភាពសិក្សារបស់កុមារអាយុ ៦-១១ឆ្នាំ

បរិយាយ	2013	2014	2015
សរុបកុមារអាយុ៦-១១ឆ្នាំ	50,411	51,894	52,220
%កុមារអាយុ៦-១១ឆ្នាំមិនបានចូលរៀន	19.1	20.4	20.1
ប្រុសអាយុ៦-១១ឆ្នាំមិនបានចូលរៀន	4,647	5,212	5,065
ស្រីអាយុ៦-១១ឆ្នាំមិនបានចូលរៀន	4,986	5,353	5,451
សរុបកុមារអាយុ៦-១១ឆ្នាំបានចូលរៀនបឋម	39,323	39,970	40,526
%កុមារអាយុ៦-១១ឆ្នាំបានចូលរៀនបឋម	78.0	77.0	77.6

ភាគរយកុមារអាយុ ៦-១១ឆ្នាំមិនបានចូលរៀន



ចំនួនប្រុសនិងស្រីអាយុ៦-១១ឆ្នាំមិនបានចូលរៀន



(ឯកសារព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៥)

គ.កម្រិតមធ្យមសិក្សា


១.កម្រិតមធ្យមសិក្សាបឋមភូមិ ក្នុងឆ្នាំ២០១៦ សាលាមធ្យមសិក្សាបឋមភូមិ មាន ៤១សាលាមាន២៩០បន្ទប់ ចំនួន ថ្នាក់រៀនមាន២៦៩ ថ្នាក់ កើនឡើង១៨បន្ទប់។ សិស្សសរុប៩.១៨៨ នាក់ ស្រី ៤.៩៨០ នាក់ កើនសរុប៣៦៨នាក់ ស្មើនឹង៤,១៧% ក្នុងនោះស្រី២៩១នាក់ស្មើនឹង៣,២៩% បុគ្គលិកសរុប ៦០៩ នាក់ ស្រី ៣០៦ នាក់ក្នុងនោះគ្រូបង្រៀន៥៣១នាក់ស្រី២៨៤នាក់។

លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំ២០១៥ ២០១៦ លទ្ធផលទទួលបានបេក្ខជនបាន ប្រឡងជាប់ចំនួន ២.១៦៤នាក់ស្មើនឹង៩២,៨៣ % ក្នុងនោះ ស្រីចំនួន ១.១៣៨នាក់ ស្មើនឹង ៩៤,៥៩ % ។


ការចូលរៀនរបស់កុមារអាយុ១២-១៤ឆ្នាំ

បរិយាយ	2013	2014	2015
សរុបកុមារអាយុ១២-១៤ឆ្នាំ	27,601	26,443	26,421
%កុមារអាយុ១២-១៤ឆ្នាំមិនបានចូលរៀន	17.4	17.3	16.7
ប្រុសអាយុ១២-១៤ឆ្នាំមិនបានទៅរៀន	2,329	2,409	2,065
ស្រីអាយុ១២-១៤ឆ្នាំមិនបានទៅរៀន	2,484	2,163	2,339
ចំនួនកុមារអាយុ១២-១៤ឆ្នាំរៀននៅអនុវិទ្យាល័យ	6,421	6,547	7,298
%កុមារអាយុ១២-១៤ឆ្នាំរៀននៅអនុវិទ្យាល័យ	23.3	24.8	27.6
ចំនួនកុមារអាយុ១២-១៤ឆ្នាំរៀននៅបឋមសិក្សា	16,367	15,324	14,719
%កុមារអាយុ១២-១៤ឆ្នាំរៀននៅបឋមសិក្សា	59.30	57.95	55.71
%សរុបកុមារអាយុ១២-១៤ឆ្នាំនៅរៀន(បឋមនិងអនុវិ.)	82.6	82.7	83.3

ភាគរយកុមារអាយុ១២-១៤ឆ្នាំមិនបានចូលរៀន



ចំនួនប្រុសនិងស្រីអាយុ១២-១៤ឆ្នាំមិនបានទៅរៀន



(ឯកសារព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៥)

២.កម្រិតមធ្យមសិក្សាទុតិយភូមិ៖ សាលារៀនមាន ១០សាលា១២៩បន្ទប់ ចំនួនសាលារៀនមិនប្រែប្រួល ធៀបនឹងដើមឆ្នាំសិក្សា ថ្នាក់រៀន ១១១ ថ្នាក់ សិស្សសរុប ៨.២៥២នាក់/ស្រី ៤.២៨៦នាក់កើន៤៩៨នាក់ ស្មើ នឹង ៦,៤២% ស្រី ២៩១ នាក់ស្មើនឹង ៣,៧៥% បុគ្គលិក៤៩៥ នាក់ ស្រី ២១៤ នាក់ ។

លទ្ធផលទទួលបានបេក្ខជនបានប្រឡងជាប់ចំនួន៩៥៦នាក់ ស្មើនឹង៦៨,៩៨% ក្នុងនោះស្រីចំនួន៥៣២នាក់ ស្មើនឹង៧៣,៥៨% ។


ឃ.ថ្នាក់អក្ខរកម្ម និងកម្មវិធីអក្ខរកម្ម

ក្នុងឆ្នាំ២០១៦ សិស្សអក្ខរកម្មសរុប ៥៧០នាក់ ស្រី៣៣៩នាក់ ថ្នាក់រៀនមាន២៥ថ្នាក់។ គ្រូអក្ខរកម្ម សរុប ២៥នាក់ ស្រី០៨ នាក់ ។


ស្ថានភាពអ្នកមិនចេះអក្សរ

បរិយាយ	2013	2014	2015
ចំនួនអ្នកមិនចេះអក្សរអាយុ១៥-២៤ឆ្នាំ	7,216.00	7,080.00	5,564.00
%អ្នកមិនចេះអក្សរអាយុ១៥-២៤ឆ្នាំ	10.0	9.7	7.7
ចំនួនអ្នកមិនចេះអក្សរអាយុ២៥-៤៥ឆ្នាំ	13,127	13,577	11,425
%អ្នកមិនចេះអក្សរអាយុ២៥-៤៥ឆ្នាំ	13.4	13.9	11.5
សរុបមនុស្សអាយុ១៥-៤៥ឆ្នាំ	170,023	170,595	172,100
%អ្នកមិនចេះអក្សរអាយុ១៥-៤៥ឆ្នាំ	11.96	12.11	9.87

ភាគរយអ្នកមិនចេះអក្សរអាយុ១៥-២៤ឆ្នាំ



ភាគរយអ្នកមិនចេះអក្សរអាយុ២៥-៤៥ឆ្នាំ



(ឯកសារព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៥)

ង.កម្រិតសកលវិទ្យាល័យ

សាលាកម្រិតឧត្តមសិក្សាឯកជនមានចំនួន ២ កន្លែង គឺ សកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខា ខេត្តក្រចេះ ១ កន្លែង និងវិទ្យាស្ថានអាស៊ី កម្ពុជា ១កន្លែង ។

បញ្ហាប្រឈម៖

- ការចូលរៀន របស់កុមារអាយុពី ៣-៥ ឆ្នាំនៅមានកម្រិតទាប
- អត្រានៃការចូលរៀនរបស់កុមារកម្រិតមធ្យមសិក្សានៅមានកំរិតទាប (១២-១៤ឆ្នាំ)
- សាលារៀននៅតាមជនបទ មួយចំនួនមិនទាន់មាន បង្គន់អនាម័យគ្រប់គ្រាន់បញ្ចូលសំខាន់សម្រាប់កុមារី
- អត្រាក្មេងជំងឺអាយុពី ១៥-១៧ឆ្នាំ មិនចូលរៀនមានការកើនឡើង

១.២.២.២.១សំយកទេវ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ ជាអង្គភាពមួយបំរើសេវា ជួយប្រជាពលរដ្ឋឱ្យមានជំនាញ និងវិជ្ជាជីវៈដើម្បីមានមុខរបរបំពេញចំណូលដល់គ្រួសារ ដែលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។

ក.ផ្នែកការងារ ៖ សេចក្តីជូនដំណឹង ចុះស្រង់ស្ថិតិ និងធ្វើអធិការកិច្ចការងារនៅតាមក្រុមហ៊ុនសហគ្រាស គ្រឹះស្ថាន ឯកជនបានចំនួន ១៨៨កន្លែង ក្នុងនោះក្រុមហ៊ុនវិនិយោគដាំដំណាំកសិឧស្សាហកម្មចំនួន ២៩និង ធនាគារចំនួន៨ មានកម្មករនិយោជិត សរុប ៧.៦៨៩នាក់/ ស្រី ២.៧៣១នាក់ ។

ខ.ផ្នែកបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ចាប់តាំងពីឆ្នាំ២០០១ រហូតដល់បច្ចុប្បន្ននេះ បានធ្វើការបណ្តុះបណ្តាល បច្ចេកទេសជំនាញវិជ្ជាជីវៈជាច្រើនដូចជា ៖ ជួលជុលម៉ូតូ ម៉ាស៊ីន ម៉ាញ៉េ ទូរទស្សន៍ ជាងឈើ ជាងកំបោរ ផ្សាដែក កាត់ដេរ សំអាងការ កុំព្យូទ័រ ចិញ្ចឹមសត្វ ដាំដុះនិងធ្វើការហ្វឹកហាត់កូនជាងតាមបណ្តាក្រុមហ៊ុនសហគ្រាស ៣ មួយចំនួនដែលមានសិស្សសិក្សាកាមចូលរួមរាប់ពាន់នាក់ ។ ជាក់ស្តែងក្នុងឆ្នាំ ២០១៦ កន្លងមក ការិយាល័យបណ្តុះបណ្តាល និង មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានធ្វើការបណ្តុះបណ្តាលជូនប្រជាពលរដ្ឋបានចំនួន២.៤៤៨នាក់ ក្នុងនោះស្រី ១.៣៥១នាក់ ។

បញ្ហាប្រឈម៖


- ការផ្សព្វផ្សាយច្បាប់ការងារដល់ប្រជាពលរដ្ឋ និងនិយោជក នៅមានកំរិត ។
- ការយល់ដឹងពីច្បាប់ការងាររបស់ប្រជាពលរដ្ឋ នៅមានកម្រិត ។

ស្ថានភាពការបណ្តុះបណ្តាលវិជ្ជាជីវៈ


បរិយាយ	2013	2014	2015
សរុបអ្នកមានអាយុ១៨-៣៥ឆ្នាំ	98,557.0	100,413.0	100,323.0
សរុបអ្នកនៅរៀនសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ(អាយុ១៨-៣៥ឆ្នាំ)	1,583	1,532	1,441
ផលធៀបអ្នកនៅរៀនសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនិងអ្នកមានអាយុ១៨-៣៥ឆ្នាំ ក្នុង1000នាក់	16.1	15.3	14.4
ចំនួនអ្នកបានបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី	2,474.0	357.0	534.0

ផលធៀបអ្នកបានបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីនិងអ្នកមានអាយុ១៨-៣៥ឆ្នាំ ក្នុង១០០០នាក់	25.1	3.6	5.3
--	------	-----	-----

ផលធៀបអ្នកនៅរៀនសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនិងអ្នកមានអាយុ១៨-៣៥ឆ្នាំក្នុង១០០០នាក់



ផលធៀបអ្នកបានបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីនិងអ្នកមានអាយុ១៨-៣៥ឆ្នាំក្នុង១០០០នាក់



(ឯកសារព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៥)

១.២.២.៣. ស្ថានភាពសុខាភិបាល

ក. សេវាគ្របដណ្តប់សុខាភិបាល ៖ បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្តក្រចេះ មានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិចំនួន ០២កន្លែង មន្ទីរពេទ្យបង្អែកចំនួន ០៣កន្លែង មណ្ឌលសុខភាពចំនួន ៣០កន្លែង និងប៉ុស្តិ៍សុខភាព ចំនួន ១៤កន្លែង ។ ចំពោះមន្ទីរពេទ្យបង្អែកទាំង ៣ កន្លែងនេះមាន៖ មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ផ្តល់សេវាសំណុំ សកម្មភាពបង្រ្តប់កំរិត ៣, មន្ទីរពេទ្យបង្អែកឆ្លូង ផ្តល់សេវាសំណុំសកម្មភាពបង្រ្តប់កំរិត ២ និងមន្ទីរពេទ្យបង្អែកស្ពឺល ផ្តល់សេវាសំណុំសកម្មភាពបង្រ្តប់កំរិត ១ ។ ចំនួនគ្រែសរុបនៃមន្ទីរពេទ្យទាំងអស់គឺ ៣០០គ្រែ ក្នុងនោះមានគ្រែរបេង ចំនួន ៦៣គ្រែ គិតជាមធ្យមត្រឹមយសម្រាប់ប្រជាជន ១.៤៧៥នាក់ ។ មន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងមន្ទីរពេទ្យ បង្អែកឆ្លូង មានសមត្ថភាពផ្តល់សេវាសម្ភពសង្គ្រោះបន្ទាន់ និងការថែទាំទារកពេញលេញ ។

ខ. ស្ថានភាពមន្ត្រី-បុគ្គលិកសុខាភិបាល ៖ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០១៦ មន្ត្រី-បុគ្គលិកកំពុងបំរើការងារ ក្រោមការគ្រប់គ្រងរបស់មន្ទីរសុខាភិបាលខេត្តក្រចេះ មានចំនួន ៦៩៨នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត ៣៣នាក់ គ្រូ ពេទ្យមធ្យម ១៨នាក់ ទទួលបណ្ឌិត ០៣នាក់ ទទួលពេទ្យ ០១នាក់ ឱសថការី ឧត្តម ០៩នាក់ ឱសថការីមធ្យម ០១នាក់ គិលានុប្បដ្ឋាកម្ម ១៨៩នាក់ គិលានុប្បដ្ឋាកបបម ១៥៧នាក់ ឆ្មបមធ្យម ១០២នាក់ ឆ្មបបបម ១៣៨នាក់ អ្នកបច្ចេកទេសមន្ទីរពិសោធន៍មធ្យម ១០នាក់ និងផ្សេងៗ ៣៧នាក់ ។

គ. សេវាសុខាភិបាលឯកជន និងឱសថស្ថាន ៖ ក្នុងឆ្នាំ ២០១៦ កន្លែងលក់ឱសថស្ថានសរុបមានចំនួន ៣៤កន្លែង ក្នុងនោះមានច្បាប់អនុញ្ញាតចំនួន ៣៤កន្លែងគឺស្មើនឹង ១០០% និងសេវាសុខាភិបាលឯកជនសរុបមានចំនួន ៥២៣កន្លែង ក្នុងនោះមានច្បាប់អនុញ្ញាតចំនួន ៤២៨កន្លែងគឺស្មើនឹង ៨២% ។

ឃ. លទ្ធផលសំរេចបាននៅឆ្នាំ ២០១៦ ៖ ដើម្បីបន្តលើកកម្ពស់ការចូលរួមអនុវត្តន៍យុទ្ធសាស្ត្រថតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល តាមរយៈការអនុវត្តន៍ផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ២០០៨-២០១៥ និងផែនការប្រតិបត្តិឆ្នាំ ២០១៦ ដោយផ្ដោតលើសកម្មភាពអាទិភាពនៃកម្មវិធីចម្បងទាំងបួនរបស់វិស័យសុខាភិបាល បានទទួលលទ្ធផលដូចខាងក្រោម៖

កម្មវិធីសុខភាពបន្តពូជ មាតា ទារក និងកុមារ ស្ត្រីមានផ្ទៃពោះចំនួន ៨.២៤៦នាក់ ស្មើនឹង ៧០% នៃស្ត្រី មានផ្ទៃពោះរំពឹងទុកបានទទួលគ្រាប់ថ្នាំជាតិដែក-អាស៊ីតហ្សូលីកចំនួន ៩០គ្រាប់ ។ ស្ត្រីក្រោយសម្រាលចំនួន ៧.៤៣៦ នាក់ ស្មើនឹង ៦៣% នៃស្ត្រីមានផ្ទៃពោះរំពឹងទុកបានទទួលគ្រាប់ថ្នាំជាតិដែក-អាស៊ីតហ្សូលីកចំនួន ៤២គ្រាប់ ។ អត្រា ប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើប ២៨% ។ ស្ត្រីចំនួន ៧.៧៤៩នាក់ ស្មើនឹង ៦៦% នៃស្ត្រីមានផ្ទៃពោះរំពឹង ទុកបានមកសម្រាលកូននៅមូលដ្ឋានសុខាភិបាល ក្នុងនោះមានស្ត្រី ៣៤៤នាក់ ស្មើនឹង ៣% នៃស្ត្រីមានផ្ទៃពោះ រំពឹងទុកបានសម្រាលកូនដោយរកាត់ និងមានម្តាយស្លាប់ដែលបានរាយការណ៍ចំនួន ០១នាក់ ។ កុមារ អាយុក្រោម ១ឆ្នាំ ចំនួន ៥.៧៩៨នាក់ ស្មើនឹង ៦៧% នៃកុមារអាយុក្រោម១ឆ្នាំរំពឹងទុកបានទទួលថ្នាំបង្ការពេញលេញ ។

កម្មវិធីប្រយុទ្ធនឹងជម្ងឺឆ្លង ៖ អ្នកជម្ងឺអេដស៍សកម្មសរុបចំនួន ៤៥១នាក់ ស្មើនឹង ៩៥%បានទទួលការ ព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ច្រើនមុខ ។ អ្នកជម្ងឺបែងចែកបេកាវិជ្ជមានរកឃើញថ្មីចំនួន ១៦៦នាក់ ស្មើនឹង ២៣% ក្នុងនោះ ៨៦% បានព្យាបាលជាសះស្បើយ ។ អ្នកជម្ងឺគ្រុនចាញ់ព្យាបាលនៅមូលដ្ឋានសុខាភិបាល មានចំនួន ១.៧៦៧ករណី អត្រាអាំងស៊ីដង់ជម្ងឺគ្រុនចាញ់ស្មើនឹង ០,៤៣ភាគពាន់ ក្នុងនោះមានអ្នកស្លាប់ដោយសារ ជម្ងឺគ្រុនចាញ់ចំនួន ០នាក់ ។ ចុះចែកថ្នាំស៊ីស្តូឆ្នាំ២០១៦ បាន៣១ ភូមិចំនួនប្រជាជនបានលេបថ្នាំ២២.០០០នាក់ ។ ចុះដាក់អាប៊ែតបានចំនួន១៥០ភូមិ ៤៤.៦៣០ខ្ទង់ផ្ទះ ១២២.៨៤២ពាន់ អស់អាប៊ែតចំនួន ៩.៩៩៣គីឡូក្រាម ។


កម្មវិធីប្រយុទ្ធនឹងជម្ងឺមិនឆ្លង ៖ អ្នកជម្ងឺទឹកនោមផ្អែមបានពិនិត្យព្យាបាលចំនួន ១៤៧លើក និងសម្រាក ព្យាបាលចំនួន៧៨នាក់ ។ អ្នកជម្ងឺបេះដូងលើសឈាមបានពិនិត្យនិងព្យាបាលចំនួន ២៣៤លើក ។ អ្នកជម្ងឺផ្លូវចិត្តមក ពិគ្រោះបានចំនួន ១០៥លើក ។ អ្នកជម្ងឺភ្នែកបានពិនិត្យព្យាបាលចំនួន ១.៥៩៦នាក់ សំរាកព្យាបាលនៅមន្ទីរពេទ្យ ២៧៦នាក់ និងវះកាត់ភ្នែកបានចំនួន ១៩៨នាក់ ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលីបានធ្វើការពិនិត្យ ព្យាបាលភ្នែកជូនប្រជាជនដោយឥតគិតថ្លៃនៅមន្ទីរពេទ្យខេត្តក្រចេះ ដោយពិនិត្យអ្នកជម្ងឺភ្នែកបានចំនួន ២.៦៧៤ នាក់ និងវះកាត់ភ្នែកបានចំនួន ៣២៧នាក់ ។ ពិនិត្យព្យាបាលមាត់ធ្មេញបានចំនួន ១០៣នាក់ ។ ។

កម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល ៖ អាគារបន្ទប់រង់ចាំសម្រាលចំនួន ០២ខ្ទង់នៅមណ្ឌលសុខភាព ស្វាយជ្រះ និងមណ្ឌលសុខភាពយឿម និងអាគារសម្ភព ១ខ្ទង់នៅក្នុងមន្ទីរពេទ្យខេត្តត្រូវបានសាងសង់រួចរាល់ ។ អ្នកជម្ងឺចូល សម្រាកពេទ្យចំនួន ១៦.៦០៨នាក់ អ្នកជម្ងឺជាសះស្បើយចេញពីមន្ទីរពេទ្យចំនួន ១៤.៧៨០នាក់ និងអ្នកជម្ងឺស្លាប់ ចំនួន ២០២នាក់ ។ ពិគ្រោះជម្ងឺនៅមណ្ឌលសុខភាព និងប៉ូស្តសុខភាពបានចំនួន ១០៥.៩១៨ករណី ។ គម្រោងមូលនិធិ

សមធម៌បានអនុវត្តនៅក្នុងមន្ទីរពេទ្យបង្អែកចំនួន ៣កន្លែង និងមណ្ឌលសុខភាពចំនួន ២៩ កន្លែង បានបង់ថ្លៃសេវាជូនអ្នកជម្ងឺក្រីក្រចំនួន ៣១.៧៤០នាក់ ។

បរិយាយ	2013	2014	2015
ចំនួនស្ត្រីបានសំរាលក្នុងឆ្នាំ	5,038	5,346	5,611
ចំនួនស្ត្រីស្លាប់ក្រោយពីសំរាល(០-១ខែ)	20	27	9
អត្រាស្លាប់របស់មាតាក្នុង១០០០កំណើត	4.0	5.1	1.6


ចំនួនស្ត្រីបានស្លាប់ក្រោយពេលសំរាល(០-១ខែ)




ស្ថានភាពសុខភាពកុមារ

បរិយាយ	2013	2014	2015
ចំនួនទារកបានកើតក្នុងឆ្នាំ	5,060	5,408	5,625
ចំនួនទារកបានស្លាប់ក្រោយពេលកើត០-១ខែ	60	34	24
អត្រាស្លាប់របស់ទារកក្នុង១០០០កំណើត	11.9	6.3	4.3
ចំនួនកុមារស្លាប់អាយុក្រោម៥ឆ្នាំ	48	54	33
ផលធៀបកុមារស្លាប់អាយុក្រោម៥ឆ្នាំនិងទារកកើតក្នុង១០០០កំណើត	9.5	10.0	5.9

ចំនួនទារកបានស្លាប់ក្រោយពេលកើត ០-១ខែ



ចំនួនកុមារបានស្លាប់អាយុក្រោម៥ឆ្នាំ



ការចាក់ថ្នាំបង្ការ

បរិយាយ	2013	2014	2015
ចំនួនកុមារអាយុចន្លោះពី៩ខែ-១២ខែ	2,971	2,331	2,079
កុមារអាយុពី៩ខែ-១២ខែបានចាក់ថ្នាំបង្ការគ្រប់ចំនួន	2,681	2,071	1,937

%កុមារអាយុពី៩-១២ខែបានចាក់ថ្នាំបង្ការគ្រប់ចំនួន	90.2	88.8	93.2
ចំងាយមធ្យមពីភូមិទៅមណ្ឌលសុខភាព(គ.ម)	6.8	11.4	9.8

(ឯកសារព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៥)

បញ្ហាប្រឈមមុខរួមមាន ៖

- ១- អត្រាមរណៈមាតា ទារក និងកុមារនៅខ្ពស់ធៀបនឹងគោលដៅសហសវត្ស
- ២- ការស៊ាំនិងឱសថព្យាបាលជំងឺគ្រុនចាញ់ របេង និងការផ្ទុះឡើងនូវជំងឺឆ្លងដទៃទៀត
- ៣- ការគ្របដណ្តប់នៃសេវាជំងឺមិនឆ្លង និងមានការដោះស្រាយបញ្ហាសុខភាពសាធារណៈនៅទាប
- ៤- ការប្រើប្រាស់សេវាសុខាភិបាលសាធារណៈនៅទាប ។

១.២.២.៤ នីតិស្ថានជនបទ

មន្ទីរអភិវឌ្ឍន៍ជនបទបានបង្កើនការងារផ្គត់ផ្គង់ទឹកជនបទ តាមរយៈការសាងសង់អាងត្រង់ទឹកភ្លៀង ចំណុះ ៤.០០០ លីត្រ បាន ០៧អាង ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ។ ជួសជុលអណ្តូងស្នប់បាន ១២៥អណ្តូង នៅស្រុក ចិត្របុរី សំបូរ និងស្នួល និងជួសជុលអណ្តូងលូ ២០អណ្តូង នៅឃុំ ថ្មី ចំនួន ០៦អណ្តូង និងឃុំថ្មីត្រៃ ចំនួន ១៤អណ្តូង ។ ខ្វែងអណ្តូងស្នប់ថ្មីបាន ១២អណ្តូង ។ ស្ថាប័នសហគមន៍បាន ០១ នៅឃុំសណ្តាន់ ស្រុកសំបូរ ។

ចុះត្រួតពិនិត្យតាមដានសកម្មភាពនិងធ្វើបច្ចុប្បន្នភាពសមាសភាព គ .អ. ភ បានចំនួន ៣ស្រុក ១១ ឃុំ ៧៧ ភូមិ ស្រុកស្នួលមានចំនួន៥ឃុំ ឃុំស្វាយជ្រះ ខ្សឹម ស្នួល ស្រែចាននិង២ធ្នូ ស្រុកចិត្របុរីមានចំនួន៤ឃុំ ឃុំកន្ទួត ដាវ បុសលាវនិងថ្មី ស្រុកឆ្លូងមាន២ឃុំគឺឃុំកញ្ជ័រនិងឃុំព្រែកសាម៉ាន់ ។


ចុះចែកពូជក្រូចផ្លែផ្អែមចំនួន១៦០ដើមដល់គ្រួសារចំនួន៨០គ្រួសារ នៅឃុំកំពង់ចាម ស្រុកសំបូរ ។

បញ្ហាប្រឈម៖ យោងឯកសារព័ត៌មានស្តីពីស្ថានភាពខេត្តឆ្នាំ២០១៦ ឃើញថាចំនួនអណ្តូងគ្រប់ប្រភេទកើនឡើង និងចំនួនគ្រួសារទទួលបានទឹកស្អាតនៅរដូវប្រាំងក៏កើនឡើងដែរ ប៉ុន្តែកំណើននោះមិនទាន់បំពេញតម្រូវការសម្រាប់គ្រួសារនៅតំបន់ដាច់ស្រយាលនោះទេ គឺមានគ្រួសារចំនួន ៧.៤៤៩គ្រួសារ ស្មើ ៩,២% ប្រើប្រាស់ទឹកអណ្តូងជឹកគ្មានការការពារដែលអណ្តូងប្រភេទនេះមានចំនួន ១.៨៣៧អណ្តូង ។ ចំពោះបង្គន់អនាម័យ គ្រួសារនៅតាមបណ្តាស្រុក និងឃុំឆ្ងាយ មិនទាន់មានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រាន់ គិតទូទាំងខេត្ត មានបង្គន់ប្រើប្រាស់ ៣១.១៣៧គ្រួសារ ស្មើ ៣៨,៦% ។

ស្ថានភាពនៃការប្រើប្រាស់ទឹក

បរិយាយ		2013	2014	2015
សរុបគ្រួសារមានទឹកស្អាតប្រើប្រាស់		47,114	50,132	52,641
ក្នុងនោះ៖	ទឹកដែលឆ្លងកាត់ប្រព័ន្ធធើរទឹកឱ្យស្អាត	17,643	19,179	21,766
	ទឹកអណ្តូងស្នប់ឬអណ្តូងចម្រុះ	21,738	22,239	22,848
	ទឹកអណ្តូងជឹកមានការការពារ	6,449	6,925	6,931
	ទឹកភ្លៀងដែលមានការការពារ	1,284	1,789	1,096
%គ្រួសារមានទឹកស្អាតប្រើប្រាស់		61.5	63.7	65.2

ភាគរយគ្រួសារមានទឹកស្អាតប្រើប្រាស់




អនាម័យការទទួលទានទឹក

បរិយាយ (Description)		2013	2014	2015
សរុបគ្រួសារដែលមានទំលាប់ទទួលទានទឹកស្អាត		61,286	62,620	66,168
ក្នុងនោះ (Of which):	ទឹកម៉ាស៊ីនឬទឹកបរិសុទ្ធ	16,182	20,141	22,598
	ប្រើឧបករណ៍ចម្រោះទឹក	15,301	12,959	14,185
	ធ្វើទឹកឱ្យស្អាតដោយដាក់សារជាតិក្លរី	2,556	2,435	2,081
	ទឹកសំលាប់មេរោគដោយពន្លឺព្រះអាទិត្យ	278	369	312
	ដោយដាំទឹកឱ្យពុះ	27,012	26,524	26,628
%ភាគរយគ្រួសារទំលាប់ទទួលទានទឹកស្អាត		80.0	79.6	81.9

ការប្រើប្រាស់បង្គន់អនាម័យ

បរិយាយ (Description)	2013	2014	2015
ចំនួនគ្រួសារមានបង្គន់អនាម័យប្រើប្រាស់	23,832	26,789	31,137
ចំនួនគ្រួសារប្រើប្រាស់បង្គន់មានបច្ចេកទេស	18,368	20,453	24,707
%គ្រួសារប្រើប្រាស់បង្គន់មានបច្ចេកទេស	24.0	26.0	30.6
%សរុបគ្រួសារមានបង្គន់អនាម័យប្រើប្រាស់	31.1	34.0	38.6
ចំនួនគ្រួសារមានប្រភពទឹកជិតជាង១៥០ម៉ែត្រពីផ្ទះ	30,521	28,575	32,151
%គ្រួសារមានប្រភពទឹកជិតជាង១៥០ម៉ែត្រពីផ្ទះ	39.8	36.3	39.8

ភាគរយគ្រួសារប្រើប្រាស់បង្គន់មានបច្ចេកទេស



១.២.២.៥ ស្ថានភាពយេនឌ័រ៖ ស្ថានភាពយេនឌ័រកាន់តែមានលក្ខណៈល្អប្រសើរ អាស្រ័យដោយការយកចិត្តទុកដាក់ពីគ្រប់ផ្នែក និងពីមន្ទីរ អង្គភាព ស្ថាប័នទាំងអស់ ។ ស្ត្រីត្រូវបានយកចិត្តទុកដាក់ និងលើកទឹកចិត្តឱ្យបានចូលរួមគ្រប់សកម្មភាពសង្គម នយោបាយ ដូចជាការបម្រើការងារនៅតាមស្ថាប័ននានាទាំងរដ្ឋ និងវិស័យឯកជន ជាពិសេសស្ត្រីត្រូវបានតែងតាំងឱ្យចូលកាន់តំណែងជាអភិបាលរងខេត្ត ១រូប អភិបាលរងក្រុង-ស្រុក ដោយមួយក្រុង-ស្រុក ០១រូបផងដែរ និងប្រធានមន្ទីរចំនួន ២រូប អនុប្រធានមន្ទីរជុំវិញខេត្តចំនួន ១៣រូប ថ្នាក់ទីចាត់ការ ការិយាល័យក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង-ស្រុក និងថ្នាក់ការិយាល័យនៅតាមមន្ទីរ អង្គភាពជុំវិញខេត្តមួយចំនួនទៀត ។


ក្រៅពីនេះក៏នៅមានស្ត្រីជាច្រើនរូបទៀតត្រូវបានលើកទឹកចិត្តចូលរួមក្នុងការងារនយោបាយនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិដោយបានទទួលមុខតំណែងជាសមាជិកក្រុមប្រឹក្សាខេត្ត ២រូប ក្រុមប្រឹក្សាក្រុង ស្រុក ១៣រូប ក្រុមប្រឹក្សាឃុំ សង្កាត់ ៦២រូប និងជាប្រធានក្រុមប្រឹក្សាសង្កាត់ ១រូប និងស្ត្រីមួយចំនួនជាថ្នាក់ដឹកនាំភូមិ ។

បញ្ហាប្រឈម៖ ផ្អែកលើឯកសារព័ត៌មានស្ថានភាពខេត្តនៅក្នុងឆ្នាំ២០១៦ អំពើហិង្សាកើតឡើងក្នុងឆ្នាំ២០១៥ មានចំនួន ៦៧៦គ្រួសារ បើធៀបឆ្នាំ២០១៤ មានការថយចុះ ៨៤ តែចំនួនអ្នករងគ្រោះថយចុះពី ២៩០នាក់ក្នុងឆ្នាំ២០១៤ មក ២៥៤នាក់ ក្នុងឆ្នាំ២០១៥ និងបង្កឱ្យមានអ្នកស្លាប់ចំនួន ១៨នាក់ ។ ចំពោះករណីរំលោភផ្លូវភេទបានកើនឡើង ពី ១០នាក់ក្នុងឆ្នាំ ២០១៤ ទៅ ១១នាក់ ក្នុងឆ្នាំ២០១៥ និងការជួញដូរ មិនមានការ ប្រែប្រួលបើធៀបនឹងឆ្នាំ២០១៤ មាន ២នាក់ ។ តាមទិន្នន័យនេះបញ្ជាក់ថា ការផ្តល់សេវាការពារទប់ស្កាត់អំពើ ហិង្សាក្នុងគ្រួសារ ការរំលោភផ្លូវភេទ ការជួញដូរមនុស្សនៅមានកំរិត ដែលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ។

អំពើហិង្សាក្នុងគ្រួសារ

បរិយាយ	2013	2014	2015
ចំនួនគ្រួសារមានអំពើហិង្សាក្នុងគ្រួសារ	764	760	676
ផលធៀបចំនួនគ្រួសារមានអំពើហិង្សាក្នុង១០០០គ្រួសារ	10.0	9.7	8.4
ចំនួនករណីអំពើហិង្សាក្នុងគ្រួសារពាក់ព័ន្ធដល់អាជ្ញាធរ	438	435	438
ផលធៀបករណីអំពើហិង្សាក្នុងគ្រួសារពាក់ព័ន្ធដល់អាជ្ញាធរក្នុង១០០០គ្រួសារ	5.7	5.5	5.4

ផលធៀបចំនួនគ្រួសារមានអំពើហិង្សាក្នុង១០០០គ្រួសារ




បរិយាយ	2013	2014	2015
ចំនួនជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ	267	290	254
ចំនួនអ្នកស្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ	14	17	18
ផលធៀបជនរងគ្រោះនិងស្លាប់ដោយអំពើហិង្សាក្នុងគ្រួសារក្នុង1000គ្រួសារ	3.7	3.9	3.4

ការចាប់រំលោភនិងជួញដូរ

បរិយាយ	2013	2014	2015
សរុបចំនួនជនរងគ្រោះដោយការចាប់រំលោភ	31	10	11
ផលធៀបជនរងគ្រោះដោយចាប់រំលោភក្នុងប្រជាជន10ម៉ឺននាក់	8.4	2.7	3.0
សរុបចំនួនជនរងគ្រោះដោយការជួញដូរ	29	2	2
ផលធៀបជនរងគ្រោះដោយការជួញដូរក្នុងប្រជាជន10ម៉ឺននាក់	7.9	0.5	0.5

ផលធៀបជនរងគ្រោះដោយចាប់រំលោភក្នុងប្រជាជនម៉ឺននាក់10



(ឯកសារព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៥)

១.២.២.៦. ស្ថានភាពនៃការគ្រប់គ្រង៖ យោងឯកសារអត្តសញ្ញាណកម្មគ្រួសារក្រីក្រឆ្នាំ២០១៥ ដែលបានធ្វើអង្កេតគ្រួសារក្រីក្រចំនួន ២៥២ភូមិ/២៥៣ភូមិ ដែលរៀបចំដោយមន្ទីរផែនការខេត្ត បានបង្ហាញថា ក្នុងចំណោម ៧២.៧៦៩ គ្រួសារ មានគ្រួសារក្រីក្រកំរិត១ ចំនួន ៨០៦២គ្រួសារ ស្មើនឹង ១១,០៧% គ្រួសារក្រីក្រកំរិត២ មានចំនួន ៩៨០៩គ្រួសារ ស្មើ នឹង១៣,៤៧% សរុបគ្រួសារក្រីក្រទាំងពីរកំរិត ២៤,៥៥% ។

ភាពក្រីក្រភាគច្រើនជាជនជាតិដើមភាគតិចនិងប្រជាជនដែលរស់នៅតាមទីប្រជុំកោះ ឬជនបទដាច់ស្រយាល ដែលប្រកបមុខរបរកសិកម្មតាមទំលាប់ ដែលតែងតែប្រឈមនឹងគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និង គ្រោះមហន្តរាយផ្សេងៗ ប្រជាពលរដ្ឋដែលខ្វះដីប្រកបរបរកសិកម្ម ប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកមានមុខរបរមិនច្បាស់លាស់ និងគ្រួសារដែលមានជនងាយរងគ្រោះស្ថិតក្នុងបន្ទុក ។

កូដ	ស្រុក	ចំនួនគ្រួសារក្រកំរិតទី១	ចំនួនគ្រួសារក្រកំរិតទី២	គ្រួសារក្រកំរិតទី១ (%)	គ្រួសារក្រកំរិតទី២ (%)	សរុបគ្រួសារក្រកំរិតទី១និងទី២ (%)	ចំនួនគ្រួសារសរុបក្នុងឃុំ
1001	ភ្នំពេញ	1692	1775	13.8%	14.4%	28.2 %	12288
1002	ក្រចេះ	362	743	6%	12.3%	18.3%	6025

1003	ព្រែកប្រសព្វ	1861	1832	13 %	12.8%	25.7%	14367
1004	សំបូរ	1634	1836	13.40%	15%	28.40%	12207
1005	ស្នួល	1303	1513	10.20%	11.80%	22%	12795
1006	ចិត្របុរី	1210	2110	8%	14%	22%	15087
10	សរុប	8062	9809	11.07%	13.47%	24.55%	72769

១.២.២.៧.ស្ថានភាពសាសនា៖ ប្រជាពលរដ្ឋខេត្តក្រចេះភាគច្រើនកាន់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងមានសាសនាពីរទៀត ដែលកំពុងមានសកម្មភាពនៅក្នុងខេត្ត គឺសាសនាឥស្លាម និងសាសនាគ្រិស្ត ។

- សាសនាព្រះពុទ្ធ ៖ មានវត្តចំនួន ១៦៤វត្ត ក្នុងនោះមានវត្តធម្មយុត្តិកនិកាយ ៨វត្ត មណ្ឌលវិបស្សនាធុរៈ ០៦កន្លែង អាស្រម ០១កន្លែង សាលាធនា ៤៤កន្លែង កើន ៥កន្លែង មានព្រះសង្ឃសរុប ១៤១២អង្គ កើន ៥០៧អង្គ ក្នុងនោះមានភិក្ខុ ៣៤៧អង្គ សាមណេរ ១០៦៥អង្គ អាចារ្យ ៣៩៤រូប គណៈកម្មការ ៧២៥រូប តាជី ៥៤រូប យាយជី១៥០រូប ក្មេងវត្ត ២១៨នាក់។ សាលាធម្មវិន័យមាន ២០កន្លែង មានសមណសិស្ស ៤៧៣អង្គ សាលាពុទ្ធិកបឋមសិក្សាមាន ១៧កន្លែង មានសមណសិស្ស ៤០០អង្គ ចែកចេញជា៣ថ្នាក់គឺថ្នាក់ឆ្នាំទី១ មានសមណសិស្ស ២៣០អង្គ ថ្នាក់ឆ្នាំទី ២ មានសមណសិស្ស ៦៨អង្គ និងថ្នាក់ឆ្នាំទី ៣ មានសមណសិស្ស ១០២អង្គ ។ សាលាពុទ្ធិកអនុវិទ្យាល័យ សាសនាជាឆោម ១កន្លែង មានសមណសិស្ស ៤៣អង្គ ចែកចេញជា៣ថ្នាក់ គឺថ្នាក់ឆ្នាំទី ១ មានសមណសិស្ស ១៦អង្គ ថ្នាក់ឆ្នាំទី២ មានសមណសិស្ស ១៤អង្គ និងថ្នាក់ឆ្នាំទី៣ មានសមណសិស្ស ១៣ អង្គ ។ កុលបុត្របួសជាសាមណេរមាន ៧២អង្គ បំពេញភិក្ខុ ២៤អង្គ។ បានធ្វើការណែនាំក្នុងការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ បុណ្យកបិទទាន បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរតាមបណ្តាវត្តអោយអនុវត្តតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងគោលការណ៍កំណត់បានល្អប្រសើរ ។

- សាសនាឥស្លាម ៖ មានព្រះវិហារ ៥២ ស្នំរ៉ាវ ១៨ សរុប ៧០កន្លែង និងមានសាសនិកសរុបចំនួន ៣៩.១០៣នាក់ ស្រី ១៩.៧៧០នាក់ ស្មើនឹង ៨.៩៥៥គ្រួសារ ។

- គ្រិស្តសាសនាមាន មានស្នាក់ការថ្វាយបង្គំ ៧កន្លែង វិហារថ្វាយបង្គំ ១២កន្លែង សរុប១៩ កន្លែង និងមានបរិស័ទសរុប ៨២៤នាក់ ស្រី ៤៩៥នាក់ ។

- សាសនាមហាយាន មានព្រះវិហារ មួយកន្លែងនៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ មានបរិស័ទសរុបចំនួន ៣៦គ្រួសារ ស្មើនឹង ១២៥នាក់ ស្រី ៥៨នាក់ ។

បញ្ហាប្រឈម៖ ការខិតខំពង្រឹងគុណភាពនៃការលើកកម្ពស់ការគោរពប្រតិបត្តិផ្នែកជំនឿសាសនាត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ប៉ុន្តែនៅមានបញ្ហាប្រឈមដូចជា វត្តខ្លះព្រះសង្ឃ និងអាចារ្យគណៈកម្មការវត្តមិនទុកចិត្តគ្នា និងមិនអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ហើយចោលអធិការវត្តមួយ ចំនួនមិនបាន អនុវត្តតាម ខ្លឹមសារអនុសាសន៍របស់អាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ជារៀងរាល់ឆ្នាំ។ ព្រះចៅអធិការវត្តមួយចំនួនមានការយល់ ដឹងក្នុងវិស័យព្រះពុទ្ធសាសនា ជាពិសេសក្នុងព្រះវិន័យនៅមានកម្រិត ។

១.២.៣. ស្ថានភាពនៃការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ

ខេត្តក្រចេះមានធនធានធម្មជាតិសំបូរបែបលើផ្ទៃដី ១១.០៩៤ គ.ម^២ ដែលដងស៊ីតេប្រជាពលរដ្ឋមានត្រឹមតែ ៣៣នាក់/គ.ម^២ ។ ដូច្នេះបង្ហាញឱ្យឃើញថា ខេត្តមានផ្ទៃដីទំនេរច្រើនដែលផ្តល់សក្តានុពលសម្រាប់ការវិនិយោគដីសម្បទានសេដ្ឋកិច្ចនិងការបែងចែកដីផ្នែកសង្គមកិច្ច ប៉ុន្តែការវិនិយោគតែងជួបប្រទះបញ្ហាទំនាស់ដីធ្លី ។ ការកាប់បំផ្លាញ ព្រៃដើម្បីទន្ទ្រានយកដីជាកម្មសិទ្ធិ កើតឡើងច្រើនកន្លែង ។ ដើម្បីដោះស្រាយបញ្ហានោះទាមទារការសិក្សាពីផែនការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិឱ្យច្បាស់លាស់ព្រមទាំងការចូលយ៉ាងសកម្ម ពីអ្នកពាក់ព័ន្ធទាំងអស់ ។

១.២.៣.១.ការប្រើប្រាស់ដីធ្លី៖ ផែនការប្រើប្រាស់ដីនៅខេត្តក្រចេះបង្ហាញថាដីកសិកម្មមានចំនួន ៦៧.៩១៦,៧៦ ហិកតា ក្នុងនោះមានដីស្រែ ចំការ និងដីលិចទឹក ។ ដីព្រៃមានប្រមាណ ៧១៧.៩២៩,៥៦ ហិកតា ក្នុងនោះមានដីព្រៃវិចារិល និងដីដែលអស់សក្តានុពលព្រៃឈើប្រមាណ ៤៩០.០៦០,៦៩ ហិកតា បានផ្តល់ឱ្យអាជ្ញាធរខេត្តចាត់ចែងអនុវត្តគម្រោងបែងចែកដីក្នុងគោលដៅសម្បទានសេដ្ឋកិច្ច ផ្តល់ឱ្យក្រុមហ៊ុនធ្វើការវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម និងបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋសំរាប់អភិវឌ្ឍន៍តំបន់ឧស្សាហកម្មជាដើម ។

ដោយអនុវត្តតាមបទបញ្ជា ០០១ បប របស់រាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ ទូទាំងខេត្តក្រចេះមានផ្ទៃដីពាក់ព័ន្ធចំនួន ១២៨.៥៣៩ហិកតា ក្នុងស្រុក ០៥ ស្មើ ៣៦ឃុំ ចំនួនប្រជាពលរដ្ឋពាក់ព័ន្ធចំនួន ៤៣.២២៣គ្រួសារ ។ មកទល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុសរុបទូទាំងខេត្តបាន ២២ដង បានចេញប័ណ្ណសរុប ៤០.៥៦៦ ប័ណ្ណ ស្មើ ១០៩.១៤០,២៤ ហិកតា ស្មើ ២៦.១៥១ គ្រួសារ (១៧ឃុំ ៤៩ភូមិ) ។

ចំពោះដីលំនៅដ្ឋាននៅក្នុងខេត្តក្រចេះសរុប ៥.៦៤៣,១៣ ហិកតា ក្នុងនោះ ដីលំនៅដ្ឋានទីប្រជុំជន ២៦៤,៧៨ ហិកតា និង លំនៅដ្ឋានភូមិ ៥៣៧៨,៣៥ ហិកតា ដែលមានលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៦៥.៩៥៧ផ្ទះ ។ បើពិនិត្យឱ្យបានលម្អិតល្អនៃពិសេសនៅទីប្រជុំជនក្នុងស្រុក ក្រុង របស់ខេត្តមានសំណង់បណ្តោះអាសន្នតិចតួច ។

ប្រជាជននៅខេត្តក្រចេះភាគច្រើនប្រមាណ ៩១ ភាគរយ មានលំនៅដ្ឋានអំពីឈើ ។ ប្រមាណជាង ៩ ភាគរយចាប់ផ្តើមសាងសង់ផ្ទះថ្ម ។ យោងតាមស្ថានភាពជាក់ស្តែង ប្រជាពលរដ្ឋដែលសាងសង់ផ្ទះថ្មត្រូវមានប័ណ្ណសំគាល់សិទ្ធិលើអចលនទ្រព្យ ហេតុនេះមកទល់បច្ចុប្បន្ន មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបានចេញប័ណ្ណសំគាល់សិទ្ធិលើអចលនទ្រព្យ ចំនួន ៥៩១៥ ក្បាលដី(រួមទាំងដីលំនៅដ្ឋាន និងដីកសិកម្ម) ។

- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឆ្នាំ២០១៦ ចំនួន ៦២១ ប័ណ្ណ
- ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឆ្នាំ២០១៦ ចំនួន ៩១ ប័ណ្ណ

១.២.៣.២.ធនធានធម្មជាតិ៖

ការងារព្រៃឈើ ៖ រចនាសម្ព័ន្ធខណ្ឌរដ្ឋបាលព្រៃឈើក្រចេះចែកចេញជា ៣ ផ្នែករដ្ឋបាលព្រៃឈើ និង ១៣សង្កាត់ រដ្ឋបាលព្រៃឈើ មានមន្ត្រីសរុប ៦៥នាក់ ក្នុងនោះមានស្ត្រី០១នាក់ (អនុបណ្ឌិត០៤នាក់, បរិញ្ញា ៣៥នាក់

មធ្យម១១នាក់ បឋម០៥នាក់ គ្មានជំនាញ១០នាក់) និងមានដែនប្រតិបត្តិការលើខេត្តទាំងមូលលើផ្ទៃដីសរុប ១.១៩៧.៣០៥ ហិកតា (ផែនទីតម្របព្រៃឈើឆ្នាំ ២០១០) ក្នុងនោះរួមមាន៖

១- ផ្ទៃដីព្រៃមានចំនួន ៩០២.៥៧៣ ហិកតា ស្មើនឹង ៧៥,៤% ដែលមាន

- ព្រៃស្រោង ២៤៧.៦២៨ហិកតា ស្មើនឹង ២០,៧%
- ព្រៃពាក់កណ្តាលស្រោង ១៣៧.៩៣០ហិកតា ស្មើនឹង ១១,៥%
- ព្រៃល្បោះ ៤៧៨.៨១២ហិកតា ស្មើនឹង ៤០%
- ព្រៃផ្សេងៗ ៣៨.២០៣ហិកតា ស្មើនឹង ៣,២%

២- ផ្ទៃដីមិនមែនព្រៃ ២៩៤.៧៣២.៤០២ហិកតា ស្មើនឹង ២៤,៦%

ក្នុងឆ្នាំ២០១៦ រដ្ឋបាលព្រៃឈើ បានផ្សព្វផ្សាយផ្ទាល់ចំនួន ៣៤លើក អ្នកចូលរួមចំនួន ១,៣១៤នាក់ ចែក និងបិទផ្សាយ(លិខិតបទដ្ឋាននានា) ចំនួន ២.៦៥៩ សន្លឹក ចាក់ផ្សាយតាមម៉ូតូចំនួន ០២លើក(សេចក្តីជូនដំណឹងការពារភ្លើងឆេះព្រៃ) និងវាយស្លាកសញ្ញា(ហាមកាប់រានដីព្រៃឈើ, ហាមបរបាញ់.....)ចំនួន ១៥៥ស្លាក និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃបានចំនួន ២៧៤ករណី (ឈើសរុបចំនួន ៦០២៧ម^៣៣៨៦) និងដកហូតសម្ភារៈឧបករណ៍មួយចំនួន ដោយឃាត់ខ្លួនជន ល្មើស ២៤នាក់ ។

ខណ្ឌរដ្ឋបាលព្រៃក្រចេះ មានថ្នាលបណ្តុះកូនឈើចំនួន ១៥ថ្នាល ក្នុងនោះមាន៖

- បណ្តុះកូនឈើគ្រប់ប្រភេទបានចំនួន ៨.៧៤៥ ដើម ។
- ចែកចាយកូនឈើគ្រប់ប្រភេទបានចំនួន ១៧.៧៩០ ដើម ។
- កូនឈើនៅសល់ស្តុកគ្រប់ប្រភេទចំនួន ១៦.៧០៧ ដើម ។

បញ្ហាប្រឈម៖

ដោយផ្អែកលើ

លទ្ធផលនៃការអនុវត្តកន្លងមកខណ្ឌរដ្ឋបាលព្រៃឈើក្រចេះបានជួបបញ្ហាប្រឈមដូចខាងក្រោម៖

- ការកាប់រានព្រៃឈើយកដីធ្វើជាកម្មសិទ្ធិ និងកាប់ឈើខុសច្បាប់
- ការផ្សព្វផ្សាយ និងការអនុវត្តច្បាប់នៅមានកម្រិត
- ការកំណត់ព្រំប្រទល់ព្រៃឈើបម្រុងទុកអចិន្ត្រៃយ៍មិនទាន់ច្បាស់លាស់
- ដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច
- ភ្លើងឆេះព្រៃ ការបរបាញ់សត្វ និងចាប់សត្វព្រៃ
- ការបណ្តុះកូនឈើ និងដាំដុះឈើឡើងវិញ
- ការគ្រប់គ្រងសហគមន៍ព្រៃឈើនៅមានភាពទន់ខ្សោយ
- ខ្វះមធ្យោបាយ សម្ភារៈ ថវិកា និងមន្ត្រីបឋមរំលឹកការងារ

ការងារផលផល ៖ ខេត្តក្រចេះមានទន្លេមេគង្គហូរកាត់ប្រវែង១៤០គ.ម និងសំបូរទៅបឹងបួរ ស្ទឹង អូរ ព្រែក ដែលជាទីកន្លែងសម្រាប់ត្រីមេពូជនិងមច្ឆាគ្រប់ប្រភេទបង្កកំណើត ។ តាមរយៈការជួយគាំទ្រវិវាទការកសាង ពិសេស ពីគណៈកម្មាធិការអភិវឌ្ឍន៍ជនបទខេត្ត ខណ្ឌផលផលបង្កើតសហគមន៍នេសាទបានចំនួន ៦៦សហគមន៍ ក្នុងនោះចុះ បញ្ជីផ្លូវការបាន ៤៨សហគមន៍ ។

ឆ្នាំ២០១៦ ស្ថិតិផលត្រីចិញ្ចឹមសរុប ៥៧០តោន ជាប្រភេទត្រីប្រាក្នុងនោះ ត្រីចិញ្ចឹមតាមស្រះ៤២៥តោន និង ចិញ្ចឹមតាមបែ ១៤៥ តោន ។

មន្ត្រីផលផលបានចុះជួបកសិករ ណែនាំអោយរៀបចំស្រះ ត្រៀមចិញ្ចឹមត្រីបន្ត និង បណ្តុះបណ្តាលតាម មូលដ្ឋានភូមិ -ឃុំ និងតាមដានការថែទាំការបំប៉នត្រីមេពូជ និងធ្វើការផ្សព្វផ្សាយដល់កសិករ ចំពោះការងារវារីវប្ប កម្ម ។ បន្តពង្រឹងស្រះជម្រកត្រី ចំនួន ០៦ ឃុំ កន្ទួត០១ ឃុំ ចង្រ្កង០១ ឃុំសំបុក០១ ឃុំគោលាប០២ ស្រុកចិត្របុរី និង ឃុំឆ្លូង០១ ។ បានណែនាំឱ្យកសិករ រៀបចំស្រះ ឱ្យធ្វើអនាម័យស្រះ ដើម្បីចិញ្ចឹមត្រីនាពេល ខាងមុខ ។ ពង្រឹងឱ្យ កសិករ ផលិតពូជ ចុះពិនិត្យសម្ភារៈបច្ចេកទេសសម្រាប់ត្រៀមភ្នាស់ និងត្រៀមថែបំប៉ន ត្រីមេពូជទុកសម្រាប់ភ្នាស់ បង្កាត់ ។ ទន្ទឹមនឹងនេះ បានចុះត្រួតពិនិត្យ និង បង្ក្រាបបទល្មើសនេសាទតាមដងទន្លេមេគង្គ តាមព្រែក-បឹងបួរ ចំនួន ៤៧១លើក និងបានប្រមូលវត្ថុតាងទាំងអស់នោះត្រូវបានសមត្ថកិច្ចចម្រុះ និងអាជ្ញាធរដែនដី សម្រេចដុតបំផ្លាញ ចោលនៅនឹងកន្លែង ចំណែកឧបករណ៍ស្បែកមុង រក្សាទុកតាមបណ្តាមូលដ្ឋានដើម្បីប្រើប្រាស់ពហុប្រយោជន៍ដល់វិស័យ កសិកម្ម ។

បញ្ហាប្រឈម ៖ ក្នុងឆ្នាំ២០១៦ មានសត្វផ្សោតស្លាប់ចំនួន ០៤ក្បាល ។ប្រជាពលរដ្ឋយល់ដឹងពីច្បាប់ស្តីពី ផលផលនៅមានកំរិត ដែលជាហេតុនាំឱ្យប្រជាពលរដ្ឋមួយចំនួននៅបន្តការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ និង បច្ចេកទេសវារីវប្បកម្មនៅមានកំរិត ។ ទន្ទឹមនឹងនេះ មានការប្រែប្រួលអាកាធាតុបានធ្វើឱ្យរបបទឹកទន្លេមេគង្គប្រែ ប្រួលដែលនាំឱ្យប៉ះពាល់ដល់រដូវត្រីពង ។

ធនធានវៃ៖ នៅក្នុងខេត្តសំបូរធនធានវៃដូចជាវៃ មាស សំណរ ថ្មសំណង់ ថ្មម៉ាប ក្រួសនិងខ្សាច់ជាដើម ។ រហូត មកដល់បច្ចុប្បន្នក្រសួងវៃ និងថាមពលបានអនុញ្ញាតឱ្យក្រុមហ៊ុនសិក្សាស្រាវជ្រាវ និងធ្វើអាជីវកម្មធនធានវៃមាន ៤២ក្រុមហ៊ុន ស្មើនឹង ៤៧ អាជ្ញាប័ណ្ណ ។ លើសពីនេះ មានធនធានវៃមានតម្លៃកំពុងប្រឈមនឹងប្រជាពលរដ្ឋក្នុងខេត្ត និង ក្រៅខេត្តបានចូលជីកកាយយកវៃមាសយ៉ាងអាណាធិបតេយ្យនៅក្នុងភូមិសាស្ត្រស្រុកសំបួរ ស្រុកស្នួល និងស្រុកចិត្របុរី ។

១.២.៣.៣.បរិស្ថាន ៖ ទិដ្ឋភាពទីរួមខេត្តក្រចេះស្ថិតនៅតាមដងទន្លេប្រកបដោយមនោរម្យសម្រាប់អ្នកទេសចរ និងអ្នកធ្វើសំហាត់ប្រាណស្រូបយកខ្យល់ទន្លេ និងការទស្សនាថ្ងៃរៀបរយ ។ ដោយមានការគាំទ្រវិវាទការកសាង ពិសេស ពីគណៈកម្មា ធិការអភិវឌ្ឍន៍ជនបទខេត្ត សម្រាប់មន្ទីរបរិស្ថានខេត្ត បានសាងសង់ទីលានចាក់សំរាមចំនួន ៣កន្លែង (ស្រុកឆ្លូង ស្រុកស្នួល និងស្រុកសំបួរ) ។ បានផ្សព្វផ្សាយពីការគ្រប់គ្រងសំណល់សំរាម នៅទីរួមខេត្តក្រចេះ ដែលមានអ្នកចូលរួម ជាមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ៥០០នាក់/ស្រី ៣២០នាក់ ។ បានជួសជុលទីលាន ចាក់សំរាម ១កន្លែង នៅឃុំដាវ ស្រុកចិត្របុរីមានទំហំ ៥ ហ.ត សម្រាប់ដោះសំរាមចេញពី ក្នុងក្រុងក្រចេះ ។ ឆ្នាំ ២០១៦ មានអនុក្រិត ស្តីពីការផ្ទេរព្រៃការពារតំបន់អភិរក្សព្រៃឈើ តំបន់ព្រៃផ្តល់ផល និងដីសម្បទានដីសេដ្ឋកិច្ច

រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក្នុងនោះភូមិសាស្ត្រខេត្តក្រចេះ មានដែនជម្រក សត្វ ០២កន្លែង ដូចជា៖

១. ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដីសរុបចំនួន ៥៩.៧២៦ហិកតា

២. ដែនជម្រកសត្វព្រៃ ព្រៃឡង់ មានផ្ទៃដីសរុបចំនួន ១០៥.១១៦ ហិកតា

បញ្ហាប្រឈម

- ប្រជាជនចំណូលថ្មី ចូលទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធិ ។

១.២.៣.៤. ស្ថានភាពនៃការគ្រប់គ្រងប្រភេទធនធាននិងការប្រែប្រួលអាកាសធាតុ

គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ជាបញ្ហាសកលមួយដ៏សំខាន់ដែលពិភពលោកកំពុងយក ចិត្តទុកដាក់ ។ ប្រទេសកម្ពុជាកំពុងផ្ដោតការយកចិត្តទុកដាក់បង្ការបង្កាត់ និងធ្វើឱ្យប្រែប្រួលអាកាសធាតុ ប្រសើរឡើង ។

១.២.៤.១. គ្រោះមហន្តរាយ ÷ នៅខេត្តក្រចេះមុខសញ្ញាគ្រោះមហន្តរាយដែលធ្លាប់ជួបប្រទះមាន ទឹកជំនន់ រាំងស្ងួត ជម្ងឺរាតត្បាត ខ្យល់ព្យុះ បាក់ដី អគ្គិភ័យ ការប្រែប្រួលអាកាសធាតុ និងគ្រោះថ្នាក់ផ្សេងៗ ។ មុខសញ្ញាដែល ធ្លាប់ជួបញឹកញាប់ជាងគេ គឺគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ។

គ្រោះទឹកជំនន់ ៖ ឆ្នាំ២០១៦ ទឹកទន្លេមេគង្គឡើងដល់កម្រិតកម្ពស់ ១៩ម៨៨ ពុំបង្កផលប៉ះពាល់ធ្ងន់អ្វីឡើយ តែជាផលល្អសម្រាប់ប្រជាកសិករ ។

គ្រោះអគ្គិភ័យ ៖ គ្រោះថ្នាក់អគ្គិភ័យកើតឡើង១៦លើកលើ ១៥ លើក ធៀបឆ្នាំ២០១៥ កើនឡើង០១ លើក បណ្តាលស្លាប់២នាក់ក្នុងនោះស្រី១នាក់ របួស០២នាក់ប្រុស ឆេះផ្ទះ ២៩ខ្នងក្នុងនោះមានកុដលោក០១និងសាលា ឆាន់០១ ឆេះរថយន្ត០១គ្រឿង ។ ឆេះប្រាក់រៀលចំនួន១៩.៥១០.០០០៛ ប្រាក់ដុល្លារចំនួន ៧.៥៤០ដុល្លារ ម៉ូតូ ០៩៦គ្រឿង កង់០៣គ្រឿង ម៉ាស៊ីនកាត់ស្មៅ១គ្រឿង ម៉ាស៊ីនបាញ់ស្មៅ០៣គ្រឿង និងសំភារៈប្រើប្រាស់មួយចំនួន ទៀត សរុបជាទឹកប្រាក់២៣.១០០.០០០៛ ។ មូលហេតុបណ្តាលមកពីភ្លើងចង្រ្កាន០៣លើក ម្ចាស់ផ្ទះមិននៅ០២លើក ភ្លើងដុតចេកមិនបានពន្លត់០១លើក ឆ្អែរនំអន្សម០១លើកនិងភ្លើងទៀនវស្សា០១លើក ។

រាល់ករណីអគ្គិភ័យខាងលើរថយន្តសង្គ្រោះបានចំនួន១០លើក ចំណែក៦លើកទៀតរថយន្តមិនអាចចូលទៅ សង្គ្រោះដល់នៅតំបន់ដាច់ស្រយាល ។

១.២.៤.២. ការប្រែប្រួលអាកាសធាតុ ÷ ការប្រែប្រួលអាកាសធាតុ បង្កឡើងដោយកត្តាមនុស្ស និងធម្មជាតិ ដែលបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅ ជាពិសេសការបង្កបង្កើនផល ។ ដោយមានការគាំទ្រថវិកាពី មូលនិធិអង្គការសហប្រជាជាតិ UNDP និងមូលនិធិបរិស្ថានពិភពលោក GEF ខេត្តក្រចេះកំពុងអនុវត្តគម្រោងបន្សំ នឹងការប្រែប្រួលអាកាសធាតុសម្រាប់ការលើកកម្ពស់ធនធានទឹកនិងប្រកបរបរកសិកម្ម (NAPA) ដែលនឹងត្រូវបញ្ចប់ ក្នុងឆ្នាំ២០១៥ ។ គម្រោងនេះ អនុវត្តដោយមន្ទីរប្រឹក្សា (មន្ទីរកសិកម្ម មន្ទីរធនធានទឹកនិងឧតុនិយម និង មន្ទីរកិច្ចការនារី) លើឃុំគោលដៅនៅក្នុងស្រុកចិត្របុរី សំដៅលើការបណ្តុះបណ្តាលប្រជាកសិករឱ្យចេះជ្រើសរើសពូជ និងការគ្រប់គ្រងធនធានទឹកសម្រាប់ការបង្កបង្កើនផលឱ្យសម្របទៅនឹងការប្រែប្រួលអាកាសធាតុ ។

តាមរយៈការគាំទ្រពីក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជួសជុលកែលម្អស្ថានីយ៍ឧតុនិយម ដើម្បីឱ្យការតាមដានពិនិត្យសង្កេតផ្នែកឧតុនិយមមានភាពងាយស្រួល និងគោរពទៅតាមបទដ្ឋានបច្ចេកទេស ។ ចំពោះការងារជលសាស្ត្រ បានបំពាក់ឧបករណ៍វាស់កម្ពស់ទឹកទន្លេមេគង្គស្វ័យប្រវត្តិនៅស្ថានីយ៍ជលសាស្ត្រខេត្តសម្រាប់សម្រួលការវាស់វែង និងផ្តល់ព័ត៌មានផ្នែកជលសាស្ត្រទៅថ្នាក់ជាតិក៏ដូចជាក្នុងតំបន់បានទាន់ពេលវេលា ។

១.២.៤. ស្ថានភាពនៃការគ្រប់គ្រងរដ្ឋបាលនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

១.២.៥.១.អភិបាលកិច្ច ÷ អភិបាលកិច្ច ជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។ អភិបាលកិច្ច តំរូវអោយមានការចូលរួមយ៉ាងទូលំទូលាយមានការលើកកម្ពស់ចែករំលែកព័ត៌មាន មានគណនេយ្យភាព និងតម្លាភាព មានលក្ខណៈស្មើភាព និងមានការប្រតិបត្តិតាមវិធាននៃច្បាប់ ។ ខេត្តក្រចេះបានចូលរួមយ៉ាងសកម្មក្នុងការពង្រឹងអភិបាលកិច្ចក្នុងក្របខ័ណ្ឌទូទាំងខេត្ត ។ រចនាសម្ព័ន្ធសាលាខេត្ត ក្រុង ស្រុក ត្រូវបានកែលម្អ ជំរុញនិងពង្រីកការផ្តល់សេវាសាធារណៈ ។ ការពង្រឹងសមត្ថភាពនិងផ្លាស់ប្តូរឥរិយាបថមន្ត្រីរាជការត្រូវការយកចិត្តទុកដាក់ជាសំខាន់

- **សេវារដ្ឋបាល** ខេត្តក្រចេះ មានសាលាក្រុងក្រចេះ ដែលកំពុងអនុវត្តការងារការិយាល័យច្រកចេញចូលតែមួយ ដែលបានបង្កើតតួនាទីនៃការផ្តល់សេវាសាធារណៈមកកាន់តែជិតប្រជាពលរដ្ឋបានឆាប់រហ័ស និងមានប្រសិទ្ធភាព ។ សេវាសាធារណៈដែលផ្តល់ជូនប្រជាពលរដ្ឋដូចជា ការផ្តល់សេវាផ្នែកសាធារណការ ពាណិជ្ជកម្ម វប្បធម៌សំណង់ នីត្យានុកូលកម្ម ។ ក្នុងឆ្នាំ២០១៦នេះ បានផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួន ៤.៩៣៨សេវា និងទទួលបានចំណូលសរុបចំនួន ១៣៣.៣២១.៦០០រ ដោយការងារនេះទើបបង្កើតថ្មី ប្រជាពលរដ្ឋមួយចំនួនពុំទាន់យល់ដឹងនៅបន្តអនុវត្តទម្លាប់ចាស់ គឺស្នើសុំសេវាតាមរយៈមន្ទីរវិស័យ និងមានខ្លះមិនសុំការអនុញ្ញាតច្បាប់អាជីវកម្ម ដែលតម្រូវអោយមានកិច្ចសហការផ្សព្វផ្សាយ និងប្រើវិធានច្បាប់ជាធរមាន ។

- **ការងារគណនេយ្យភាពខេត្ត** ក្រោមការដឹកនាំរបស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ខេត្តក្រចេះបានបង្កើតក្រុមការងារគណនេយ្យភាពមូលនិធិឃុំ-សង្កាត់ រហូតដល់ឆ្នាំ២០០៩ បានកែសម្រួលមកជាក្រុមការងារគណនេយ្យភាពខេត្ត ។ តួនាទីក្រុមការងារគណនេយ្យភាពខេត្តមានសមត្ថកិច្ចពិនិត្យនិងដោះស្រាយពាក្យបណ្តឹង ដែលពាក់ព័ន្ធ និងការប្រើប្រាស់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ (កម្មវិធី គ.ជ.អ.ប) និងការអនុវត្តមុខងារ និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានកំណត់ដោយច្បាប់គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ប្រអប់សំបុត្រគណនេយ្យភាពមានចំនួន ១០០ប្រអប់ ទទួលពាក្យបណ្តឹង ចំនួន ១៦ច្បាប់តែពាក្យបណ្តឹងមិនស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រុមការងារគណនេយ្យភាពខេត្តទេ ត្រូវបានបញ្ជូនបន្តទៅស្ថាប័នពាក់ព័ន្ធដើម្បីបំភ្លឺ និងដោះស្រាយជូន ។ ឆ្លងកាត់ការអនុវត្តរយៈពេលកន្លងមក ឃើញថាមានបញ្ហាប្រឈមមួយចំនួនដូចជា ប្រជាពលរដ្ឋនៅតាមតំបន់ឆ្ងាយពុំទាន់យល់ពីគណនេយ្យភាព ថវិកាគាំទ្រមានចំនួនតិច និងនីតិវិធីអនុវត្តមិនទាន់ច្បាស់លាស់ ។

- **កំណែទម្រង់រដ្ឋបាល៖** ខេត្តក្រចេះបានចាប់ផ្តើមអនុវត្តការងារកំណែទម្រង់វិស័យការ និងវិសហមជ្ឈការ តាមរយៈការអនុវត្តកម្មវិធីសិលាឆ្នាំ២០០២ ដែលបានផ្តោតសំខាន់លើការងារគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់។ បច្ចុប្បន្ន នេះ តាមរយៈការអនុវត្តកម្មវិធីផ្សេងៗ ដំណាក់កាលទី២ បានបន្តគាំទ្រដល់ក្រុមប្រឹក្សាឃុំ សង្កាត់បានយល់ដឹងច្រើន លើការងារគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងកិច្ចការអភិវឌ្ឍន៍មូលដ្ឋាន ។

នៅខែ ឧសភា ឆ្នាំ២០១៤ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានធ្វើឡើង ប្រកបដោយជោគជ័យ ក្រោមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ក្រុមប្រឹក្សាខេត្ត មានសមាជិកចំនួន ១៥រូប ស្រី ២រូប ក្រុមប្រឹក្សាក្រុង-ស្រុក នៃខេត្តក្រចេះមានសមាជិក ៧៦រូប ស្រី ១១រូប។ ក្នុងឆ្នាំ២០១៦ ក្រុមប្រឹក្សាខេត្តបានដំណើរការកិច្ចប្រជុំសាមញ្ញ ១២ លើក និងប្រជុំវិសាមញ្ញ ៧ លើក។ កិច្ចដំណើរ ការរបស់ក្រុមប្រឹក្សាក្រុង-ស្រុកក្នុងខេត្ត ក៏សម្រេចភារកិច្ចបានប្រហាក់ប្រហែលនឹងក្រុមប្រឹក្សាខេត្តដែរ។ លទ្ធផល នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សា បានអនុម័តប្រតិទិននៃកិច្ចប្រជុំរបស់ខ្លួន លើខ្លឹមសារសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ សាមញ្ញ វិសាមញ្ញ កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០១៥-២០១៧ ផែនការសកម្មភាពរយៈពេល៣ខែដាក់អោយ គណៈអភិបាលអនុវត្តចូលរួមយោបល់កែលម្អរបាយការណ៍ របស់គណៈអភិបាលខេត្ត និងជំរុញអោយគណៈអភិបាល យកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់លើការងារសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ ការងារកសិកម្ម ការងារសុខាភិបាល អប់រំ សាធារណការ ការងារបរិស្ថាន ការទប់ស្កាត់បទល្មើសព្រៃឈើ-ជលផល ការងារវិនិយោគ ការធ្វើអាជីវកម្ម ក្រសួង-ខ្សាច់ ការងារទេសចរណ៍ ការងារកិច្ចការនារី។ល។ ដើម្បីសម្រេចនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល និងគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ។

គណៈអភិបាលខេត្តមានចំនួន ០៧ រូប ស្រី ០១ រូប និងគណៈអភិបាលក្រុង-ស្រុក ២៤ រូប ស្រី០៦ រូប ។ គណៈអភិបាលខេត្ត ក្រុង-ស្រុក បានខិតខំយកចិត្តទុកដាក់អនុវត្តភារកិច្ច យ៉ាងសកម្ម ដោយទទួលខុសត្រូវចំពោះ ក្រុមប្រឹក្សារបស់ខ្លួន និងរាជរដ្ឋាភិបាល ។

ទោះបីកំពុងឆ្លងកាត់កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថិតក្រោមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានជួបប្រទះការលំបាកខ្លះៗក៏ដោយក៏កិច្ចដំណើរការរដ្ឋបាលប្រព្រឹត្តទៅជាប្រក្រតីធានា ដល់កិច្ចដំណើរការប្រជុំរបស់ក្រុមប្រឹក្សាការដឹកនាំនិងបំពេញភារកិច្ចរបស់គណៈអភិបាល និងការផ្តល់សេវាសាធារណៈ បានទាន់ពេលវេលា។

- **ការងារមុខងារសាធារណៈ៖** ឆ្នាំ២០១៦មន្ត្រីរាជការសរុបចំនួន ៤.៦៣៥នាក់/ស្រី២.៣២១នាក់ក្របខណ្ឌ ប្រភេទ(ក)ចំនួន៦៣៤នាក់/ស្រី១៧០នាក់ ក្របខណ្ឌប្រភេទ(ខ) ចំនួន១៧៤៧នាក់/ស្រី៧៦៦នាក់ ក្របខណ្ឌ ប្រភេទ(គ)ចំនួន២២៥៤នាក់/ស្រី១៣៧៥នាក់ ក្នុងនោះព្យួរការងារចំនួន ៥៤នាក់ មន្ត្រីដាក់ចូលនិវត្តចំនួន ៣៥នាក់ មន្ត្រីកិច្ចសន្យាចំនួន៣៨០នាក់ក្នុងនោះស្រី១៨៧នាក់។ កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិបានទទួលការគាំទ្រពី មជ្ឈដ្ឋានមន្ត្រីរាជការ និងប្រជាពលរដ្ឋ ប៉ុន្តែការយល់ដឹងពីរបត់ និងនីតិវិធីនេះនៅមានកំរិត ដែលទាមទារ អោយមានការផ្សព្វផ្សាយទូលំទូលាយថែមទៀត ទន្ទឹមនឹងតម្រូវអោយមានលិខិតបទដ្ឋានក្រោមច្បាប់ជាច្រើនដាក់

អោយអនុវត្ត ហើយមន្ត្រីរាជការគ្រប់រូបត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ តាមដាន និងចូលរួមអនុវត្តយ៉ាងពេញលេញ។

ក្នុងឆ្នាំ២០១៦នេះ នៅក្នុងខេត្តក្រចេះបានទទួលការផ្សព្វផ្សាយអនុក្រិត ស្តីពីការគ្រប់គ្រងបញ្ជីវត្តមានមន្ត្រីរាជការស៊ីវិល អនុក្រិតស្តីពីការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា និងទទួលបានការផ្សព្វផ្សាយស្តីពីច្បាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។

១.២.៥.២.ការគ្រប់គ្រងដែនដី៖ ខេត្តក្រចេះមានផ្ទៃដីសរុប ១១.០៩៤គ.ម^២ ចែកចេញជាក្រុង១ ស្រុក៥ មាន ៤២ឃុំ ៥សង្កាត់ ស្មើនឹង ២៥៨ភូមិ។ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងស្វរិយោដីខេត្ត កំពុងដំណើរការរៀបចំប្លង់គោលក្រុង ស្រុក ចំនួន៣ ក្នុងនោះមាន ក្រុងក្រចេះសម្រេច ១០០% (រងចាំការឯកភាពពីក្រសួងរៀបចំដែនដី) ស្រុកឆ្លូងសម្រេចបាន ៦០% ស្រុកស្នួល ៥៥% ។ ក្រោមជំនួយមូលនិធិ DANIDA របស់ប្រទេសដាណឺម៉ាក មន្ទីរបានរៀបចំផែនការប្រើប្រាស់ដីធ្លីថ្នាក់ឃុំបានចំនួន ១៤ឃុំ រួមមាន ស្រុកចិត្របុរី ៤ឃុំ ស្រុកសំបូរ ៣ ឃុំ ស្រុកស្នួល ៣ឃុំ និងស្រុកព្រែកប្រសព្វ ៤ឃុំ ។ ដោយខេត្តសំបូរភូមិឧបសម្ព័ន្ធដែលមានចំនួនគ្រួសារកើនឡើងចាំបាច់ត្រូវបង្កើតបន្ថែមឃុំ និង ភូមិថ្មីផ្លូវការដើម្បីសម្រួលដល់ការគ្រប់គ្រង។

១.២.៥.៣.ការគ្រប់គ្រងស្ថិត៖ ខេត្ត ក្រុង ស្រុក ចាំបាច់ត្រូវមានផែនការច្បាស់លាស់។ ការរៀបចំផែនការច្បាស់លាស់ត្រូវតែមានស្ថិតិ(ទិន្នន័យ)ច្បាស់លាស់ ។


-**ការងារផែនការស្ថិតិ៖** ឆ្លងកាត់ការអនុវត្តកម្មវិធីសីលាពីឆ្នាំ២០០២ រហូតមកដល់កម្មវិធីគណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឆ្នាំ២០១៦ ដោយមានថវិកាគាំទ្រពី ផអព (ផែនការអនុវត្តរយៈពេល ៣ឆ្នាំ) មន្ទីរផែនការខេត្ត បានធ្វើការបណ្តុះបណ្តាលពីការប្រមូលទិន្នន័យប្រចាំឆ្នាំដល់មន្ត្រីភូមិ ឃុំ សង្កាត់ ក្រុង-ស្រុក រៀបចំផលិតនិងផ្សព្វផ្សាយសៀវភៅស្ថានភាពខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បណ្តុះបណ្តាលនិងសម្របសម្រួលការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ។ ឆ្លងកាត់ការអនុវត្តខាងលើនេះ សបញ្ជាក់ឱ្យឃើញថា ឃុំ សង្កាត់ ភាគច្រើនមានការយល់ដឹងពីអត្ថប្រយោជន៍នៃការប្រមូលទិន្នន័យ (ទិន្នន័យច្បាស់លាស់) ដោយឡែកនៅមានឃុំ សង្កាត់មួយភាគតិច នៅបន្តការជំរុញ និងរំលឹកជាច្រើនដង ។ ទិន្នន័យច្បាស់លាស់ នាំឱ្យការរៀបចំផែនការច្បាស់លាស់ ផែនការច្បាស់លាស់ នាំឱ្យការអភិវឌ្ឍន៍ចំគោលដៅ (តម្រូវការ) ។

-**អត្រានុកូលដ្ឋាន៖**


ការចុះបញ្ជីសំបុត្រកំណើត

បរិយាយ	2013	2014	2015
ចំនួនកុមារបានកើតក្នុងឆ្នាំ	5,000	5,374	5,601
%កុមារបានមកចុះបញ្ជីសំបុត្រកំណើត(ក្រោយកើត៣០ថ្ងៃ)	52.6	51.3	65.7
ចំនួនកុមារអាយុពី ០-៥ឆ្នាំ	53,181	53,025	53,074
%កុមារអាយុពី ០-៥ឆ្នាំមានសំបុត្រកំណើត	11.7	16.7	23.5

ភាគរយកុមារបានចុះបញ្ជីសំបុត្រកំណើត(ថ្ងៃ៣០ក្រោយកើត)



ភាគរយកុមារអាយុពី ០ឆ្នាំមានសំបុត្រកំណើត ៥-



(ឯកសារព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៥)

១.២.៥.៤.ការងារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ៖ ឆ្នាំ២០១៦ នេះ បទល្មើសព្រហ្មទណ្ឌកើតឡើង ៣៦ លើក លើ ៣៧លើក ធៀបឆ្នាំ ២០១៥ មានការថយចុះចំនួន ១លើកស្មើនឹង ៣% ក្នុងនោះបទឧក្រិដ្ឋ ២៦ លើក បង្ក្រាបបាន ១៩លើក និងមជ្ឈឹម ១០លើក។ បទល្មើសខាងលើបណ្តាលឱ្យស្លាប់មនុស្ស ០៨នាក់ ស្រី ០៣នាក់ របួស ១៣នាក់ក្នុងនោះស្រី ០១នាក់ រងគ្រោះ១០នាក់បាត់បង់ប្រាក់រៀល ៩៦លានរៀលប្រាក់ដុល្លារ៣.៧០០ដុល្លារ ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ២គ្រឿង គោពាក្យាល(បង្ក្រាបម៉ូតូ១គ្រឿង គោពាក្យាល)។ បង្ក្រាបការរំចេកចាយ និងប្រើប្រាស់គ្រឿងញៀន ៦៤លើក កើនឡើង ០១លើកស្មើ ២% ឃាត់ខ្លួនមុខសញ្ញាចំនួន ១១៨នាក់ ស្រី ២២នាក់ ដកហូតវត្ថុតាងមេតំហេតុមិនចំនួន ៣០៩.៤៩ក្រាម ទូរស័ព្ទដៃ ៥៧គ្រឿង រថយន្ត ០២គ្រឿង ម៉ូតូ ២០គ្រឿង កាំភ្លើងប្រើខ្យល់ ០២ដើម ដាវ ០៥ កាំបិត ០៤ ព្រមទាំងថវិកា និងសក្ការៈមួយចំនួនទៀត។

ការជួញដូរ បង្ក្រាបបាន ៥១លើក លើ៣៨ ការបង្ក្រាបកើន ១៣លើក ស្មើនឹង ៣៤% ឃាត់ខ្លួនមុខសញ្ញា ៦៨ ស្រី ១៥នាក់។


ការប្រើប្រាស់ បង្ក្រាបបាន ១៣លើក លើ ២៥ ថយចុះ ១២លើក ស្មើនឹង ៤៨% ឃាត់ខ្លួនមុខសញ្ញា ៥០ នាក់ស្រី ០៧នាក់។

ការងាររចរាចរណ៍ មានគ្រោះថ្នាក់កើតឡើងចំនួន ១៥០លើក ដែលបណ្តាលឱ្យមនុស្សស្លាប់ ៧២នាក់លើ ១១៣ នាក់ របួសធ្ងន់១៥១នាក់លើ១៦៤នាក់ថយចុះ១៣នាក់ស្មើនឹង៨% និង ខូចរថយន្ត ៧៦គ្រឿង ម៉ូតូ១៥៥ គ្រឿង កង់ ៤គ្រឿង មូលហេតុមិនគោរពសិទ្ធិអាទិភាព ៣០,៣៦% លើសល្បឿនកំណត់៥៦,៦៦% បើកបរដោយគ្រឿងស្រវឹង ០,១៣% ប្រពែង០,៤% បត់គ្រោះថ្នាក់ ៦,៦៦%និងងងុយដេក០,០៦% ។


ករណីឃាតកម្ម ឬន់ ចាប់ជំរិត ទំនាស់ផ្សេងៗ

បរិយាយ	2013	2014	2015
ចំនួនគ្រួសារមានសមាជិកប្រើប្រាស់គ្រឿងញៀន	45	86	168
ផលធៀបគ្រួសារមានសមាជិកប្រើប្រាស់គ្រឿងញៀន ក្នុង1000គ្រួសារ	0.6	1.1	2.1
ចំនួនករណីឃាតកម្ម ឬន់ ចាប់ជំរិត	3	6	166
ផលធៀបករណីឃាតកម្ម ឬន់ ចាប់ជំរិតក្នុងប្រជាជន10ម៉ឺននាក់	0.8	1.6	44.6
ចំនួនករណីលួច	339	407	360
ផលធៀបករណីលួចក្នុងប្រជាជន10ម៉ឺននាក់	92.1	110.3	96.6


ផលធៀបគ្រួសារមានសមាជិកប្រើប្រាស់គ្រឿងញៀនក្នុង១០០០គ្រួសារ



ផលធៀបករណីឃាតកម្ម ឬន់ ចាប់ជំរិតក្នុងប្រជាជនម៉ឺននាក់10




ផលធៀបករណីលួចក្នុងប្រជាជនម៉ឺននាក់10




ទំនាស់ផ្សេងៗ

បរិយាយ	2013	2014	2015
ចំនួនករណីទំនាស់កំរិតព្រហ្មទណ្ឌ	382	353	361
ផលធៀបករណីទំនាស់កំរិតព្រហ្មទណ្ឌក្នុងប្រជាជន10ម៉ឺននាក់	103.7	95.7	96.9
ចំនួនករណីទំនាស់កំរិតរដ្ឋប្បវេណី	339	405	438
ផលធៀបករណីទំនាស់កំរិតរដ្ឋប្បវេណីក្នុងប្រជាជន10ម៉ឺននាក់	92.1	109.8	117.6

ផលធៀបករណីទំនាស់ផ្សេងៗម៉ឺននាក់១០ក្នុងប្រជាជន(កំរិតព្រហ្មទណ្ឌ)



ផលធៀបករណីទំនាស់កំរិតរដ្ឋប្បវេណីក្នុងប្រជាជនម៉ឺននាក់10



១.២.៥.៥. ស្ថានភាពព្រឹត្តិការណ៍៖ ខេត្តក្រចេះជាខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជាមានព្រំដែនជាប់ខេត្តបិត្យភៀក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ស្រុកស្ទឹង ខេត្តក្រចេះមានព្រំប្រទល់ជាប់ស្រុកឡូកនិញ ខេត្តបិត្យភៀក ដែលមានព្រំដែនជាប់គ្នាជាតិសន្ធិប្រមាណ ៧៤,៥គ.ម។ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនរក្សាបានស្ថេរភាពល្អប្រសើរ និងរក្សាបានស្ថានភាពដដែល។ ការគ្រប់គ្រងច្រកទ្វារព្រំដែន នៃខេត្តទាំងពីរ បានល្អប្រសើរ។

ជំពូកទី២៖ គម្រោងកម្មវិធីវិនិយោគបម្រុងទុក

២.១ គម្រោងវិនិយោគ

២.១ក គម្រោងវិនិយោគកំពុងដំណើរការ

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
១. ផ្នែកសេដ្ឋកិច្ច															
១.១. វិស័យអភិវឌ្ឍន៍ជនបទ															
01	ចាក់ពង្រីកផ្លូវកាត់ពីបន្ទីរស្រុក ចិត្របុរី	បង្កើនការអភិវឌ្ឍន៍វិស័យ សាធារណការ	ឃុំសំបុក	ជួយសំរួលដល់ការ ធ្វើដំណើរ	ម	600m	ថវិកាខេត្ត	សាធារណៈ	4ខែ	8477	4280	806			806
02	ជួសជុលផ្លូវស្រុកចិត្របុរីក្រា លក្ខសក្រហម	បង្កើនការអភិវឌ្ឍន៍វិស័យ សាធារណការ	បុសលាវ ថ្មអណ្តើក	ផ្លូវត្រូវបានស្ថាបនា ឡើង	ម	7000m	ថវិកាខេត្ត	សាធារណៈ	4ខែ	7589	3846	950			950
03	ជួសជុលផ្លូវសំក្រាលដីក្រស ស្រុកឆ្នុង	បង្កើនការអភិវឌ្ឍន៍វិស័យ សាធារណការ	ឃុំដំរីផុង	ផ្លូវត្រូវបានស្ថាបនា ឡើង	ម	5000m	ថវិកាខេត្ត	សាធារណៈ	3ខែ	1687	829	543			543
04	ជួសជុលផ្លូវស្ពានលូ សំក្រាលដីក្រស	បង្កើនការអភិវឌ្ឍន៍វិស័យ សាធារណការ	ឃុំរលួសមានជ័យ	ផ្លូវត្រូវបានស្ថាបនា ឡើង	កន្លែង	1	ថវិកាខេត្ត	សាធារណៈ	២ខែ	1809	830	60			60
05	ចាក់ពង្រីកផ្លូវមាត់ទន្លេសង្កាត់ ក្រចេះ រកាកណ្តាល	បង្កើនការអភិវឌ្ឍន៍វិស័យ សាធារណការ	ក្រុងក្រចេះ	ការពារបាក់ស្រុត	ម	300	ថវិកាខេត្ត	សាធារណៈ	២ខែ	6585	3409	150			150
								សរុបរង				2,509			2,509
២. ផ្នែកសង្គមកិច្ច															

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព ចូលនិមិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
៣. ផ្នែកការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ															
៣.១ វិស័យបរិស្ថាន															
06	ការងារប្រមូលសំណាកក្រុង ក្រចេះ	គ្រប់គ្រង និងកែលំអសោភ័ណភាពបរិស្ថាន	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	ខែ	12	ថវិកាខេត្ត	សាលាខេត្ត	១២ខែ	14449	7397	25			25
								សរុបរង				25			25
៤. ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ															
៤.១ រដ្ឋបាលសាលាខេត្ត															
07	សង់ច្រាំងទន្លេក្រុងក្រចេះ	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ការពារបាក់ស្រុត	ម	168	ថវិកាខេត្ត	សាលាខេត្ត	6ខែ	6585	3409	1,000	0	0	1,000
08	ជួសជុលបណ្តាញភ្លើងក្នុងអាគារសាលាខេត្តនិងផ្ទាំងលំអរកាត់ទទឹងតាមផ្លូវសាធារណៈ	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	បង្គោល		ថវិកាខេត្ត	សាលាខេត្ត	6ខែ	14449	7397	450	0	0	450
09	ជួសជុលអាគារទីចាត់ការធនធានមនុស្ស	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាព	ម ^២	85	ថវិកាខេត្ត	សាលាខេត្ត	២ខែ	14449	7397	100	0	0	100
10	រៀបចំសួនច្បារមុខអគាររដ្ឋបាល	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាព	ម ^២	49	ថវិកាខេត្ត	សាលាខេត្ត	២ខែ	14449	7397	150	0	0	150
11	សាងសង់អាគារស្នាក់នៅឃ្លាំង និងអាគារ រដ្ឋបាល	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	សំរាប់មន្ត្រីស្នាក់នៅ	ម ^២	200	ថវិកាខេត្ត	សាលាខេត្ត	២ខែ	90	20	300	0	0	300

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព ចូលនិមិត្ត	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
12	ផែ និងពោងបណ្តុះទឹក	កែលម្អសោភ័ណភាព ខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	បង្គោល		ថវិកាខេត្ត	សាលាខេត្ត	២ខែ	14449	7397	300	0	0	300
13	រៀបការ៉ូឡាវីឡាតាមបណ្តោយច្រាំងទន្លេ	កែលម្អសោភ័ណភាព ខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាព	ម ^២		ខេត្ត	សាលាខេត្ត	4ខែ	14449	7397	1,045	0	0	1,045
											សរុបរង	3,345	0	0	3,345
សរុបរួម												5,879			5,879

២.១២ គម្រោងវិនិយោគមានការសន្យាគាំទ្រ

ល.រ	ឈ្មោះគម្រោង	គោលបៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលផល		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
១.ផ្នែកសេដ្ឋកិច្ច															
១.១.វិស័យអភិវឌ្ឍន៍ធនធាន															
01	ចាក់ពង្រីកផ្លូវកាំពី	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ស្រុកចិត្របុរី	ផ្លូវត្រូវបានស្ថាបនាឡើង	ម	1000m	ថវិកាខេត្ត	សាលាខេត្ត	១២ខែ	71861	36425	0	700	700	1,400
02	ជួសជុលផ្លូវស្រុកចិត្របុរី	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ស្រុកចិត្របុរី	ផ្លូវត្រូវបានស្ថាបនាឡើង	ម	8000m	ថវិកាខេត្ត	សាលាខេត្ត	១២ខែ	71861	35871	850	500	500	1,850
03	ជួសជុលផ្លូវលំក្រាលដីគ្រួស	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ស្រុកឆ្លូង	ផ្លូវត្រូវបានស្ថាបនាឡើង	ម	5000m	ថវិកាខេត្ត	សាលាខេត្ត	១២ខែ	59526	30097	200	400	400	1,000
04	ជួសជុលផ្លូវលំក្រាលដីគ្រួស	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ស្រុកសំបូរ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	5000m	ថវិកាខេត្ត	សាលាខេត្ត	១២ខែ	67908	34148	300	300	300	900
05	ជួសជុលផ្លូវសំបុកមាន់ក្រុងក្រចេះ	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ក្រុងក្រចេះ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	3000	ថវិកាខេត្ត	សាលាខេត្ត	១២ខែ	31364	16191	100	100	100	300
06	ជួសជុលផ្លូវលំក្រាលដីគ្រួសស្រុកព្រែកប្រសព្វ	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ស្រុកសំបូរ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	7000	ថវិកាខេត្ត	សាលាខេត្ត	១២ខែ	68719	35122	500	500	500	1,500
07	ជួសជុលផ្លូវលំក្រាលដីគ្រួសស្រុកស្នួល	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ស្រុកស្នួល	ផ្លូវត្រូវបានស្ថាបនាឡើង	ម	7000	ថវិកាខេត្ត	សាលាខេត្ត	១២ខែ	73211	36922	600	500	500	1,600

ល.រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
08	ជួសជុលនិងចាក់កៅស៊ូ DST	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ក្រុងក្រចេះ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	3000	ថវិកាខេត្ត	សាធារណៈ	១២ខែ	31364	16191	0	800	800	1,600
09	ជួសជុលផ្លូវលំក្រាលដីក្រសែសាលា មត្តេយ្យ	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ក្រុងក្រចេះ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	50	ថវិកាខេត្ត	សាធារណៈ	១២ខែ	31364	16191	30	0	0	30
10	ជួសជុលផ្លូវលំក្រាលដីក្រសែខាងជើងសកលវិទ្យាល័យកសិកម្ម	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ក្រុងក្រចេះ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	300	ថវិកាខេត្ត	សាធារណៈ	១២ខែ	31364	16191	150	0	0	150
11	ថែទាំនិងជួសជុលបណ្តាញភ្លើងទីសាធារណៈ	មន្ត្រីរាជការងាយស្រួលធ្វើដំណើរ	ក្រុងក្រចេះ	បណ្តាញភ្លើងត្រូវបានជួសជុល	ម	3000	ថវិកាខេត្ត	សាធារណៈ	១២ខែ	31364	16191	250	100	100	450
សរុបរង												2,980	3,900	3,900	10,980
២. ផ្នែកសង្គមកិច្ច															
៣. ផ្នែកការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ															
៣.១ វិស័យបរិស្ថាន															
12	ការងារប្រមូលសំណាកក្រុងក្រចេះ	គ្រប់គ្រង និងកែលម្អសោភ័ណភាពបរិស្ថាន	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	ខែ	12	ថវិកាខេត្ត	សាធារណៈ	១២ខែ	31364	16191	30.00	30	30	90.00
សរុបរង												30	30	30	90
៤. ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ															
៤.១ រដ្ឋបាលសាធារណៈ															

ល.រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
13	សង់ច្រាំងទន្លេក្រុងក្រចេះ	កែលម្អសោភ័ណភាព ខេត្ត	ក្រុងក្រចេះ	ការពារបាក់ស្រុត	ម	500	ថវិកា ខេត្ត	សាលាខេត្ត	១២ខែ	31364	16191	2000	1000	1000	4000
14	ជួសជុលបណ្តាញភ្លើងក្នុងអាគារ សាលាខេត្តនិងផ្ទះលំអ្នកកាត់ ទំនិញតាមផ្លូវសាធារណៈ	កែលម្អសោភ័ណភាព ខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោ ភ័ណភាពបរិស្ថាន	ម	3000	ថវិកា ខេត្ត	សាលាខេត្ត	១២ខែ	31364	16191	100	100	100	300
15	ជួសជុលអាគារក្រុមប្រឹក្សា ខេត្ត	កែលម្អសោភ័ណភាព ខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោ ភ័ណភាពបរិស្ថាន	ម២	85	ថវិកា ខេត្ត	សាលាខេត្ត	១២ខែ	15	4	0	200	0	200
16	រៀបសួនច្បាររង្វង់មូលព្រា បស	កែលម្អសោភ័ណភាព ខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោ ភ័ណភាពបរិស្ថាន	ម២	70	ថវិកា ខេត្ត	សាលាខេត្ត	១២ខែ	31364	16191	70	0	0	70
17	រៀបសួនច្បារបឹងកាឡូសូនរូ បដ៏រី	កែលម្អសោភ័ណភាព ខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោ ភ័ណភាពបរិស្ថាន	ម២	250	ថវិកា ខេត្ត	សាលាខេត្ត	១២ខែ	31364	16191	250	0	0	250
18	រៀបបង្គោលបិទបិទផ្លូវមុខ សាលាខេត្ត	កែលម្អសោភ័ណភាព ខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោ ភ័ណភាពបរិស្ថាន	ម២	350	ថវិកា ខេត្ត	សាលាខេត្ត	១២ខែ	31364	16191	100	0	0	100
19	រៀបការ៉ូឡាវីឡាតាមប ណ្តោយច្រាំងទន្លេ	កែលម្អសោភ័ណភាព ខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោ ភ័ណភាពបរិស្ថាន	ម២	400	ថវិកា ខេត្ត	សាលាខេត្ត	១២ខែ	31364	16191	150	150	150	450
20	សាងសង់អាគាររដ្ឋបាលថ្មី សាលាខេត្ត	ពង្រឹងប្រសិទ្ធភាពការ ងារ	ក្រុងក្រចេះ	កែលំអនូវបណ្តាចំណុ ចអវិជ្ជមានតាមបណ្តា មន្ទីរអង្គភាព	ម២	780	ថវិកា ខេត្ត	សាលាខេត្ត	36ខែ	31364	16191	1,309	1,000	1,000	3,309

ល.រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយប្រែប្រួល (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
21	សាងសង់អាគារច្រកទ្វារអន្តរជាតិស្នួល	ពង្រឹងប្រសិទ្ធភាពការងារ	ក្រុងក្រចេះ	តាមដានការអនុវត្តធ្លាប់	ម ^២	672	ថវិកាខេត្ត	សាលាខេត្ត	36ខែ	31364	16191	260	200	200	690
22	សាងសង់សាលាឃុំ	ជួយសម្រួលទាក់ទងផ្លូវធ្លាប់ដល់ប្រជាពលរដ្ឋចុះដោះស្រាយជូនប្រជាពលរដ្ឋ	គ្រប់មជ្ឈដ្ឋានក្នុងខេត្ត	តាមដានការអនុវត្តធ្លាប់	ម ^២	160	ថវិកាខេត្ត	សាលាខេត្ត	36ខែ	31364	16191	290	200	200	660
សរុបរង												4,529	2,850	2,650	10,029
សរុបរួម												7,539	6,780	6,580	20,899

២.១គ គម្រោងវិនិយោគមិនមានការសន្យាគាំទ្រ

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
១.ផ្នែកសេដ្ឋកិច្ច													
១.១.វិស័យកសិកម្ម													
01	បណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំរួមផ្សំ(ពោត សណ្តែក សៀង សណ្តែកបាយ)	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសឧស្សាហកម្មមានការកើនឡើង	ស្រុកទាំង៥	កសិករពី២០នាក់ទៅ ២៥ នាក់ ត្រូវបានបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម ។	វត្ត	20	2ឆ្នាំ	500	150	6.00			6.00
02	បណ្តុះបណ្តាលបច្ចេកទេសដាំដុះដំឡូងមី	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសឧស្សាហកម្មមានការកើនឡើង	ស្រុកទាំង៥	កសិករពី២០នាក់ទៅ ២៥ នាក់ ត្រូវបានបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម ។	វត្ត	36	2ឆ្នាំ	1,030	309	32.85			32.85
03	បណ្តុះបណ្តាលបច្ចេកទេសស្តុកទុកគ្រាប់ធញ្ញជាតិក្រោយការប្រមូលផល	ទិន្នផលដំណាំរួមផ្សំនឹងដំណាំកសឧស្សាហកម្មមានការកើនឡើង	ក្រុង ស្រុក ទាំង៦	កសិករពី២០នាក់ទៅ ២៥ នាក់ ត្រូវបានបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម ។	វត្ត	42	2ឆ្នាំ	1,050	315	27.77			27.77
04	បណ្តុះបណ្តាលបច្ចេកទេសដាំដុះកៅស៊ូ និងបច្ចេកទេសចៀរដីកៅស៊ូ	ទិន្នផលដំណាំរួមផ្សំនឹងដំណាំកសឧស្សាហកម្មមានការកើនឡើង	ក្រុង ស្រុក ទាំង៦	កសិករពី២០នាក់ទៅ ២៥ នាក់ ត្រូវបានបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម ។	វត្ត	30	2ឆ្នាំ	800	240	25.424			25.42
05	បណ្តុះបណ្តាលបច្ចេកទេសសម្អាតមី មីដំឡូងមី	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសឧស្សាហកម្មមានការកើនឡើង	ក្រុង ស្រុក ទាំង៦	កសិករពី២០នាក់ទៅ ២៥ នាក់ ត្រូវបានបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម ។	វត្ត	45	2ឆ្នាំ	1,300	393	40.05			40.05

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
06	បណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំម្រេច	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសិឧស្សាហកម្មមានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះដឹងនិងជំនាញលើបច្ចេកទេសដាំដុះដំណាំម្រេច	វគ្គ	6	3ឆ្នាំ	180	54	6.30			6.30
07	បណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំស្វាយចន្ទី	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសិឧស្សាហកម្មមានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះដឹងនិងជំនាញលើបច្ចេកទេសដាំដុះដំណាំស្វាយចន្ទី	វគ្គ	30	3ឆ្នាំ	900	270	24.65			24.65
08	ធ្វើបង្ហាញដំណាំដំឡូងមី	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសិឧស្សាហកម្មមានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករទទួលបានបទពិសោធន៍បច្ចេកទេសដាំដុះដំណាំដំឡូងមី	គ្រួសារ	5	2ឆ្នាំ	10	3	32.25			32.25
09	បណ្តុះបណ្តាលកសិករនិងបង្ហាញការចិញ្ចឹមសត្វជាលក្ខណៈ គ្រួសារ តាមគោលការណ៍ជីវ សុវត្ថិ ភាព	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសិឧស្សាហកម្មមានការកើនឡើង	ក្រុង ស្រុក ទាំង៦	បង្កើនចំណេះដឹងដល់កសិករចិញ្ចឹមសត្វតាមបច្ចេកទេសដោយអនុវត្តតាមគោលការណ៍ជីវសុវត្ថិភាព ២. បង្ការ និងទប់ស្កាត់ជំងឺឆ្លង ដើម្បីបង្កើនផលិតភាពសត្វ និងចំណូលគ្រួសារ	វគ្គ	18	2ឆ្នាំ			532.00			532.00
10	អង្កេតស្ទង់ទិន្នផលស្រូវ វស្សា) (និងស្រូវប្រាំង	ទិន្នផលស្រូវជាមធ្យម មានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីធ្វើឱ្យការប្រមូលទិន្នន័យក្នុងការអង្កេតស្ទង់ទិន្នផលស្រូវ កាន់តែប្រសើរឡើង	សំណាក	492	3ឆ្នាំ	236	71	27.00			27.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
11	អង្កេតស្ទង់ទិន្នផលដំណាំ ពោត) (និងដំឡូងមី	ទិន្នផលស្រូវជាមធ្យម មានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីធ្វើឱ្យការប្រមូលទិន្នន័យក្នុងការអង្កេតស្ទង់ទិន្នផលដំណាំពោត និងដំឡូងមីកាន់តែប្រសើរឡើង	សំណាក	140	3ឆ្នាំ	140	42	20.00			20.00
12	ទស្សនៈកិច្ចសិក្សាពីចំណេះច្បារពូជនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា	ទិន្នផលដំណាំរួមផ្សំនឹងដំណាំកសិស្សាហកម្មមានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករគោលដៅទទួលបានចំណេះដឹងពីបច្ចេកទេសច្រៀវដ័រកៅស៊ូត្រឹមត្រូវ	លើក	2	2ឆ្នាំ	10	3	102.00			102.00
13	បណ្តុះបណ្តាលពីសារៈប្រយោជន៍នៃការប្រើប្រាស់ជីលាមកសត្វ និងជីកំប៉ុស្តិ៍	ទិន្នផលស្រូវជាមធ្យម មានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីបង្កើនការយល់ដឹងរបស់កសិករគោលដៅ អំពីសារៈប្រយោជន៍នៃការប្រើប្រាស់ជីលាមកសត្វ និងជីកំប៉ុស្តិ៍	វគ្គ	12	2ឆ្នាំ	300	90	10,670.00			10,670.00
14	បង្ហាញរោងសន្សំជីកំប៉ុស្តិ៍	ទិន្នផលស្រូវជាមធ្យម មានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករគោលដៅ នឹងទទួលបានចំណេះដឹងពីការធ្វើ និងប្រើប្រាស់ជីកំប៉ុស្តិ៍	រោង	12	0	12.00	4.00	12,488.00			12,488.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
15	ធ្វើបង្ហាញពីដំណាំស្រូវ ដោយប្រើឧបករណ៍ពង្រោះ គ្រាប់ពូជ	ទិន្នផលស្រូវជាមធ្យម មានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករគោល ដៅកាត់បន្ថយការចំណាយ កម្លាំងពលកម្ម តាមរយៈការ ប្រើប្រាស់ឧបករណ៍ពង្រោះ គ្រាប់ស្រូវ	គ្រួសារ	16	2ឆ្នាំ	16.00	6.00	13,068.00			13,068.00
16	ធ្វើបង្ហាញដំណាំស្រូវ ដែលមានភាពសមស្រប និងធន់ទ្រាំតាមតំបន់	ទិន្នផលស្រូវជាមធ្យម មានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីឱ្យកសិករគោលដៅ ចំនួន ១,២០០នាក់ យល់ដឹង អំពីប្រភេទពូជស្រូវដែលមាន លក្ខណៈសមស្របតាម ស្ថានភាពសម្រាប់តំបន់របស់ ពួកគាត់ និងមានកសិករ ចំនួន ២៤គ្រួសារ ធ្វើបង្ហាញ អំពីដំណាំស្រូវដែលមាន លក្ខណៈសមស្រប ។	គ្រួសារ	24	2ឆ្នាំ	48	15	15.60			15.60
17	បណ្តុះបណ្តាលបច្ចេកទេសសម្បត្តិ និងស្តុកទុកគ្រាប់ស្វាយឆន្ទីក្រោយ ពេលប្រមូលផល	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសិស្សាហ កម្មមានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះដឹង និងជំនាញលើ បច្ចេកទេសសម្បត្តិ និងស្តុក ទុកគ្រាប់ស្វាយឆន្ទី ក្រោយ ពេលប្រមូលផល	វគ្គ	36	3ឆ្នាំ	1,080	324	30.80			30.80

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
18	បណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំស្វាយចន្ទី	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសិឧស្សាហកម្មមានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះដឹង និងជំនាញលើបច្ចេកទេសដាំដុះដំណាំស្វាយចន្ទី	វគ្គ	30	3ឆ្នាំ	900	270	24.65			24.65
19	បណ្តុះបណ្តាលបច្ចេកទេសសម្ភពមី មង្គលមី	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសិឧស្សាហកម្មមានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះដឹង និងជំនាញលើបច្ចេកទេសសម្ភពមី មង្គលមី	វគ្គ	27	3ឆ្នាំ	810	243	29.65			29.65
20	បណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំម្រេច	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសិឧស្សាហកម្មមានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះដឹង និងជំនាញលើបច្ចេកទេសដាំដុះដំណាំម្រេច	វគ្គ	6	3ឆ្នាំ	180	54	6.30			6.30
21	បណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំដឡូងមី	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសិឧស្សាហកម្មមានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះដឹង និងជំនាញលើបច្ចេកទេសដាំដុះដំណាំដឡូងមី	វគ្គ	26	3ឆ្នាំ	780	234	27.65			27.65
22	ធ្វើបង្ហាញដំណាំដឡូងមី	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសិឧស្សាហកម្មមានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករទទួលបានបទពិសោធន៍បច្ចេកទេសដាំដុះដំណាំដឡូងមី	គ្រួសារ	5	2ឆ្នាំ	10	3	32.25			32.25
23	ទស្សនៈកិច្ចសិក្សាលើបច្ចេកទេសដាំដុះ និងថែទាំដំណាំម្រេច នៅខេត្តកំពត	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសិឧស្សាហកម្មមានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីអោយមន្ត្រីពាក់ព័ន្ធ និងកសិករបានផ្លាស់ប្តូរបទពិសោធន៍លើបច្ចេកទេសដាំដុះដំណាំ	គ្រួសារ	12	2ឆ្នាំ	24	7	23.22			23.22

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
24	វគ្គផ្សព្វផ្សាយស្តីពីការផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់សម្ភារៈកសិកម្មគ្មានបរិមាណវិយត្រឹមត្រូវ	បង្កើនការគ្រប់គ្រងការធ្វើចរាចរការដាក់តាំងលក់និងប្រើប្រាស់សម្ភារៈកសិកម្ម (ថ្នាំពុលកសិកម្ម ជីគីមី បសុឱសថចំណីសត្វ ពូជដំណាំ	ក្រុង ស្រុក ទាំង៦	បង្កើនចំណេះដឹងដល់កសិករអំពីផលប៉ះពាល់នានាបណ្តាលមកពីការប្រើប្រាស់សម្ភារកសិកម្មមិនមានបរិមាណវិយត្រឹមត្រូវ	វគ្គ	20	2ឆ្នាំ	600	180	16.00			16.00
25	វគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីការគ្រប់គ្រង ថ្នាំកសិកម្ម និងជីកសិកម្ម	បង្កើនការគ្រប់គ្រងការធ្វើចរាចរការដាក់តាំងលក់និងប្រើប្រាស់សម្ភារៈកសិកម្ម ថ្នាំពុលកសិកម្ម ជីគីមី បសុឱសថចំណីសត្វ ពូជដំណាំ	ក្រុង ស្រុក ទាំង៦	បង្កើនចំណេះដឹងដល់កសិករអាជ្ញាធរភូមិ ឃុំអំពីច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម	វគ្គ	26	2ឆ្នាំ	780	234	30.00			30.00
សរុប										37,338.41	-	-	37,338.41
១.២.វិស័យធនធានទឹក													
01	ជួសជុលទំនប់គោកម្លូរលំព្នៅ - និងសំណង់សិល្បៈការ	បង្កើនប្រភពទឹកស្រោចស្រពដំណាំស្រូវ	ស្រុក ព្រៃកប្រសព្វ	ទំនប់ប្រវែង៤៨០០មត្រូវបានជួសជុលកែលម្អ	ម	4800	8ខែ	5958	3270	7000			7000
02	ជួសជុលទំនប់ត្រសកជ្រំ និងសំណង់សិល្បៈការ	បង្កើនប្រភពទឹកស្រោចស្រពដំណាំស្រូវ	ស្រុក ព្រៃកប្រសព្វ	ទំនប់ប្រវែង១៣០០មត្រូវបានជួសជុលកែលម្អ	ម	1350	6ខែ	680	347	1000			1000

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
03	ជួសជុលទំនប់ទ្រទួលឆ្នាំង និងសំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ស្រុកចិត្របុរី	ទំនប់ប្រវែង២៣០០មត្រូវបានជួសជុលកែលម្អ	ម	2300	8ខែ	2100	1250	3200			3200
04	ជួសជុលទំនប់ក្បាលទន្សោង និងសំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ក្រុងក្រចេះ	ទំនប់ប្រវែង១២០០មត្រូវបានជួសជុលកែលម្អ	ម	1200	6ខែ	320	192	2000			2000
05	ជួសជុលទំនប់បឹងប្រា និងសំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ស្រុកឆ្លូង	ទំនប់ប្រវែង៩០០មត្រូវបានជួសជុលកែលម្អ	ម	900	3ខែ	1448	795	200			200
06	ជួសជុលទំនប់ត្រពាំងជ្រៃ និងសំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ស្រុកសំបូរ	ទំនប់ប្រវែង៤០០មត្រូវបានជួសជុលកែលម្អ	ម	400	3ខែ	410	225	150			150
07	ជួសជុលប្រឡាយមេមងអូរស្វាយ និងសំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ស្រុកស្នួល	ប្រឡាយប្រវែង២៩០០មត្រូវបានជួសជុលកែលម្អ	ម	2900	4ខែ	1605	885	200			200
08	ជួសជុលទំនប់ពោធិ៍ និងសំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ស្រុកចិត្របុរី	ទំនប់ប្រវែង៤០០មត្រូវបានជួសជុលកែលម្អ	ម	400	6ខែ	2075	1058	2136			2136
09	ជួសជុលទំនប់អូរល្អក់ និងសំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ស្រុកចិត្របុរី	ទំនប់ប្រវែង៨៥០មត្រូវបានជួសជុលកែលម្អ	ម	850	6ខែ	2124	1084	3200			3200
10	ជួសជុលទំនប់ស្រែឆ្មាប និងសំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ស្រុកព្រែកប្រសព្វ	ទំនប់ប្រវែង៦៥០មត្រូវបានជួសជុលកែលម្អ	ម	650	6ខែ	400	240	1200			1200
11	ជួសជុលទំនប់អូរជ្រៅ និងសំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ស្រុកឆ្លូង	ទំនប់ប្រវែង៥៥០មត្រូវបានជួសជុលកែលម្អ	ម	550	6ខែ	225	124	320			320

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
12	ជួសជុលទំនប់ស្ទឹងធំ និងសំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ស្រុក ព្រែកប្រសព្វ	ទំនប់ប្រវែង១០០០មត្រូវបានជួសជុលកែលម្អ	ម	1000	6ខែ	580	345	2000			2000
13	ជួសជុលទំនប់ត្រពាំងព្រៃ និងសំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ស្រុកសំបូរ	ទំនប់ប្រវែង៨០០មត្រូវបានជួសជុលកែលម្អ	ម	800	6ខែ	492	270	1850			1850
14	ជួសជុលទំនប់ប្រាប និងសំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ស្រុកស្នួល	ទំនប់ប្រវែង៣០០មត្រូវបានជួសជុលកែលម្អ	ម	300	៤ខែ	235	128	800			800
15	ស្ដារព្រែកផាត់លំពែង	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ឃុំឆ្លូង ហាន់ជ័យ	ទំនប់ប្រវែងត្រូវបានជួសជុលកែលម្អ	ម	2500	១ខែ	250	117	80			80
16	ស្ដារប្រឡាយទឹកក្រោមទំនប់បឹងលាច	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	សង្កាត់ រកាកណ្តាល	ស្ដារប្រឡាយក្រវាត់ខាងកើត ខាងលិច និងប្រឡាយដោះទឹក	ម	5500	២ខែ	1980	1010	1200			1200
សរុប										26,536	-	-	26,536
.៣.វិស័យទេសចរណ៍													
01	សាងសង់មន្ទីរទេសចរណ៍	បង្កើនការអភិវឌ្ឍន៍ទេសចរណ៍	ក្រុងក្រចេះ	អាគារថ្មី	ម ^២	500	1ឆ្នាំ	26	15	600			600
02	រៀបចំតំបន់អភិវឌ្ឍន៍ទេសចរណ៍ភ្នំសំបុក	បង្កើនការអភិវឌ្ឍន៍ទេសចរណ៍	ឃុំសំបុក	រមណីយដ្ឋានទេសចរណ៍	កន្លែង	1	1ឆ្នាំ			200			200
03	រៀបចំតំបន់អភិវឌ្ឍន៍ទេសចរណ៍ភ្នំសុពណាកឡី	បង្កើនការអភិវឌ្ឍន៍ទេសចរណ៍	ឃុំចំបក់	រមណីយដ្ឋានទេសចរណ៍	កន្លែង	1	1ឆ្នាំ			300			300

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
04	រៀបចំតំបន់អភិវឌ្ឍន៍ទេសចរណ៍ ក្នុងខេត្ត	បង្កើនការអភិវឌ្ឍន៍ទេសចរណ៍	កោះទ្រង់	រមណីយដ្ឋានទេសចរណ៍	កន្លែង	1	1ឆ្នាំ			300			300
05	បណ្តុះបណ្តាលបដិសណ្ឋារកិច្ចនិង យេនឌ័រ	បង្កើនសេវាកម្មក្នុងវិស័យ ទេសចរណ៍	ក្នុងខេត្ត	បង្កើនសេវាកម្មក្នុងវិស័យទេសចរណ៍	វគ្គ	5	1ឆ្នាំ	200	150	15			15
សរុប										1415			1415
១.៤.វិស័យពាណិជ្ជកម្ម													
01	ផ្សព្វផ្សាយច្បាប់ពាណិជ្ជកម្ម	អាជីវករយល់ច្បាប់ពាណិជ្ជកម្ម	មន្ទីរពាណិជ្ជកម្ម	អាជីវករបានយល់ច្បាប់	លើក	1	៤ថ្ងៃ	200	120	16			16.00
02	ផ្សព្វផ្សាយពីរបៀបបម្រើការបរិច្ឆេទ ផលិតផលផុតកំណត់ប្រើជូនប្រជាពលរដ្ឋ	ទំនិញមានគុណភាពល្អ ដែលដាក់លក់ក្នុងទីផ្សារ	ក្រុងស្រុក ទាំង៦	អាជីវករយល់ពីគុណភាពលើសំបកវិច្ច័យទំនិញ	លើក	5	៥ថ្ងៃ	500	340	8			8
សរុប										24.00			24.00
១.៥.វិស័យវៃ និងថាមពល													
01	ពង្រឹងការគ្រប់គ្រងធន វៃ	ពង្រឹងការគ្រប់គ្រងធនធានវៃនិងទប់ស្កាត់ការធ្វើអាជីវកម្មខុសច្បាប់	៦ក្រុងស្រុក-	ចុះបង្ក្រាបអាជីវកម្មវៃខុសច្បាប់ និងតាមដានការធ្វើអាជីវកម្ម និងស្រាវជ្រាវវៃ	លើក	162	៣ឆ្នាំ	4000	1500	20	20	20	60.00
02	ចុះពិនិត្យ និងតាមដាន ការពង្រីកបណ្តាញ អគ្គិសនីតាមភូមិ	បង្កើនថាមពលអគ្គិសនី នៅតាមភូមិ	៦ក្រុងស្រុក-	ឱ្យគ្រួសារក្នុងភូមិមានអគ្គិសនីប្រើប្រាស់	លើក	108	៣ឆ្នាំ	63723	32195	10	10	10	30.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
03	ចុះពិនិត្យនិងតាមដានសុវត្ថិភាពបច្ចេកទេសស្ថានីយ៍ប្រេងឥន្ធនៈ	ពង្រឹងការគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនៈ	៦ក្រុងស្រុក-	ពិនិត្យនិងតាមដានសុវត្ថិភាពបច្ចេកទេសស្ថានីយ៍ប្រេងឥន្ធនៈ	លើក	45	៣ឆ្នាំ	250	90	4	4	4	12.00
សរុប										34	34	34	102.00
១.៥.វិស័យឧស្សាហកម្ម និងសិប្បកម្ម													
១	ចាក់សាបក្នុងទីធ្លាមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តក្រចេះ	សម្រាប់បំប្រែការងារ	សង្កាត់ក្រចេះ	មន្ទីរមានសោភ័ណភាពល្អ	ម ^២	80	០១ខែ	19	2	20.00			20.00
២	ផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រនិងសិប្បកម្ម	ពង្រឹងការគ្រប់គ្រងឧស្សាហកម្មតូច និងសិប្បកម្ម	៤៦ ឃុំសង្កាត់/	ម្ចាស់រោងចក្រសហគ្រាស ធុនតូចមធ្យម និងសិប្បកម្ម បានយល់ដឹងអំពីច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រនិងសិប្បកម្ម	មូលដ្ឋាន	1211	០៣ឆ្នាំ	១២១១	604	90.00	90.00	90.00	270.00
៣	ពង្រឹងការគ្រប់គ្រងគុណភាពផលិតផល ឧស្សាហកម្មនិងសិប្បកម្ម	ធានាសុវត្ថិភាព និងគុណភាពផលិតផល	៤៦ ឃុំសង្កាត់/	ម្ចាស់រោងចក្រ សហគ្រាស ធុនតូច មធ្យម និង សិប្បកម្ម បានយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រនិងសិប្បកម្ម	លើក	48	០៣ឆ្នាំ	300000	160000	200.00	200.00	200.00	600.00
៤	ផ្សព្វផ្សាយច្បាប់ស្តីពីមាត្រាសាស្ត្រ	ពង្រឹងការអនុវត្តច្បាប់មាត្រាសាស្ត្រកម្ពុជា	៤៦ ឃុំ/សង្កាត់	ធានាភាពត្រឹមត្រូវ និងយុត្តិធម៌រវាងអ្នកប្រើប្រាស់និងលក់	ភាគរយ	១០០	០៣ឆ្នាំ	320000	170000	95.00	95.00	95.00	285.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
សរុប										405.00	385.00	385.00	1,175.00
១.៧.វិស័យប្រៃសណីយ៍													
01	ជួសជុល និងពង្រីកផ្ទៃអាការ រដ្ឋបាល និងសាលប្រជុំ ជំហានទី២	បង្កើនប្រសិទ្ធភាព ការងារ	ក្រុងក្រចេះ	ពង្រីកផ្ទៃអាការ	ខ្នង	1	៦ខែ	14	4	930.00			930.00
02	ទំនិងជួសជុលរបងនៅមន្ទីរព្រៃស ណីយ៍ និង ទួរគមនាគមន៍	បង្កើនប្រសិទ្ធភាព ការងារ	ក្រុងក្រចេះ	ជួសជុលរបងថ្ម	ម	200	៦ខែ	14	4	30.00	30.00		60.00
03	ថែទំនិងជួសជុលរបងនៅស្ថានីយ៍ ទួរសព្ទ	បង្កើនប្រសិទ្ធភាពការងារ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ	ក្រុងក្រចេះ	ថែទំនិងជួសជុលរបងនៅ ស្ថានីយ៍ទួរសព្ទ	ម	350	៦ខែ	14	4	30.00	30.00		60.00
សរុប										990.00	60.00	-	1,050.00
១.៨.វិស័យកសិកម្ម													
01	ថែទំប្រចាំផ្លូវជាតិ - ខេត្ត- ក្រុង	កាត់បន្ថយការចំណាយ និងគ្រោះថ្នាក់ចរាចរ	ភូមិសាស្ត្រខេត្តក្រចេះ	ការថែទំត្រូវបានអនុវត្តជាប្រចាំ	Km	1,857.0	៣ឆ្នាំ	369,017	86,216	141,888	141,888	141,888	425,664
02	ជួសជុល ខូបផ្លូវជាតិលេខ ៧	ធ្វើអោយប្រសើរទីតាំង ដែលខូច	ផ្លូវក្នុងទឹកដី ខេត្តក្រចេះ	ផ្លូវត្រូវបានជួសជុល	Km	50.0	៣ឆ្នាំ	369,017	86,216	23,333.3	23,333.3	23,333.3	70,000
03	សាងសង់ផ្លូវជាតិលេខ ៧៤	ពីក្រសក្រហមទៅជា ផ្លូវកៅស៊ូ	ស្រែចារ- ២ ឆ្នាំ	ផ្លូវត្រូវបានសាងសង់ថ្មី	Km	10.1	៣ឆ្នាំ	55,274	28,163	6,691.0	6,691.0	6,691.0	20,073
04	ជួសជុលខូបផ្លូវជាតិលេខ ៧៣	ធ្វើអោយប្រសើរទីតាំងដែលខូច	ផ្លូវក្នុងទឹកដី ខេត្តក្រចេះ	ផ្លូវត្រូវបានជួសជុល	Km	15.0	៣ឆ្នាំ	369,017	186,216	14,700.0	4,900	4,900	24,500

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
05	សាងសង់ផ្លូវលេខ ៣៧៤	ពីក្រសួងក្រហមទៅជា ផ្លូវកៅស៊ូ	ឃុំរម- ផ្លូវជាតិ ៧៦	ផ្លូវត្រូវបានសាងសង់ថ្មី	Km	18.6	៣ឆ្នាំ	55,274	28,163	25,389.0	4,863	4,863	35,115
06	សាងសង់ផ្លូវខេត្តលេខ ៣៧៧ បេ	ពីក្រសួងក្រហមទៅជា ផ្លូវកៅស៊ូ	សំបូរ-ចង្កូប	ផ្លូវត្រូវបានសាងសង់ថ្មី	Km	28.9	៣ឆ្នាំ	54,939	27,740	3,034.0	3,034.0	3,034.0	9,102
07	សាងសង់ផ្លូវខេត្តលេខ ២៧៩	ពីក្រសួងក្រហមទៅជា ផ្លូវកៅស៊ូ	ឃុំបុស្សីកែវ- តាម៉ៅ	ផ្លូវត្រូវបានសាងសង់ថ្មី	Km	20.0	៣ឆ្នាំ	65,495	32,747	9,100.0	9,100.0	9,100.0	27,300
08	សាងសង់ស្ពានបេតុង	ធានាដល់ការដឹក ជញ្ជូនទំនិញ	ផ្លូវជាតិ- ផ្លូវខេត្ត	ស្ពានត្រូវបានសាងសង់ថ្មី	m	316.0	៣ឆ្នាំ	55,274	28,163	4,100.0	4,100.0	4,100.0	12,300
	ដាក់លូដោះទឹក	រៀបចំប្រព័ន្ធដោះ ទឹកបានល្អ	ឆ្នងនិង ក្រុងក្រចេះ	លូត្រូវបានសាងសង់ថ្មី	m	6,400.0	៣ឆ្នាំ	31,856	16,200	1,336.0	1,336.0	1,336.0	4,008
10	ពង្រីកផ្លូវខេត្តលេខ ៣៧៧	សំរួលរាងរ- កាត់ បន្ថយគ្រោះថ្នាក់	ចិត្របុរី	ផ្លូវត្រូវបានសាងសង់ថ្មី	km	15.5	៣ឆ្នាំ	63,872	31,358	3,900.0			3,900
11	ជួសជុលផ្លូវកៅស៊ូ	ធ្វើអោយប្រសើរទីតាំង ដែលខូចខាត	ហាន់ជ័យ	ផ្លូវត្រូវបានជួសជុល	km	4.0	៤ខែ	8,436	4,336	380.0			380
12	សង់ស្ពានបេឡឺត	ធានាដល់ការដឹក ជញ្ជូនទំនិញ	សង្កាត់អូរ ឬស្សី	សង់ស្ពានបេឡឺតត្រង់ចំណុច ទឹកស្អាតក្រុងក្រចេះ	m	40.0	៣ខែ	4,458	2,318	150.0			150
13	សង់ស្ពានបេឡឺត	ធានាដល់ការដឹក ជញ្ជូនទំនិញ	សង្កាត់ រកាកណ្តាល	សង់ស្ពានបេឡឺតត្រង់ចំណុច ប្រឡាយរាំង	m	20.0	៥ខែ	1,389	1,453	60.0			60
សរុប										233,851	199,245	199,245	632,552

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
១.៩.វិស័យអភិវឌ្ឍន៍ជនបទ													
01	ជួសជុលផ្លូវក្រាលក្រួសក្រហម	ធ្វើអោយប្រសើរទីតាំង ដែលខូចខាត	ស្រុកព្រែក ប្រសព្វ, ឆ្នុង ចិត្របុរី ស្នួល ក្រុងក្រចេះ	ជួសជុលផ្លូវក្រាលក្រួស ក្រហម	គី ម	85	5			17,340.00			17,340.00
02	ថែទាំផ្លូវជាលក្ខណៈខូប	ធ្វើអោយប្រសើរទីតាំង ដែលខូចខាត	ស្រុកព្រែក ប្រសព្វ, ឆ្នុង ចិត្របុរី ស្នួល ក្រុងក្រចេះ	ថែទាំផ្លូវជាលក្ខណៈខូប	គី ម	210	5			36,540.00			36,540.00
03	ថែទាំផ្លូវជាលក្ខណៈប្រចាំ	ធ្វើអោយប្រសើរទីតាំង ដែលខូចខាត	ស្រុកឆ្នុង, ចិត្របុរី និង ស្រុកស្នួល	ថែទាំផ្លូវជាលក្ខណៈប្រចាំ	គី ម	315	5			6,615.00			6,615.00
04	ផ្លូវជួសជុលបន្ទាន់	ធ្វើអោយប្រសើរទីតាំង ដែលខូចខាត	ស្រុកព្រែក ប្រសព្វ, ស្រុក ចិត្របុរី	ជួសជុលបន្ទាន់	គី ម	70	5			9,450.00			9,450.00
05	ជួសជុលផ្លូវដោយកន្លែងៗ	ធ្វើអោយប្រសើរទីតាំង ដែលខូចខាត	ស្រុកព្រែក ប្រសព្វ ចិត្របុរី និងស្រុកសំបូរ	ការជួសជុលផ្លូវដោយ កន្លែងៗ	គី ម	85	5			17,340.00			17,340.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
06	ផ្លូវក្រាលកម្រាលកៅស៊ូ DBST	ធ្វើអោយប្រសើរទីតាំង ដែលខូចខាត	ស្រុកសំបូរ ឆ្នង ស្រុកចិត្របុរី	ការក្រាលកម្រាលកៅ DBST	គម	75	5			109,800.00			109,800.00
07	ផ្លូវក្រាលកម្រាលបេតុង	ធ្វើអោយប្រសើរទីតាំង ដែលខូចខាត	ស្រុកចិត្របុរី ក្រុងក្រចេះ	ផ្លូវក្រាលកម្រាលបេតុង	គម	25	5			73,200.00			73,200.00
08	ជុសជុលផ្លូវលំដីក្រូសធម្មជាតិ	ធ្វើអោយប្រសើរទីតាំង ដែលខូចខាត	ឃុំកំពង់ចាម	ជុសជុលផ្លូវលំដីក្រូស ធម្មជាតិ	គម	10	1ឆ្នាំ	4017	2027	250.00			250.00
09	ជុសជុលស្ពានព្រែកបឹងល្វា	ធ្វើអោយប្រសើរទីតាំង ដែលខូចខាត	ឃុំសំបូរ ឃុំកោះខ្មែរ-	ស្ពានឈើត្រូវបានជុសជុល	ម	47	1ឆ្នាំ	13936	7042	100.00			100.00
10	ជុសជុលផ្លូវលំដីក្រូសធម្មជាតិ	ធ្វើអោយប្រសើរទីតាំង ដែលខូចខាត	ឃុំសំបូរ ឃុំកោះខ្មែរ ឃុំក្បាលដំរី	ជុសជុលផ្លូវលំដីក្រូស ធម្មជាតិ	គម	18	1ឆ្នាំ	2067	1286	400.00			400.00
11	ជុសជុលផ្លូវលំដីក្រូសធម្មជាតិ	ធ្វើអោយប្រសើរទីតាំង ដែលខូចខាត	ឃុំ២ឆ្នួ និង ឃុំឃ្យឹម	ជុសជុលផ្លូវលំដីក្រូសធម្មជាតិ	គម	21	១ឆ្នាំ	5916	3109	840.00			840.00
12	សាងសង់ស្ពានដែក	ធ្វើអោយប្រសើរក្នុង ការធ្វើដំណើរ	ឃុំឃ្យឹម	ស្ពានត្រូវបានសាងសង់	ម	15	១ឆ្នាំ	857	417	125.00			125.00
13	ជុសជុលផ្លូវលំដីក្រូសធម្មជាតិ	ធ្វើអោយប្រសើរទីតាំង ដែលខូចខាត	ពីឃុំផ្អែកក្បាល មិជ្ឈក្រុងទៅឃុំ កន្ទួតភូមិច្រវ៉ា	ជុសជុលផ្លូវលំដីក្រូសធម្ម ជាតិ	គម	7.2	១ឆ្នាំ	5230	2656	224			224.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
14	ជួសជុលផ្លូវលំដីក្រសធម្មជាតិ	ធ្វើអោយប្រសើរទីតាំង ដែលខូចខាត	ពីឃុំភូមិកន្ទួត ទៅឃុំភូមិខ្នាច	ជួសជុលផ្លូវលំដីក្រសធម្ម ជាតិ	គម	1.2	១ឆ្នាំ	1610	809	288			288.00
15	សាងសង់ស្ពានឈើ	ធ្វើអោយប្រសើរក្នុង ការធ្វើដំណើរ	ឃុំកន្ទួត ថ្មី សំបុក ចង្រ្កង	ស្ពានត្រូវបានសាងសង់	កន្លែង	03	១ឆ្នាំ	48392	24082	191.00			191.00
សរុប										272,703.	-	-	272,703.

២.ផ្នែកសង្គមកិច្ច

២.១.វិស័យអប់រំ

01	ជួសជុលអគារថ្មីវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ	សាលារៀនមានបន្ទប់ សិក្សាគ្រប់គ្រាន់ និង មានសុវត្ថិភាព	ក្រុងក្រចេះ	អគារថ្មីចំនួន 2ខ្នង ស្មើនិង 10បន្ទប់ត្រូវបានជួសជុល ឡើងវិញ	បន្ទប់	38	6ខែ	1,406	679	320			320.00
02	សាងសង់អគារថ្មី អនុវិទ្យាល័យស៊ីហ្គេហ្វិយដុះ	សាលារៀនមានដំណើរ ការរលូន មានបន្ទប់ សិក្សាគ្រប់គ្រាន់	ស្រុក ព្រៃកប្រសព្វ	អគារថ្មីចំនួន 1ខ្នង ស្មើនិង 6បន្ទប់ ត្រូវបានសាងសង់ថ្មី សម្រាប់សិក្សា	បន្ទប់	6	6ខែ	181	93	324			324.00
03	សាងសង់អគារថ្មី បឋមសិក្សាព្រៃកប្រាំង	សាលារៀនមានដំណើរ ការរលូន មានបន្ទប់ សិក្សាគ្រប់គ្រាន់	ស្រុក ព្រៃកប្រសព្វ	អគារថ្មីចំនួន 1ខ្នង ស្មើនិង 5បន្ទប់ ត្រូវបានសាងសង់ថ្មី សម្រាប់សិក្សា	បន្ទប់	5	6ខែ	156	74	270			270.00
04	សាងសង់អគារថ្មី បឋមសិក្សាវាលខ្យង	សាលារៀនមានដំណើរ ការរលូន មានបន្ទប់	ស្រុកសំបូរ	អគារថ្មីចំនួន 1ខ្នង ស្មើនិង 5បន្ទប់ ត្រូវបានសាងសង់ថ្មី	បន្ទប់	5	6ខែ	194	114	270			270.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
		សិក្សាគ្រប់គ្រាន់		សម្រាប់សិក្សា									
05	សាងសង់អគារថ្មី បឋមសិក្សាហាន់ជ័យសើ	សាលារៀនមានដំណើរ ការរលូន មានបន្ទប់ សិក្សាគ្រប់គ្រាន់	ស្រុកឆ្លូង	អគារថ្មីចំនួន 1ខ្នង ស្មើនិង 6បន្ទប់ ត្រូវបានសាងសង់ថ្មី សម្រាប់សិក្សា	បន្ទប់	6	6ខែ	675	344	324			324.00
06	សាងសង់អគារថ្មី បឋមសិក្សា២៤កញ្ចូ	សាលារៀនមានដំណើរ ការរលូន មានបន្ទប់ សិក្សាគ្រប់គ្រាន់	ក្រុងក្រចេះ	អគារថ្មីចំនួន 1ខ្នង ស្មើនិង 4បន្ទប់ ត្រូវបានសាងសង់ថ្មី សម្រាប់សិក្សា	បន្ទប់	4	6ខែ	627	295	216			216.00
07	សាងសង់អគារថ្មី បឋមសិក្សាស្ទឹងធំ	សាលារៀនមានដំណើរ ការរលូន មានបន្ទប់ សិក្សាគ្រប់គ្រាន់	ស្រុកព្រៃក ប្រសព្វ	អគារថ្មីចំនួន 1ខ្នង ស្មើនិង 4បន្ទប់ ត្រូវបានសាងសង់ថ្មី សម្រាប់សិក្សា	បន្ទប់	4	6ខែ	226	126	216			216.00
08	សាងសង់អគារថ្មី បឋមសិក្សា ដំរី	សាលារៀនមានដំណើរ ការរលូន មានបន្ទប់ សិក្សាគ្រប់គ្រាន់	ស្រុកសំបូរ	អគារថ្មីចំនួន 1ខ្នង ស្មើនិង 4បន្ទប់ ត្រូវបានសាងសង់ថ្មី សម្រាប់សិក្សា	បន្ទប់	4	6ខែ	368	194	216			216.00
09	សាងសង់អគារថ្មី បឋមសិក្សាបុសលាវ	សាលារៀនមានដំណើរ ការរលូន មានបន្ទប់ សិក្សាគ្រប់គ្រាន់	ស្រុកចិត្របុរី	អគារថ្មីចំនួន 1ខ្នង ស្មើនិង 6បន្ទប់ ត្រូវបានសាងសង់ថ្មី សម្រាប់សិក្សា	បន្ទប់	6	6ខែ	253	118	324			324.00
10	សាងសង់អគារថ្មី បឋមសិក្សាព្រៃកតាអាំ	សាលារៀនមានដំណើរ ការរលូន មានបន្ទប់ សិក្សាគ្រប់គ្រាន់	ស្រុកចិត្របុរី	អគារថ្មីចំនួន 1ខ្នង ស្មើនិង 4បន្ទប់ ត្រូវបានសាងសង់ថ្មី សម្រាប់សិក្សា	បន្ទប់	4	6ខែ	282	144	216			216.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
11	សាងសង់អគារថ្មី អនុវិទ្យាល័យស្រែជិះ	សាលារៀនមានដំណើរ ការរលូន មានបន្ទប់ សិក្សាគ្រប់គ្រាន់	ឃុំស្រែជិះ	អគារថ្មីចំនួន 1ខ្នង ស្មើនិង 4បន្ទប់ ត្រូវបានសាងសង់ថ្មី សម្រាប់សិក្សា	បន្ទប់	៨	១ឆ្នាំ	7,621	40,742	300			300.00
12	សង់សាលាមតេយ្យរដ្ឋ	សាលារៀនមានដំណើរ ការរលូនមានបន្ទប់ សិក្សាគ្រប់គ្រាន់	គ្រប់ឃុំក្នុង ស្រុក	អគារថ្មីចំនួន 1ខ្នង ស្មើនិង 2បន្ទប់	បន្ទប់	១៦	៦ខែ	613	249	320			320.00
13	សង់អនុវិទ្យាល័យ	សាលារៀនមានដំណើរ ការរលូន មានបន្ទប់ សិក្សាគ្រប់គ្រាន់	សង្កាត់កោះ ទ្រង់ ក្រគរ	អគារ២ខ្នង ១០បន្ទប់	បន្ទប់	១០	៦ខែ	271	164	480			480.00
14	សង់អគារបឋមសិក្សា២៤កញ្ចូ	សាលារៀនមានដំណើរ ការរលូន មានបន្ទប់ សិក្សាគ្រប់គ្រាន់	សង្កាត់អូរ ប្លូស្សី	អគារ២ខ្នងពីរជាន់ ៨បន្ទប់	បន្ទប់	៨	៦ខែ	487	328	384			384.00
សរុប										4,180.00	-	-	4,180.00
២.២.វិស័យសុខាភិបាល													
១	សង់មណ្ឌលសុខភាពសំបុក	ពង្រីកប្រព័ន្ធសុខាភិបាល	ឃុំសំបុក	មណ្ឌលសុខភាពចំនួន ១៥ កន្លែង	កន្លែង	1	១ ឆ្នាំ	៨៣៩៣	៤៣២២	360.00			360.00
២	សង់មណ្ឌលសុខភាពកំពង់គ	ពង្រីកប្រព័ន្ធសុខាភិបាល	ឃុំកំពង់គ		កន្លែង	1	១ ឆ្នាំ	៦៥៨៣	៣២៣៩	360.00			360.00
៣	សង់មណ្ឌលសុខភាពអូរឬស្សី	ពង្រីកប្រព័ន្ធសុខាភិបាល	សង្កាត់អូរ ឬស្សី		កន្លែង	1	១ ឆ្នាំ	១៣៥០ ៥	៧១៥៥	360.00			360.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
៤	សង់មណ្ឌលសុខភាពរការកណ្តាល	ពង្រីកប្រព័ន្ធសុខាភិបាល	សង្កាត់ រការកណ្តាល		កន្លែង	1	១ ឆ្នាំ	១៣៨៥ ៩	៦៧៨៦	360.00			360.00
៥	សង់មណ្ឌលសុខភាពព្រែកសាម៉ាន់	ពង្រីកប្រព័ន្ធសុខាភិបាល	ឃុំព្រែក សាម៉ាន់		កន្លែង	1	១ ឆ្នាំ	៨៦៤២	៤៤៦៧	360.00			360.00
៦	សង់មណ្ឌលសុខភាពហាន់ជ័យ	ពង្រីកប្រព័ន្ធសុខាភិបាល	ឃុំហាន់ជ័យ		កន្លែង	1	១ ឆ្នាំ	៨៣៩០	៤៣៤៩	360.00			360.00
៧	សង់មណ្ឌលសុខភាពថ្មអណ្តើក	ពង្រីកប្រព័ន្ធសុខាភិបាល	ឃុំថ្មអណ្តើក		កន្លែង	1	១ ឆ្នាំ	៤៩៥៣	២៥២៦	360.00			360.00
៨	សង់មណ្ឌលសុខភាពក្រព្នងសែនជ័យ	ពង្រីកប្រព័ន្ធសុខាភិបាល	ភូមិក្រព្នងសែនជ័យ		កន្លែង	1	១ ឆ្នាំ	៨២៣៥	៤១២៩	360.00			360.00
៩	ជួសជុលមណ្ឌលសុខភាពបុសសាវ	ពង្រីកប្រព័ន្ធសុខាភិបាល	ឃុំបុសសាវ		កន្លែង	1	១ ឆ្នាំ	១១៣៥ ៨	៥៨៤០	360.00			360.00
១០	ជួសជុលមណ្ឌលសុខភាពស្រែជិះ	ពង្រីកប្រព័ន្ធសុខាភិបាល	ឃុំស្រែជិះ		កន្លែង	1	១ ឆ្នាំ	៤៩៧៦	២៤១៧	360.00			360.00
១១	សង់មណ្ឌលសុខភាពកំពង់ដំរី	ពង្រីកប្រព័ន្ធសុខាភិបាល	ភូមិប្រម៉ា, ឃុំ កំពង់ដំរី		កន្លែង	1	១ ឆ្នាំ	៤៩៨៩	២៤១៧	360.00			360.00
១ ២	ជួសជុលមណ្ឌលសុខភាពវឌ្ឍនៈ	ពង្រីកប្រព័ន្ធសុខាភិបាល	ភូមិអន្លង់ព្រះ គោ, ឃុំវឌ្ឍនៈ		កន្លែង	1	១ ឆ្នាំ	៤៧៣៥	២៤១៥	360.00			360.00
១ ៣	សង់មណ្ឌលសុខភាពកោះខ្មែរ	ពង្រីកប្រព័ន្ធសុខាភិបាល	ភូមិកោះច្បារ, ឃុំកោះខ្មែរ		កន្លែង	1	១ ឆ្នាំ	៥០៤៨	២៥៣៩	360.00			360.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
១៤	សង់មណ្ឌលសុខភាពក្បាលដំរី	ពង្រីកប្រព័ន្ធសុខាភិបាល	ឃុំក្បាលដំរី		កន្លែង	1	១ ឆ្នាំ	៥៨៧០	៣០០៤	360.00			360.00
១៥	សង់មណ្ឌលសុខភាពគោលាប៉	ពង្រីកប្រព័ន្ធសុខាភិបាល	ឃុំគោលាប៉		កន្លែង	1	១ ឆ្នាំ	៤៧១៣	២៣៧៦	360.00			360.00
១៦	សង់ប៉ូស្តិ៍សុខភាពអូរព្រះ	ពង្រីកប្រព័ន្ធសុខាភិបាល	ឃុំអូរត្រៀង	ប៉ូស្តិ៍សុខភាពចំនួន៣កន្លែង	កន្លែង	1	១ ឆ្នាំ	៩៤៩៩	៤៦៩៤	160.00			160.00
១៧	ជួសជុលប៉ូស្តិ៍សុខភាពកោះទ្រង់	ពង្រីកប្រព័ន្ធសុខាភិបាល	ឃុំកោះទ្រង់		កន្លែង	1	១ ឆ្នាំ	១៨៥១	៩៣២	160.00			160.00
១៨	សង់ប៉ូស្តិ៍សុខភាពកោះច្រែង	ពង្រីកប្រព័ន្ធសុខាភិបាល	ឃុំកោះច្រែង		កន្លែង	1	១ ឆ្នាំ	២៥១៥	១២៦៦	160.00			160.00
១៩	សង់អគារសម្ភព	ពង្រីកប្រព័ន្ធសុខាភិបាល	ស្រុក ស្នួល	អគារសម្ភពចំនួន១កន្លែង	កន្លែង	2	១ឆ្នាំ	៧០៥៨៨	៣៥២៦៥	160.00			160.00
២០	សង់អគារផ្ទះរង់ចាំសម្រាប់ស្ត្រីមាន ផ្ទៃពោះ	ពង្រីកប្រព័ន្ធសុខាភិបាល	មស ខ្សាច់អណ្តែត	អគារផ្ទះរង់ចាំសម្រាលចំនួន ២កន្លែង	កន្លែង	១	១ឆ្នាំ	៧៣១៨	៣៧៦៥	160.00			160.00
២១	សង់អគារផ្ទះរង់ចាំសម្រាប់ស្ត្រីមាន ផ្ទៃពោះ	ពង្រីកប្រព័ន្ធសុខាភិបាល	ម.សុខភាព ឬស្សីកែវ		កន្លែង	១	១ឆ្នាំ	៧៣១៨	៣៧៦៥	160.00			160.00
សរុប										6,840.00	-	-	6,840.00

២.៣. វិស័យវប្បធម៌ វិចិត្រសិល្បៈ

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
01	សិក្សាស្រាវបេតិកភណ្ឌ	ថែរក្សាបេតិកភណ្ឌ	មន្ទីរវប្បធម៌ ខេត្តក្រចេះ	បន្ត	លើក	2	1ឆ្នាំ	90	៤	40			40.00
02	ចងក្រងប្រវត្តិសិល្បៈនិងទស្សនីយភាព	ផ្សព្វផ្សាយនិងថែរក្សាប្រវត្តិសាស្ត្រ	ក្នុងខេត្តក្រចេះ	បន្ត	លើក	1	1ឆ្នាំ	37	15	12.00			12.00
03	ចងក្រងប្រវត្តិនិងអភិវឌ្ឍន៍វប្បធម៌	ថែរក្សាវប្បធម៌	ខេត្តក្រចេះ	បន្ត	លើក	1	1ឆ្នាំ	3	1	40.00	-	-	40.00
04	ចងក្រងប្រវត្តិកាយនិងផ្សព្វផ្សាយវប្បធម៌	ថែរក្សាវប្បធម៌	ខេត្តក្រចេះ	បន្ត	លើក	2	1ឆ្នាំ	3	0	40.00	-		40.00
05	ផ្សព្វផ្សាយសូន្យបន្ទីរសិល្បៈសិប្បកម្ម	លើកចំណេះដឹងវប្បធម៌ប្រជាពលរដ្ឋ	ខេត្តក្រចេះ	ប្រជាពលរដ្ឋមានជំនាញ	លើក	1	1ឆ្នាំ	2	1	40.00		-	40.00
06	ថែទាំនិងរៀបចំសារមន្ទីរ	មាននិរន្តរភាព	ខេត្តក្រចេះ		លើក	1	1ឆ្នាំ	2	2	40.00		15.00	55.00
សរុប										212.00	-	15.00	227.00

២.៤.វិស័យអនាម័យជនបទ

1	ជួសជុលអណ្តូងស្នប់	ផ្តល់សេវាទឹកស្អាតដល់សហគមន៍ជនបទនិងបង្កើនការយល់ដឹងអំពីអនាម័យជនបទ	ចិត្របុរី,ស្នួល,សំបូរ,ព្រែកប្រសព្វ	គ្រួសារមានទឹកស្អាតប្រើប្រាស់ គ្រួសារមានបង្គន់អនាម័យប្រើប្រាស់	អណ្តូង								
---	-------------------	--	------------------------------------	---	--------	--	--	--	--	--	--	--	--

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
2	សាងសង់អណ្តូងស្នប់ថ្មី	ផ្តល់សេវាទឹកស្អាតដល់ សហគមន៍ជនបទ និងបង្កើនការយល់ដឹង អំពីអនាម័យជនបទ	ចិត្របុរី, ស្នួល, សំបួរ, ព្រែក ប្រសព្វ		អណ្តូង	650	5ខែ	28,750	17,250	975.00			975
3	សង់អាងត្រងទឹកភ្លៀង ៤ម ^៣	ផ្តល់សេវាទឹកស្អាតដល់ សហគមន៍ជនបទ និងបង្កើនការយល់ដឹង អំពីអនាម័យជនបទ	ចិត្របុរី, ស្នួល, សំបួរ, ព្រែក ប្រសព្វ		អាង	75	5ខែ	3,000	1,800	222.00			222
4	ស្តារស្រះសហគមន៍		ចិត្របុរី, ស្នួល, សំបួរ, ព្រែក ប្រសព្វ		ស្រះ	50	5ខែ	70	42	20.00			20
5	សង់ប្រព័ន្ធចែកចាយទឹក		ស្នួល, សំបួរ, ព្រែកប្រសព្វ		ប្រព័ន្ធ	5	5ខែ	500	300	11,820.00			11820
6	ផ្តល់សម្ភារៈបង្គន់		ស្នួល, សំបួរ, ព្រែកប្រសព្វ		បង្គន់	5	5ខែ	2,500	1,500	525,000.00			525000

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
7	ដឹកអណ្តូងតាមសាលាអនុវិទ្យាល័យ និងបឋមសិក្សា	ផ្តល់សេវាទឹកស្អាតដល់ សាលា	ឃុំដំរីផុង កំពង់ដំរី ព្រែក សាម៉ាន់	សិស្សានុសិស្សមានទឹកស្អាត ប្រើប្រាស់	អណ្តូង	1,750	5ខែ	1750	8,750	525.00			525
8	សង់បង្គន់អនាម័យតាមសាលាអនុវិទ្យាល័យនិងបឋមសិក្សា	បង្កើនការយល់ដឹងអំពី អនាម័យជនបទ	ឃុំដំរីផុង កំពង់ដំរី	មានទឹកស្អាតប្រើប្រាស់ គ្រួសារមានបង្គន់អនាម័យ ប្រើប្រាស់	បង្គន់	6	3ខែ	717	664	48.00			48
9	ជួសជុលអណ្តូង	ផ្តល់សេវាទឹកស្អាត	មណ្ឌលសុខភាពព្រែកប្រសព្វ	មានទឹកស្អាតប្រើប្រាស់	អណ្តូង	5	2ខែ	484	242	30.00			30
10	សង់អណ្តូងនៅតាមសាលារៀន	ផ្តល់សេវាទឹកស្អាត	ស្ទឹងធំ បឹង លាច ព្រែកគូ ព្រៃប្រាំង ដីដុះលើ	មានទឹកស្អាតប្រើប្រាស់	អណ្តូង	1	9ឆ្នាំ	14287	7,340	2.00			2
11	ជួសជុលអណ្តូងតាមសាលារៀន	ផ្តល់សេវាទឹកស្អាត	ភូមិជ្រោយ បន្ទាយ ព្រែកប្រលូង ក្រហមកលើ ខ្សាត់ស្ទឹងទ្រ	មានទឹកស្អាតប្រើប្រាស់	អណ្តូង	6	9ឆ្នាំ	3600	6,000	3,240.00		4.00	3244

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
12	សង់អាងចំរោះទឹកនៅតាមសាលារៀន និងមណ្ឌលសុខភាព	ផ្តល់សេវាទឹកស្អាត	មណ្ឌលសុខភាព ៣៥ សាលា ៤៤	មានទឹកស្អាតប្រើប្រាស់	អាង	6	៣ឆ្នាំ	3600	1,930	4.00	4.00	4.00	12
សរុប										537,345	657.00	661	543,857
២.៦. វិស័យសង្គមកិច្ច													
01	អភិវឌ្ឍសុខុមាលភាពសម្រាប់ជន រងគ្រោះនិងងាយរងគ្រោះ និង កិច្ចការគ្រួសារ	លើកកម្ពស់សុខុមាលភាពគ្រួសារ	ខេត្ត	ប្រារព្ធទិវាអន្តរជាតិ ស្តីពី គ្រួសារ ១៥ ឧសភា	នាក់	1050	3ឆ្នាំ	1050	540	45.00			45.00
02	អភិវឌ្ឍសុខុមាលភាពកុមារ និង យុវនីតិសម្បទា	លើកកម្ពស់ការអភិវឌ្ឍ ន័សិទ្ធិកុមារ	ខេត្ត	ប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា	នាក់	600	3ឆ្នាំ	600	320		21.00		21.00
សរុប										45.00	21.00	-	66.00
២.៧. វិស័យព័ត៌មាន													
01	ជួសជុលអាគារមន្ទីរព័ត៌មានខេត្ត	កែលម្អហេដ្ឋារចនាសម្ព័ន្ធមន្ទីរ	ក្រុងក្រចេះ	មន្ទីរត្រូវបានជួសជុល	អាគារ	1	៤ ឆ្នាំ	30	10	400			400
02	តម្លៃកំលាំងម៉ាស៊ីនផ្សាយវីទេអូខេត្ត	ពង្រីកមត៌ភាពផ្សាយ	មន្ទីរ	កំលាំងផ្សាយបានតម្លើង	Kw	5	១ឆ្នាំ	ទូទាំងខេត្ត		50			50
សរុប										450	0	0	450

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន	ពេល	សរុប	ស្រី	2017	2018	2019	សរុប
២.៨.វិស័យយេនឌ័រ													
1	បណ្តុះបណ្តាលសហគ្រិនភាព	កាត់បន្ថយភាពក្រីក្រ	មន្ទីរ	បង្កើនប្រាក់ចំណូល	រ័ក្ត	5.00	3ថ្ងៃ	125.00	100	15			15
2	សង់អាគារការិយាល័យកិច្ចការនារីស្រុក	មានអាគារធ្វើការ	ស្រុកឆ្នៀង	កិច្ចការនារីស្រុកឆ្នៀងទទួលបានអាគារ	ខ្នង	1.00	1ឆ្នាំ	500.00	400		200		200
សរុប										15	200	-	215
៣. ផ្នែកការពង្រីកសេដ្ឋកិច្ច ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ													
៣.១.វិស័យរៀបចំដីធ្លី													
01	រៀបចំប្លង់គោលប្រើប្រាស់ដីថ្នាក់ស្រុក	បង្កើនចុះបញ្ជីដីធ្លី និងពង្រឹងការធ្វើផែនការប្រើប្រាស់ដី	ស្រុកចិត្របុរី	ក្រុង ស្រុក មានផែនការប្រើប្រាស់ដី ច្បាស់លាស់	ស្រុក	1	0១ឆ្នាំ	5000	1500	50.00			50.00
02	ការចុះបញ្ជីដីឯកជនរបស់រដ្ឋ (សម្បទាន សេដ្ឋកិច្ច ឧស្សាហកម្ម និងសង្គមកិច្ច)	បង្កើនចុះបញ្ជីដីធ្លី និងពង្រឹងការធ្វើផែនការប្រើប្រាស់ដី	ស្រុកស្អួលនិងសំបួរ	ដីឯកជនរបស់រដ្ឋត្រូវបានចុះបញ្ជី	ហត.	15000	0១ឆ្នាំ	1500	500		200.00		200.00
សរុប										65.00	400.00	-	465.00
៣.១.១.វិស័យព្រៃឈើ													

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
01	ផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ	អភិរក្សនិងអភិវឌ្ឍន៍ធនធានព្រៃឈើនិងសត្វព្រៃ	គ្រប់ស្រុក	អ្នកចូលរួមមានការយល់ដឹងអំពីច្បាប់ស្តីពីព្រៃឈើ	លើក	៣	០៣ថ្ងៃ	៣០០	១២០	36.00			36.00
02	បណ្តុះកូនឈើ	អភិរក្សនិងអភិវឌ្ឍន៍ធនធានព្រៃឈើនិងសត្វព្រៃ	សង្កាត់	មានកូនឈើចែកជូនប្រជាពលរដ្ឋ	កន្លែង	១៤	១២ថ្ងៃ	៧០០	៣០០	120.00			120.00
03	ដាំដើមឈើ	អភិរក្សនិងអភិវឌ្ឍន៍ធនធានព្រៃឈើនិងសត្វព្រៃ	ស្រុកស្នួល	ធនធានព្រៃឈើមានការកើនឡើង	លើក	១	១ថ្ងៃ	៦០០	២៥០	12.00			12.00
04	ពង្រឹងសហគមន៍ព្រៃឈើនិងបង្កើនជីវភាព	អភិរក្សនិងអភិវឌ្ឍន៍ធនធានព្រៃឈើនិងសត្វព្រៃ	២០ទីតាំង	សហគមន៍ព្រៃឈើ២០បានពង្រឹង	លើក	២០	១២ថ្ងៃ	៦៥០	៣០០	13.00			13.00
05	កំណត់ព្រំប្រទល់ និងចុះបញ្ជីកាសម្បត្តិព្រៃឈើ	អភិរក្សនិងអភិវឌ្ឍន៍ធនធានព្រៃឈើនិងសត្វព្រៃ	៦០០ ហិកតា	កំណត់ព្រំប្រទល់ព្រៃឈើអចិន្ត្រៃយ៍ ប្រវែង១០០ គម	ហិកតា	៦០០	១២ខែ	២០០	៨០	108.00			108.00
06	ការអភិរក្សធនធានជីវចម្រុះនិងសត្វព្រៃ	អភិរក្សនិងអភិវឌ្ឍន៍ធនធានព្រៃឈើនិងសត្វព្រៃ	០៧កន្លែង	ធនធានព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះបានការពារ ថែរក្សា	កន្លែង	៧	១២ខែ	១៤០០	៧០០	480.00			480.00
07	ពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើនិងអភិបាលកិច្ចល្អ	អភិរក្សនិងអភិវឌ្ឍន៍ធនធានព្រៃឈើនិងសត្វព្រៃ	ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ	ធនធានព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះបានការពារ ថែរក្សា	វគ្គ	១	១២ខែ	៧៤	១	320.00			320.00
សរុប										1,089.00	-	-	1,089.00
៣.១.២.វិស័យផលិតផល													
01	ផ្សព្វផ្សាយច្បាប់ស្តីពីផលិតផល	ប្រជាជនគោរពច្បាប់	ទូទាំងខេត្ត	ផ្សព្វផ្សាយច្បាប់ផលិតផល	លើក	៣ ឆ្នាំ	25000	4000	90.00	90			90

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
02	ពង្រឹងសហគមន៍នេសាទ	សហគមន៍វិងមាំ	ស្រុកសំបូរ, ឆ្នួង, ក្រចេះ, ព្រៃកប្រសព្វ, ចិត្របុរី	ពង្រឹងសហគមន៍	សហ/	៣ឆ្នាំ	610	50	72.00	72			72
03	រៀបចំសហគមន៍ចុះបញ្ជីនៅក្រសួង	សហគមន៍ស្របច្បាប់	ស្រុកសំបូរ ក្រចេះ	រៀបចំសហគមន៍ចុះបញ្ជី	សហ/	៣ឆ្នាំ	2000	600	72.00	72			72
04	វគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រី និងផ្តល់ពូជត្រី	ប្រជាជនចេះចិញ្ចឹមត្រី	ទូទាំងខេត្ត	វគ្គបណ្តុះបណ្តាលបច្ចេកទេស ចិញ្ចឹមត្រី និងផ្តល់ពូជត្រី	គ្រួសារ	៣ឆ្នាំ	750	300			45		45
05	ពង្រឹងកសិករផលិតពូជត្រី	មានកូនត្រីគ្រប់គ្រាន់ តាមតម្រូវការអ្នកចិញ្ចឹម	ទូទាំងខេត្ត	ពង្រឹងកសិករផលិតពូជត្រី	គ្រួសារ	៣ឆ្នាំ					8		8
06	បោះបង្គោលព្រំព្រៃលិចទឹក	ការពារជម្រកត្រី	ស្រុកឆ្នួង ព្រៃកប្រសព្វ	បោះបង្គោលព្រំព្រៃលិចទឹក	កន្លែង	៣ឆ្នាំ	3000	1200			120		120
07	ប្រារព្ធវិវាទធម្មជាតិ	បង្កើនផលត្រីក្នុងធម្មជាតិ	ស្រុកចិត្របុរី	ប្រារព្ធវិវាទធម្មជាតិ	លើក	៣ឆ្នាំ	900	400			36		36
08	ចុះត្រួតពិនិត្យបទល្មើសនេសាទ	កាត់បន្ថយការនេសាទខុស ច្បាប់	ទូទាំងខេត្ត	ចុះល្បាត	លើក	៣ឆ្នាំ	120	0			720		720
សរុប										234	929	0	1,163
៣.២.៣ ការងារបរិស្ថាន													
01	អប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាន ច្បាប់បរិស្ថាន	បង្កើនការយល់ដឹងផ្នែកបរិស្ថានដល់ប្រជាពលរដ្ឋ	ក្រុង ស្រុក ទាំង៦	ប្រជាពលរដ្ឋចូលរួមការពារបរិស្ថាន	លើក	36	3ឆ្នាំ	8640	5100	26.67	26.67	26.67	

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
02	ត្រួតពិនិត្យលើប្រតិបត្តិការគ្រប់គ្រងសំណល់រឹងទីប្រជុំជន	ការគ្រប់គ្រងធនធានធម្មជាតិ និងកែលម្អរសោភ័ណភាពបរិស្ថាន	ក្រុងស្រុកទាំង៦	ពង្រឹងការគ្រប់គ្រងសំណល់	លើក	18	3ឆ្នាំ	128627	86216	5.53	5.53	5.53	
03	ផ្សព្វផ្សាយពីមូលហេតុផលប៉ះពាល់ការបន្តទៅនឹងការប្រែប្រួលអាកាសធាតុដល់ប្រជាពលរដ្ឋ	បង្កើនការយល់ពីការប្រែប្រួលអាកាសធាតុដល់ប្រជាពលរដ្ឋ	ក្រុងស្រុកទាំង៦	ផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុដល់ប្រជាពលរដ្ឋក្រុងស្រុកទាំង៦	លើក	18	3ឆ្នាំ	23100	12630	9.30	9.30	9.30	27.90
04	ពង្រឹងសហគមន៍តំបន់ការពារធម្មជាតិ	បង្កើនការគ្រប់គ្រងធនធានធម្មជាតិ		សហការជាមួយសហគមន៍ការពារធនធានធម្មជាតិ	លើក	72	3ឆ្នាំ	128627	86216	14.80	14.80	14.80	44.40
សរុប										56.30	56.30	56.30	168.89

៤. ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

៤.១ សាលាខេត្ត													
01	ចាក់ពង្រីកផ្លូវកាំពី	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ស្រុកចិត្របុរី	ផ្លូវត្រូវបានស្ថាបនាឡើង	ម	1000	១២ខែ	71861	36425	-	1000	1000	2,000.00
02	ជួសជុលផ្លូវស្រុកចិត្របុរី	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ស្រុកចិត្របុរី	ផ្លូវត្រូវបានស្ថាបនាឡើង	ម	8000	១២ខែ	71861	35871	850.00	500	500	1,850.00
03	ជួសជុលផ្លូវលំក្រាលដីក្រស	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ស្រុកឆ្នុង	ផ្លូវត្រូវបានស្ថាបនាឡើង	ម	5000	១២ខែ	59526	30097	200.00	400	400	1,000.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
04	ជួសជុលផ្លូវលំក្រាលដីក្រសួង	បង្កើនការអភិវឌ្ឍន៍វិស័យ សាធារណការ	ស្រុកសំបូរ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	5000	១២ខែ	67908	34148	300.00	300	300	900.00
05	ជួសជុលផ្លូវលំបុកមាន់ក្រុងក្រចេះ	បង្កើនការអភិវឌ្ឍន៍វិស័យ សាធារណការ	ក្រុងក្រចេះ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	3000	១២ខែ	31364	16191	100.00	100	100	300.00
06	ជួសជុលផ្លូវលំក្រាលដីក្រសួងស្រុកព្រៃក្រប	បង្កើនការអភិវឌ្ឍន៍វិស័យ សាធារណការ	ស្រុកព្រៃក្រប សព្វ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	7000	១២ខែ	68719	35122	500.00	500	500	1,500.00
07	ជួសជុលផ្លូវលំក្រាលដីក្រសួងស្រុកស្នួល	បង្កើនការអភិវឌ្ឍន៍វិស័យ សាធារណការ	ស្រុកស្នួល	ផ្លូវត្រូវបានស្ថាបនាឡើង	ម	7000	១២ខែ	73211	36922	800.00	500	500	1,800.00
08	ជួសជុលនិងចាក់កៅស៊ូ DST	បង្កើនការអភិវឌ្ឍន៍វិស័យ សាធារណការ	ក្រុងក្រចេះ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	3000	១២ខែ	31364	16191	-	800	800	1,600.00
09	ជួសជុលផ្លូវលំក្រាលដីក្រសួងសាលា មត្តយ្យ	បង្កើនការអភិវឌ្ឍន៍វិស័យ សាធារណការ	ក្រុងក្រចេះ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	50	១២ខែ	31364	16191	30.00	0	0	30.00
10	ជួសជុលផ្លូវលំក្រាលដីក្រសួងខាងជើងស កលវិទ្យាល័យកសិកម្ម	បង្កើនការអភិវឌ្ឍន៍វិស័យ សាធារណការ	ក្រុងក្រចេះ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	300	១២ខែ	31364	16191	150.00	0	0	150.00
11	ថែទាំនិងជួសជុលបណ្តាញភ្លើងទីសាធា រណៈ	មន្ត្រីរាជការងាយស្រួល ធ្វើដំណើរ	ក្រុងក្រចេះ	បណ្តាញភ្លើងត្រូវបានជួសជុល	ម	3000	១២ខែ	31364	16191	250.00	100.00	100.00	450.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
12	ការងារប្រមូលសំណាកក្រុងក្រចេះ	គ្រប់គ្រង និងកែលម្អសោភ័ណភាពបរិស្ថាន	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	ខែ	12	១២ខែ	31364	16191	30.00	30	30	90.00
13	សង់ច្រាំងទន្លេក្រុងក្រចេះ	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ការពារបាក់ស្រុត	ម	500	១២ខែ	31364	16191	150.00	300	0	450.00
14	ជួសជុលបណ្តាញភ្លើងក្នុងអាគារសាលាខេត្តនិងផ្ទាំងលំអរកាត់ទទឹងតាមផ្លូវជាតិលេខៈ	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	ម	3000	១២ខែ	31364	16191	100.00	100	100	300.00
15	ជួសជុលអាគារក្រុមប្រឹក្សាខេត្ត	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	ម ^២	85	១២ខែ	15	4	-	200	0	200.00
16	រៀបចំសូនច្បាររង្វង់មូលព្រាបស	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	ម ^២	70	១២ខែ	31364	16191	70.00	0	0	70.00
17	រៀបចំសូនច្បារបឹងកន្ទួសស្នូបដំរី	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	ម ^២	250	១២ខែ	31364	16191	250.00	0	0	250.00
18	រៀបចំម៉ាប៊ិចព្រឹមផ្លូវមុខសាលាខេត្ត	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	ម ^២	350	១២ខែ	31364	16191	100.00	0	0	100.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
19	រៀបចំកម្មវិធីវិទ្យាសាស្ត្រតាមបណ្តោយច្រាំងទន្លេ	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	ម ^២	400	១២ខែ	31364	16191	150.00	150	150	450.00
20	សាងសង់អាកាសយានដ្ឋានជាតិសាលាខេត្ត	ពង្រឹងប្រសិទ្ធភាពការងារ	ក្រុងក្រចេះ	កែលម្អអនុវត្តចំណុចអភិវឌ្ឍន៍តាមបណ្តាមន្ទីរអង្គភាព	ម ^២	780	36ខែ	31364	16191	1,200.00	1000	1000	3,200.00
21	សាងសង់អាកាសច្រកទ្វារអន្តរជាតិស្នួល	ពង្រឹងប្រសិទ្ធភាពការងារ	ក្រុងក្រចេះ	តាមដានការអនុវត្តច្បាប់	ម ^២	672	36ខែ	31364	16191	260.00	200	200	660.00
22	សាងសង់សាលាឃុំ	ជួយសម្រួលទាក់ទងផ្លូវថ្នាក់បំបែកប្រជាពលរដ្ឋ ចុះដោះស្រាយជូនប្រជាពលរដ្ឋ	គ្រប់មជ្ឈដ្ឋានក្នុងខេត្ត	តាមដានការអនុវត្តច្បាប់	ម ^២	160	36ខែ	31364	16191	260.00	200.00	200.00	660.00
សរុប										5,750	6,380	5,880	18,010
៤.២.វិស័យទំនាក់ទំនងសង្គម ព្រឹទ្ធសភា និងអភិវឌ្ឍន៍													
01	ផ្សព្វផ្សាយច្បាប់	បង្កើនការយល់ដឹងដល់មន្ត្រី ប្រជាពលរដ្ឋសិស្សនុសិស្ស	ស្រុកឆ្នួងព្រៃកប្បសិទ្ធិស្រុកក្រចេះស្រុកសំបួរ	ផ្សព្វផ្សាយច្បាប់	លើក	9	25ថ្ងៃ	633	285	40.00	40.00	40.00	120.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
02	តាមដានការអនុវត្តច្បាប់	ពង្រឹងប្រសិទ្ធភាពការងារ	ស្រុកឆ្លូង ព្រែកប្រសព្វ ចិត្របុរី ស្នួល ក្រុងក្រចេះស្រុក សំបូរ	ចុះតាមដានការអនុវត្តច្បាប់	លើក	12	60ថ្ងៃ	108	54	40.00	40.00	40.00	120.00
03	ទទួលពាក្យបណ្តឹង និងចុះអង្កេតស្រាវជ្រាវពាក្យបណ្តឹង	ជួយសម្រួលទាក់ទងផ្លូវច្បាប់ដល់ប្រជាពលរដ្ឋ ចុះដោះស្រាយជូនប្រជាពលរដ្ឋ	គ្រប់មជ្ឈដ្ឋាន ក្នុងខេត្ត	បង្កើនការទទួលពាក្យបណ្តឹង	%	900	210ថ្ងៃ	108	54	10.00	10.00	10.00	30.00
04	ចុះធ្វើអធិការកិច្ច	ពង្រឹងការគ្រប់គ្រងចំណូលចំណាយថវិកាដូចជាការគ្រប់គ្រងសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ	តាមអង្គភាពនានាជុំវិញខេត្ត ក្រុង	កែលម្អអនុវត្តចំណុចអវិជ្ជមានតាមមន្ទីរអង្គភាព	លើក	25	125ថ្ងៃ	150	75	54	54	54	162
សរុប										144.00	144.00	144.00	432.00

៤.៣.វិស័យបុគ្គលិកសាធារណៈ

01	ចុះពិនិត្យ និងតាមដានការប្រើប្រាស់មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា តាមមន្ទីរអង្គភាពជុំវិញខេត្ត	ពង្រឹងការគ្រប់គ្រង និងប្រើប្រាស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាអោយបានត្រឹម	គ្រប់មន្ទីរអង្គភាពក្នុងខេត្ត	លុបបំបាត់មន្ត្រីរាជការអសកម្ម ក្នុងការបំពេញការងារ	លើក	108	៣ឆ្នាំ	540	216	43.34	43.34	43.34	130.02
----	---	---	------------------------------	--	-----	-----	--------	-----	-----	-------	-------	-------	--------

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
		ត្រូវ											
02	ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត វិស័យមុខងារសាធារណៈ	អភិវឌ្ឍសមត្ថភាពមន្ត្រីរាជការផ្នែកច្បាប់ លើវិស័យមុខងារសាធារណៈ	គ្រប់មន្ទីរអង្គភាពក្នុងខេត្ត	មន្ត្រីរាជការស៊ីវិលទទួលបាន ចំណេះដឹងបន្ថែម	វគ្គ	12	៣ឆ្នាំ	360	144	17	19	20	56
03	ត្រួតពិនិត្យស្ថានភាពរដ្ឋបាល ស្ថានភាពគ្រួសារ និងឆ្លងតារាងទូទាត់ ប្រៀបធៀបមន្ត្រីរាជការស៊ីវិល	បានដឹងពីការប្រែប្រួលស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសារ	គ្រប់មន្ទីរអង្គភាពក្នុងខេត្ត	មន្ត្រីរាជការទទួលបានផលប្រយោជន៍	លើក	72	៣ឆ្នាំ	3,100	1,395	34.5	34.5	34.5	103.5
04	ជំរុញការអនុវត្តគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈ	ធានាភាពងាយស្រួលការទទួលយកសេវាទៅប្រើប្រាស់ផ្តល់សេវាដែលផ្តោតទៅលើសេចក្តីត្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់	គ្រប់មន្ទីរអង្គភាពក្នុងខេត្ត	ប្រជាពលរដ្ឋនិងស្ថាប័ននិងទទួលបានសេវាសាធារណៈងាយស្រួលឆាប់រហ័សតំលៃសមរម្យអាចទទួលយកបាន	លើក	3	3ឆ្នាំ	195	80	1	1	1	3
05	ជំរុញ	ចង់អោយមន្ត្រីរាជការ	គ្រប់មន្ទីរ	ការអនុវត្តការងាររបស់ម	លើក	6	3ឆ្នាំ	390	178	2	2	2	6

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន		សរុប	ស្រី	2017	2018	2019	សរុប
	និងអនុវត្តការលើកកម្ពស់គុណភាព ការងារនិងការទទួលខុសត្រូវនៅ ថ្នាក់ក្រោមជាតិ	រតាមបណ្តាមន្ទីរ និងអង្គភាពមានឆន្ទៈ ក្នុងការបំពេញការងារ ហើយទទួលបានគុណផលការងារកាន់តែប្រសើរ	អង្គភាពក្នុងខេត្ត	ត្រៀមជំនាញតាមបណ្តាមន្ទីរ និងអង្គភាពទទួលបានលទ្ធផលល្អក្នុងការបំពេញការងារតាមទូទៅនិងភារកិច្ចរៀងៗខ្លួន									
01	ចុះពិនិត្យ និងតាមដានការប្រើប្រាស់មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា តាមមន្ទីរអង្គភាពជុំវិញខេត្ត	ពង្រឹងការគ្រប់គ្រង និងប្រើប្រាស់មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាអោយបានត្រឹមត្រូវ	គ្រប់មន្ទីរអង្គភាពក្នុងខេត្ត	លុបបំបាត់មន្ត្រីរាជការអសកម្មក្នុងការបំពេញការងារ	លើក	108	៣ឆ្នាំ	360	144	17	19	20	56
									សរុប	97.84	99.84	100.84	298.52

២.២ ក្រុមខណ្ឌចំណាយរយៈពេលមធ្យម

តារាង២.៣ ÷ ក្រុមខណ្ឌចំណាយរយៈពេលមធ្យម

សេចក្តីណែនាំលម្អិតសម្រាប់រៀបចំក្របខ័ណ្ឌចំណាយរយៈពេលមធ្យមនឹងធ្វើការណែនាំជាក្រោយ ។

២.៣ មូលនិធិគាំទ្រសាមគ្គីភាព

ល.រ	ប្រភពមូលនិធិ	ចំនួនមូលនិធិ (លានរៀល)	ចំនួនគម្រោង	ទីភ្នាក់ងារអនុវត្ត		
				អង្គភាព ឬទីភ្នាក់ងារ	ចំនួនគម្រោង	តម្លៃ (លានរៀល)
១	ថវិកាខេត្ត	7,539	19	សាលាខេត្ត	19	7,539
សរុប		7,539	19			

២.៤ ផែនការសកម្មភាពសម្រាប់អនុវត្តគម្រោងខេត្ត

ល.រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំងគម្រោង	លទ្ធផលគ្រោង			ភ្នាក់ងារអនុវត្ត	រយៈពេល	កាលបរិច្ឆេទអនុវត្ត		អ្នកទទួលបាន		កំរិតទុនវិនិយោគ (លានរៀល)
				បរិយាយសង្ខេប	ឯកតា	ចំនួន			ចាប់ផ្តើម	បញ្ចប់	សរុប	ស្រី	
01	ជួសជុលផ្លូវស្រុកចិត្របុរី	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ស្រុកចិត្របុរី	ផ្លូវត្រូវបានស្ថាបនាឡើង	ម	8000m	សាលាខេត្ត	១២ខែ			71861	35871	850
02	ជួសជុលផ្លូវលំក្រាលដីគ្រួស	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ស្រុកឆ្លូង	ផ្លូវត្រូវបានស្ថាបនាឡើង	ម	5000m	សាលាខេត្ត	១២ខែ			59526	30097	200
03	ជួសជុលផ្លូវលំក្រាលដីគ្រួស	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ស្រុកសំបូរ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	5000m	សាលាខេត្ត	១២ខែ			67908	34148	300
04	ជួសជុលផ្លូវសំបុកមាន់ក្រុងក្រចេះ	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ក្រុងក្រចេះ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	3000	សាលាខេត្ត	១២ខែ			31364	16191	100
05	ជួសជុលផ្លូវលំក្រាលដីគ្រួសស្រុកព្រែកប្រសព្វ	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ស្រុកសំបូរ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	7000	សាលាខេត្ត	១២ខែ			68719	35122	500
06	ជួសជុលផ្លូវលំក្រាលដីគ្រួសស្រុកស្នួល	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ស្រុកស្នួល	ផ្លូវត្រូវបានស្ថាបនាឡើង	ម	7000	សាលាខេត្ត	១២ខែ			73211	36922	600
07	ជួសជុលផ្លូវលំក្រាលដីគ្រួសសាលាមត្តេយ្យ	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ក្រុងក្រចេះ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	50	សាលាខេត្ត	១២ខែ			31364	16191	30

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំងគម្រោង	លទ្ធផលគ្រោង			ភ្នាក់ងារអនុវត្ត	រយៈពេល	កាលបរិច្ឆេទអនុវត្ត		អ្នកទទួលបាន		កំរិតទុនវិនិយោគ (លានរៀល)
				បរិយាយសង្ខេប	ឯកតា	ចំនួន			ចាប់ផ្តើម	បញ្ចប់	សរុប	ស្រី	
08	ជួសជុលផ្លូវលំក្រាលដីគ្រួសខាងជើងសកលវិទ្យាល័យកសិកម្ម	បង្កើនការអភិវឌ្ឍន៍វិស័យសាធារណការ	ក្រុងក្រចេះ	ផ្លូវត្រូវបានស្ថាបនាឡើង	ម	300	សាលាខេត្ត	១២ខែ			31364	16191	150
09	ថែទាំនិងជួសជុលបណ្តាញភ្លើងទីសាធារណៈ	មន្ត្រីរាជការងាយស្រួលធ្វើដំណើរ	ក្រុងក្រចេះ	បណ្តាញភ្លើងត្រូវបានជួសជុល	ម	3000	សាលាខេត្ត	១២ខែ			31364	16191	250
10	ការងារប្រមូលសំរាមក្រុងក្រចេះ	គ្រប់គ្រង និងកែលំអសោភ័ណភាពបរិស្ថាន	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	ខែ	12	សាលាខេត្ត	១២ខែ			31364	16191	30
11	សង់ច្រាំងទន្លេក្រុងក្រចេះ	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ការពារបាក់ស្រុត	ម	500	សាលាខេត្ត	១២ខែ			31364	16191	2000
12	ជួសជុលបណ្តាញភ្លើងក្នុងអាគារសាលាខេត្តនិងផ្ទាំងលំអរកាត់ទទឹងតាមផ្លូវសាធារណៈ	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	ម	3000	សាលាខេត្ត	១២ខែ			31364	16191	100
13	រៀបចំសួនច្បាររង្វង់មូលប្រាស	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	ម ^២	70	សាលាខេត្ត	១២ខែ			31364	16191	70
14	រៀបចំសួនច្បារបឹងកាឡូស្សនូរូបដី	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	ម ^២	250	សាលាខេត្ត	១២ខែ			31364	16191	250

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំងគម្រោង	លទ្ធផលគ្រោង			ភ្នាក់ងារអនុវត្ត	រយៈពេល	កាលបរិច្ឆេទអនុវត្ត		អ្នកទទួលបាន		កំរិតគុណវិធិយោគ (លានរៀល)
				បរិយាយសង្ខេប	ឯកតា	ចំនួន			ចាប់ផ្តើម	បញ្ចប់	សរុប	ស្រី	
15	រៀបចំម៉ាបចិញ្ចឹមផ្លូវមុខសាលាខេត្ត	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	ម ^២	350	សាលាខេត្ត	១២ខែ			31364	16191	100
16	រៀបការ៉ូឡាវីឡាតាមបណ្តោយច្រាំងទន្លេ	កែលម្អសោភ័ណភាពខេត្ត	ក្រុងក្រចេះ	ធ្វើអោយមានសោភ័ណភាពបរិស្ថាន	ម ^២	400	សាលាខេត្ត	១២ខែ			31364	16191	150
17	សាងសង់អាគាររដ្ឋបាលថ្មីសាលាខេត្ត	ពង្រឹងប្រសិទ្ធភាពការងារ	ក្រុងក្រចេះ	កែលំអនូវបណ្តាចំណុចអវិជ្ជមានតាមបណ្តាមន្ទីរអង្គភាព	ម ^២	780	សាលាខេត្ត	36ខែ			31364	16191	1,309
18	សាងសង់អាគារច្រកទ្វារអន្តរជាតិស្នួល	ពង្រឹងប្រសិទ្ធភាពការងារ	ស្រុកស្នួល	តាមដានការអនុវត្តច្បាប់	ម ^២	672	សាលាខេត្ត	36ខែ			31364	16191	260
19	សាងសង់សាលាឃុំ	ជួយសម្រួលទាក់ទងផ្លូវច្បាប់ដល់ប្រជាពលរដ្ឋចុះដោះស្រាយជូនប្រជាពលរដ្ឋ	គ្រប់មជ្ឈដ្ឋានក្នុងខេត្ត	តាមដានការអនុវត្តច្បាប់	ម ^២	160	សាលាខេត្ត	36ខែ			31364	16191	290
សរុប													7,539

ឧបសម្ព័ន្ធ

ឯកសារឧបសម្ព័ន្ធរួមមាន៖

- ព័ត៌មានគម្រោងកំពុងដំណើរការ និងគម្រោងមានការសន្យាគាំទ្រ របស់ក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល (តារាង ១.៣ក ១.៣ខ)
- សេចក្តីសម្រេចស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តក្រចេះ ។

គម្រោងគាំទ្រដោយក្រសួង ស្ថាប័ន និងឯក្លាក្នុងការពាក់ព័ន្ធផ្សេងៗទៀត

១.៣ក ៖ គម្រោងវិនិយោគកំពុងដំណើរការ

ល. រ	ឈ្មោះគម្រោង	គោលបៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
១.ផ្នែកសេដ្ឋកិច្ច															
១.១.វិស័យកសិកម្ម															
1	ការអប់រំផ្សព្វផ្សាយពីសារ ប្រយោជន៍ពីការប្រើៈ ប្រាស់ ជីលាមកនិងជីកំប៉ុស្តិ៍	បង្កើនការគ្រប់គ្រង ការធ្វើចរាចរ ការដាក់ តាំងលក់ និងប្រើប្រាស់ សម្ភារៈកសិកម្ម (ថ្នាំពុលកសិកម្ម ជីគីមី បសុឱសថ ចំណីសត្វ ពូជដំណាំ)	ក្រុង/ស្រុកទំាង ៦	កសិករចំនួន ១១វគ្គ បាន ទទួលការបណ្តុះបណ្តាល ពីបច្ចេកទេសកសិកម្ម	វគ្គ	11	RGC	PDA	២ថ្ងៃ	275	82	3.30	-	-	3.30
2	បណ្តុះបណ្តាលបច្ចេកទេសប្រើ ប្រាស់ជីគីមី និង ថ្នាំកសិកម្ម	ទិន្នផលជាមធ្យមមានការកើន ឡើង	ក្រុង/ស្រុកទំាង ៦	កសិករចំនួន ១០វគ្គ បាន ទទួលការបណ្តុះបណ្តាល ពីបច្ចេកទេសកសិកម្ម	វគ្គ	10	RGC	PDA	២ថ្ងៃ	180	54	3.00	-	-	3.00
3	បណ្តុះបណ្តាលបច្ចេកទេសដាំដុះ ដំណាំបន្លែ	ទិន្នផលជាមធ្យមមានការកើន ឡើង	ក្រុង/ស្រុកទំាង ៦	កសិករចំនួន ១១វគ្គ បាន ទទួលការបណ្តុះបណ្តាល ពីបច្ចេកទេស	វគ្គ	11	RGC	PDA	២ថ្ងៃ	275	82	3.30	-	-	3.30
4	បណ្តុះបណ្តាលបច្ចេកទេសដាំដុះ ដំណាំរួមផ្សំ	ទិន្នផលជាមធ្យមមានការកើន ឡើង	ក្រុង/ស្រុកទំាង ៦	កសិករចំនួន ១១វគ្គ បាន ទទួលការបណ្តុះបណ្តាល ពីបច្ចេកទេសកសិកម្ម	វគ្គ	7	RGC	PDA	២ថ្ងៃ	275	82	3.30	-	-	3.30
5	ធ្វើស្រែបង្ហាញ	ទិន្នផលជាមធ្យមមានការកើន ឡើង	ក្រុង/ស្រុកទំាង ៦	កសិករចំនួន៧០គ្រួសារ បានជ្រើសរើសសម្រាប់ ធ្វើបង្ហាញតាមគ្រួសារ	បង្ហាញ	70	RGC	PDA	១ថ្ងៃ	70	20	24.00	-	-	24.00
6	សិក្ខាសាលាស្តីពីការបំបែករូប	កាត់បន្ថយនូវគ្រោះភ័យពី	ក្រុង/ស្រុកទំាង	អាជ្ញាធរឃុំចំនួន២៥នាក់	វគ្គ	25	RGC	PDA	១ថ្ងៃ	25	15	35.00	-	-	35.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានដុល្លារ)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
	អាកាសធាតុ ដល់អាជ្ញាធរឃុំ គោលដៅចំនួន ២៥ឃុំ	បាតុភូតពីធម្មជាតិបណ្តាលមកពីការបំបែកប្រែប្រួលអាកាសធាតុ	ឯង	បានទទួលនូវចំណេះដឹង និងការបំបែក បំប្លែងអាកាសធាតុ											
7	បណ្តុះបណ្តាលបច្ចេកទេសកសិកម្ម (ផលិតកម្មដំណាំស្រូវដំណាំបន្លែ ដឹកជញ្ជូន និងការគ្រប់គ្រងសត្វសិក្សាលើដំណាំស្រូវ)	ទិន្នផលជាមធ្យមមានការកើនឡើង	ក្រុង/ស្រុកទាំងឯង	កសិករចំនួន៩៧២ បានទទួលការបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម	វគ្គ	225	RIAPIP	PDA	២ថ្ងៃ	225	68	28.80	-	-	28.80
8	ចងក្រងក្រុមកសិករកែលម្អប្រព័ន្ធកសិកម្មចំនួន	ទិន្នផលជាមធ្យមមានការកើនឡើង	ក្រុង/ស្រុកទាំងឯង	កសិករចំនួន៩៧២ បានទទួលការបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម	ក្រុម	75	RIAPIP	PDA	១ថ្ងៃ	75	49	2.16	-	-	2.16
9	ធ្វើបង្ហាញចំនួន១២បង្ហាញ (ស្រូវនិងបន្លែ)	ទិន្នផលជាមធ្យមមានការកើនឡើង	ក្រុង/ស្រុកទាំងឯង	កសិករចំនួន១២ក្រុម បានទទួលការបណ្តុះបណ្តាលនិងធ្វើបង្ហាញ	បង្ហាញ	12	RIAPIP	PDA	១ថ្ងៃ	12	4	22.08	-	-	22.08
10	បណ្តុះបណ្តាលសាលារៀនស្រែកសិករ	ទិន្នផលជាមធ្យមមានការកើនឡើង	ក្រុង/ស្រុកទាំងឯង	កសិករចំនួន៣ក្រុម បានទទួលការបណ្តុះបណ្តាលសាលារៀន ស្រែកសិករ	សាលា	3	RIAPIP	PDA	២១ សប្តាហ៍	75	49	17.04	-	-	17.04
11	ធ្វើបង្ហាញ(ស្រូវនិងបន្លែ)	ទិន្នផលជាមធ្យមមានការកើនឡើង	ក្រុង/ស្រុកទាំងឯង	កសិករចំនួន១៩នាក់ បានទទួលការបណ្តុះបណ្តាលនិងធ្វើបង្ហាញ	បង្ហាញ	19	RULIP	PDA	៣ខែ	19	4	19	-	-	19.00
សរុប												160.98	0.00	0.00	160.98
១.២.វិស័យធនធានទឹក															

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយប្រចាំឆ្នាំ (លានដុល្លារ)			
				ចរិយាសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
01	រៀបចំសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រ អូរកាតុត	ការប្រើប្រាស់ទឹកដោយមានការ ចូលរួមថែទាំ និងពង្រឹងការ គ្រប់គ្រងទឹកបានល្អ	ឃុំសណ្តាន់ស្រុក សំបូរ	គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រអូរកាតុត ១ត្រូវបាន បង្កើតឡើង	សហគមន៍	1	ថវិការដ្ឋ	មន្ទីរ ធនធាន ទឹកនិង ឧតុនិយម	១ខែ	385	212	5			5
02	រៀបចំសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រ បឹងក្រាញ់	ការប្រើប្រាស់ទឹកដោយមានការ ចូលរួមថែទាំ និងពង្រឹងការគ្រប់ គ្រងទឹកបានល្អ	ឃុំសោប ស្រុកព្រែកប្រ សព្វ	គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្របឹង ក្រាញ់ ១ត្រូវបាន បង្កើតឡើង	សហគមន៍	1	ថវិការដ្ឋ	មន្ទីរ ធនធាន ទឹកនិង ឧតុនិយម	១ខែ	140	77	5			5
03	រៀបចំសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រ ច្រហូតឈ្នឹង	ការប្រើប្រាស់ទឹកដោយមានការ ចូលរួមថែទាំ និងពង្រឹងការគ្រប់ គ្រងទឹកបានល្អ	ឃុំសោប ស្រុកព្រែកប្រ សព្វ	គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រច្រហូត ឈ្នឹង ១ត្រូវបាន បង្កើតឡើង	សហគមន៍	1	ថវិការដ្ឋ	មន្ទីរ ធនធាន ទឹកនិង ឧតុនិយម	១ខែ	250	128	5			5
សរុប												15.00	0.00	0.00	15.00
១.៣.វិស័យទេសចរណ៍															
01	បោះពុម្ពសៀវភៅផ្គត់ និងផែន ទីទេសចរណ៍សម្រាប់ផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ខេត្ត	បង្កើនស្លៀកទេសចរ	ក្នុងខេត្ត	ទេសចរណ៍យល់ដឹងពីតំបន់ ទេសចរណ៍សណ្ឋាគារខេត្ត	សន្លឹក	2,500	ថវិកាមន្ទីរ	មន្ទីរទេសចរ ណ៍	១ឆ្នាំ	2500	1300	20.00			20.00
02	បណ្តុះបណ្តាលបដិសណ្ឋារកិច្ច	ពង្រីកសេវាទេសចរណ៍	ក្នុងខេត្ត	សេវាកម្ម	នាក់	90	ថវិកាមន្ទីរ	មន្ទីរទេសចរ ណ៍	១ឆ្នាំ	90	65	10			10
សរុប												30.00	0.00	0.00	30.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
១.៤.វិស័យពាណិជ្ជកម្ម															
01	ស្រង់ស្ថិតិអាជីវកម្ម សេវាកម្ម	ស្ថិតិអាជីវកម្មរៀបរាប់	ស្រុកទាំង៥	ទិន្នន័យត្រឹមត្រូវ	លើក	5	ថវិការដ្ឋ	ពាណិជ្ជកម្ម	២៥ថ្ងៃ	500	230	4.00			4.00
02	ចេញលិខិតអនុញ្ញាតប្រកបអាជីវកម្ម	អាជីវកម្មប្រកបអាជីវកម្មស្របច្បាប់	ស្រុកទាំង៥	អាជីវកម្មមានច្បាប់	លើក	5	ថវិការដ្ឋ	ពាណិជ្ជកម្ម	១២ខែ	500	230	4.00			4.00
03	ចេញលិខិតអនុញ្ញាតតូច្នុងគ្រឿងអាជីវកម្ម	អាជីវកម្មប្រកបអាជីវកម្មស្របច្បាប់	ស្រុកទាំង៥	អាជីវកម្មមានច្បាប់	លើក	6	ថវិការដ្ឋ	ពាណិជ្ជកម្ម	១២ខែ	500	230	4.00			4.00
04	សហការរៀបចំបែបបទបញ្ជីពាណិជ្ជកម្ម	ពាណិជ្ជកម្ម មានភាពស្របច្បាប់	ទូទាំងខេត្ត	ពាណិជ្ជកម្មយល់ច្បាប់	នាក់	5	ថវិការដ្ឋ	ពាណិជ្ជកម្ម	១២ខែ	13	3	1.00			
05	ចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មក្នុងប្រទេស	ផ្សព្វផ្សាយកសិផលទូលំទូលាយ	តាមបណ្តាខេត្ត	កសិផលមានការគាំទ្រ	លើក	5	ថវិការដ្ឋ	ពាណិជ្ជកម្ម	១២ខែ	430	209	5.00			
សរុប												26.00	0.00	0.00	20.00
១.៥.វិស័យវី និងថាមពល															
1	ជួសជុលរបងមន្ទីររ៉ែ និងថាមពល	ការការព្រទ្រព្យសម្បត្តិ	សង្កាត់	សាកសមជា	ម៉ែត្រ	71	ថវិការដ្ឋ	មន្ទីរ	១ឆ្នាំ	16	4	47			47
2	ពង្រីកបណ្តាញអគ្គិសនី	បង្កើនថាមពលអគ្គិសនីនៅតាមភូមិ	ឃុំស្នួល	ឱ្យប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិ	គម.	6	ឯកជន	ក្រុមហ៊ុនយោនសុភវិទ្យាត្រឡប់	1ឆ្នាំ	5054	2594	548			548
3	ពង្រីកបណ្តាញអគ្គិសនី	បង្កើនថាមពលអគ្គិសនីនៅតាមភូមិ	ស្វាយជ្រះ	ឱ្យប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិ	គម.	8,51	ឯកជន	ក្រុមហ៊ុនយោនសុភវិទ្យាត្រឡប់	១ឆ្នាំ	15199	7780	950			950
4	ពង្រីកបណ្តាញអគ្គិសនី	បង្កើនថាមពលអគ្គិសនីនៅតាមភូមិ	ឃុំក្បាលដំរី	ឱ្យប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិ	គម.	LV=12	ឯកជន	សេវាករ ជា សុខ	១ឆ្នាំ	5680	2875	394			394
5	ពង្រីកបណ្តាញអគ្គិសនី	បង្កើនថាមពលអគ្គិសនីនៅតាមភូមិ	ស្រុកក្នុង	ឱ្យប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិ	គម.	7,36	ឯកជន	ភិនវិភាគ	1ឆ្នាំ	6081	3134	330			330

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយប្រចាំឆ្នាំ (លានដុល្លារ)			
				ចរិយាសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
6	ពង្រីកបណ្តាញអគ្គិសនី	បង្កើនថាមពលអគ្គិសនីនៅតាមភូមិ	កន្ទួត ថ្មី	ឱ្យប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិ	គ.ម.	10,76	ឯកជន	ក្រុមហ៊ុន យោនសូភី ទូត្រឡឹង	១ឆ្នាំ	19522	9764	1201			1201
7	ពង្រឹងការគ្រប់គ្រងធនធានរ៉ែ	ពង្រឹងការគ្រប់គ្រងធនធានរ៉ែ និងទប់ស្កាត់ការធ្វើអាជីវកម្មខុសច្បាប់	6ក្រុងស្រុក	ចុះបង្ក្រាបអាជីវកម្មរ៉ែខុសច្បាប់ និងតាមដានការធ្វើអាជីវកម្ម និងស្រាវជ្រាវរ៉ែ	លើក	54	មន្ទីរ និងដៃគូរ	មន្ទីររ៉ែ និងថាមពល	1ឆ្នាំ	4000	150	20			20
8	ចុះពិនិត្យ និង តាមដាន ការពង្រីកបណ្តាញ អគ្គិសនី តាមភូមិ	បង្កើនថាមពលអគ្គិសនីនៅតាមភូមិ	6ក្រុងស្រុក	ឱ្យគ្រួសារក្នុងភូមិមានអគ្គិសនីប្រើប្រាស់	លើក	36	មន្ទីរ និងដៃគូរ	មន្ទីររ៉ែ និងថាមពល	1ឆ្នាំ	63723	32195	10			10
9	ចុះពិនិត្យនិងតាមដានសុវត្ថិភាពបច្ចេកទេសស្ថានីយ៍ប្រេងឥន្ធនៈ	ពង្រឹងការគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនៈ	6ក្រុងស្រុក	ពិនិត្យនិងតាមដានសុវត្ថិភាពបច្ចេកទេសស្ថានីយ៍ប្រេងឥន្ធនៈ	លើក	15	មន្ទីរ និងដៃគូរ	មន្ទីររ៉ែ និងថាមពល	1ឆ្នាំ	200	90	4			4
10	ជួសជុលរៀបចំរ៉ែខ្សែនិងក្រាស់កាបូឡា	ដើម្បីបង្កើនសោភ័ណភាពកន្លែងធ្វើការ	សង្កាត់ក្រចេះ	រៀបចំកែលម្អរោងចក្រមានសោភ័ណភាពកន្លែងធ្វើការ	ម ^២	223,55	ថវិកាដ្ឋ	មន្ទីររ៉ែ និងថាមពល	1ឆ្នាំ	16	4	31			31
សរុប												3742.00	0.00	0.00	3742.00
១.៥.វិស័យសម្បទានកម្ម និងសិប្បកម្ម															
១	ធ្វើរោងដាក់រថយន្ត	ការពារទ្រព្យសម្បត្តិ	សង្កាត់ក្រចេះ	ធានាសុវត្ថិភាពមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋនិងរបស់មន្ត្រីរាជការក្នុងមន្ទីរ	ម ^២	៦០	ថវិកាដ្ឋ	មន្ទីរ	៣ខែ	15	2	20.00			20.00
សរុប												20.00	0.00	0.00	20.00
១.៧.វិស័យប្រៃសណីយ៍															

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានដុល្លារ)			
				ចរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
01	ជួសជុលប្រព័ន្ធអគារដ្ឋបាល និងសាលាប្រជុំស្តីពី១	ពង្រឹងប្រសិទ្ធភាពការងារ	ក្រុងក្រចេះ	អគារត្រូវបានកែលម្អ	ខ្នង	1	ថវិកាដ្ឋ	មន្ទីរ	៦ខែ	14	4	199.00			199.00
សរុប												199.00	0.00	0.00	199.00
១.៨.វិស័យធម្មតាចម្លង															
01	ថែទាំប្រចាំផ្លូវជាតិ ខេត្ត	កាត់បន្ថយចំណាយ និងគ្រោះថ្នាក់ចរាចរណ៍	ខេត្តក្រចេះ	ថែទាំបន្តអនុវត្តជាប្រចាំ	Km	503.34	ថវិកាដ្ឋ	មន្ទីរ	1.0	369,017	186,216	6,184			6183.73
02	ជួសជុលផ្លូវជាតិលេខ៧	ធ្វើអោយប្រសើរទីតាំងដែល ខូចខាត	ផ្លូវក្នុងទឹកដីខេត្តក្រចេះ	ផ្លូវត្រូវបានជួសជុល	Km	777	ថវិកាដ្ឋ	មន្ទីរ	1.00	369,017	186,216	8,511			8511.00
03	សាងសង់ស្ពានព្រែកបាង	ធានាការដឹកជញ្ជូន	ផ្លូវខេត្តលេខ២៧៩	ស្ពានត្រូវបានសាងសង់ថ្មី	m	80	ថវិកាដ្ឋ	មន្ទីរ	1.00	31,856	16,200	4,899			4899.00
04	ដាក់លូដោះទឹក	រៀបចំប្រព័ន្ធដោះទឹក	ផ្លូវជាតិលេខ៧៦	លូត្រូវបានសាងសង់ថ្មី	m	1,800	ថវិកាដ្ឋ	មន្ទីរ	1.00	63,872	31,358	1,420			1420.00
សរុប												21013.73	0.00	0.00	21013.73
១.៩.វិស័យអភិវឌ្ឍន៍ជនបទ															
01	ជួសជុលផ្លូវក្រាលក្រស ក្រហម	បង្កើនការថែទាំ ជួសជុលផ្លូវ ស្ពាន និងលូ ជនបទ	ចិត្របុរី , ក្រុងក្រចេះ	ជួសជុលផ្លូវក្រាលក្រស ក្រហម	គម	6.10	ថវិកាជាតិ	មន្ទីរអភិវឌ្ឍន៍	1	N/A	N/A	518			518
02	ថែទាំផ្លូវជាលក្ខណៈខ្ជប	បង្កើនការថែទាំ ជួសជុលផ្លូវ ស្ពាន និងលូ ជនបទ	ស្រុកឆ្លូង, ស្រុកចិត្របុរី ស្រុកស្នួល ស្រុកស្នួល	ថែទាំផ្លូវជាលក្ខណៈ ខ្ជប	គម	38.80	ថវិកាជាតិ & KFW	មន្ទីរអភិវឌ្ឍន៍	1	N/A	N/A	998			998
03	ថែទាំផ្លូវជាលក្ខណៈប្រចាំ	បង្កើនការថែទាំ ជួសជុលផ្លូវ ស្ពាន និងលូ ជនបទ	ស្រុកព្រៃកប្រសព្វ, ស្រុកចិត្របុរី	ថែទាំផ្លូវជាលក្ខណៈ ប្រចាំ	គម	51.00	ថវិកាជាតិ	ក្រសួងអភិវឌ្ឍន៍	1	N/A	N/A	362			362

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយប្រែប្រួល (លានរៀល)			
				ចំណាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
04	ផ្លូវជួសជុលបន្ទាន់	បង្កើនការថែទាំ ជួសជុលផ្លូវ ស្ពាន និងលូ ជនបទ	ស្រុកព្រៃកប្រសព្វ, ស្រុកចិត្របុរី, ស្រុកសំបួរ	ជួសជុលបន្ទាន់	គម	9.20	ថវិកាជាតិ	ក្រសួងអភិវឌ្ឍន៍	1	N/A	N/A	300			300
សរុប												2178			2178
២.ផ្នែកសង្គមកិច្ច															
២.១.វិស័យអប់រំ															
01	អភិវឌ្ឍការអប់រំកុមារតូចឱ្យមានស្តង់ដារ	ផ្តល់នូវសេវាអប់រំដល់កុមារតូចប្រកបដោយគុណភាពសម្រាប់ត្រៀមចូលរៀនថ្នាក់ទី១	ទូទាំងខេត្ត	បើកវគ្គបំប៉នដល់គ្រូមេត្តយ្យសិក្សាពីបច្ចេកទេសក្នុងការបង្រៀន	នាក់	138	ថវិការដ្ឋ	ការិកុមារតូច	12ខែ	138	89	44.20	98.00	81.50	223.70
02	ការផ្តល់ថវិកាដំណើរការសាលាបឋមសិក្សា	ផ្តល់នូវសេវាអប់រំដល់កុមារប្រកបដោយគុណភាព	ទូទាំងខេត្ត	សាលារៀនបឋមសិក្សាមានដំណើរការ	សាលា	262	ថវិការដ្ឋ	ការិ បឋមសិក្សា	12ខែ	59,918	29,359	962.40	924.20	932.20	2818.80
03	ផ្តល់អាហារូបករណ៍សិស្សថ្នាក់ទី៤-៦	កាត់បន្ថយការបោះបង់ការសិក្សារបស់សិស្ស	ទូទាំងខេត្ត	សិស្សត្រឹមត្រូវមានថវិកាសម្រាប់ទិញសម្ភារសិក្សា	នាក់	3,588	ថវិការដ្ឋ	ការិ បឋមសិក្សា	9ខែ	3,588	1,966	861.10	1,020.00	1,120.00	3001.10
04	ការពង្រឹងគុណភាពបង្រៀននិងរៀននៅបឋមសិក្សា	អត្រាត្រួតថ្នាក់ត្រូវបានកាត់បន្ថយ	ទូទាំងខេត្ត	ការបំប៉នសមត្ថភាពការប្រជុំបច្ចេកទេសត្រូវបានរៀបចំនិងអនុវត្ត	សាលា	314	ថវិការដ្ឋ	ការិ បឋមសិក្សា	10ខែ	59,918	29,359	563.60	531.40	559.50	1654.50
05	ផ្តល់ថវិកាដំណើរការសាលាមធ្យមសិក្សា	ផ្តល់នូវសេវាអប់រំដល់កុមារប្រកបដោយគុណភាព	ទូទាំងខេត្ត	សាលារៀនបឋមសិក្សាមានដំណើរការ	សាលា	51	ថវិការដ្ឋ	ការិ បឋមសិក្សា	12ខែ	16,574	8,784	436.30	439.80	462.60	1338.70
06	ផ្តល់អាហារូបករណ៍សិស្សម	កាត់បន្ថយការបោះបង់ការសិក្សា	ទូទាំងខេត្ត	សិស្សត្រឹមត្រូវមានថវិកា	នាក់	2,004	ថវិការដ្ឋ	ការិ មធ្យម	9ខែ	2,004	1,214	538.00	743.90	867.70	2149.60

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយប្រចាំឆ្នាំ (លានរៀល)			
				ចរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
	ធុរ្យសិក្សា	ក្បាច់របស់សិស្ស		សម្រាប់ទិញសម្ភារសិក្សា				សិក្សា							
07	ការពង្រឹងសមត្ថភាពគ្រប់គ្រងនិងបង្រៀន នៅមធ្យមសិក្សា	ភាគរយសិស្សបញ្ចប់កម្រិតមូលដ្ឋាន និងប្រឡងជាប់មធ្យមសិក្សា តុល្យភូមិខ្ពស់	ទូទាំងខេត្ត	ការបំប៉នសមត្ថភាព ការប្រជុំបច្ចេកទេស ត្រូវបានរៀបចំ និងអនុវត្ត	សាលា	51	ថវិការដ្ឋ	ការិ មធ្យមសិក្សា	10ខែ	16,574	8,784	92.50	256.20	200.00	548.70
08	ការប្រឡងសម្រាប់សិស្សមធ្យមសិក្សា	ការប្រឡងមានដំណើរការប្រព័ន្ធទៅយ៉ាងរលូនឆ្លើយតបបានទៅ នឹងកំណែទម្រង់	ទូទាំងខេត្ត	ផ្តល់ប្រាក់ឧបត្ថម្ភ គណៈមេប្រយោគ និងសម្ភារដំណើរការប្រឡង	សាលា	51	ថវិការដ្ឋ	ការិ មធ្យមសិក្សា	1ដង ឆ្នាំ /	16,574	8,784	135.00	162.00	172.00	469.00
09	ការពង្រឹងសមត្ថភាពមន្ត្រីអប់រំក្រៅប្រព័ន្ធ	ថ្នាក់អក្ខរកម្មនឹងមានដំណើរការល្អ	ទូទាំងខេត្ត	បើកវគ្គបំប៉នសមត្ថភាពមន្ត្រីអប់រំក្រៅប្រព័ន្ធ ថ្នាក់ក្រុងស្រុក/ និងឃុំសង្កាត់	នាក់	59	ថវិការដ្ឋ	ការិ ក្រៅប្រព័ន្ធ	3ថ្ងៃ	59	1	26.70	45.00	47.20	118.90
10	ពង្រីកកម្មវិធីអក្ខរកម្ម វិជ្ជាជីវៈ	កាត់បន្ថយអត្រាអនកូរជន	ទូទាំងខេត្ត	បើកវគ្គបំប៉នសមត្ថភាពគ្រូអក្ខរកម្ម	នាក់	25	ថវិការដ្ឋ	ការិ ក្រៅប្រព័ន្ធ	10 ថ្ងៃ	25	8	118.70	135.00	164.00	417.70
11	ការពង្រឹង និងពង្រីកមជ្ឈមណ្ឌលសិក្សាសហគមន៍នឹងកើនឡើង	ចំនួនមជ្ឈមណ្ឌលសិក្សាសហគមន៍នឹងកើនឡើង	ទូទាំងខេត្ត	មជ្ឈមណ្ឌលសិក្សាសហគមន៍ត្រូវបានបើកបន្ថែម	កន្លែង	10	ថវិការដ្ឋ	ការិ ក្រៅប្រព័ន្ធ	6ខែ	171	143	62.00	140.00	165.00	367.00
12	កម្មវិធីចូលរៀនឡើងវិញ	កុមារក្រៅសាលានឹងទទួលបាននូវសេវាអប់រំប្រកបដោយគុណភាព	3ស្រុក	ថ្នាក់ចូលរៀនឡើងវិញត្រូវបានបើកដំណើរការ	ថ្នាក់	15	ថវិការដ្ឋ	ការិ ក្រៅប្រព័ន្ធ	2ខែ	243	100	47.10	22.80	23.40	93.30
13	ការអភិវឌ្ឍកម្មវិធីលើកកម្ពស់សុខភាពសិក្សា	គ្រប់គ្នាយល់ដឹងពីសុខភាពអនាម័យ(បីស្អាត)	មន្ទីរអប់រំ	បំប៉ននាយក/នាយិកាសាលា ស្តីពីសុខភាព	នាក់	43	ថវិការដ្ឋ	ផ្នែកសុខភាពសិក្សា	1សប្តា	43	8	14.80	29.30	31.90	76.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយប្រចាំឆ្នាំ (លានរៀល)			
				ចរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
				អនាម័យ ដើម្បីពួក គាត់បានផ្សព្វផ្សាយបន្ត											
14	ការអភិវឌ្ឍសម្ភារ និង ឯកសារសុខភាពសិក្សា	សាលារៀនមានសម្ភារស ង្រ្គោះ បឋមប្រើប្រាស់គ្រប់គ្រាន់	ទូទាំងខេត្ត	សាលារៀនត្រូវបានបំពាក់ សម្ភារ និងផ្តល់ ថ្នាំទំលាក់ច្រូនគ្រប់គ្នា	សាលា	85	ថវិការដ្ឋ	ផ្នែកសុខភាព សិក្សា	1 ដង ឆ្នាំ /	19440	9,525	600	700	750	2050
15	ដំណើរការសាលាគរុកោសល្យ	ផ្តល់នូវសេវាអប់រំដល់គរុសិ ស្សប្រកបដោយគុណភាព	ទូទាំងខេត្ត	សាលាគរុកោសល្យមាន សម្ភារប្រើប្រាស់គ្រប់ គ្រាន់	សាលា	1	ថវិការដ្ឋ	សាលាគរុ កោសល្យ	12ខែ	164	124	52.80	52.80	62.00	167.60
16	ការអភិវឌ្ឍកម្មវិធីសិក្សា សម្ភារសិក្សា និងបណ្ណាល័យ	សិស្សានុសិស្សមានសៀវភៅ សិក្សាគោលប្រើប្រាស់គ្រប់ គ្រាន់	ទូទាំងខេត្ត	បើកវគ្គបំប៉នស្តីពីការ ងារគ្រប់គ្រងសៀវភៅ សិក្សាគោល និងលើក គម្រោងតម្រូវការ	នាក់	31	ថវិការដ្ឋ	សាលាគរុ កោសល្យ	2 ថ្ងៃ	31	5	9.80	12.70	12.80	35.30
17	គាំទ្រការប្រកួតកីឡាមហា ជន	ជ្រើសរើសក្រុមដែលខ្លាំងដើម្បីចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ	ខេត្តក្រចេះ	ឧបត្ថម្ភការហូបចុកស្នាក់នៅរបស់កីឡាករ សម្ភារដំណើរការប្រកួត និងជ័យលាភី	ក្រុម	42	ថវិការដ្ឋ	ការី កីឡា	7 ថ្ងៃ	92	46	306.80	450.00	500.00	1256.80
18	គាំទ្រការប្រកួតកីឡាសិស្ស-និសិទ្ធិ	សិស្ស និសិទ្ធិ មានសុខភាពល្អ បង្កើតសាមគ្គី មិត្តភាព ការ ទទួលខុសត្រូវម្ចាស់ការ ជឿសម្លាញ់ពីគ្រឿងញៀន	ខេត្តក្រចេះ	ឧបត្ថម្ភការហូបចុកស្នាក់នៅរបស់កីឡាករ សម្ភារដំណើរការប្រកួត និងជ័យលាភី	ក្រុម	42	ថវិការដ្ឋ	ការី កីឡា	14 ថ្ងៃ	92	46	481.00	750.00	800.00	2031.00
19	ការយល់ដឹងពីជំងឺអេដស៍ក្រៅ សាលា	កាត់បន្ថយអត្រាឆ្លងជំងឺអេដ ស៍តាមរយៈយុវជនក្រៅ សាលា	4ឃុំក្នុងស្រុក សំបូរ	បើកវគ្គបំប៉នស្តីពីការអ ប់រំជំងឺអេដស៍ដល់យុវ ជនក្រៅសាលា	នាក់	50	ថវិការដ្ឋ	ការី យុវជន	1 ថ្ងៃ	50	20	3.90	40.20	45.30	89.40

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				ចរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
20	ពង្រឹង និងដំណើរការក្រុមប្រឹក្សាយុវជន និងកុមារ	អភិវឌ្ឍសាលារៀនតាមរយៈក្រុមប្រឹក្សាកុមារ យុវជន	ទូទាំងខេត្ត	បំប៉ន ទស្សនកិច្ចសិក្សា បោះជំរុំ និងប្រឡងប្រណាំងពលកម្ម	នាក់	125	ថវិការដ្ឋ	ការិយុវជន	1ខែ	125	45	75.40	105.20	110.20	290.80
21	ការកសាងសមត្ថភាពជំនាញវិជ្ជាជីវៈ	យុវជន មានជំនាញវិជ្ជាជីវៈអាចរកមុខរបរចិញ្ចឹមជីវិតបានពេលបញ្ចប់ការសិក្សា	ស្រុកឆ្លូង	បើកវគ្គបំប៉នស្តីពីច្បាប់កាយវិទ្យា និងបំពាក់កន្សែងដល់យុវជនស្ម័គ្រ	នាក់	200	ថវិការដ្ឋ	ការិយុវជន	1 ថ្ងៃ	200	100	4.80	15.50	17.60	37.90
22	អភិវឌ្ឍសមត្ថភាព និងរៀបចំប្រព័ន្ធកសាងផែនការ	នាយកសាលាមានលទ្ធភាពគ្រប់គ្រងទិន្នន័យស្ថិតិ ផលិតផលកសិកម្ម ដើម្បីប្រើប្រាស់ តាមតម្រូវការ	ទូទាំងខេត្ត	បើកវគ្គបំប៉នស្តីពីការគ្រប់គ្រង ទិន្នន័យស្ថិតិ និងការគណនា សូចនាករដល់ នាយកនាយិកាសាលា	នាក់	45	ថវិការដ្ឋ	ការិយាល័យផែនការ	3ថ្ងៃ	45	5	28.30	27.80	27.80	83.90
23	កម្មវិធីគាំទ្រការពង្រាយគ្រូ	សាលាដែលខ្វះគ្រូមានដំណើរការសិក្សាប្រក្រតី	ទូទាំងខេត្ត	បុគ្គលិកសិក្សាត្រូវបានពង្រាយទៅតំបន់ខ្វះគ្រូ	នាក់	5	ថវិការដ្ឋ	ការិយាល័យបុគ្គលិក	1ដង ឆ្នាំ/			6.00	10.00	15.00	31.00
24	កម្មវិធីគាំទ្រការឧបត្ថម្ភអាជីពគ្រូបង្រៀននៅតំបន់ដាច់ស្រយាល និងជួបការលំបាក	សាលារៀននៅតំបន់ជួបការលំបាកមានគ្រូបង្រៀនទៀងទាត់ និងមានជីវភាពសមរម្យ	ស្រុកឆ្លូង, ព្រៃកប្រសព្វ, សំបូរ, ស្នួល និងចិត្របុរី	គ្រូបង្រៀននៅតំបន់ជួបការលំបាកត្រូវបានផ្តល់ប្រាក់ឧបត្ថម្ភជីវភាព	នាក់	561	ថវិការដ្ឋ	ការិយាល័យបុគ្គលិក	12ខែ	561	251	583.00	652.80	600.00	1835.80
25	គាំទ្រដំណើរការអង្គភាពគ្រប់គ្រងថវិកា	អង្គភាពគ្រប់គ្រងថវិកាមានដំណើរការ	ទូទាំងខេត្ត	អង្គភាពគ្រប់គ្រងថវិកាខេត្ត និងក្រុងស្រុកត្រូវបានផ្តល់ថវិកាគាំទ្រ	អង្គភាព	7	ថវិការដ្ឋ	មន្ទីរអប់រំ និងការិយាល័យក្រុង/ស្រុក	12ខែ	32	4	231.60	1,360.00	1,485.00	3076.60
26	ការវាយតម្លៃលទ្ធផលសិក្សាការិយាល័យ	ផ្សព្វផ្សាយរបាយការណ៍អធិការកិច្ច	ទូទាំងខេត្ត	ប្រជុំស្តីពីការប្រកួតប្រជែងរបាយការណ៍អធិការកិច្ច	នាក់	45	ថវិការដ្ឋ	ការិយាល័យអធិការកិច្ច	1 ថ្ងៃ	45	7	3.00	21.70	22.00	46.70

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយប្រចាំឆ្នាំ (លានដុល្លារ)			
				ចរិយាសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
				ចូលសាលារៀន											
27	អធិការកិច្ចគុណភាពអប់រំ	គុណភាពអប់រំនឹងបានប្រសើរឡើង	ទូទាំងខេត្ត	ចុះវាយតម្លៃនាយកគ្រូបង្រៀន សិស្ស និងសហគមន៍	សាលា	67	ថវិការដ្ឋ	ការិ អធិការកិច្ច	12ខែ	469	61	21.30	45.00	45.00	111.30
28	ការសាងសង់ និងជួសជុល អគារ	សាលារៀនមានអគារសិក្សាគ្រប់គ្រាន់ និងមានសុវត្ថិភាព	ថ្នាក់ខេត្ត	ជួសជុលអគារសិក្សាដែលចាស់ទ្រុឌទ្រោម	បន្ទប់	203	ថវិការដ្ឋ	ការិ ផែនការ	12ខែ	4,368	2,181	2,612.00	3,350.00	3,500.00	9462.00
29	ការអភិវឌ្ឍសមត្ថភាពលើការងារគ្រប់គ្រងសម្ភារទ្រព្យសម្បត្តិរដ្ឋ	សម្ភារទ្រព្យសម្បត្តិរដ្ឋទាំងចលនវត្ថុ និងអចលនវត្ថុត្រូវបានគ្រប់គ្រងបានល្អ និងធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំ	ថ្នាក់ខេត្ត	បើកវគ្គបំប៉នសមត្ថភាពដល់នាយក នាយិកា និងហិរញ្ញវិស្វកម្មសាលារៀន	នាក់	63	ថវិការដ្ឋ	ការិ គណនេយ្យ	2 ថ្ងៃ	63	12	13.70	15.80	13.70	43.20
សរុប												5211.03	0.00	0.00	5211.03
២.២. វិស័យសុខាភិបាល															
01	សង់អគារផ្ទះរងចាំសម្រាប់ស្ត្រីមានផ្ទៃពោះ	ពង្រីកប្រព័ន្ធសុខាភិបាល	ក្បាលត្រាច		កន្លែង	១	Samaritans' Purs		១ឆ្នាំ	18282	9182	160			160.00
02	សង់អគារផ្ទះរងចាំសម្រាប់ស្ត្រីមានផ្ទៃពោះ	ពង្រីកប្រព័ន្ធសុខាភិបាល	ព្រែកប្រសព្វ		កន្លែង	១	Samaritans' Purs		១ឆ្នាំ	17008	8728	160			160.00
03	សង់អគារព្រះសង្ឃ	ពង្រីកប្រព័ន្ធសុខាភិបាល	ពេទ្យបង្អែកខេត្តក្រចេះ		កន្លែង	១	សប្បុរសជន		២ឆ្នាំ			1200			1200.00
04	ផ្តល់ជាតិដែកអាស៊ីតហ្វូលីក/គ្រាប់ដល់ស្ត្រីមានផ្ទៃពោះ៩០	សុខភាពបន្តពូជយុវវ័យ មាតាទារក កុមារនិង អាហាររូបត្ថម្ភ	ទូទាំងខេត្ត	ស្ត្រីមានផ្ទៃពោះបានទទួលជាតិដែក អាស៊ីតហ្វូលីក៩០គ្រាប់	ភាគរយ	66.00	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	12234.00	12234.00	6.00			6.00
05	ផ្តល់ជីវជាតិអា ២ដូសដល់កុមារអាយុ ៦ខែ ដល់៥ខែ	សុខភាពបន្តពូជយុវវ័យ មាតាទារក កុមារនិង អាហាររូបត្ថម្ភ	ទូទាំងខេត្ត	កុមារអាយុ ៦ខែ ដល់៥ខែបាន ទទួលជីវជាតិអា ២ដូស	ភាគរយ	98.00	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	41127.00	20876.00	3.00			3.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយ (លានដុល្លារ)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
06	ផ្តល់សេវាពន្យាកំណើតទំនើប ដល់ស្ត្រីក្នុងវ័យបន្តពូជ	សុខភាពបន្តពូជយុវវ័យ មាតា ទារក កុមារនិង អាហារ រូបត្ថម្ភ	ទូទាំងខេត្ត	ស្ត្រីក្នុងវ័យបន្តពូជបាន ទទួលសេវាពន្យាកំណើត ទំនើប	ភាគរយ	28.00	ថវិកាមន្ទីរ	មន្ទីរសុខា ភិបាល	១ ឆ្នាំ	53861.00	53861.00	9.00			9.00
07	ផ្តល់សេវាពិនិត្យផ្ទៃពោះ	សុខភាពបន្តពូជយុវវ័យ មាតា ទារក កុមារនិង អាហារ រូបត្ថម្ភ	ទូទាំងខេត្ត	ស្ត្រីបានពិនិត្យផ្ទៃពោះ លើសពី ២ដង មុនសម្រាល	ភាគរយ	63.00	ថវិកាមន្ទីរ	មន្ទីរសុខា ភិបាល	១ ឆ្នាំ	12234.00	12234.00	450.00			450.00
08	ផ្តល់ការសម្រាលកូននៅមូល ដ្ឋានសុខាភិបាលសាធារណៈ	សុខភាពបន្តពូជយុវវ័យ មាតា ទារក កុមារនិង អាហារ រូបត្ថម្ភ	ទូទាំងខេត្ត	ស្ត្រីបានសម្រាលកូន នៅមូលដ្ឋានសុខាភិបា លសាធារណៈ	ភាគរយ	70.00	ថវិកាមន្ទីរ	មន្ទីរសុខា ភិបាល	១ ឆ្នាំ	12234.00	12234.00	17.00			17.00
09	ផ្តល់ថ្នាំបង្ការជម្ងឺកញ្ជ្រូល ដល់កុមារអាយុក្រោម ១ឆ្នាំ	សុខភាពបន្តពូជយុវវ័យ មាតា ទារក កុមារនិង អាហារ រូបត្ថម្ភ	ទូទាំងខេត្ត	កុមារអាយុក្រោម ១ ឆ្នាំបានទទួលថ្នាំបង្ការ ជម្ងឺកញ្ជ្រូល	ភាគរយ	93.00	ថវិកាមន្ទីរ	មន្ទីរសុខា ភិបាល	១ ឆ្នាំ	9426.00	4784.00	282.00			282.00
10	ផ្តល់ថ្នាំបង្ការ DTC HepB3 ដល់កុមារអាយុក្រោម ១ឆ្នាំ	សុខភាពបន្តពូជយុវវ័យ មាតា ទារក កុមារនិង អាហារ រូបត្ថម្ភ	ទូទាំងខេត្ត	កុមារអាយុក្រោម ១ ឆ្នាំបានទទួលថ្នាំបង្ការ DTC HepB3	ភាគរយ	92.00	ថវិកាមន្ទីរ	មន្ទីរសុខា ភិបាល	១ ឆ្នាំ	9426.00	4784.00	76.00			76.00
11	ផ្តល់ឱសថប្រឆាំងមេរោគអេ ដស៍ដល់អ្នកផ្ទុកមេរោគ អេដស៍	ប្រយុទ្ធនឹងជម្ងឺឆ្លង	ទូទាំងខេត្ត	អ្នកផ្ទុកមេរោគអេដស៍ បានប្រើឱសថប្រឆាំង មេរោគអេដស៍នៅរស់ ក្រោយ១២ខែ	ភាគរយ	94.00	ថវិកាមន្ទីរ	មន្ទីរសុខា ភិបាល	១ ឆ្នាំ	384725.00	195284.0 0	6.00			6.00
12	ផ្តល់ឱសថប្រឆាំងមេរោគ អេដស៍ច្រើនមុខដល់អ្នកផ្ទុកមេ រោគអេដស៍កម្រិតសកម្ម	ប្រយុទ្ធនឹងជម្ងឺឆ្លង	ទូទាំងខេត្ត	អ្នកផ្ទុកមេរោគអេដស៍ កម្រិតសកម្មបានទទួល ឱសថប្រឆាំងមេរោគ អេដស៍ច្រើនមុខ	ភាគរយ	94.00	ថវិកាមន្ទីរ	មន្ទីរសុខា ភិបាល	១ ឆ្នាំ	384725.00	195284.0 0	6.00			6.00
13	ស្រាវជ្រាវរកករណីរបេង	ប្រយុទ្ធនឹងជម្ងឺឆ្លង	ទូទាំងខេត្ត	រកករណីរបេងស្មុគស្មាញ	ភាគរយ	34.00	ថវិកាមន្ទីរ	មន្ទីរសុខា ភិបាល	១ ឆ្នាំ	384725.00	195284.0	7.00			7.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយប្រចាំឆ្នាំ (លានរៀល)			
				ចរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
	ស្ថាប័ន			បានរកឃើញ				ភិបាល			0				
14	ផ្តល់ការព្យាបាលជម្ងឺរបេងស្លឹក	ប្រយុទ្ធនឹងជម្ងឺឆ្លង	ទូទាំងខេត្ត	អ្នកជម្ងឺរបេងស្លឹកបានជាសះស្បើយ	ភាគរយ	>85	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	384725.00	195284.00	7.00			7.00
15	ផ្តល់ការព្យាបាលជម្ងឺគ្រុនចាញ់	ប្រយុទ្ធនឹងជម្ងឺឆ្លង	ទូទាំងខេត្ត	ករណីជម្ងឺគ្រុនចាញ់ក្នុងចំណោមប្រជាជន១០០០នាក់	ភាគពាន់	0.80	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	384725.00	195284.00	13.00			13.00
16	ផ្តល់ការព្យាបាលជម្ងឺគ្រុនឈាម	ប្រយុទ្ធនឹងជម្ងឺឆ្លង	ទូទាំងខេត្ត	អ្នកស្លាប់ដោយសារជម្ងឺគ្រុនឈាម	ភាគរយ	<0.3	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	384725.00	195284.00	6.00			6.00
17	ធ្វើការឆ្លើយតបទៅនឹងជម្ងឺឆ្លងរាតត្បាត	ប្រយុទ្ធនឹងជម្ងឺឆ្លង	ទូទាំងខេត្ត	ព្រឹត្តិការណ៍ជម្ងឺឆ្លងរាតត្បាតបានធ្វើការឆ្លើយតបទាន់ពេល	ភាគរយ	100.00	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	384725.00	195284.00	14.00			14.00
18	ផ្តល់ការរក្សាទុកអ្នកជម្ងឺភ្នែក	ប្រយុទ្ធនឹងជម្ងឺមិនឆ្លងរ៉ាំរ៉ៃ - និងបញ្ហាសុខភាព សាធារណៈ ដទៃទៀត	ទូទាំងខេត្ត	អ្នកជម្ងឺភ្នែកបានទទួលការរក្សាទុក	នាក់	450.00	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	384725.00	195284.00	2.00			2.00
19	ផ្តល់សេវាថែទាំព្យាបាលដល់អ្នកជម្ងឺផ្លូវចិត្ត	ប្រយុទ្ធនឹងជម្ងឺមិនឆ្លងរ៉ាំរ៉ៃ - និងបញ្ហាសុខភាព សាធារណៈ ដទៃទៀត	ទូទាំងខេត្ត	អ្នកជម្ងឺផ្លូវចិត្តបានទទួលសេវាថែទាំព្យាបាល	នាក់	60.00	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	384725.00	195284.00	2.00			2.00
20	ផ្តល់សេវាថែទាំសុខភាពមាត់ធ្មេញដល់កុមារ	ប្រយុទ្ធនឹងជម្ងឺមិនឆ្លងរ៉ាំរ៉ៃ - និងបញ្ហាសុខភាព សាធារណៈ ដទៃទៀត	ទូទាំងខេត្ត	កុមារបានទទួលសេវាថែទាំសុខភាពមាត់ធ្មេញ	នាក់	120.00	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	384725.00	195284.00	2.00			2.00
21	ផ្តល់ការថែទាំព្យាបាលដល់អ្នកជម្ងឺទឹកនោមផ្អែម	ប្រយុទ្ធនឹងជម្ងឺមិនឆ្លងរ៉ាំរ៉ៃ រ៉ាំរ៉ៃ និងបញ្ហាសុខភាព សាធារណៈ ដទៃទៀត	ទូទាំងខេត្ត	អ្នកជម្ងឺទឹកនោមផ្អែមបានទទួលការថែទាំព្យាបាល	នាក់	1500.00	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	384725.00	195284.00	2.00			2.00
22	ធ្វើអន្តរាគមន៍គ្រោះមហន្តរាយ	ប្រយុទ្ធនឹងជម្ងឺមិនឆ្លងរ៉ាំរ៉ៃ -	ទូទាំងខេត្ត	គ្រោះមហន្តរាយបាន	ភាគរយ	100.00	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	384725.00	195284.00	28.00			28.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយប្រចាំឆ្នាំ (លានរៀល)			
				ចរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
	យបានទាន់ពេល	និងបញ្ហាសុខភាព សាធារណៈ ដទៃទៀត		ធ្វើអន្តរាគមន៍ទាន់ពេល				ភិបាល			0				
23	ផ្តល់សេវាសម្រាកពេទ្យ	ពង្រឹងប្រព័ន្ធសុខា	ទូទាំងខេត្ត	ការប្រើប្រាស់គ្រែ	ភាគរយ	75.00	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	384725.00	195284.00	1200.00			1200.00
24	ផ្តល់សេវាពិគ្រោះជំងឺ	ពង្រឹងប្រព័ន្ធសុខា	ទូទាំងខេត្ត	ករណីថ្មីលើប្រជាជនម្នាក់ក្នុង១ឆ្នាំ	នាក់/ឆ្នាំ	0.40	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	384725.00	195284.00	932.00			932.00
25	អនុវត្តមូលនិធិសមធម៌	ពង្រឹងប្រព័ន្ធសុខាភិបាល	ទូទាំងខេត្ត	មូលដ្ឋានសុខាភិបាលគ្របដណ្តប់ដោយមូលនិធិសមធម៌	ភាគរយ	100.00	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	384725.00	195284.00	402.00			402.00
26	បង្រៀនឆ្លុះបញ្ចាំង	ពង្រឹងប្រព័ន្ធសុខាភិបាល	ទូទាំងខេត្ត	មណ្ឌលសុខភាពមានឆ្លុះបញ្ចាំងយ៉ាងតិចម្នាក់	ភាគរយ	100.00	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	384725.00	195284.00	4697.00			4697.00
27	ផ្តល់របាយការណ៍ស្តីពីHMIS ធ្វើទៅក្រសួង	ពង្រឹងប្រព័ន្ធសុខាភិបាល	ទូទាំងខេត្ត	របាយការណ៍ស្តីពី HMIS ធ្វើទៅក្រសួងទាន់ពេល	ភាគរយ	100.00	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	384725.00	195284.00	11.00			11.00
28	ផ្តល់ច្បាប់អនុញ្ញាតិដល់សេវាសុខាភិបាលឯកជនគ្រប់ប្រភេទ	ពង្រឹងប្រព័ន្ធសុខាភិបាល	ទូទាំងខេត្ត	សេវាសុខាភិបាលឯកជនគ្រប់ប្រភេទមានច្បាប់អនុញ្ញាត	ភាគរយ	100.00	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	384725.00	195284.00	9.00			9.00
29	ផ្តល់ច្បាប់អនុញ្ញាតិដល់កន្លែងលក់ឱសថ	ពង្រឹងប្រព័ន្ធសុខាភិបាល	ទូទាំងខេត្ត	កន្លែងលក់ឱសថមានច្បាប់អនុញ្ញាត	ភាគរយ	100.00	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	១ ឆ្នាំ	384725.00	195284.00	12.00			12.00
សរុប												9721.00	0.00	0.00	9721.00
២.៣.វិស័យវប្បធម៌ វិចិត្រសិល្បៈ															
01	សិក្សាស្រាវជ្រាវបេតិកភណ្ឌ	ថែរក្សាបេតិកភណ្ឌ	មន្ទីរវប្បធម៌ខេត្តក្រចេះ	ប្រជាពលរដ្ឋជួយថែរក្សាការពារសម្បត្តិជាតិ	លើក	2	រដ្ឋ	មន្ទីរវប្បធម៌	៣ឆ្នាំ	90	៤	90.00	100.00	100.00	1506.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយប្រចាំឆ្នាំ (លានរៀល)			
				ចរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
02	ចងក្រងប្រវត្តិសិល្បៈនិងទស្សនីយភាព	ផ្សព្វផ្សាយនិងថែរក្សាប្រវត្តិសាស្ត្រ	ក្នុងខេត្តក្រចេះ	បន្តថែរក្សាវប្បធម៌	លើក	1	រដ្ឋ	មន្ទីរវប្បធម៌	៣ឆ្នាំ	37	15	30.00	40.00	40.00	110.00
03	ចងក្រងប្រវត្តិនិងអភិវឌ្ឍន៍វប្បធម៌	អោយប្រជាពលរដ្ឋយល់ដឹងអំពីតម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌	ក្នុងខេត្តក្រចេះ	ថែរក្សាវប្បធម៌	លើក	1	រដ្ឋ	មន្ទីរវប្បធម៌	៣ឆ្នាំ	3	1	30.00	40.00	40.00	110.00
04	ចងក្រងប្រវត្តិកាយនិងផ្សព្វផ្សាយវប្បធម៌	អោយប្រជាពលរដ្ឋយល់ដឹងអំពីតម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌	ក្នុងខេត្តក្រចេះ	ថែរក្សាវប្បធម៌	លើក	2	រដ្ឋ	មន្ទីរវប្បធម៌	៣ឆ្នាំ	3	0	30.00	40.00	40.00	110.00
05	ផ្សព្វផ្សាយសូន្យបន្ទប់សិល្បៈសិប្បកម្ម	លើកមតិស៊ីវិលភាពប្រជាពលរដ្ឋ	ក្នុងខេត្តក្រចេះ	ប្រជាពលរដ្ឋមានជំនាញ	លើក	1	រដ្ឋ	មន្ទីរវប្បធម៌	៣ឆ្នាំ	2	1	30.00	40.00	40.00	110.00
06	ថែទាំនិងរៀបចំប្រតិបត្តិការមន្ទីរ	មាននិរន្តរភាព	ខេត្តក្រចេះ	ហេដ្ឋារចនាសម្ព័ន្ធត្រូវបានថែទាំ	លើក	1	រដ្ឋ	មន្ទីរវប្បធម៌	៣ឆ្នាំ	2	2	30.00	40.00	40.00	110.00
សរុប												240.00	300.00	300.00	2056.00
២.៤. វិស័យសាសនា															
1	ពង្រឹងគុណភាពការសិក្សាផ្នែកធម៌វិន័យបង្កើនសាលាពុទ្ធិកសិក្សាគ្រប់គម្រិតសហការជាមួយមន្ទីរអប់រំដើម្បីពង្រឹងគុណភាពពុទ្ធិកម្មធម្មសិក្សានិងរកគ្រូបន្ថែម	ពង្រឹងគុណភាពសាលាព្រះធម៌វិន័យ	១៧សាលា	បង្កើនការយល់ដឹងនិងការទទួលខុសត្រូវ	កន្លែង	៤៥	រដ្ឋ	មន្ទីរធម៌កម្មការ	៣ឆ្នាំ	400	0	43.00	44.00	45.00	132.00
2	បង្កើនការផ្សព្វផ្សាយផ្នែកពុទ្ធសាសនាអោយបានទូលំទូលាយតាមការសំដែងធម៌ទេស	ដើម្បីអោយប្រជាពលរដ្ឋមានការយល់ដឹង	ទូទាំងខេត្ត	ដើម្បីអោយយល់ដឹងគ្រប់គ្នា	លើក	៣៧៨	រដ្ឋ	មន្ទីរធម៌កម្មការ	៣ឆ្នាំ			44.00	45.00	46.00	135.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
	នាតាមវិទ្យុនិងទូរទស្សន៍														
3	បង្កើននាទីផ្សព្វផ្សាយផ្នែកពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម តាមវត្តអារាមនិងទីប្រជុំជន តាមរយៈការសំដែងធម៌ទេសនាដោយផ្សារភ្ជាប់ការអប់រំអំពីបញ្ហាអេដស៍ និងគ្រឿង ញៀន	ដើម្បីអោយប្រជាពលរដ្ឋមាន ការយល់ដឹង	៦ក្រុង ស្រុក	ដើម្បីអោយយល់ដឹង គ្រប់គ្នា	លើក	១០៥	រដ្ឋ	មន្ទីរធម្មក ម្មការ	៣ឆ្នាំ	36619	19780	43.00	44.00	45.00	132.00
4	សិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំ សេចក្តីសំរេច សភាធរណីដល់មេដឹកនាំពាហិរសាសនា និងការអនុវត្ត គោលការណ៍របស់ក្រសួង ធម្មការ និងសាសនា ផ្តល់ កិច្ចសហការល្អជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន	ជំរុញមេដឹកនាំពាហិរសាសនា ដើម្បីចុះបញ្ជីសាសនាពិថ្នាក់ ក្រសួង	៦ក្រុង ស្រុក	ដើម្បីអោយមេសាសនា យល់ដឹងពីច្បាប់	វគ្គ	៤៨	រដ្ឋ	មន្ទីរធម្មក ម្មការ	៣ឆ្នាំ	36619	19780	43.00	44.00	45.00	132.00
សរុប												173.00	177.00	181.00	531.00

២.៥. វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យធម៌

01	ជួសជុលអណ្តូងស្នប់	ផ្តល់សេវាទឹកស្អាតនិងបង្កើន ការយល់ដឹងអំពីអនាម័យដល់	ចិត្របុរី,ស្នួល ,សំបូរ,ព្រែក ប្រសព្វ	គ្រួសារមានទឹកស្អាត ប្រើប្រាស់គ្រួសារមាន បង្គន់អនាម័យប្រើ ប្រាស់	អណ្តូង	115	រដ្ឋ	មន្ទីរអភិវឌ្ឍន៍ ជនបទ	1	14375	8625	150			150.00
02	សាងសង់អណ្តូងស្នប់ថ្មី	សហគមន៍ជនបទ	សំបូរ,ស្នួល,ចិត្របុរី,ព្រែក		អណ្តូង	12	រដ្ឋ	មន្ទីរអភិវឌ្ឍន៍ ជនបទ	1	1500	900	111			111.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
			ប្រសព្វ												
03	សង់អាងត្រងទឹកភ្លៀង (4ម៉ែត្រគូប)	ផ្តល់សេវាទឹកស្អាតនិងបង្កើន ការយល់ដឹងអំពីអនាម័យដល់ សហគមន៍ជនបទ	ចិត្របុរី		អាង	7	រដ្ឋ	មន្ទីរអភិវឌ្ឍន៍ ជនបទ	1	245	147	23.8			23.80
04	ស្តារស្រះសហគមន៍		សំបូរ		ស្រះ	1	រដ្ឋ	មន្ទីរអភិវឌ្ឍន៍ ជនបទ	1	250	150	39			39.00
05	ផ្តល់សម្ភារៈបង្គន់		កោះខ្មែរនិងវិ ឌ្យនៈ		បង្គន់	350	រដ្ឋ	មន្ទីរអភិវឌ្ឍន៍ ជនបទ	1	1750	820	105			105.00
សរុប												428.80			428.80

២.៦. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

01	ជួសជុលអាគារមន្ទីរ	កែលម្អហេដ្ឋារចនា សម្ព័ន្ធមន្ទីរ	ភូមិអូរឫស្សី ២	អាគារត្រូវការកែល ម្អ	អាគារ	1	ថវិការដ្ឋ	មន្ទីរ	១ឆ្នាំ	66	12	710			710
សរុប												710			710

២.៧. វិស័យសង្គមកិច្ច

01	អភិវឌ្ឍសុខុមាលភាពសម្រា ប់ជនរងគ្រោះនិងងាយរង គ្រោះ និងកិច្ចការគ្រួសារ	បង្កើនការជួយសង្គ្រោះដល់ ជនរងគ្រោះ និងងាយរងគ្រោះ ដោយមូលហេតុគ្រោះ មហន្តរាយ	ក្រុង ស្រុក ទាំង៦	ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ ជនរងគ្រោះ និង ងាយរងគ្រោះ	គ្រួសារ	3584	រដ្ឋ	មន្ទីរ	៣ឆ្នាំ	17486	8471	349.40	350.00	350.00	1049.40
02	ស្តារនីតិសម្បទា ជនរងគ្រោះ	អភិវឌ្ឍសុខុមាលភាពជន ពិការ	ទាំង៦ក្រុង ស្រុក	ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ ជនរងគ្រោះ និង ងាយរងគ្រោះ	នាក់	14	រដ្ឋ	មន្ទីរ	៣ឆ្នាំ	14	14	3.00	4.00	4.00	11.00
03	ផ្តល់សេវាស្តារលទ្ធភាពពល កម្មកាយសម្បទា និងផ្តល់ សម្ភារៈឧបករណ៍សិប្បនិម្មិត	អភិវឌ្ឍសុខុមាលភាពជន ពិការ	ទាំង៦ក្រុង ស្រុក	ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ ជនរងគ្រោះ និង ងាយរងគ្រោះ	នាក់	2250	មូលនិធិ	មណ្ឌល	៣ឆ្នាំ	2250	544	640.70	641.00	641.00	1922.70

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយប្រចាំឆ្នាំ (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
04	ផ្តល់សម្ភារៈសិស្សដល់កុមារ កូន ជនពិការ និងកុមារពិការ	អភិវឌ្ឍសុខុមាលភាពជន ពិការ	ទាំង៦ក្រុង ស្រុក	ផ្តល់សំភារៈសិក្សាដល់កុមារ ពិការនិងគ្រួសារ	ឆាក	93	មូលនិធិ	មណ្ឌល	៣ឆ្នាំ	93	45	31.00	31.00	31.00	93.00
05	បណ្តុះបណ្តាលនិងផ្តល់ទុន	អភិវឌ្ឍសុខុមាលភាពជន ពិការ	ទាំង៦ក្រុង ស្រុក	ផ្តល់ទុនបង្កើនមុខរបរជួន ជនពិការនិងគ្រួសារ	ឆាក	24	មូលនិធិ	មណ្ឌល	៣ឆ្នាំ	24	2	8.30	8.70	8.70	25.70
06	ផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការ ពារ និងលើកកម្ពស់សិទ្ធិ ជនពិការ	អភិវឌ្ឍសុខុមាលភាពជន ពិការ	ទាំង៦ក្រុង ស្រុក	បង្កើនការយល់ដឹងដល់ សហគមន៍ស្តីពីកិច្ចការ ពារនិងលើកកម្ពស់ សិទ្ធិជនពិការ	លើក	6	មូលនិធិ	មណ្ឌល	៣ឆ្នាំ	858	489	2.00	2.00	2.00	6.00
07	ផ្សព្វផ្សាយអំពី សិទ្ធិកុមារ និង ទប់ស្កាត់អំពើជួញដូរ មនុស្សរំលោភបំពាននិងធ្វើ អាជីវកម្ម	បង្កើនការ យល់ដឹងដល់សហគមន៍	ទាំង៦ក្រុង ស្រុក	បង្កើនការយល់ដឹងស្តី ពីសិទ្ធិកុមារ ទប់ស្កាត់ អំពើជួញដូរមនុស្សនិង ធ្វើអាជីវកម្ម	លើក	110	រដ្ឋ	មន្ទីរ	៣ឆ្នាំ	3800	2090	9.00	36.00	80.00	125.00
08	ត្រួតពិនិត្យការថែទាំជំនួស ចំពោះកុមារតាមមណ្ឌល និងសហគមន៍	បង្កើនយន្តការអន្តរាគមន៍ ចំពោះអំពើហិង្សា ក្នុងគ្រួសារ និងការរំលោភសិទ្ធិស្ត្រីនិង កុមារ និងការ ថែទាំកុមារ	ទាំង៦ក្រុង ស្រុក		កន្លែង	4	អង្គការ	មន្ទីរ	៣ឆ្នាំ	1443	699	2.00	2.50	2.50	7.00
សរុប												1045.4	1075.2	1119.2	3239.8
២.៤. វិស័យព័ត៌មាន															
01	ចុះថតយកព័ត៌មានមកផ្សាយ តាមវីឡូខេត្ត និង ទូរទស្សន៍	ពង្រីកមត៌ភាពផ្សាយ	ក្រុង ស្រុក ទាំង៦	បានផ្សព្វផ្សាយក្នុង ១ថ្ងៃ ១៨ម៉ោង	លើក	៣	ថវិកាមន្ទីរ	មន្ទីរព័ត៌មា ន	៣ឆ្នាំ	150000	80000	50.00			50.00
សរុប												50.00	0.00	0.00	50.00
២.៥. វិស័យយេនឌ័រ															
1	រៀបចំវេទិកានិងផ្សព្វផ្សាយ	បង្កើនភាពសុខដុមរម្យនា	ក្រចេះ,	វេទិកាផ្សព្វផ្សាយ+	លើក	5	ក្រសួង	មន្ទីរកិច្ច	1 ឆ្នាំ	400	280	10.00			10.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយប្រចាំឆ្នាំ (លានដុល្លារ)			
				ចរិយាសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
	ការលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរ	ក្នុងគ្រួសារនិងសហគមន៍ មានភាពប្រសើរ	ឃុំចំបក់, ស្វាយជ្រះ, កន្ទួត, ឃើម					ការនាំ							
2	បណ្តុះបណ្តាលស្តីពីការកែ លម្អនិងចំណីអាហារ	បង្កើនមុខរបរដល់ស្ត្រីមានជីវភាពប្រសើរ	គោលាប៉, ស្វាយជ្រះ, មជ្ឈមណ្ឌល	បណ្តុះបណ្តាល	លើក	3	ក្រសួង	ការ/ វិអ. ក/ស	1 ឆ្នាំ	45	45	12.00			12.00
3	បណ្តុះបណ្តាលស្តីពីបច្ចេកទេស គ្រួសារ	ក្រុមគ្រួសារស្ថាប័នបច្ចេកទេស មានអាហារសុវត្ថភាព	គោលាប៉, ដារ, ថ្មីអណ្តើក, សណ្តាន	បណ្តុះបណ្តាល	លើក	4	ក្រសួង	ការ/ វិអ. ស/ក	1 ឆ្នាំ	80	55	8.00			8.00
04	បណ្តុះបណ្តាល អាហារូប ឧបត្ថម្ភ	កុមារមានសុខភាពល្អ	កំពង់ដំរី ដំរីផ្សេង ក្បាលដំរី	បណ្តុះបណ្តាល	វគ្គ	9	ក្រសួង	ការ/ វិស្វកម្ម	1 ឆ្នាំ	235	195	5.00			5.00
05	ផ្សព្វផ្សាយច្បាប់ទប់ស្កាត់ការ ជួញដូរមនុស្សគេងប្រវ័ញ្ច ចំណាកស្រុក+	អំពើជួញដូរនិងចំណាកស្រុក យចុះ	ចង្កៀង ឆ្នង រលួសមានជ័យ តាម៉ៅ	ផ្សព្វផ្សាយ	លើក	8	ក្រសួង	ការ/ ផ្សព្វផ្សាយ	1 ឆ្នាំ	720	700	5.00			5.00
06	ផ្សព្វផ្សាយ ច្បាប់ទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារនិងកិច្ច ការពារជនរងគ្រោះ	អំពើហិង្សាត្រូវបានកាត់បន្ថយ	សំបូរ ឬស្សីកែវ ពីរផ្ទះ តាម៉ៅ	ផ្សព្វផ្សាយ	លើក	8	ក្រសួង	ការ/ ផ្សព្វផ្សាយ	1 ឆ្នាំ	720	500	5.50			5.50
07	ផ្សព្វផ្សាយចំណេះដឹងយេនឌ័រ គោលគំនិតយេនឌ័រនិងការ លើកកម្ពស់ផែនការគ្រួសារ	ក្នុងគ្រួសារមានការពិភាក្សា រៀបចំផែនការក្នុងគ្រួសារ	ក្រុង ស្រុកទាំង៦	ផ្សព្វផ្សាយ	លើក	11	ក្រសួង	ការ/ យេនឌ័រ	1 ឆ្នាំ	660	500	10.00			10.00
08	ផ្សព្វផ្សាយ ចំណេះដឹង យេនឌ័រ និងសិទ្ធិស្ត្រី	ស្ត្រីប្រកួតប្រជែងបានសិទ្ធិស្មើគ្នា	សំបូរ, កន្ទួត, ការកណ្តាល, ថ្មី, ស្នួល, ឬស្សីកែវ,	ផ្សព្វផ្សាយ	លើក	8	ក្រសួង	មន្ទីរ	1 ឆ្នាំ	480	400	10.00			10.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានដុល្លារ)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
			ស្រែជិះ												
09	វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្របសម្រួល គ ក ន ក និងការវិ កិច្ចការវិស្វក	បង្កើនសមត្ថភាពអ្នកទទួលបន្ទុក កិច្ចការនារីឃុំ	មន្ទីរ	បណ្តុះបណ្តាល	វគ្គ	4 (3រដ្ឋ(	ក្រសួង	មន្ទីរ	1ឆ្នាំ	27	27	10.00			10.00
10	វេទិកាពិគ្រោះយោបល់ ស្តីពីការអនុវត្តសកម្មភាពរបស់គកនក ស្រុក ក្រុង	អ្នកទទួលបន្ទុក កិច្ចការនារីមានសមត្ថភាព ចេះរកប្រភពនៃបញ្ហា		វេទិកា	លើក	2	ក្រសួង	មន្ទីរ	1ឆ្នាំ	53	53	0.00			0.00
11	រៀបចំទិវាអន្តរជាតិ ៨ មីនា	រំលឹកខួបទាមទារសិទ្ធិនារីអន្តរជាតិ	ក្រចេះ,ស្នួល, ឆ្លូង,	មីទិញ	លើក	3	ក្រសួង	មន្ទីរ	1ឆ្នាំ	600	450	9.00			9.00
12	បង្កើតនិងពង្រឹងក្រុមស្ត្រីក្នុងការលើកកម្ពស់សមភាពយេនឌ័រ	ស្ត្រីទទួលបានចំណេះដឹង	ក្នុងស្រុក៥ និងក្រុង១	បណ្តុះបណ្តាល	វគ្គ	18	ក្រសួង	មន្ទីរ	1ឆ្នាំ	180	180	8.00			8.00
13	ប្រជុំបូកសរុបលទ្ធផលនិងលើកទិសដៅបន្ត	អង្គភាពទទួលបានរបាយការណ៍និងលើកផែនការអនុវត្តបន្ត	មន្ទីរ	ប្រជុំ	ឆ្នាំ	1	ក្រសួង	មន្ទីរ	1ឆ្នាំ			0.00			0.00
14	គាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំ	មន្ទីរអនុវត្តសកម្មភាពតាមផែនការគ្រោងទុក រួមទាំងបៀវត្ស	មន្ទីរ	ដំណើការមន្ទីរមានប្រសិទ្ធភាព	លើក	"	ក្រសួង	មន្ទីរ	1ឆ្នាំ	32	30	548.00			548.00
15	គាំទ្រដល់ដំណើរការជួយស្ត្រីអង្គការដោយអំពើហិង្សានិងគ្រួសារស្ត្រីក្រីក្រនៅតាមសហគមន៍	គាំទ្រដល់ដំណើរការជួយស្ត្រីអង្គការដោយអំពើហិង្សានិងគ្រួសារស្ត្រីក្រីក្រនៅតាមសហគមន៍	សហគមន៍	ចុះសួរសុខទុក្ខនិងរកដំណោះស្រាយ	គ្រួសារ	80	ក្រសួង	មន្ទីរ	1ឆ្នាំ	400	200	6.00			6.00
16	សង់របងមជ្ឈមណ្ឌល	សុវត្ថិភាពសម្ភារៈ	សង្កាត់អូរ	របងត្រូវបានសាងសង់	ម	150	មន្ទីរ	មន្ទីរ	1ឆ្នាំ	200	190	300.00			300.00

ល.រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
	អភិវឌ្ឍន៍ស្រូវ		ឫស្សី	រួច											
សរុប												946.50	0.00	0.00	946.50
៣. ផ្នែកការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ															
៣.១. វិស័យរៀបចំបែតមិនគួរបន្ថយកម្ម សំណាង និងសុវិធានី															
1	ផ្សព្វផ្សាយច្បាប់ និងបទដ្ឋាន គតិយុត្តពាក់ព័ន្ធនឹងវិស័យដីធ្លី	បង្កើនការចុះបញ្ជីនិងពង្រឹង ការធ្វើផែនការប្រើប្រាស់ដី	ក្រុង/ស្រុកទាំង ៦	ប្រជាពលរដ្ឋនឹងទទួល បានចំណេះដឹងពីវគ្គផ្ស ព្វផ្សាយ	លើក	4	ថវិការដ្ឋ	មន្ទីរដែនដី	១ឆ្នាំ	70	25	5.5			5.50
2	ការចុះបញ្ជីលើកដំបូង	បង្កើនការចុះបញ្ជីនិងពង្រឹងកា រធ្វើផែនការប្រើប្រាស់ដី	ក្រុង/ស្រុកទាំង ៦	ដីប្រជាពលរដ្ឋស្នើសុំ ត្រូវបានចុះបញ្ជី	ប័ណ្ណ	300	ថវិការដ្ឋ	មន្ទីរដែនដី	0១ ឆ្នាំ	700	300	13.5			13.50
3	ការចុះបញ្ជីបន្ត	បង្កើនការចុះបញ្ជីនិងពង្រឹងកា រធ្វើផែនការប្រើប្រាស់ដី	ក្រុង/ស្រុកទាំង ៦	ដីប្រជាពលរដ្ឋស្នើសុំ ត្រូវបានចុះបញ្ជី	ប័ណ្ណ	100	ថវិការដ្ឋ	មន្ទីរដែនដី	0១ ឆ្នាំ	300	100	8.0			8.00
4	ការចុះបញ្ជីដីលក្ខណៈជាប្រព័ ន្ធ	បង្កើនការចុះបញ្ជីនិងពង្រឹងកា រធ្វើផែនការប្រើប្រាស់ដី	ក្រុងក្រចេះ	ដីរដ្ឋនិងដីឯកជនត្រូវបាន ចុះបញ្ជី	ភូមិ	5	ថវិការដ្ឋ	មន្ទីរដែនដី	១ឆ្នាំ	7,000	3,000	200.0			200.00
5	ការងារដោះស្រាយទំនាស់ដី ធ្ងន់	លុបបំបាត់ទំនាស់ដីធ្ងន់	ក្រុង/ស្រុកទាំង ៦	ទំនាស់ដីធ្ងន់ត្រូវបាន ដោះស្រាយជូនប្រជាព លរដ្ឋ	ករណី	10	ថវិការដ្ឋ	មន្ទីរដែនដី	១ឆ្នាំ	50	20	7.0			7.00
6	ស្រង់ទិន្នន័យ ដើម្បីធ្វើប្លង់គោលថ្នាក់ស្រុក	បង្កើនការចុះបញ្ជីនិងពង្រឹងកា រធ្វើផែនការប្រើប្រាស់ដី	ស្រុកចិត្របុរី	ប្លង់គោលស្រុក ត្រូវបានរៀបចំ	ស្រុក	1	ថវិការដ្ឋ	មន្ទីរដែនដី	១ឆ្នាំ	6,500	2,000	7.0			7.00
7	ធ្វើបច្ចុប្បន្នភាពផ្លូវតាមក្រុង ស្រុក/	បង្កើនការចុះបញ្ជីនិងពង្រឹងកា រធ្វើផែនការប្រើប្រាស់ដី	ក្រុង/ស្រុកទាំង ៦	ផែនទីផ្លូវក្រុងស្រុក/ ត្រូវបានរៀបចំ	ក្រុង ស្រុក	6	ថវិការដ្ឋ	មន្ទីរដែនដី	១ឆ្នាំ	3,000	1,500	4.0			4.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានដុល្លារ)			
				ចរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
8	គាំទ្រដំណើរការរដ្ឋបាលសម្បទានដីសង្គមកិច្ច	សម្បទានសង្គមកិច្ចជូនគ្រួសារក្រីក្រ	ស្រុកឆ្លូង ស្រុកស្នួល	ប្រជាពលរដ្ឋក្រីក្រទទួលបានដីសម្បទានសង្គមកិច្ច	ឃុំ	2	ថវិការដ្ឋ	មន្ទីរដែនដី	១ឆ្នាំ	1,500	500	16.5			16.50
9	ចុះត្រួតពិនិត្យការដ្ឋាន ចេញលិខិតបើក បិទនិងផ្អាកការដ្ឋានសំណង់	កាត់បន្ថយសំណង់អត់ច្បាប់	ក្រុង/ស្រុកទាំង៦	សំណង់មានបទដ្ឋានបច្ចេកទេសនិងគុណភាព	ក្រុង ស្រុក	6	ថវិការដ្ឋ	មន្ទីរដែនដី	១ឆ្នាំ	250	100	12.0			12.00
10	ការងារផ្សព្វផ្សាយបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង វិស័យសំណង់	កាត់បន្ថយសំណង់អាណាចិបតេយ្យ	ក្រុង/ស្រុកទាំង៦	អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋទទួលបានចំណេះដឹង	ក្រុង ស្រុក	6	ថវិការដ្ឋ	មន្ទីរដែនដី	១ឆ្នាំ	250	100	6.5			6.50
11	ចងក្រងទិន្នន័យអំពីស្ថានភាពបច្ចុប្បន្ននៃលំនៅ ឋាន	ស្វែងយល់អំពីតម្រូវការលំនៅឋាន	ក្រុង/ស្រុកទាំង៦	ទិន្នន័យតម្រូវការលំនៅឋានគ្រួសារក្រីក្រច្បាស់លាស់	ក្រុង ស្រុក	6	ថវិការដ្ឋ	មន្ទីរដែនដី	១ឆ្នាំ	10,000	4,500	7.0			7.00
12	ចងក្រងទិន្នន័យទីតាំងលំនៅឋានលើដីរដ្ឋដោយខុសច្បាប់និងរកដំណោះស្រាយ	រៀបចំផែនការអនុវត្តការងារលំនៅឋាន	ក្រុង/ស្រុកទាំង៦	សម្រេចបានផែនការអនុវត្តការងារលំនៅឋាន	ក្រុង ស្រុក	6	ថវិការដ្ឋ	មន្ទីរដែនដី	១ឆ្នាំ	500	150	7.0			7.00
13	ជួសជុលអគាររដ្ឋបាលមន្ទីរ (១ជំហានទី1)	កែលម្អសោភ័ណភាពមន្ទីរ	មន្ទីរ	អគារត្រូវបានកែលម្អ	ខ្នង	1	ថវិការដ្ឋ	មន្ទីរដែនដី	១ឆ្នាំ	96	15	200.0			200.00
សរុប												494.00	0.00	0.00	494.00
៣.២. វិស័យព្រៃឈើ															
01	ផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ	អភិរក្សនិងអភិវឌ្ឍន៍ធនធានព្រៃឈើនិងសត្វព្រៃ	គ្រប់ស្រុក	អ្នកចូលរួមមានការយល់ដឹងអំពីច្បាប់ព្រៃឈើ	លើក	3	ថវិកា ជាតិ	រដ្ឋបាលព្រៃឈើក្រចេះ	០៣ ថ្ងៃ	300	120	36.00			36.00
02	បណ្តុះកូនឈើ	អភិរក្សនិងអភិវឌ្ឍន៍ធនធាន	សង្កាត់	មានកូនឈើចែកជូន	កន្លែង	14	ថវិកា ជាតិ	រដ្ឋបាល	១២	700	300	120.00			120.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានដុល្លារ)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
		ព្រៃឈើនិងសត្វព្រៃ		ប្រជាពលរដ្ឋ				ព្រៃឈើ ក្រចេះ	ខែ						
03	ដាំដើមឈើ	អភិរក្សនិងអភិវឌ្ឍន៍ធនធាន ព្រៃឈើនិងសត្វព្រៃ	ស្រុកស្លួល	ធនធានព្រៃឈើមាន ការកើនឡើង	លើក	1	ថវិកា ជាតិ	ព្រៃឈើ ក្រចេះ	១ថ្ងៃ	600	250		12		12
04	ពង្រឹងសហគមន៍ព្រៃឈើនិង បង្កើនជីវភាព	អភិរក្សនិងអភិវឌ្ឍន៍ធនធាន ព្រៃឈើនិងសត្វព្រៃ	២០ទីតាំង	សហគមន៍ព្រៃឈើ២០ បានពង្រឹង	លើក	20	ថវិកា ជាតិ	ព្រៃឈើ ក្រចេះ	១២ ខែ	650	300		13		13
05	កំណត់ព្រំប្រទល់ និងចុះ បញ្ជីកាសម្បត្តិព្រៃឈើ	អភិរក្សនិងអភិវឌ្ឍន៍ធនធាន ព្រៃឈើនិងសត្វព្រៃ	៦០០ បង្គោល	ព្រំប្រទល់ព្រៃឈើអចិន្ត្រៃយ៍ ប្រវែង១០០ គម កំណត់	បង្គោល	600	ថវិកា ជាតិ	ព្រៃឈើ ក្រចេះ	១២ ខែ	200	80		108		108
06	ការអភិរក្សធនធានជីវចម្រុះ និងសត្វព្រៃ	អភិរក្សនិងអភិវឌ្ឍន៍ធនធាន ព្រៃឈើនិងសត្វព្រៃ	០៧កន្លែង	ធនធានព្រៃឈើ សត្វ ព្រៃ និង ជីវៈចម្រុះ បាន ការពារថែរក្សា	កន្លែង	7	ថវិកា ជាតិ	ព្រៃឈើ ក្រចេះ	១២ ខែ	1400	700			480	480
07	ពង្រឹងការអនុវត្តច្បាប់ស្តីពី ព្រៃឈើ និងអភិបាលកិច្ចល្អ	អភិរក្សនិងអភិវឌ្ឍន៍ធនធាន ព្រៃឈើនិងសត្វព្រៃ	ខណ្ឌរដ្ឋ បាលព្រៃឈើ ក្រចេះ	ធនធានព្រៃឈើ សត្វ ព្រៃនិង ជីវៈចម្រុះ បានការពារ ថែរក្សា	វគ្គ	1	ថវិកា ជាតិ	ព្រៃឈើ ក្រចេះ	១២ ខែ	74	1			320	320
សរុប												156	133	800	1783
៣.២. វិស័យផលិតផល															
01	ផ្សព្វផ្សាយច្បាប់ស្តីពីផលិតផល	ប្រជាជនគោរពច្បាប់	ទូទាំងខេត្ត	ផ្សព្វផ្សាយច្បាប់ផល ផល	លើក	57	រដ្ឋបាលជ លផល	ផលផល	1	2750	790	32.00			32.00
02	ពង្រឹងសហគមន៍នេសាទ	សហគមន៍រឹងមាំ	ក្រុងក្រចេះ	ពង្រឹងសហគមន៍	សហ/	1	រដ្ឋបាលជ លផល	ផលផល	1	62	9	5.00			5.00
03	រៀបចំសហគមន៍ចុះបញ្ជីនៅ ក្រសួង	សហគមន៍ស្របច្បាប់	ស្រុកសំបូរ, ក្រចេះ	រៀបចំសហគមន៍ចុះ បញ្ជី	សហ/	1	រដ្ឋបាលជ លផល	ផលផល	1	760	380	104.00			104.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានដុល្លារ)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
04	ពង្រឹងកសិករផលិតពូជត្រី	មានកូនត្រីគ្រប់គ្រាន់តាមតម្រូវការអ្នកចិញ្ចឹម	ស្រុកចិត្របុរី, ក្រចេះ	ពង្រឹងកសិករផលិតពូជត្រី	គ្រួសារ	2	រដ្ឋបាលជលផល	ជលផល	1			5.00			5.00
05	បោះបង្គោលព្រំព្រៃលិចទឹក	ការពារជម្រកត្រី	ស្រុកសំបូរ	បោះបង្គោលព្រំព្រៃលិចទឹក	កន្លែង	1	រដ្ឋបាលជលផល	ជលផល	1	3680	1320	40.00			40.00
06	ប្រារព្ធថវិកាវប្បធម៌ និងដាំព្រៃលិចទឹក	បង្កើនផលិតក្នុងធម្មជាតិ	ស្រុកឆ្លូង	ប្រារព្ធថវិកាវប្បធម៌	លើក	1	រដ្ឋបាលជលផល	ជលផល	1	200	78	5.00			5.00
07	ចុះត្រួតពិនិត្យបទល្មើស នេសាទ	កាត់បន្ថយការនេសាទខុសច្បាប់	ទូទាំងខេត្ត	ចុះល្បាត	លើក	414	FIA WWF EU	ជលផល, ឆ្នាំទន្លេ	1	120	0	88.00			88.00
សរុប												435.00	0.00	0.00	2983.00

៣.៣. វិស័យបរិស្ថាន

01	ធ្វើធុងសំរាមកៅស៊ូកងឡាន	គ្រប់គ្រងនិងកែលម្អសោភ័ណភាពបរិស្ថាន	ក្រុងស្រុក ទាំង៦	ធុងសំរាមកៅស៊ូកងឡាន	ធុង	៣៦៥	ថវិកាអនាម័យក្រុង		១ឆ្នាំ	369017	186216	58.40			58.40
02	ជួសជុលទីលានចាក់សំរាម	គ្រប់គ្រងនិងកែលម្អសោភ័ណភាពបរិស្ថាន	ឆ្លូងនិងព្រែកប្រសព្វ	ទីលានចាក់សំរាម	កន្លែង	២	ថវិការដ្ឋ	មន្ទីរបរិស្ថាន	១ឆ្នាំ	128628	65199		480.00		480.00
03	សាងសង់អាងប្រព្រឹត្តកម្មទឹកខ្វក់	គ្រប់គ្រងនិងកែលម្អសោភ័ណភាពបរិស្ថាន	ក្រុងក្រចេះ	សង់អាងប្រព្រឹត្តកម្ម	កន្លែង	១	ថវិការដ្ឋ	មន្ទីរបរិស្ថាន	១ឆ្នាំ	31673	16387		410.00		410.00
04	បង្កើតសេវាប្រមូលសំរាម	គ្រប់គ្រងនិងកែលម្អសោភ័ណភាពបរិស្ថាន	ឆ្លូងនិងសំបូរ	មានក្រុមហ៊ុនប្រមូលសំរាម	ក្រុមហ៊ុន	២		ក្រុមហ៊ុន	១ឆ្នាំ	31673	16387			45.00	45.00
សរុប												581.40	890.00	45.00	4064.40

៤. ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

៤.១. វិស័យទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

01	ផ្សព្វផ្សាយច្បាប់	បង្កើនការយល់ដឹងដល់មន្ត្រីប្រជាពលរដ្ឋសិស្សានុសិស្ស	ស្រុកឆ្លូង ព្រែកប្រសព្វ	ផ្សព្វផ្សាយច្បាប់	លើក	5	រដ្ឋ	មន្ទីរទ. រ ព អ	25 ថ្ងៃ	633	285	40.00			40.00
----	-------------------	---	-------------------------	-------------------	-----	---	------	----------------	---------	-----	-----	-------	--	--	-------

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានដុល្លារ)			
				ចរិយាសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
			ទីត្របុរី ស្នួល ក្រុងក្រចេះ												
02	តាមដានការអនុវត្តច្បាប់	ពង្រឹងប្រសិទ្ធភាពការងារ	ស្រុកឆ្លូង	ចុះតាមដាន	លើក	12	រដ្ឋ	មន្ទីរទ រ ព អ	60 ថ្ងៃ	108	54	10.00			10.00
03	ទទួលពាក្យបណ្តឹងនិងចុះ អង្កេតស្រាវជ្រាវពាក្យ បណ្តឹង	ជួយសម្រួលទាក់ទងផ្លូវច្បាប់ ដល់ប្រជាពលរដ្ឋចុះដោះស្រាយ ជូនប្រជាពលរដ្ឋ	គ្រប់មជ្ឈដ្ឋាន ក្នុងខេត្ត	បង្កើនការទទួលពាក្យ បណ្តឹង	%	100	រដ្ឋ	មន្ទីរទ រ ព អ	210 ថ្ងៃ	108	54	10.00			10.00
04	ចុះធ្វើអធិការកិច្ច	ពង្រឹងការគ្រប់គ្រងចំណូល ចំណាយថវិការដ្ឋពង្រឹងការគ្រប់ គ្រងសារពើភ័ណ្ឌទ្រព្យ សម្បត្តិរដ្ឋ	តាមអង្គភាព នានា ជុំវិញខេត្ត	កែលម្អអនុវត្តចំណុចអវិជ្ជមានតាមមន្ទីរអង្គភាព	លើក	25	រដ្ឋ	មន្ទីរទ រ ព អ	125 ថ្ងៃ	150	75	54.00			54.00
សរុប												114.00	0.00	0.00	114.00

៤.២. វិស័យមុខងារសាធារណៈ

01	ចុះពិនិត្យ និងតាមដានការប្រើប្រាស់មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត	ពង្រឹងការគ្រប់គ្រង និងប្រើប្រាស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាអោយបានត្រឹមត្រូវ	គ្រប់មន្ទីរ អង្គភាពក្នុងខេត្ត	លុបបំបាត់មន្ត្រីរាជការ អសកម្ម ក្នុងការបំពេញការងារ	លើក	36	មន្ទីរ	មន្ទីរមុខងារ សាធារណៈ	1ឆ្នាំ	192	58	43.34			43.34
02	ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត វិស័យមុខងារសាធារណៈ	អភិវឌ្ឍសមត្ថភាពមន្ត្រីរាជការផ្នែកច្បាប់លើវិស័យមុខងារសាធារណៈ	គ្រប់មន្ទីរអង្គភាពក្នុងខេត្ត	មន្ត្រីរាជការស៊ីវិលទទួលបាន ចំណេះដឹងបន្ថែម	វគ្គ	4	មន្ទីរ	មន្ទីរមុខងារ សាធារណៈ	1ឆ្នាំ	192	58	17.00			17.00
03	ត្រួតពិនិត្យស្ថានភាពរដ្ឋបាលស្ថានភាពគ្រួសារ និងឆ្លងតារាងទូទាត់បៀវត្ស	បានដឹងពីការប្រែប្រួលស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសារ	គ្រប់មន្ទីរ អង្គភាពក្នុងខេត្ត	មន្ត្រីរាជការទទួលបាន ផលប្រយោជន៍	លើក	24	មន្ទីរ	មន្ទីរមុខងារ សាធារណៈ	1ឆ្នាំ	2500	765	34.50			34.50

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានដុល្លារ)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
	មន្ត្រីរាជការស៊ីវិល														
សរុប												94.84	0.00	0.00	94.84
៤.២. វិស័យផែនការស្ថិតិ															
01	គាំទ្ររដ្ឋបាលរាជធានី ខេត្ត ក្នុងការប្រមូល និងរៀបចំ ទិន្នន័យមូលដ្ឋានឃុំ	ទិន្នន័យមូលដ្ឋានមានគុណភាព និងប្រសិទ្ធភាព	ក្រុង ស្រុក ទាំង៦	មន្ត្រីក្រុង ស្រុក មេឃុំ ចៅសង្កាត់ សៀម មេ ភូមិបានបណ្តុះបណ្តាល	វគ្គ	១៦	ផអព	មន្ទីរផែន ការ	១៨ ថ្ងៃ	360	160	9.27			9.27
02	សិក្ខាសាលាថ្នាក់ខេត្ត និងវគ្គ វិជ្ជា ឡើងវិញ ស្តីពីទិន្នន័យ មូលដ្ឋាន និង ឧបករណ៍នានា សម្រាប់ការកសាង កម្មវិធី វិនិយោគខេត្ត	ពង្រឹងការវិភាគព័ត៌មានស្ថាន ភាព ខេត្ត ក្រុង ស្រុក	មន្ទីរផែនការ	ក្រុមការងារផែនការខេ ត្ត ទទួលបានព័ត៌មាន ស្ថានភាព និងការវិភាគ	វគ្គ	១	ផអព	មន្ទីរផែន ការ	១ថ្ងៃ	80	30	1.45			1.45
03	សិក្ខាសាលាថ្នាក់ក្រុង ស្រុក និងវគ្គវិជ្ជាឡើងវិញស្តីពីទិន្ន ន័យមូលដ្ឋាន និងឧបករណ៍ នានាសម្រាប់ការកសាងកម្ម វិធីវិនិយោគខេត្ត	ពង្រឹងការវិភាគព័ត៌មានស្ថាន ភាព ខេត្ត ក្រុង ស្រុក	ក្រុង ស្រុកទាំង៦	សមាជិកចូលរួមបាន ទទួលបាននេះដឹង ពីការវិភាគព័ត៌មាន	វគ្គ	៦	ថវិកាមន្ទីរ	មន្ទីរផែន ការ	៦ថ្ងៃ	300	98	4.00			4.00
	រៀបចំទិន្នន័យនិងឯកសារនានា សម្រាប់គាំទ្រការរៀបចំវេទិកា កសាងផែនការថ្នាក់ខេត្ត	មានសង្គតិភាព នៃកម្ម វិធីវិនិយោគគ្រប់ថ្នាក់	សាលាខេត្ត	គម្រោងអាទិភាព គ្រប់ ថ្នាក់មិនមានការជាន់ គម្រោងគ្នា	សិក្ខាសា លា	១	ផអព	មន្ទីរផែន ការ	១ថ្ងៃ	95	25	0.36			0.36
04	គាំទ្រការរៀបចំនានាសម្រាប់ កិច្ចដំណើរការសិក្ខាសាលាស មាហរណកម្មថ្នាក់ក្រុង ស្រុក	ក្រុមការងារវិភាគគាំទ្រ នៅមូលដ្ឋាន	មន្ទីរផែនការ	គម្រោងអាទិភាពឃុំ សង្កាត់ប្រចាំឆ្នាំ បានទទួលការគាំទ្រ	ក្រុង ស្រុក	៦	មន្ទីរ ផអព	មន្ទីរផែន ការ	៦ថ្ងៃ	520	211	3.60			3.60
05	គាំទ្រការរៀបចំ និងការ	គម្រោងម៉ាទ្រីច	ក្រុង	គម្រោងអាទិភាពឃុំ	ឃុំ	46	មន្ទីរ	មន្ទីរផែន		90	40	0.92			0.92

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2016	2017	2018	សរុប
	ផលិតទិន្នន័យគម្រោង អភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ		ស្រុកទាំង៦	សង្កាត់ប្រចាំឆ្នាំ បាន បោះពុម្ព និងចែកជូន	សង្កាត់		ផ្សព្វផ្សាយ	ការ							
07	ដំណើរការអត្តសញ្ញាណកម្ម គ្រួសារក្រីក្រជំងឺ	កំណត់អត្តសញ្ញាណគ្រួសារក្រី ក្រ	២៥២ភូមិ	គ្រួសារក្រីក្រពិតប្រាកដ ទទួលបានប័ណ្ណ	គ្រួសារ	17622	ក្រសួងផែនការ	មន្ទីរផែនការ	៥ខែ	70488	35244	378.00			378.00
សរុប												397.60	0.00	0.00	397.60

១.៣២ ៖ គម្រោងមានការស្នើសុំទ្រង់

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយ (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
១.ផ្នែកសេដ្ឋកិច្ច															
១.១.វិស័យកសិកម្ម															
01	បណ្តុះបណ្តាលបច្ចេកទេសសម្រិតសម្រាំងពូជស្រូវទាំង ១០មុខ	ទិន្នផលស្រូវជាមធ្យមមានការកើនឡើង	ក្រុង ស្រុក ទាំង៦	កសិករ ពី ២០នាក់ ទៅ ២៥នាក់ ត្រូវបានបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម ។	វត្ត	49	RGC	PDA	3ឆ្នាំ	1,225	367	0.30	7.00	7.00	14.30
02	ជ្រើសរើស និងធ្វើបង្ហាញពីបច្ចេកទេសសម្រិតសម្រាំងពូជស្រូវ សែនពីដោ អីអែរ៦៦ ផ្ការដួល និងនាងអំ	-	ក្រុង ស្រុក ទាំង៦	កសិករពី ២០នាក់ ទៅ ២៥នាក់ ត្រូវបានបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម ។	បង្ហាញ	245	-	-	3ឆ្នាំ	245	74	0.70	7.00	7.00	14.70
03	ជ្រើសរើសទីតាំងធ្វើបង្ហាញពីផលិតផល និងផ្សព្វផ្សាយពូជស្រូវទាំង ១០	-	ក្រុង ស្រុក ទាំង៦	កសិករដែលបានជ្រើសរើសសម្រាប់ធ្វើបង្ហាញទទួលការ ណែនាំអនុវត្តផ្ទាល់ និងផ្សព្វផ្សាយបន្តក្នុងមូលដ្ឋាន	កន្លែង	19	-	-	3ឆ្នាំ	2,300	690	53.00	45.00	45.00	143.00
04	បណ្តុះបណ្តាលពីសារៈប្រយោជន៍ការប្រើប្រាស់ជីលាមកសត្វ និងជីកំប៉ុស្តិ៍	-	ក្រុង ស្រុក ទាំង៦	កសិករពី២០នាក់ ទៅ ២៥នាក់ ត្រូវបានបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម ។	វត្ត	30	-	-	3ឆ្នាំ	1,150	345	1.50	6.00	6.00	13.50
05	ធ្វើបង្ហាញរោងសន្សំជីលាមកសត្វ និងជីកំប៉ុស្តិ៍	-	ក្រុង ស្រុក ទាំង៦	កសិករដែលបានជ្រើសរើសសម្រាប់ធ្វើបង្ហាញទទួលការ ណែនាំអនុវត្តផ្ទាល់ និងផ្សព្វផ្សាយបន្តក្នុងមូលដ្ឋាន	បង្ហាញ	94	-	-	3ឆ្នាំ	170	51	15.00	18.00	18.00	51.00

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
06	បណ្តុះបណ្តាលបច្ចេកទេសប្រពលវិបាកកម្ម ដំណាំស្រូវតាមគោលការណ៍ធម្មជាតិ (បរិស)	-	ក្រុង ស្រុក ទាំង៦	កសិករពី ២០នាក់ ទៅ ២៥នាក់ ត្រូវបានបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម ។	វគ្គ	49	-	-	3ឆ្នាំ	1,525	457	5.00	7.00	7.00	19.00
07	ធ្វើបង្ហាញតាមបច្ចេកទេសប្រពលវិបាកកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិ (បរិស)	-	ក្រុង ស្រុក ទាំង៦	កសិករដែលបានជ្រើសរើសសម្រាប់ធ្វើបង្ហាញទទួលបានការណែនាំ អនុវត្តផ្ទាល់ និងផ្សព្វផ្សាយបន្តក្នុងមូលដ្ឋាន	បង្ហាញ	291	-	-	3ឆ្នាំ	291	87	34.00	34.00	34.00	102.00
08	ជំរុញការធ្វើស្រែនៅតំបន់មានទឹកគ្រប់គ្រាន់	-	ក្រុង ស្រុក ទាំង៦	កសិករដែលបានជ្រើសរើសសម្រាប់ធ្វើបង្ហាញទទួលបានការណែនាំ អនុវត្តផ្ទាល់ តំបន់ដែលមានទឹកគ្រប់គ្រាន់	បង្ហាញ	140	-	-	3ឆ្នាំ	200	60	15.00	15.00	15.00	45.00
09	ជួយជនរងគ្រោះដោយគ្រោះធម្មជាតិ	-	ក្រុង ស្រុក ទាំង៦	ដើម្បីអន្តរាគមន៍ផលិតកម្មដំណាំកសិករគោលដៅដែលទទួលរងគ្រោះមហន្តរាយធម្មជាតិ	គ្រួសារ	7,200	-	-	3ឆ្នាំ	7,200	2,160	289.55	289.55	289.55	868.65
10	ជួយជនរងគ្រោះដោយគ្រោះធម្មជាតិ	-	ក្រុង ស្រុក ទាំង៦	ដើម្បីផ្តល់ជំនួយសង្គ្រោះផ្នែកសង្គមផ្សេងៗ	គ្រួសារ	6,000	-	-	3ឆ្នាំ	6,000	1,800	165.00	165.00	165.00	495.00
11	អង្កេតស្ទង់ទិន្នផលស្រូវ (វិស្សា និងស្រូវប្រាំង)	-	ក្រុង ស្រុក ទាំង៦	ដើម្បីធ្វើឱ្យការប្រមូលទិន្នន័យក្នុងការអង្កេតស្ទង់ទិន្នផលស្រូវកាន់តែប្រសើរឡើង	សំណាក	492	-	-	3ឆ្នាំ	236	71	4.00	8.00	15.00	27.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
12	អង្កេតស្ទង់ទិន្នផលដំណាំ ពោត និងដំឡូងមី	-	ក្រុងស្រុក/ ទាំង៦	ដើម្បីធ្វើឱ្យការប្រមូលទិន្នន័យ ក្នុងការអង្កេតស្ទង់ទិន្នផលដំណាំ ពោត និងដំឡូងមីកាន់តែ ប្រសើរ ឡើង	សំណាក	140	-	-	3ឆ្នាំ	140	42	4.00	8.00	8.00	20.00
13	ចុះប្រមូលទិន្នន័យស្ថិតិកសិក ម្ម	-	ក្រុងស្រុក/ ទាំង៦	ដើម្បីប្រមូលទិន្នន័យស្ថិតិកសិក ម្ម តាមមូលដ្ឋានស្រុក ក្រុង ឃុំ ភូមិ ឱ្យបានច្បាស់លាស់	ឃុំ សង្កា/ ត	32	-	-	2ឆ្នាំ	-	-	-	23.516	23.516	47.03
14	បណ្តុះបណ្តាលផែនការមុខ ជំនួញ ភាពជាអ្នកដឹកនាំ ការចុះ បញ្ជីគណនីយសហគមន៍ដល់ ថ្នាក់ដឹក នាំសហគមន៍កសិកម្មថ្មី	N/A	ក្រុងស្រុក/ ទាំង៦	ដើម្បីឱ្យថ្នាក់ដឹកនាំសហគមន៍ កសិកម្មចេះរៀបចំផែនការជំនួញ អាជីវកម្ម, ភាពជាអ្នកដឹកនាំ និង គ្រប់គ្រងបញ្ជីស្នាមបានច្បាស់ លាស់ ។	សហគមន៍	3	-	-	3ឆ្នាំ	24	4	3.170	3.170	3.183	9.52
15	ចុះស្រង់សិទ្ធិគ្រឿងយន្តកសិក ម្មនៅតាមជនបទ	N/A	ក្រុងស្រុក/ ទាំង៦	ដើម្បីប្រមូលទិន្នន័យគ្រឿងយន្ត កសិកម្មនៅតាមស្រុក ក្រុង	ឃុំ សង្កា/ ត	46	-	-	3ឆ្នាំ	-	-	4.00	4.00	4.00	12.00
16	តាមដានការអនុវត្តកិច្ចសន្យា របស់ក្រុមហ៊ុនសម្បទានដីសេ ដ្ឋ កិច្ច	-	ស្រុកទាំង៥	មន្ត្រីជំនាញបច្ចេកទេសរៀបចំ ឯកសាររបស់ក្រុមហ៊ុន ដើម្បីចុះ ត្រួតពិនិត្យដំណើរការអនុវត្ត របស់ក្រុមហ៊ុន	ដង	6	-	-	3ឆ្នាំ	-	-	14.08	22.17	22.17	58.42

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
17	តាមដាន និងជំរុញការដាំដុះ ដំណាំ កសិឧស្សាហកម្មតាម តំបន់ដែលមានសក្តានុពល	-	ក្រុងស្រុក/ ទាំង៦	កសិករតាមបណ្តាក្រុង ស្រុក ទទួលបានការបណ្តុះបណ្តាល បច្ចេកទេសដាំដុះ ផ្សព្វផ្សាយ ពូជថ្មី និងទស្សនកិច្ចសិក្សា	ដង	7	-	-	១ឆ្នាំ	175	52	3.64	-	-	3.64
18	វគ្គផ្សព្វផ្សាយស្តីអំពីការផល ប៉ះពាល់បណ្តាលមកពីការ ប្រើប្រាស់សម្ភារៈកសិកម្មគ្មា នបរិមាណិយត្រឹមត្រូវ	បង្កើនការគ្រប់គ្រងការធ្វើ ការដាក់តាំងលក់ និងប្រើប្រាស់ សម្ភារៈកសិកម្ម (ថ្នាំពុលកសិកម្ម ជីគីមី បសុឱសថ ចំណីសត្វ ពូជ ដំណាំ)	ក្រុង ស្រុក ទាំង៦	បង្កើនចំណេះដឹង ដល់កសិករអំពី ផលប៉ះពាល់នានាបណ្តាលមក ពីការប្រើប្រាស់សម្ភារកសិកម្ម មិនមានបរិមាណិយត្រឹមត្រូវ	វគ្គ	20	-	-	2ឆ្នាំ	600	180	-	8.00	8.00	16.00
19	ចុះធ្វើបច្ចុប្បន្នភាពថ្នាំកសិកម្ម និងជីកសិកម្ម	បង្កើនការគ្រប់គ្រងការធ្វើ ការដាក់តាំងលក់ និងប្រើប្រាស់ សម្ភារៈកសិកម្ម (ថ្នាំពុលកសិកម្ម ជីគីមី បសុឱសថ ចំណីសត្វ ពូជដំណាំ)	ក្រុង ស្រុក ទាំង៦	ដើម្បីប្រមូលទិន្នន័យ អាជីវកម្ម លក់សម្ភារកសិកម្មប្រចាំឆ្នាំ និង ដឹងអំពីប្រភេទសម្ភារកសិកម្ម អ្វី ខ្លះ កំពុងដាក់តាំងលក់ក្នុង ខេត្ត ងាយស្រួលក្នុងការគ្រប់គ្រង តាមច្បាប់ស្តីថ្នាំនិងជី កសិកម្ម ។	ស្តង់ ដេប៊ូ/	180	-	-	2ឆ្នាំ	120	36	-	7.00	7.00	14.00
20	វគ្គបណ្តុះបណ្តាលកិច្ចប្រតិបត្តិ តាំងលក់ល្អ	-	ក្រុង ស្រុក ទាំង៦	បង្កើនចំណេះដឹងអាជីវករលក់ សម្ភារកសិកម្ម ឱ្យយល់ដឹងអំពី បច្ចេកទេស ក្នុងការតាំងលក់សម្ភារកសិកម្ម បាន សមស្រប ទៅតាមច្បាប់ស្តីពីថ្នាំ កសិកម្ម និងជីកសិកម្ម ។	វគ្គ	30	-	-	3ឆ្នាំ	120	36	7.00	7.00	7.00	21.00
21	បណ្តុះបណ្តាលបច្ចេកទេសការ ប្រើប្រាស់ជីគីមី និងថ្នាំកសិកម្ម	-	ក្រុង ស្រុក ទាំង៦	កសិករចំនួនពី ២០នាក់ ទៅ ២៥នាក់ ត្រូវបានបណ្តុះបណ្តាល ពីបច្ចេកទេសកសិកម្ម ។	វគ្គ	50	-	-	3ឆ្នាំ	1,385	415	8.43	8.43	8.43	25.29

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
22	បណ្តុះបណ្តាលបច្ចេកទេសដាំ ដុះដំណាំបន្លែ	ទិន្នផលដំណាំរួមផ្សំ នឹង ដំណាំកសិឧស្សាហកម្ម មានការកើនឡើង	ក្រុង ស្រុក ទាំង៦	កសិករចំនួនពី ២០នាក់ ទៅ ២៥នាក់ ត្រូវបានបណ្តុះបណ្តាលពី បច្ចេកទេសកសិកម្ម ។	វគ្គ	22	-	-	1ឆ្នាំ	660	250	10	-	-	10.00
23	ធ្វើបង្ហាញស្តូនបន្លែគ្រួសារ	-	ក្រុង ស្រុក ទាំង៦	កសិករដែលបានជ្រើសរើសសម្រាប់ធ្វើបង្ហាញទទួលបានការ ណែនាំ អនុវត្តផ្ទាល់ និងធ្វើស្តូនជាលក្ខណៈគ្រួសារ ។	បង្ហាញ	22	-	-	1ឆ្នាំ	660	250	26.00	-	-	26.00
24	បណ្តុះបណ្តាលបច្ចេកទេសដាំ ដុះដំណាំរួមផ្សំ	-	ក្រុង ស្រុក ទាំង៦	កសិករចំនួនពី ២០នាក់ ទៅ ២៥នាក់ ត្រូវបានបណ្តុះបណ្តាល ពីបច្ចេកទេសកសិកម្ម ។	វគ្គ	22	-	-	1ឆ្នាំ	660	250	10.00	-	-	10.00
25	ចងក្រងសហគមន៍អភិវឌ្ឍន៍ កសិកម្មម៉ាស៊ីនកិនស្រូវ	N/A	ក្រុង ស្រុក ទាំង៦	សហគមន៍អភិវឌ្ឍន៍ដែលមាន ស្រាប់ ត្រូវបានជ្រើសរើសចង ក្រងថ្មី តាមលក្ខន្តិកៈ និងការ បោះឆ្នោត	សហគមន៍	9	-	-	3ឆ្នាំ	280	100	18.00	18.00	18.00	54.00
26	ផ្សព្វផ្សាយ ពីវិធានការ ការពារនិងកំចាត់ជម្ងឺ សត្វល្អិតលើដំណាំដំឡូងមី តាមរយៈការបញ្ចាំងវីដេអូខ្លីប និងផ្ទាំងប៉ុស្តិ៍រ ផ្សព្វផ្សាយនៅតាម ភូមិដែលមានដំណាំដំឡូងមី	ទិន្នផលដំណាំរួមផ្សំ នឹង ដំណាំកសិឧស្សាហកម្ម មានការកើនឡើង	ក្រុង ស្រុក ទាំង៦	កសិករចំនួន ៦៦០នាក់ ទទួលបានចំណេះដឹង បទពិសោធន៍ ក្នុងការការពារជម្ងឺ និងសត្វល្អិត លើដំណាំដំឡូងមី	លើក	25	-	-	2ឆ្នាំ	2,000	600	-	34.36	34.36	34.36

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយ (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
27	ចងក្រងសហគមន៍កសិកម្មថ្មី បន្ថែម	N/A	ក្រុងស្រុក/ ទាំង៦	ដើម្បីរៀបចំសហគមន៍កសិកម្មឱ្យ មានជាវចនាសម្ព័ន្ធក្នុងការ គ្រប់គ្រង ច្បាស់លាស់ និងងាយ ស្រួលក្នុងការបណ្តុះបណ្តាលបច្ចេក ទេសកសិកម្ម និង ជំរុញការ នាំស្រូវអង្ករចេញ	សហគមន៍	4	-	-	2ឆ្នាំ	120	36	-	35.288	35.288	70.58
28	ពង្រឹងសហគមន៍កសិកម្មដែល មានស្រាប់តាមរយៈការចូលរួមប្រជុំប្រចាំខែ	N/A	ក្រុងស្រុក/ ទាំង៦	ដើម្បីពិនិត្យបញ្ជីស្តាប់ការអនុវត្តច្បាស់របស់សហគមន៍ និងធ្វើ ការណែនាំនូវចំណុចខ្វះខាតដល់ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ចំនួន៤៣សហគមន៍	សហគមន៍	43	-	-	3ឆ្នាំ	258	86	18.39	18.39	18.388	55.17
29	បណ្តុះបណ្តាលភ្នាក់ងារសុខភាព សត្វភូមិ ឱ្យក្លាយជាភ្នាក់ងារ ផ្សព្វផ្សាយកសិកម្មភូមិ	លើកកម្ពស់កំណើនចិញ្ចឹមសត្វជា មធ្យម៣% ក្នុងមួយឆ្នាំតាមរយៈការ ធ្វើឱ្យប្រសើរ ឡើងនូវសុខភាពសត្វ និងផលិតកម្មសត្វ (លក្ខណៈ គ្រួសារ និងលក្ខណៈពាណិជ្ជកម្ម) ។ ការផ្គត់ផ្គង់សត្វ និង ផលិតផលសត្វធានានូវ អនាម័យសុវត្ថិភាព និងប្រសិទ្ធភាព សេដ្ឋកិច្ច ។	ក្រុងស្រុក/ ទាំង៦	កសិករចំនួនពី ២០នាក់ ទៅ ២៥នាក់ ត្រូវបានបណ្តុះបណ្តាលកសិកម្ម ក្លាយជាភ្នាក់ងារផ្សព្វផ្សាយ កសិកម្មភូមិ	វគ្គ	4	-	-	3ឆ្នាំ	150	60	10.00	10.00	10.00	30.00
30	បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម គោ ក្របី ជាលក្ខណៈគ្រួសារ និងកែលម្អពូជ	-	ក្រចេះ ចិត្របុរី សំបូរ ស្នួល ព្រែកប្រសព្វ	កសិករចំនួនពី ២០នាក់ ទៅ ២៥នាក់ ត្រូវបានបណ្តុះបណ្តាលពី បច្ចេកទេសកសិកម្ម ។	វគ្គ	18	-	-	3ឆ្នាំ	450	135	6.00	6.00	6.00	18.00

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយប្រែប្រួល (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
31	បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមជ្រូក ជាលក្ខណៈគ្រួសារ និងកែលម្អជីវិត	-	ក្រចេះ ចិត្របុរី សំបូរ ស្នួល ព្រែកប្រសព្វ	កសិករចំនួនពី ២០នាក់ ទៅ ២៥នាក់ ត្រូវបានបណ្តុះបណ្តាលពី បច្ចេកទេសកសិកម្ម ។	វគ្គ	18	-	-	3 ឆ្នាំ	450	135	6.00	6.00	6.00	18.00
32	បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ ជាលក្ខណៈគ្រួសារ និងកែលម្អជីវិត	-	ក្រចេះ ចិត្របុរី សំបូរ ស្នួល ព្រែកប្រសព្វ	កសិករចំនួនពី ២០នាក់ ទៅ ២៥នាក់ ត្រូវបានបណ្តុះបណ្តាលពី បច្ចេកទេសកសិកម្ម ។	វគ្គ	18	-	-	3 ឆ្នាំ	450	135	6.00	6.00	6.00	18.00
33	បណ្តុះបណ្តាលភ្នាក់ងារសុខភាពសត្វភូមិវិទ្យា បំពេញភារកិច្ច ដែល ភ្នាក់ងារសុខភាពសត្វភូមិវិទ្យា សំអវត្តមាន ឬអសកម្ម	-	ក្រចេះ ចិត្របុរី សំបូរ ស្នួល ព្រែកប្រសព្វ	កសិករចំនួនពី ២០នាក់ ទៅ ២៥នាក់ ត្រូវបានបណ្តុះបណ្តាលពី បច្ចេកទេសកសិកម្ម ។	វគ្គ	3	-	-	3 ឆ្នាំ	75	15	45.00	45.00	45.00	135.00
34	បណ្តុះបណ្តាលវិស្វកម្ម ឬសិក្សា សាលាពង្រឹងសមត្ថភាព បន្ថែមដល់ភ្នាក់ងារ សុខភាពសត្វភូមិវិទ្យា	-	ក្រចេះ ចិត្របុរី សំបូរ ស្នួល ព្រែកប្រសព្វ	កសិករចំនួនពី ២០នាក់ ទៅ ២៥នាក់ ត្រូវបានបណ្តុះបណ្តាលពី បច្ចេកទេសកសិកម្ម ។	វគ្គ	15	-	-	3 ឆ្នាំ	375	105	50.00	50.00	50.00	150.00
35	កម្មវិធីប្រជុំភ្នាក់ងារសុខភាពសត្វភូមិវិទ្យាប្រចាំត្រីមាស	-	ក្រចេះ ចិត្របុរី សំបូរ ស្នួល ព្រែកប្រសព្វ	ភ្នាក់ងារសុខភាពសត្វភូមិវិទ្យា បានចូលរួមប្រជុំឡើងទាត់ តាមកម្មវិធីដែលបានគ្រោងទុក ប្រចាំត្រីមាសនីមួយៗ	ដង	60	-	-	3 ឆ្នាំ	1,500	225	20.00	20.00	20.00	60.00

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
36	បង្ហាញពីការចិញ្ចឹមគោពូជសា ន់តា (ពូជគោសាច់រៀតណម) និងពូជមាន់បង្កាត់	-	ក្រចេះ ចិត្របុរី សំបូរ ស្នួល ព្រែកប្រសព្វ	កសិករដែលចិញ្ចឹមសត្វ ត្រូវបាន ទទួលការណែនាំពីបច្ចេកទេស ថ្មី ចិញ្ចឹមពូជនាំចូល និងមានបង្កាត់	កន្លែង	1	-	-	3 ឆ្នាំ	75	15	50.00	50.00	50.00	150.00
37	បង្កើតស្ថានីយផ្សព្វផ្សាយពូជ ដំណាំចំណីសត្វ	-	ស្រុកចិត្រ បុរី	ស្ថានីយផ្សព្វផ្សាយពូជដំណាំចំ ណីសត្វ ១កន្លែង ត្រូវបានពិនិត្យទីតាំង ដើម្បីធ្វើបង្ហាញពូជចំណីសត្វ	កន្លែង	1	-	-	3 ឆ្នាំ	1,500	450	100.00	100.00	100.00	300.00
38	ជ្រើសរើសកសិករដើម្បីបង្ហា ញពីការចិញ្ចឹមគោ ក្របី ដាក់ក្រោល និងចាក់វ៉ាក់សាំង	-	ក្រចេះ ចិត្របុរី សំបូរ ស្នួល ព្រែកប្រសព្វ	កសិករដែលបានជ្រើសរើសស ម្រាប់ធ្វើបង្ហាញ ទទួលការ ណែនាំបច្ចេកទេសចិញ្ចឹម និង ការចាក់វ៉ាក់សាំង ។	កន្លែង	36	-	-	3 ឆ្នាំ	180	45	24.00	24.00	24.00	72.00
39	ជ្រើសរើសកសិករដើម្បីបង្ហា ញពីការចិញ្ចឹមជ្រូក ដាក់ទ្រុង និងចាក់វ៉ាក់សាំង	-	ក្រចេះ ចិត្របុរី សំបូរ ស្នួល ព្រែកប្រសព្វ	កសិករដែលបានជ្រើសរើសស ម្រាប់ធ្វើបង្ហាញ ទទួលការ ណែនាំបច្ចេក ទេសចិញ្ចឹម និងការចាក់វ៉ាក់សាំង ។	កន្លែង	90	-	-	3 ឆ្នាំ	450	135	30.00	30.00	30.00	90.00
40	ជ្រើសរើសកសិករដើម្បីបង្ហា ញពីការចិញ្ចឹមមាន់ ដាក់ទ្រុង និងចាក់វ៉ាក់សាំង	-	ក្រចេះ ចិត្របុរី សំបូរ ស្នួល ព្រែកប្រសព្វ	កសិករដែលបានជ្រើសរើសស ម្រាប់ធ្វើបង្ហាញ ទទួលការ ណែនាំបច្ចេក ទេសចិញ្ចឹម និងការចាក់វ៉ាក់សាំង ។	កន្លែង	90	-	-	3 ឆ្នាំ	450	135	30.00	30.00	30.00	90.00
41	ជ្រើសរើសកសិករដែលចិញ្ចឹម សត្វដាក់ទ្រុង	-	ក្រចេះ ចិត្របុរី សំបូរ	កសិករដែលមានសត្វចិញ្ចឹមដា ក់ទ្រុង ត្រូវបានជ្រើសរើស	កន្លែង	29	-	-	3 ឆ្នាំ	180	45	47.187	16.406	16.407	80.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
	ដើម្បីបង្ហាញពីការធ្វើឡជីវឧស្សនតាមគ្រួសារ		ស្នួល ព្រែកប្រសព្វ	ដើម្បី បង្ហាញពីការធ្វើឡជីវឧស្សនតាមគ្រួសារ ។											
42	ជំរឿនស្ថិតិសត្វគ្រប់ប្រភេទ ស្ថិតិកសិដ្ឋាន ឬកន្លែងចិញ្ចឹមសត្វ	-	ក្រចេះ ចិត្របុរី សំបូរ ស្នួល ព្រែកប្រសព្វ	ស្ថិតិសត្វគ្រប់ប្រភេទ ស្ថិតិកសិដ្ឋាន ឬកន្លែងចិញ្ចឹមសត្វ ត្រូវបានចុះធ្វើជំរឿន ដើម្បីប្រៀបធៀបអត្រាកើនឬថយចុះ	ដង	3	-	-	3ឆ្នាំ	112,500	33,750	50.00	50.00	50.00	150.00
43	បង្កើតសត្វឃាតដ្ឋាននៅតាម បណ្តាស្រុក ក្រុង	-	ក្រចេះ ចិត្របុរី សំបូរ ស្នួល ព្រែកប្រសព្វ	សត្វឃាតដ្ឋានចំនួន ៣ នៅតាមបណ្តាស្រុក ត្រូវបានបង្កើត សាងសង់តាមការគ្រោងទុក ។	កន្លែង	4	-	-	3ឆ្នាំ	88	20	260.00	270.00	270.00	800.00
44	យុទ្ធនាការចាក់ថ្នាំបង្ការជំងឺឆ្លងគោ ក្របី (សារទឹកអុតក្តាម)	-	ក្រុងស្រុក/ ទាំង៦	ដើម្បីចូលរួមកាត់បន្ថយអត្រាឈឺ ងាប់និងបង្កើនផលិតភាពគោក្របី	ក្បាល	35,000	-	-	3ឆ្នាំ			200.00	300.00	300.00	800.00
45	សាងសង់រោងជាងជួសជុល	N/A	មន្ទីរកសិកម្ម ខេត្ត	អាគាររោងជាងជួសជុលត្រូវបានសាងសង់រួចរាល់ និងបំពាក់ឧបករណ៍សម្ភារៈគ្រប់គ្រាន់ និងទាន់ពេល ។	រោង ជាង	1	-	-	3ឆ្នាំ			120.00	120.00	120.00	360.00
46	សាងសង់ឃ្លាំងស្តុកពូជស្រប តាមលក្ខណៈបច្ចេកទេស	N/A	មន្ទីរកសិកម្ម ខេត្ត	ឃ្លាំងស្តុកពូជ ១កន្លែង ត្រូវបានសាងសង់ថ្មី និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ។	ឃ្លាំង	1	-	-	3ឆ្នាំ			200.00	200.00	200.00	600.00

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
47	បណ្តុះបណ្តាលពីសារៈប្រយោជន៍នៃការប្រើប្រាស់ជីណាមកសត្វ និងជីកំប៉ុស្តិ៍	ទិន្នផលស្រូវជាមធ្យមមានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីបង្កើនការយល់ដឹងរបស់កសិករគោលដៅ អំពីសារៈប្រយោជន៍នៃការប្រើប្រាស់ជីណាមកសត្វ និងជីកំប៉ុស្តិ៍	វគ្គ	12	IFAD	PDA	2ឆ្នាំ	300	90	-	5.335	5.335	10.67
48	បង្ហាញរោងសន្សំជីកំប៉ុស្តិ៍	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករគោលដៅនឹង ទទួលបានចំណេះដឹងពីការធ្វើនិងប្រើប្រាស់ជីកំប៉ុស្តិ៍	រោង	12	-	-	2ឆ្នាំ	12	4	-	6.244	6.244	12.488
49	អប់រំផ្សព្វផ្សាយពូជស្រូវ ១០មុខ	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករគោលដៅមានការយល់ដឹងពីប្រភេទស្រូវពូជថ្មីដែលមានទិន្នផលខ្ពស់ធន់ទ្រាំនឹងការប្រែប្រួល អាកាសធាតុ	វគ្គ	24	-	-	2ឆ្នាំ	600	180	-	10.030	10.030	20.060
50	ធ្វើបង្ហាញពីដំណាំស្រូវ ដោយប្រើឧបករណ៍ពង្រោះគ្រាប់ពូជ	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករគោលដៅកាត់បន្ថយការចំណាយកម្លាំងពលកម្ម តាមរយៈការប្រើប្រាស់ឧបករណ៍ពង្រោះគ្រាប់ស្រូវ	គ្រួសារ	16	-	-	2ឆ្នាំ	16	6	-	6.534	6.534	13.068
51	ធ្វើបង្ហាញសម្រិតសម្រាំងពូជស្រូវ	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករគោលដៅនឹងមានចំណេះដឹងក្នុងការសម្រិតសម្រាំង និងមានស្រូវសុទ្ធល្អប្រើប្រាស់	គ្រួសារ	12	-	-	2ឆ្នាំ	12	4	-	7.246	7.246	14.492

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយលម្អិត	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
52	បណ្តុះបណ្តាលបច្ចេកទេសពីបច្ចេកទេសសម្រិតសម្រាំងពូជស្រូវ	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករគោលដៅទទួលបានចំណេះដឹងពីបច្ចេកទេសសម្រិតសម្រាំងពូជស្រូវ និងមានពូជស្រូវសុទ្ធសម្រាប់ការដាំដុះ	វគ្គ	12	-	-	2ឆ្នាំ	300	90	-	5.565	5.565	11.130
53	បង្ហាញបច្ចេកទេសដំណាំបន្លែដោយប្រើប្រព័ន្ធដំណាក់ទឹក	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករគោលដៅមានការយល់ដឹងពីការដាំដុះដំណាំបន្លែដោយប្រើប្រព័ន្ធដំណាក់ទឹក	គ្រួសារ	24	-	-	2ឆ្នាំ	24	7	-	9.442	9.442	18.884
54	បណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំកៅស៊ូ	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសិឧស្សាហកម្មមានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករគោលដៅទទួលបានចំណេះដឹងពីបច្ចេកទេសដាំដុះដំណាំកៅស៊ូ និងការថែទាំកូនកៅស៊ូក្រោយដាំដុះ	វគ្គ	20	-	-	2ឆ្នាំ	500	150	-	9.592	9.592	19.184
55	បណ្តុះបណ្តាលបច្ចេកទេសច្រៀងកៅស៊ូ	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករគោលដៅទទួលបានចំណេះដឹងពីបច្ចេកទេសច្រៀងកៅស៊ូ ត្រឹមត្រូវ	វគ្គ	20	-	-	2ឆ្នាំ	500	150	-	5.842	5.842	11.684
56	ផ្សព្វផ្សាយការយល់ដឹងពីមូលហេតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ	-	ក្រុង ស្រុក ទាំង៦	ដើម្បីឱ្យក្រុមប្រឹក្សាឃុំ មេភូមិ និងកសិករ ចំនួន ៤៥០នាក់ បានយល់ដឹងពីមូលហេតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងអាចរៀបចំផែនវិនិយោគ និងផែនការការអភិវឌ្ឍន៍យុវបស់ខ្លួន ដោយ	គ្រួសារ	900	-	-	2ឆ្នាំ	900	340	-	2.146	2.146	4.292

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយ (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
				គិត គូដល់ការប្រែប្រួលអាកាសធាតុ											
57	បណ្តុះបណ្តាលសាលារៀន ស្រែកសិករអំពីប្រព័ន្ធកសិកម្មចម្រុះ និងធ្វើបង្ហាញ ប្រព័ន្ធកសិកម្មចម្រុះ	-	ក្រុង ស្រុក ទាំង៦	ដើម្បីឱ្យកសិករគោលដៅចំនួន ៣,០០០នាក់ ទទួលបានចំណេះ ដឹងអំពីប្រព័ន្ធកសិកម្មចម្រុះ និងមានកសិករចំនួន ១២០គ្រួសារ ធ្វើបង្ហាញពីការអនុវត្តបច្ចេក ទេសប្រព័ន្ធកសិកម្មចម្រុះ ជាគំរូដល់កសិករដទៃទៀតក្នុង ភូមិ	គ្រួសារ	240	-	-	2ឆ្នាំ	240	72	-	20.00	20.00	40.00
58	ផ្សព្វផ្សាយអត្ថបទបច្ចេកទេសកសិកម្ម និងកម្មវិធីជួបជាមួយ អ្នកបច្ចេកទេសកសិកម្មតាម វីទេអូខេត្ត	-	ក្រុង ស្រុក ទាំង៦	ផ្តល់ចំណេះដឹង និងបទពិសោធន៍ បច្ចេកទេសកសិកម្ម ដល់ប្រជា ពលរដ្ឋទូទាំងខេត្ត ពិសេសបច្ចេកទេសកសិកម្ម ដែលបន្ស៊ាំនឹងការ ប្រែប្រួលអាកាសធាតុ។ ផ្តល់ ឱកាសឱ្យកសិករបានពិភាក្សា ជាមួយអ្នកបច្ចេកទេស សម្រាប់ ដោះស្រាយបញ្ហាពាក់ព័ន្ធការ	ដង	80	-	-	2ឆ្នាំ	80	24	-	3.60	3.60	7.20

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
				ងារកសិកម្ម											
59	ផ្សព្វផ្សាយពីវិធានការការពារ និងកំចាត់ជម្ងឺសត្វល្អិត លើ ដំណាំដំឡូងមី តាមរយៈការបញ្ចាំងវីដេអូខ្លីប និងផ្ទាំងប៉ូស្ត័រ ផ្សព្វផ្សាយ នៅតាមភូមិដែលមានដាំ ដំណាំដំឡូងមី	-	ក្រុង ស្រុក ទាំង៦	កសិករចំនួន ៦៦០នាក់ ទទួលបានចំណេះដឹង បទពិសោធន៍ ក្នុងការការពារជម្ងឺ និងសត្វល្អិត លើដំណាំដំឡូងមី	លើក	25	-	-	2ឆ្នាំ	1,320	396	-	61.880	61.880	123.76
60	បង្កើនការយល់ដឹងពីការបន្ស៊ាំ និងការប្រែប្រួលអាកាសធាតុ និងបោះពុម្ព អត្ថបទអប់រំ	-	ក្រុង ស្រុក ទាំង៦	ដើម្បីឱ្យក្រុមប្រឹក្សាឃុំមេភូមិនិង កសិករចំនួន១០០០នាក់បាន យល់ដឹងពីវិធានការនិងផែនការ សម្រាប់ការដាំដុះដំណាំនិងចិញ្ចឹម សត្វ	ច្បាប់	500	-	-	2ឆ្នាំ	2,000	600	-	34.360	34.360	68.72
61	ធ្វើបង្ហាញដំណាំស្រូវ ដែលមានភាពសមស្រប និងធន់ទ្រាំតាមតំបន់	-	ក្រុង ស្រុក ទាំង៦	ដើម្បីឱ្យកសិករគោលដៅចំនួន ១២០០នាក់យល់ដឹងអំពីប្រភេទពូជស្រូវដែលមានលក្ខណៈ សមស្របតាមស្ថានភាពសម្រាប់ តំបន់របស់ពួកគាត់ និងមាន កសិករចំនួន ២៤គ្រួសារ ធ្វើបង្ហាញអំពី	គ្រួសារ	24	-	-	2ឆ្នាំ	48	15	-	8	8	15.60

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
				ដំណាំស្រូវដែលមានលក្ខណៈ សមស្រប ។											
62	បណ្តុះបណ្តាលវិស័យកសិកម្មផ្លែឈើផ្សេងៗ មុខជំនួញភាពជាអ្នកដឹកនាំការ ចុះបញ្ជីគណនីយដល់ថ្នាក់ដឹក នាំសហគមន៍កសិកម្ម (ចាស់)	N/A	ក្រុង ស្រុក ទាំង៦	ដើម្បីឱ្យថ្នាក់ដឹកនាំសហគមន៍ក សិកម្មចេះរៀបចំផែនការជំនួញ អាជីវកម្ម,ភាពជាអ្នកដឹកនាំនិង ការចុះបញ្ជីគណនេយ្យ	សហ គមន៍	43	-	-	2ឆ្នាំ	258	86	-	45.38	45.38	90.760
63	បណ្តុះបណ្តាលបច្ចេកទេស សម្បត្តិ និងស្តុកទុកគ្រាប់ស្វាយចន្ទី ក្រោយពេលប្រមូលផល	ទិន្នផលដំណាំរួមផ្សំនឹងដំណាំ កសិឧស្សាហកម្ម មាន ការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះ ដឹង និងជំនាញលើបច្ចេកទេស សម្បត្តិ និងស្តុកទុកគ្រាប់ស្វាយ ចន្ទី ក្រោយពេលប្រមូលផល	វគ្គ	36	-	-	3ឆ្នាំ	1,080	324	-	15.40	15.40	30.80
64	បណ្តុះបណ្តាលបច្ចេកទេសដាំ ដុះដំណាំស្វាយចន្ទី	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះដ ឹង និងជំនាញលើបច្ចេកទេសដាំដុះ ដំណាំស្វាយចន្ទី	វគ្គ	30	-	-	3ឆ្នាំ	900	270	-	12.325.0 0	12.325.00	24.65
65	បណ្តុះបណ្តាលបច្ចេកទេស សម្បត្តិមើមដំឡូងមី	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះដ ឹង និងជំនាញលើបច្ចេកទេសសម្ប តមើមដំឡូងមី	វគ្គ	27	-	-	3ឆ្នាំ	810	243	-	14.825.0 0	14.825.00	29.65
66	បណ្តុះបណ្តាលបច្ចេកទេសដាំ ដុះដំណាំម្រេច	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះដ ឹង និងជំនាញលើបច្ចេកទេសដាំដុះ	វគ្គ	6	-	-	3ឆ្នាំ	180	54		3.15.00	3.15.00	6.30

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
				ដំណាំម្រេច											
67	បណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំដំឡូងមី	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះដឹង និងជំនាញលើបច្ចេកទេសដាំដុះដំណាំដំឡូងមី	វគ្គ	26	-	-	3 ឆ្នាំ	780	234		13.825.00	13.825.00	27.65
68	ធ្វើបង្ហាញដំណាំដំឡូងមី	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករទទួលបានបទពិសោធន៍បច្ចេកទេសដាំដុះដំណាំដំឡូងមី	គ្រួសារ	5	-	-	2 ឆ្នាំ	10	3		16.125.00	16.125.00	32.25
69	ទស្សនៈកិច្ចសិក្សាលើបច្ចេកទេសដាំដុះ និងថែទាំដំណាំម្រេច នៅខេត្តកំពត	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយមន្ត្រីពាក់ព័ន្ធ និងកសិករបានផ្លាស់ប្តូរបទពិសោធន៍លើបច្ចេកទេសដាំដុះដំណាំម្រេច	គ្រួសារ	12	-	-	2 ឆ្នាំ	24	7		11.61.00	11.61.00	23.22
70	វគ្គផ្សព្វផ្សាយស្តីពីការផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់សម្ភារៈកសិកម្ម បរិមាណត្រឹមត្រូវ	បង្កើនការគ្រប់គ្រងការធ្វើធារាវការដាក់តាំងលក់ និងប្រើប្រាស់សម្ភារៈកសិកម្ម ថ្នាំពុលកសិកម្ម ជីគីមី បសុឱសថ ចំណីសត្វ ពូជដំណាំ	ក្រុងស្រុក/ ទាំង៦	បង្កើនចំណេះដឹង ដល់កសិករអំពីផលប៉ះពាល់នានាបណ្តាលមកពីការប្រើប្រាស់សម្ភារៈកសិកម្មមិនមានបរិមាណត្រឹមត្រូវ	វគ្គ	10	-	-	2 ឆ្នាំ	600	180		8.00	8.00	16.00
71	វគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីការគ្រប់គ្រង ថ្នាំកសិកម្ម និងជីកសិកម្ម	-	ក្រុង ស្រុក ទាំង៦	បង្កើនចំណេះដឹងដល់កសិករអាជ្ញាធរភូមិ ឃុំ អំពីច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម	វគ្គ	26	-	-	2 ឆ្នាំ	780	234		15.00	15.00	30.00

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
72	ជ្រើសរើសកសិករដែលចិញ្ចឹម សត្វដាក់ទ្រុង ដើម្បីបង្ហាញពីការធ្វើឡដីវដ្ត ស្ម័គ្រគ្រួសារ	លើកកម្ពស់កំណើនចិញ្ចឹមសត្វ ជាមធ្យម ៣% ក្នុងមួយឆ្នាំ តាមរយៈការធ្វើឱ្យប្រសើរ ឡើងនូវសុខភាពសត្វ និងផលិតកម្មសត្វ (លក្ខណៈ គ្រួសារ និង លក្ខណៈពាណិជ្ជកម្ម) ។ ការផ្គត់ផ្គង់សត្វ និងផលិត ផលសត្វ ធានា នូវអនាម័យ សុវត្ថិភាព និងប្រសិទ្ធិ ភាពសេដ្ឋកិច្ច ។	ព្រែកប្រសព្វ ស្នួល ចិត្របុរី	បង្កើនចំណេះដឹងដល់កសិករពី ការគ្រប់គ្រងកាកសំណល់លាមក សត្វ ដើម្បីចូលរួមចំណែកការ ពារ ថែរក្សា បរិស្ថាន ក្នុងការ ចិញ្ចឹមសត្វ ។	ឡ	7	IFAD	PDA	2ឆ្នាំ	120	50	-	101.12	101.12	202.23
73	បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម មាន់ ជាលក្ខណៈគ្រួសារ តាម គោលការណ៍ជីវសុវត្ថិភាព	-	ក្រចេះ ស្នួល ចិត្របុរី សំបូរ ឆ្នុង ព្រែកប្រសព្វ	១.បង្កើនចំណេះដឹងដល់កសិករ ចិញ្ចឹមសត្វតាមបច្ចេកទេស ដោយអនុវត្តតាមគោលការណ៍ ជីវសុវត្ថិភាព	វត្ត	12	-	-	2ឆ្នាំ	720	550	-	12.00	12.00	24.00
74	បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមគោ ក្របី ជាលក្ខណៈគ្រួសារ តាមគោលការណ៍ជីវសុវត្ថិភាព	-	ក្រចេះ ស្នួល ចិត្របុរី សំបូរ ឆ្នុង ព្រែកប្រសព្វ	១.បង្កើនចំណេះដឹងដល់កសិករ ចិញ្ចឹមសត្វតាមបច្ចេកទេស ដោយអនុវត្តតាមគោលការណ៍ ជីវសុវត្ថិភាព	វត្ត	12	-	-	2ឆ្នាំ	720	550	-	12.00	12.00	24.00
75	បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមជ្រូក ជាលក្ខណៈគ្រួសារ តាមគោលការណ៍ជីវសុវត្ថិភាព	-	ក្រចេះ ស្នួល ចិត្របុរី សំបូរ ឆ្នុង	១.បង្កើនចំណេះដឹងដល់កសិករ ចិញ្ចឹមសត្វតាមបច្ចេកទេស ដោយអនុវត្តតាមគោលការណ៍	វត្ត	12	-	-	2ឆ្នាំ	720	550	-	12.00	12.00	24.00

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
	៣		ព្រែកប្រសព្វ	ជីវសុវត្ថិភាព											
76	ជ្រើសរើសកសិករចិញ្ចឹមគោ ក្របី ដើម្បីបង្ហាញពីការចិញ្ចឹម សត្វតាម គោលការណ៍ជីវសុវត្ថិភាព ដាក់ ក្រោល និងចាក់វ៉ាក់សាំង	-	ក្រចេះ ស្ទួល ចិត្របុរី សំបួរ ឆ្នុង ព្រែកប្រសព្វ	១.បង្កើនចំណេះដឹងដល់កសិករ ចិញ្ចឹមសត្វតាមបច្ចេកទេស ដោយអនុវត្តតាមគោលការណ៍ ជីវសុវត្ថិភាព	កន្លែង	60	-	-	2ឆ្នាំ	180	90	-	60.00	60.00	120.00
77	ជ្រើសរើសកសិករចិញ្ចឹមជ្រូក ដើម្បីបង្ហាញពីការចិញ្ចឹមសត្វ តាមគោលការណ៍ជីវសុវត្ថិភាព ដាក់ទ្រុង និងចាក់វ៉ាក់សាំង	-	ក្រចេះ ស្ទួល ចិត្របុរី សំបួរ ឆ្នុង ព្រែកប្រសព្វ	១.បង្កើនចំណេះដឹងដល់កសិករ ចិញ្ចឹមសត្វតាមបច្ចេកទេស ដោយអនុវត្តតាមគោលការណ៍ ជីវសុវត្ថិភាព	កន្លែង	60	-	-	2ឆ្នាំ	180	90	-	60.00	60.00	120.00
78	ជ្រើសរើសកសិករចិញ្ចឹមមាន ដើម្បីបង្ហាញពីការចិញ្ចឹមសត្វ តាមគោលការណ៍ជីវសុវត្ថិភាព ដាក់ទ្រុង និងចាក់វ៉ាក់សាំង	-	ក្រចេះ ស្ទួល ចិត្របុរី សំបួរ ឆ្នុង ព្រែកប្រសព្វ	១.បង្កើនចំណេះដឹងដល់កសិករ ចិញ្ចឹមសត្វតាមបច្ចេកទេស ដោយអនុវត្តតាមគោលការណ៍ ជីវសុវត្ថិភាព	កន្លែង	60	-	-	2ឆ្នាំ	180	90	-	60.00	60.00	120.00
79	យុទ្ធនាការចាក់វ៉ាក់សាំងគោ ក្របី សារទឹក, អុតក្តាម	-	ក្រុង ស្រុក ទាំង៦	ដើម្បីចូលរួមកាត់បន្ថយអត្រាជំងឺ ងាប់និងបង្កើនផលិតភាពគោក្របី	ដង	2	-	-	2ឆ្នាំ	30000	7500	-	181.50	125.00	306.50
80	បណ្តុះបណ្តាលបច្ចេកទេសសម្បត្តិ និងស្តុកទុកគ្រាប់ស្វាយចន្ទីក្រោយពេលប្រមូលផល	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំ កសិឧស្សាហកម្ម មាន ការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះ ដឹង និងជំនាញលើបច្ចេកទេស សម្បត្តិ និងស្តុកទុកគ្រាប់ស្វាយ ចន្ទី ក្រោយពេលប្រមូលផល	វត្ត	12	-	-	2ឆ្នាំ	360	108	-	12.00	13.80	25.80
81	ចុះស្រង់ស្ថិតិផ្ទៃដីដំណាំកៅស៊ូ ប្រចាំឆ្នាំ	-	ក្រុង ស្រុក ទាំង៦	ដើម្បីប្រមូលទិន្នន័យផ្ទៃដីដាំដុះដំណាំកៅស៊ូគ្រួសារនៅតាមបណ្តា ឃុំ	ឃុំ សង្កាត់	46	-	-	2ឆ្នាំ			-	4.247	4.247	8.49

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
82	បណ្តុះបណ្តាលបច្ចេកទេសដាំ ដុះកៅស៊ូ និងបច្ចេកទេសច្រៀវដីកៅស៊ូ	-	ក្រុង ស្រុក ទាំង៦	កសិករចំនួនពី ២០នាក់ ទៅ ២៥នាក់ ត្រូវបានបណ្តុះបណ្តាលពី បច្ចេកទេសកសិកម្ម ។	វគ្គ	10	-	-	2ឆ្នាំ	300	90	-	3.12	3.12	624
83	ទស្សនៈកិច្ចសិក្សាពីចំណេះច្បារ ពូជ នៅវិទ្យាស្ថានស្រាវជ្រាវ កៅស៊ូកម្ពុជា	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករគោលដៅទទួលបានចំណេះដឹងពីបច្ចេកទេសច្រៀវដីកៅស៊ូ ត្រឹមត្រូវ	លើក	2	-	-	2ឆ្នាំ	10	3	-	50.00	50.02	100.020
84	បណ្តុះបណ្តាលបច្ចេកទេសដាំ ដុះដំណាំកៅស៊ូ	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករគោលដៅទទួលបានចំណេះដឹងពីបច្ចេកទេសដាំដុះដំណាំកៅស៊ូ និងការថែទាំកូនកៅស៊ូ ក្រោយដាំដុះ	វគ្គ	10	-	-	2ឆ្នាំ	250	75	-	4.831	4.831	9.662
85	បណ្តុះបណ្តាលបច្ចេកទេសដាំ ដុះដំណាំស្វាយចន្ទី	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះដឹង និងជំនាញលើបច្ចេកទេសដាំដុះ ដំណាំស្វាយចន្ទី	វគ្គ	30	-	-	3ឆ្នាំ	900	270	8.216	8.216	8.216	24.65
86	បណ្តុះបណ្តាលបច្ចេកទេសស ម្មតមើមដំឡូងមី	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះដឹង និងជំនាញលើបច្ចេកទេសសម្មតមើមដំឡូងមី	វគ្គ	27	-	-	3ឆ្នាំ	810	243	9.883	9.883	9.884	29.65
87	បណ្តុះបណ្តាលបច្ចេកទេសដាំ ដុះដំណាំម្រេច	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះដឹង និងជំនាញលើបច្ចេកទេសដាំដុះ	វគ្គ	6	-	-	3ឆ្នាំ	180	54	2.10	2.10	2.10	6.30

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
				ដំណាំម្រេច											
88	បណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំដំឡូងមី	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករមានចំណេះដឹង និងជំនាញលើបច្ចេកទេសដាំដុះដំណាំដំឡូងមី	វគ្គ	26	-	-	3 ឆ្នាំ	780	234	9.216	9.216	9.216	27.65
89	ធ្វើបង្ហាញដំណាំដំឡូងមី	-	ក្រុង ស្រុក ទាំង៦	ដើម្បីអោយកសិករទទួលបានបទពិសោធន៍បច្ចេកទេសដាំដុះដំណាំដំឡូងមី	គ្រួសារ	5	-	-	2 ឆ្នាំ	10	3	-	16.13	16.13	32.25
90	បណ្តុះបណ្តាលវិស័យកសិកម្មផលិតផលរុក្ខជាតិកសិករកសិកម្មរមុខជំនួញភាពជាអ្នកដឹកនាំការចុះបញ្ជីគណនីយដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម (ចាស់)	N/A	ក្រុង ស្រុក ទាំង៦	ដើម្បីឱ្យថ្នាក់ដឹកនាំសហគមន៍កសិកម្មចេះរៀបចំផែនការជំនួញអាជីវកម្ម, ភាពជាអ្នកដឹកនាំ, និង ការចុះបញ្ជីគណនីយ	សហគមន៍	43	-	-	2 ឆ្នាំ	258	86	-	-	90.760	90.760
91	វគ្គផ្សព្វផ្សាយស្តីអំពីការផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់សម្ភារៈកសិកម្មគ្មានបរិមាណយត្រឹមត្រូវ	បង្កើនការគ្រប់គ្រងការធ្វើធារាវារការដាក់តាំងលក់ និងប្រើប្រាស់សម្ភារៈកសិកម្មថ្នាំពុលកសិកម្ម ជីគីមី បសុឱសថ ចំណីសត្វ	ក្រុង ស្រុក ទាំង៦	បង្កើនចំណេះដឹង ដល់កសិករអំពីផលប៉ះពាល់នានាបណ្តាលមកពីការប្រើប្រាស់សម្ភារកសិកម្មមិនមានបរិមាណយត្រឹមត្រូវ	វគ្គ	20	-	-	2 ឆ្នាំ	600	180	-	8.00	8.00	16.00
92	វគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីការគ្រប់គ្រង ថ្នាំកសិកម្ម និងជីកសិកម្ម	-	សំបូរ ចិត្តបុរី ព្រែកប្រសព្វ	កសិករចំនួនពី ២០នាក់ ទៅ ២៥នាក់ ត្រូវបានបណ្តុះបណ្តាលពី	វគ្គ	10	-	-	2 ឆ្នាំ	300	90	-	15.00	16.10	31.10

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
				បច្ចេកទេសកសិកម្ម ។											
93	ផ្សព្វផ្សាយការយល់ដឹងពីមូលហេតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសិឧស្សាហកម្ម មានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីឱ្យក្រុមប្រឹក្សាឃុំ មេភូមិ និងកសិករ ចំនួន ៤៥០នាក់ បានយល់ដឹងពីមូលហេតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងអាចរៀបចំផែនការវិនិយោគ និងផែនការការអភិវឌ្ឍន៍ឃុំរបស់ខ្លួនដោយគិតគូរដល់ការប្រែប្រួលអាកាសធាតុ	គ្រួសារ	900	-	-	2ឆ្នាំ	900	340	-	2.146	2.146	4.292
94	បណ្តុះបណ្តាលសាលារៀនស្រែកសិករអំពីប្រព័ន្ធកសិកម្មចម្រុះ និងធ្វើបង្ហាញប្រព័ន្ធកសិកម្មចម្រុះ	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំកសិឧស្សាហកម្ម មានការកើនឡើង	ក្រុង ស្រុក ទាំង៦	ដើម្បីឱ្យកសិករគោលដៅចំនួន ៣០០០នាក់ ទទួលបានចំណេះដឹងអំពីប្រព័ន្ធកសិកម្មចម្រុះ និងមានកសិករចំនួន ១២០គ្រួសារធ្វើបង្ហាញពីការអនុវត្តបច្ចេកទេសប្រព័ន្ធកសិកម្មចម្រុះជាគំរូដល់កសិករដទៃទៀតក្នុងភូមិ	គ្រួសារ	240	-	-	2ឆ្នាំ	240	72	-	20.00	20.00	40.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
95	ផ្សព្វផ្សាយអត្ថបទបច្ចេកទេសកសិកម្ម និងកម្មវិធីជួបជាមួយអ្នកបច្ចេកទេសកសិកម្មតាមវីទេអូខេត្ត	-	ក្រុង ស្រុក ទាំង៦	-ផ្តល់ចំណេះដឹង និងបទពិសោធន៍បច្ចេកទេសកសិកម្មដល់ប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសបច្ចេកទេសកសិកម្មដែលបន្តនឹងការប្រែប្រួលអាកាសធាតុ ។ -ផ្តល់ឱកាសឱ្យកសិករបានពិភាក្សាជាមួយអ្នកបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហាពាក់ព័ន្ធការងារកសិកម្ម	ដង	80	-	-	2ឆ្នាំ	80	24	-	3.60	3.60	7.20
96	បង្កើនការយល់ដឹងពីការបន្តរ៉ាំនឹងការប្រែប្រួលអាកាសធាតុ និងបោះពុម្ព អត្ថបទអប់រំ	-	ក្រុង ស្រុក ទាំង៦	ដើម្បីឱ្យក្រុមប្រឹក្សាឃុំមេភូមិ និងកសិករចំនួន១.០០០នាក់បានយល់ដឹងពីវិធានការនិងផែនការសម្រាប់ការដាំដុះដំណាំ និងចិញ្ចឹមសត្វ	ច្បាប់	500	-	-	2ឆ្នាំ	48	15	-	34.36	37.56	71.92
97	ធ្វើបង្ហាញដំណាំស្រូវដែលមានភាពសមស្រប និងធន់ទ្រាំតាមតំបន់	-	ក្រុង ស្រុក ទាំង៦	ដើម្បីឱ្យកសិករគោលដៅយល់ដឹងអំពីប្រភេទពូជស្រូវដែលមានលក្ខណៈសមស្របតាមស្ថានភាពសម្រាប់តំបន់របស់ពួកគាត់	គ្រួសារ	24	-	-	2ឆ្នាំ	48	15	-	7.80	7.80	15.60

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
98	ផ្សព្វផ្សាយ ពីវិធានការ ការពារ និងកំចាត់ ជម្ងឺ សត្វល្អិត លើដំណាំដំឡូងមី តាមរយៈការ បញ្ចាំងវីដេអូខ្លីប និងផ្ទាំងប៉ុស្តិ៍រ ផ្សព្វផ្សាយនៅតាមភូមិដែល មានដំណាំដំឡូងមី	-	ក្រុង ស្រុក ទាំង៦	កសិករចំនួន ៦៦០នាក់ទទួល បាន ចំណេះដឹងបទពិសោធន៍ក្នុង ការការពារជម្ងឺ និងសត្វល្អិតលើដំណាំដំឡូងមី	លើក	25	-	-	2ឆ្នាំ	1,320	396	-			123.76
99	បណ្តុះបណ្តាលបច្ចេកទេសដល់ក្រុមកសិករអំពី គំរូស្ទូនដំណាំបន្លែទុកហូបក្នុង គ្រួសារ	ទិន្នផលដំណាំរួមផ្សំ នឹងដំណាំ កសិឧស្សាហកម្ម មាន ការកើនឡើង	ស្រុក ៤ ក្រុង ១	កសិករគោលដៅ នឹងមានការ យល់ដឹង និងមានសមត្ថភាព ដាំដុះបន្លែ តែប្រសើរឡើង	វគ្គ	62	SWISS	PDA	3ឆ្នាំ	1,240	372	73.41	91.76	123.87	289.04
100	អនុវត្តសាកល្បងដល់ក្រុមកសិករអំពី គំរូស្ទូនដំណាំបន្លែទុក ហូបក្នុងគ្រួសារ	-	ស្រុក ៤ ក្រុង ១	ក្រុមកសិករគោលដៅ នឹងទទួលបាន នូវការគាំទ្រពូជ និងសម្ភារៈសម្រាប់ អនុវត្តដំណើរការដាំបន្លែ សាកល្បង	បង្ហាញ	79	-	-	3ឆ្នាំ	79	24	281.98	352.47	475.83	1,110.28
101	រៀបចំទស្សនកិច្ចសិក្សាដក ស្រង់បទពិសោធន៍ ពីកសិករ ដាំបន្លែគំរូនៅតំបន់ អនុវត្តសាកល្បង	-	ស្រុក ៤ ក្រុង ១	ក្រុមកសិករគោលដៅនឹងទទួលបាននូវបទពិសោធន៍ដាំបន្លែ សម្រាប់ យកទៅអនុវត្តបន្ត	លើក	5	-	-	3ឆ្នាំ	186	56	7.59	9.48	12.79	29.86
102	បណ្តុះបណ្តាលពីបច្ចេកទេស ដាំដុះដំណាំបន្លែ ដល់ក្រុម	-	ស្រុក ៤ និងក្រុង ១	ក្រុមកសិករគោលដៅ នឹងមាន ការ	វគ្គ	62	-	-	3ឆ្នាំ	1,240	372	70.92	88.65	119.67	279.24

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
	កសិករអាជីព			យល់ដឹងនិងមានសមត្ថភាព ដាំដុះ បន្លែតែប្រសើរឡើង											
103	អនុវត្តសាកល្បងដល់ក្រុមកសិករដាំបន្លែអាជីព	-	ស្រុក ៤ និងក្រុង ១	ក្រុមកសិករគោលដៅ នឹងទទួលបានការតាមដានផ្តល់សេវាបច្ចេកទេស និងសម្ភារៈផលិតកម្ម	បង្ហាញ	62	-	-	3ឆ្នាំ	62	19	223.2	279.00	376.65	878.85
104	រៀបចំទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ ដល់ក្រុមកសិករដាំបន្លែអាជីព នៅតំបន់អនុវត្តសាកល្បង	-	ស្រុក ៤ និងក្រុង ១	ក្រុមកសិករគោលដៅ នឹងទទួលបាននូវបទពិសោធន៍ដាំបន្លែសម្រាប់យក ទៅអនុវត្តបន្តឱ្យកាន់តែមានភាពប្រសើរឡើង	លើក	5	-	-	3ឆ្នាំ	186	56	11.06	13.82	18.65	43.53
105	បណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់សមាជិកក្រុម FSI	ទិន្នផលស្រូវជាមធ្យម មានការកើនឡើង	ស្រុក ចិត្របុរី	សមាជិកកសិករក្រុម FSIនឹងមាន សមត្ថភាពចំណេះដឹងបច្ចេកទេស ដាំដុះដំណាំឱ្យកាន់តែទូលំទូលាយ	វគ្គ	20	IMF/ Worl Band	PDA	1ឆ្នាំ	75	23	64.00	-	-	64.00
106	ធ្វើស្រែបង្ហាញប្រៀបធៀបពូជស្រូវ	-	ស្រុក ចិត្របុរី	សមាជិកកសិករក្រុម FSIនឹងមាន សមត្ថភាពចំណេះដឹងបច្ចេកទេស ដាំដុះដំណាំឱ្យកាន់តែទូលំទូលាយ	បង្ហាញ	15	-	-	1ឆ្នាំ	15	4	27.600	-	-	27.600
107	ធ្វើស្រែបង្ហាញបច្ចេកទេសដាំដុះដំណាំបន្លែ	-	ស្រុក ចិត្របុរី	សមាជិកកសិករក្រុម FSIនឹងមាន សមត្ថភាពចំណេះដឹងបច្ចេកទេស ដាំដុះដំណាំឱ្យកាន់តែទូលំទូលាយ	បង្ហាញ	12	-	-	1ឆ្នាំ	12	3	22.00	-	-	22.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
108	ដំណើរការសាលារៀនស្រែកសិករស្តីពី វិធានការចម្រុះ ថែទាំដំណាំស្រូវ	-	ស្រុក ចិត្របុរី	សមាជិកកសិករក្រុម FSIនឹង មាន សមត្ថភាពចំណេះដឹងបច្ចេកទេស ដាំដុះដំណាំឱ្យកាន់តែទូលំទូលាយ	សាលា	3	-	-	1ឆ្នាំ	75	23	17.00	-	-	17.00
សរុប												1993.36	3055.18	3099.37	8257.27
១.២. វិស័យធនធានទឹក															
01	ជួសជុលទំនប់កន្ទួនជ័យ និង សំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ឃុំខ្សាច់អណ្តែត	ទំនប់ និងសំណង់សិល្បៈការត្រូវបានជួសជុលកែលម្អ	ម	5000	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	4ខែ	1,675	922	300			300
02	ស្តារប្រឡាយទំនប់ ជីវៀន និងសំណង់សិល្បៈការ	បង្កើនប្រភពទឹកស្រោចស្រពដំណាំស្រូវ	ឃុំស្រែចារស្រុកស្នួល	ប្រឡាយ និងសំណង់សិល្បៈការត្រូវបានស្តារនិងជួសជុលកែលម្អ	ម	4000	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	4ខែ	805	442	300			300
03	ជួសជុលទំនប់ទំនប់អូរស្ទឹងខ្សាច់ និងសំណង់សិល្បៈការ	បង្កើនប្រភពទឹកស្រោចស្រពដំណាំស្រូវ	ឃុំព្រែកប្រសព្វ	ទំនប់ប្រវែង១២០០មនិងសំណង់សិល្បៈការត្រូវបានជួសជុលកែលម្អ	ម	1200	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	4ខែ	195	106	250			250
04	ជួសជុលថែទាំសំណង់ទ្វារទឹកទំនប់ស្វាយជ្រំ	បង្កើនប្រភពទឹកស្រោចស្រពដំណាំស្រូវ	ឃុំថ្មី ស្រុកចិត្របុរី	សំណង់ទ្វារទឹកត្រូវបានជួសជុលកែលម្អ	កន្លែង	3	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	1ខែ	1,845	1,014	8			8
05	ជួសជុលថែទាំសំណង់ទ្វារទឹកទំនប់អូរដាវ	បង្កើនប្រភពទឹកស្រោចស្រពដំណាំស្រូវ	ឃុំដាវស្រុកព្រែកចិត្របុរី	សំណង់ទ្វារទឹកត្រូវបានជួសជុលកែលម្អ	កន្លែង	4	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	1ខែ	825	453	10			10

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំនួនគ្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
06	ជួសជុលថែទាំសំណង់ទ្វារទឹក ទំនប់ល្វាក	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ឃុំដំរីផុង ស្រុកព្រៃកចិ ត្របូរី	សំណង់ទ្វារទឹក ត្រូវបានជួសជុលកែលម្អ	កន្លែង	6	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	1ខែ	645	354	10			10
07	ជួសជុលថែទាំសំណង់ទ្វារទឹក ទំនប់អូរប៉ាក់	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ឃុំសំបួរ ស្រុកសំបួរ	សំណង់ទ្វារទឹក ត្រូវបានជួសជុលកែលម្អ	កន្លែង	3	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	1ខែ	1,575	866	8			8
08	ជួសជុលថែទាំសំណង់ទ្វារទឹក ទំនប់ត្រពាំងឈូក	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ឃុំចំបក់ ស្រុកព្រៃក ប្រសព្វ	សំណង់ទ្វារទឹក ត្រូវបានជួសជុលកែលម្អ	កន្លែង	2	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	1ខែ	415	228	4			4
09	ជួសជុលសាលាប្រជុំ និងលាបថ្នាំអាគារមន្ទីរ	សម្រួលការងារ ប្រជុំនៅមន្ទីរ	សង្កាត់ក្រ ចេះ ក្រុងក្រចេះ	អាគារសាលាប្រជុំ និងអាគារមន្ទីរ ត្រូវបានជួសជុលកែលម្អ	ម ²	55	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	2ខែ	14	3	50			50
10	ជួសជុលថែទាំស្ថានីយ៍វ៉ាស់ទឹក ភ្លៀងសំបួរ	ប្រមូល និងចងក្រងទិន្នន័យ សម្រាប់ផ្សព្វផ្សាយព័ត៌មាន គ្រោះរាំងស្ងួត	ស្រុកសំបួរ	ស្ថានីយ៍តំរងទឹកភ្លៀង១ ត្រូវបានជួសជុលកែលម្អ	កន្លែង	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	១ខែ	17,935	9,864	2			2
11	ជួសជុលថែទាំស្ថានីយ៍វ៉ាស់ទឹក ភ្លៀងស្នួល	ប្រមូល និងចងក្រងទិន្នន័យ សម្រាប់ផ្សព្វផ្សាយព័ត៌មាន គ្រោះរាំងស្ងួត	ឃុំស្នួល ស្រុកស្នួល	ស្ថានីយ៍តំរងទឹកភ្លៀង១ ត្រូវបានជួសជុលកែលម្អ	កន្លែង	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	១ខែ	19,022	10,462	2			2
12	ជួសជុលថែទាំស្ថានីយ៍វ៉ាស់ទឹក ភ្លៀងឆ្នុង	ប្រមូល និងចងក្រងទិន្នន័យ សម្រាប់ផ្សព្វផ្សាយព័ត៌មាន គ្រោះរាំងស្ងួត	ឃុំហាន់ជ័យ ស្រុកឆ្នុង	ស្ថានីយ៍តំរងទឹកភ្លៀង១ ត្រូវបានជួសជុលកែលម្អ	កន្លែង	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	១ខែ	25,925	14,260	2			2

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំនួនគ្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
13	ស្ថាប័នប្រឡាយអូរសំឡេងនិងសំណង់សិល្បៈការ	បង្កើនប្រភពទឹកស្រោចស្រែពង្សាស្រូវ	ឃុំស្រែចារ ស្រុកស្នួល	ប្រឡាយប្រវែង១៧០០ម និងសំណង់សិល្បៈការ ត្រូវបានជួសជុលកែលម្អ	ម	1700	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	4ខែ	425	232		140		140
14	ជួសជុលទំនប់បឹងក្រាញ់ និងសំណង់សិល្បៈការ	បង្កើនប្រភពទឹកស្រោចស្រែពង្សាស្រូវ	ឃុំសោប ស្រុក ព្រែកប្រសព្វ	ជួសជុលទំនប់ប្រវែង៨០០ម និងសំណង់សិល្បៈការ ត្រូវបានជួសជុលកែលម្អ	ម	800	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	2ខែ	225	124		100		100
15	ជួសជុលទំនប់ដងខ្លា និងសំណង់សិល្បៈការ	បង្កើនប្រភពទឹកស្រោចស្រែពង្សាស្រូវ	ឃុំវឌ្ឍនៈ ស្រុក សំបូរ	ជួសជុលទំនប់ប្រវែង៦៥០ម និងសំណង់សិល្បៈការ ត្រូវបានជួសជុលកែលម្អ	ម	650	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	2ខែ	448	246		100		100
16	ស្ថាប័នប្រឡាយអូរតាឡាន	បង្កើនប្រភពទឹកស្រោចស្រែពង្សាស្រូវ	ឃុំព្រែកប្រសព្វ ស្រុក ព្រែកប្រសព្វ	ប្រឡាយប្រវែង១០០០ម ត្រូវបានជួសជុលកែលម្អ	ម	1000	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	2ខែ	246	135		100		100
17	ជួសជុលថែទាំសំណង់ទ្វារទឹក ទំនប់អូរព្រហ្មត	បង្កើនប្រភពទឹកស្រោចស្រែពង្សាស្រូវ	ឃុំកំពង់គរ ស្រុក ព្រែកប្រសព្វ	សំណង់ទ្វារទឹក ត្រូវបានជួសជុលកែលម្អ	កន្លែង	1	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	1ខែ	493	270		8		8
18	ជួសជុលថែទាំសំណង់ទ្វារទឹក ទំនប់បឹងរាំង	បង្កើនប្រភពទឹកស្រោចស្រែពង្សាស្រូវ	ឃុំចង្រ្កង ស្រុក ចិត្របុរី	សំណង់ទ្វារទឹក ត្រូវបានជួសជុលកែលម្អ	កន្លែង	1	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	1ខែ	378	205		6		6
19	ជួសជុលថែទាំសំណង់ទ្វារទឹក ទំនប់ភ្នំស្រួច	បង្កើនប្រភពទឹកស្រោចស្រែពង្សាស្រូវ	ឃុំក្បាលដំរី ស្រុកសំបូរ	សំណង់ទ្វារទឹក ត្រូវបានជួសជុលកែលម្អ	កន្លែង	2	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	1ខែ	1,306	720		10		10
20	ជួសជុលថែទាំសំណង់ទ្វារទឹក ទំនប់អូរកន្ទួត	បង្កើនប្រភពទឹកស្រោចស្រែពង្សាស្រូវ	ឃុំកន្ទួត ស្រុក	សំណង់ទ្វារទឹក ត្រូវបានជួសជុលកែលម្អ	កន្លែង	3	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	1ខែ	428	235		10		10

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយ (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
			ចិត្តបុរី					និយម							
21	ជួសជុលថែទាំសំណង់ទ្វារទឹក ទំនប់បុសផល	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ឃុំគោលាប ស្រុក ចិត្តបុរី	សំណង់ទ្វារទឹក ត្រូវបានជួសជុលកែលម្អ	កន្លែង	2	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	1ខែ	408	224		8		8
22	សាងសង់ស្ថានីយ៍វាស់កម្ពស់ទឹកទ ន្លេមេគង្គ សំបូរ	ប្រមូល និងចងក្រងទិន្នន័យ សម្រាប់ផ្សព្វផ្សាយព័ត៌មាន គ្រោះមហន្តរាយដោយទឹកជំន ន់ទន្លេមេគង្គ	ឃុំសំបូរ ស្រុកសំបូរ	ស្ថានីយ៍វាស់កម្ពស់ទឹក១ ត្រូវបានសាងសង់រួច	កន្លែង	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	3ខែ	17,935	9,864		48		48
23	ជួសជុលថែទាំស្ថានីយ៍វាស់ទឹក ភ្លៀង ស្វាយជ្រះ	ប្រមូល និងចងក្រងទិន្នន័យ សម្រាប់ផ្សព្វផ្សាយព័ត៌មាន គ្រោះរាំងស្ងួត	ឃុំស្វាយជ្រះ ស្រុកស្នួល	ស្ថានីយ៍តំរង់ទឹកភ្លៀង១ ត្រូវបានជួសជុលកែលម្អ	កន្លែង	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	១ខែ	20,568	11,310		2		2
24	ជួសជុលថែទាំស្ថានីយ៍វាស់ទឹក ភ្លៀង ព្រែកប្រសព្វ	ប្រមូល និងចងក្រងទិន្នន័យ សម្រាប់ផ្សព្វផ្សាយព័ត៌មាន គ្រោះរាំងស្ងួត	ឃុំព្រែកប្រ សព្វស្រុក ព្រែកប្រសព្វ	ស្ថានីយ៍តំរង់ទឹកភ្លៀង១ ត្រូវបានជួសជុលកែលម្អ	កន្លែង	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	១ខែ	21,852	12,020		2		2
25	ជួសជុលថែទាំស្ថានីយ៍វាស់ទឹក ភ្លៀង កន្ទួត	ប្រមូល និងចងក្រងទិន្នន័យ សម្រាប់ផ្សព្វផ្សាយព័ត៌មាន គ្រោះរាំងស្ងួត	ឃុំកន្ទួតប្រ សស្រុកចិត្ត បុរី	ស្ថានីយ៍តំរង់ទឹកភ្លៀង១ ត្រូវបានជួសជុលកែលម្អ	កន្លែង	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	១ខែ	18,255	10,050		2		2
26	ជួសជុលទំនប់ត្រសក់ជ្រុំ និងសំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ឃុំសោប ស្រុក ព្រែកប្រសព្វ	ជួសជុលទំនប់ប្រវែង១៣០០ម និងសំណង់សិល្បៈការ ត្រូវបានជួសជុលកែលម្អ	ម	1300	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	3ខែ					160	160

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
27	ជួសជុលទំនប់ស្រែជ្រៃ និងសំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ឃុំអូរក្រៀង ស្រុក សំបូរ	ជួសជុលទំនប់ប្រវែង៤០០ម និងសំណង់សិល្បៈការ ត្រូវបានជួសជុលកែលម្អ	ម	400	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	3ខែ					100	100
28	ជួសជុលទំនប់អូរលូត និងសំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ឃុំ២ធ្នូ ស្រុក ស្នួល	ជួសជុលទំនប់ប្រវែង៤០០ម និងសំណង់សិល្បៈការ , ប្រឡាយត្រូវបានជួសជុលកែ លម្អ	ម	400	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	3ខែ					100	100
29	ជួសជុលទំនប់ទួលពន្លៃ និងសំណង់សិល្បៈការ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	សង្កាត់ក្រគរ ក្រុងក្រចេះ	ជួសជុលទំនប់ប្រវែង៤០០ម និងសំណង់សិល្បៈការ ត្រូវបានជួសជុលកែលម្អ	ម	400	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	3ខែ					100	100
30	ជួសជុលថែទាំសំណង់ទ្វារទឹក ទំនប់កាកុត	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ឃុំសណ្តាន់ ស្រុក ឆ្លូង	សំណង់ទ្វារទឹក ត្រូវបានជួសជុលកែលម្អ	កន្លែង	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	1ខែ					10	10
31	ជួសជុលថែទាំសំណង់លូ ទំនប់ស្រែនាម	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ឃុំយ្យឹម ស្រុក ស្នួល	សំណង់លូ ត្រូវបានជួសជុលកែលម្អ	កន្លែង	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	1ខែ					5	5
32	ជួសជុលថែទាំសំណង់លូ ទំនប់ជើងឃ្មៅ	បង្កើនប្រភពទឹក ស្រោចស្រពដំណាំស្រូវ	ឃុំ២ធ្នូ ស្រុក ស្នួល	សំណង់លូ ត្រូវបានជួសជុលកែលម្អ	កន្លែង	2	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	1ខែ					8	8
33	ជួសជុលថែទាំសំណង់ទ្វារទឹក ទំនប់ពន្លៃ	បង្កើនប្រភពទឹក ស្រោច ស្រពដំណាំស្រូវ	ឃុំព្រែកសា ម៉ាន់ ស្រុក ឆ្លូង	សំណង់លូ ត្រូវបានជួសជុលកែលម្អ	កន្លែង	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	1ខែ					8	8

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
34	ជួសជុលថែទាំសំណង់ទ្វារទឹក ទំនប់បឹងប្រា	បង្កើនប្រភពទឹក ស្រោច ស្រពដំណាំស្រូវ	ឃុំព្រែកសា ម៉ាន់ ស្រុក ឆ្លូង	សំណង់ទ្វារទឹក ត្រូវបានជួសជុលកែលម្អ	កន្លែង	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	1ខែ					8	8
35	សង់ស្ថានីយ៍វាស់កម្ពស់ទឹកទ ន្លេមេគង្គព្រែកប្រសព្វ	ប្រមូលនិងចងក្រងទិន្នន័យ សម្រាប់ផ្សព្វផ្សាយព័ត៌មាន គ្រោះមហន្តរាយដោយទឹកជំនន់ ទន្លេមេគង្គ	ឃុំព្រែកប្រ សព្វ ស្រុកព្រែក ប្រសព្វ	ស្ថានីយ៍វាស់កម្ពស់ទឹក១ ត្រូវបានសង់រួច	កន្លែង	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	3ខែ	21,852	12,020			48	48
36	ជួសជុលថែទាំស្ថានីយ៍វាស់ទឹក ភ្លៀង ក្រចេះ	ប្រមូល និងចងក្រងទិន្នន័យ សម្រាប់ផ្សព្វផ្សាយ ព័ត៌មានគ្រោះរាំងស្ងួត	ទីរួមខេត្ត	ស្ថានីយ៍តំរង់ទឹកភ្លៀង១ ត្រូវបានជួសជុលកែលម្អ	កន្លែង	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	១ខែ	20,568	11,310			1	1
37	ជួសជុលថែទាំស្ថានីយ៍វាស់ទឹក ភ្លៀង អូរត្រៀង	ប្រមូល និងចងក្រងទិន្ន ន័យសម្រាប់ផ្សព្វផ្សាយ ព័ត៌មានគ្រោះរាំងស្ងួត	ឃុំអូរត្រៀង	ស្ថានីយ៍តំរង់ទឹកភ្លៀង១ ត្រូវ បានជួសជុលកែលម្អ	កន្លែង	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	១ខែ	20,568	11,310			1	1
38	រៀបចំសហគមន៍កសិករប្រើ ប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រ អូរសំឡេង	ការប្រើប្រាស់ទឹកដោយមានការ រចនារួមថែទាំ និង ពង្រឹងការគ្រប់គ្រងទឹកបានល្អ	ឃុំស្រែចារ ស្រុកស្នួល	គណៈកម្មាធិការសហគមន៍កសិក រប្រើប្រាស់ទឹកត្រូវបានបង្កើត ឡើង	សហគមន៍	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	១ខែ	398	218	5			5
39	រៀបចំសហគមន៍កសិករប្រើ ប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រ កូនអក	ការប្រើប្រាស់ទឹកដោយមានការ រចនារួមថែទាំ និង ពង្រឹងការគ្រប់គ្រងទឹកបានល្អ	ឃុំកញ្ជរ ស្រុកឆ្លូង	គណៈកម្មាធិការសហគមន៍កសិក រប្រើប្រាស់ទឹកត្រូវបានបង្កើត ឡើង	សហគមន៍	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	១ខែ	425	233	5			5
40	រៀបចំសហគមន៍កសិករប្រើ ប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រ ពន្លៃ	ការប្រើប្រាស់ទឹកដោយមានការ រចនារួមថែទាំ និង ពង្រឹងការគ្រប់គ្រងទឹកបានល្អ	ឃុំព្រែកសា ម៉ាន់	គណៈកម្មាធិការសហគមន៍កសិក រប្រើប្រាស់ទឹកត្រូវបានបង្កើត ឡើង	សហគមន៍	1	ថវិការដ្ឋ	មន្ទីរធនធាន ទឹក និងឧតុ និយម	១ខែ	355	182	5			5

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយប្រចាំឆ្នាំ (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
41	រៀបចំសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រអូរអណ្តូង	ការប្រើប្រាស់ទឹកដោយមានការចូលរួមថែទាំ និងពង្រឹងការគ្រប់គ្រងទឹកបានល្អ	ឃុំសោប	គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកត្រូវបានបង្កើតឡើង	សហគមន៍	1	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	១ខែ	102	57	5			5
42	រៀបចំសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រច្រវ៉ា	ការប្រើប្រាស់ទឹកដោយមានការចូលរួមថែទាំ និងពង្រឹងការគ្រប់គ្រងទឹកបានល្អ	ឃុំកន្ទួតស្រុកចិត្តបុរី	គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកត្រូវបានបង្កើតឡើង	សហគមន៍	1	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	១ខែ	780	425		5		5
43	រៀបចំសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រអូរស្ទឹងខ្យង	ការប្រើប្រាស់ទឹកដោយមានការចូលរួមថែទាំ និងពង្រឹងការគ្រប់គ្រងទឹកបានល្អ	ឃុំព្រែកប្រសព្វស្រុកព្រែកប្រសព្វ	គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកត្រូវបានបង្កើតឡើង	សហគមន៍	1	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	១ខែ	195	106		5		5
44	រៀបចំសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រស្រែអាង	ការប្រើប្រាស់ទឹកដោយមានការចូលរួមថែទាំ និងពង្រឹងការគ្រប់គ្រងទឹកបានល្អ	ឃុំព្រែកសាម៉ាន់ស្រុកកន្ទួង	គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកត្រូវបានបង្កើតឡើង	សហគមន៍	1	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	១ខែ	476	261		5		5
45	រៀបចំសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រស្រែនាម	ការប្រើប្រាស់ទឹកដោយមានការចូលរួមថែទាំ និងពង្រឹងការគ្រប់គ្រងទឹកបានល្អ	ឃុំយឿមស្រុកស្នួល	គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកត្រូវបានបង្កើតឡើង	សហគមន៍	1	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	១ខែ	176	97		5		5
46	ពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រកន្ទួនជ័រ	ការប្រើប្រាស់ទឹកដោយមានការចូលរួមថែទាំ និងពង្រឹងការគ្រប់គ្រងទឹកបានល្អ	ឃុំខ្យងអណ្តែតស្រុកកន្ទួង	គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកត្រូវបានបង្កើតឡើង	សហគមន៍	1	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	១ខែ					3	3

ល.រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយប្រែប្រួល (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
47	ពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រអូរសំពុង	ការប្រើប្រាស់ទឹកដោយមានការចូលរួមថែទាំ និងពង្រឹងការគ្រប់គ្រងទឹកបានល្អ	ឃុំព្រែកប្រសព្វស្រុកព្រែកប្រសព្វ	គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកត្រូវបានបង្កើតឡើង	សហគមន៍	1	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	១ខែ					3	3
48	ពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រស្ទឹងធំ	ការប្រើប្រាស់ទឹកដោយមានការចូលរួមថែទាំ និងពង្រឹងការគ្រប់គ្រងទឹកបានល្អ	ឃុំចំបក់ស្រុកព្រែកប្រសព្វ	គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកត្រូវបានបង្កើតឡើង	សហគមន៍	1	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	១ខែ					3	3
49	ពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រអូរថ្ម	ការប្រើប្រាស់ទឹកដោយមានការចូលរួមថែទាំ និងពង្រឹងការគ្រប់គ្រងទឹកបានល្អ	ឃុំកំពង់គរស្រុកព្រែកប្រសព្វ	គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកត្រូវបានបង្កើតឡើង	សហគមន៍	1	ថវិការដ្ឋ	មន្ទីរធនធានទឹក និងឧតុនិយម	១ខែ					3	3
សរុប												966.00	556.00	561.00	2083.00
១.៣. វិស័យទេសចរណ៍															
01	បោះពុម្ពសៀវភៅផ្គត់ផ្គង់និងផែនទីទេសចរណ៍សម្រាប់ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្ត	បង្កើនភ្ញៀវទេសចរ	ក្នុងខេត្ត	ទេសចរណ៍យល់ដឹងពីតំបន់ទេសចរណ៍សណ្ឋាគារ	សន្លឹក	2,500	ថវិកាមន្ទីរ	មន្ទីរទេសចរណ៍	១ឆ្នាំ	2,500	1,300	20.00	20.00	20.00	60.00
សរុប												20.00	20.00	20.00	60.00
១.៤. វិស័យពាណិជ្ជកម្ម															
01	ស្រង់ស្ថិតិអាជីវកម្ម សេវាកម្ម	ស្ថិតិអាជីវកម្មរង្វាស់លាស់	ស្រុកទាំង៥	ទិន្នន័យត្រឹមត្រូវ	លើក	5	ថវិការដ្ឋ	ពាណិជ្ជកម្ម	២ខែ	512	356	4	4	4	12

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំនួនគ្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
02	ចេញលិខិតអនុញ្ញាតប្រកបអាជីវកម្ម	អាជីវករប្រកបអាជីវកម្មស្របច្បាប់	ស្រុកទាំង៥	អាជីវករមានច្បាប់	លើក	5	ថវិការដ្ឋ	ពាណិជ្ជកម្ម	៦ខែ	512	356	5	5	5	15
03	ចេញលិខិតអនុញ្ញាតតាំងផ្ទះគ្រឿងអាសន្ន	អាជីវករប្រកបអាជីវកម្មស្របច្បាប់	ស្រុកទាំង៥	អាជីវករមានច្បាប់	លើក	6	ថវិការដ្ឋ	ពាណិជ្ជកម្ម	៦ខែ	512	356	3	3	3	9
04	ចុះជំរឿនការលើកស្ទួយយីហោក្រុមហ៊ុន	ពាណិជ្ជករ មានភាពស្របច្បាប់	ទូទាំងខេត្ត	ពាណិជ្ជករយល់ច្បាប់	លើក	6	ថវិការដ្ឋ	ពាណិជ្ជកម្ម	១២ ខែ	98	12	2	3	3	8
05	ចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មក្នុងប្រទេស	ផ្សព្វផ្សាយកសិផលទូលំទូលាយ	តាមបណ្តាខេត្ត	កសិករមានការគាំទ្រ	លើក	8	ថវិការដ្ឋ	ពាណិជ្ជកម្ម	៦ខែ	430	209	25	30	30	85
06	រៀបចំបង្កើតសមាគមអាជីវកម្ម	ទីផ្សារកសិផលមានភាពប្រសើរឡើង	ស្រុកទាំង៥	សមាគមត្រូវបង្កើត	សមាគម	3	ថវិការដ្ឋ	ពាណិជ្ជកម្ម	០៦ ខែ	369	196	3	3	3	9
07	សហការចុះត្រួតពិនិត្យគុណភាពទំនិញ	ទំនិញលើទីផ្សារមានគុណភាពល្អ	ស្រុកទាំង៥	សុខភាពប្រជាប្រសើរ.	លើក	12	ថវិការដ្ឋ	ពាណិជ្ជកម្ម	១២ ខែ	369	186	5	5	5	15
សរុប												47	53	53	153

១.៥. វិស័យវី និងថាមពល

01	ពង្រីកបណ្តាញអគ្គិសនី	បង្កើនថាមពលអគ្គិសនីនៅតាមភូមិ	ឃុំយ៉ាម	ឱ្យប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិ	គម.	4,31	ឯកជន	ក្រុមហ៊ុនយោធនសុភវិទ្យាត្រឡឹង	1ឆ្នាំ	10061	5025	1589			1589
02	ពង្រីកបណ្តាញអគ្គិសនី	បង្កើនថាមពលអគ្គិសនីនៅតាមភូមិ	កន្ទួតថ្មអណ្តើក	ឱ្យប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិ	គម.	9,50	ឯកជន	ក្រុមហ៊ុនយោធនសុភវិទ្យាត្រឡឹង	១ឆ្នាំ	12,493	6,267		1229		1229

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយលម្អិត	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
03	ពង្រីកបណ្តាញអគ្គិសនី	បង្កើនថាមពលអគ្គិសនីនៅតាមភូមិ	រលួស មានជ័យ	ឱ្យប្រជាពលរដ្ឋមានអគ្គិសនី ប្រើប្រាស់គ្រប់ភូមិ	គម.	LV=8 MV=7	ឯកជន	សេវាករ ជា សុខ	១ឆ្នាំ	5,866	2,923	638			638
04	ពង្រីកបណ្តាញ អគ្គិសនី	បង្កើនថាមពលអគ្គិសនីនៅតាមភូមិ	ស្រែជិះស្រុក សំបូរ	ឱ្យប្រជាពលរដ្ឋមានអគ្គិសនី ប្រើប្រាស់គ្រប់ភូមិ	គម.	LV=11 MV=1 5	ឯកជន	សេវាករ ជា សុខខេង	១ឆ្នាំ	5,026	2,438		1154		1154
05	ពង្រឹងការគ្រប់គ្រងធនធានវៃ	ពង្រឹងការគ្រប់គ្រងធនធានវៃ និងទប់ស្កាត់ការធ្វើអាជីវកម្មខុស ច្បាប់	ក្រុង ស្រុក ទាំង៦	ចុះបង្ហាញអាជីវកម្មវៃខុសច្បាប់ និងតាមដានការ ធ្វើអាជីវកម្ម និង ស្រាវជ្រាវវៃ	លើក	162	មន្ទីរ និង ដៃគូ	មន្ទីរវៃ និង ថាមពល	៣ឆ្នាំ	4,000	1,500	20	20	20	60
06	ចុះពិនិត្យ និងតាមដានការ ពង្រីកបណ្តាញអគ្គិសនីតាមភូមិ	បង្កើនថាមពលអគ្គិសនីនៅតាម ភូមិ	ក្រុង ស្រុក ទាំង៦	ឱ្យគ្រួសារក្នុងភូមិមានអគ្គិសនី ប្រើប្រាស់	លើក	108	មន្ទីរ និងដៃគូ	មន្ទីរវៃ និង ថាមពល	៣ឆ្នាំ	63,723	32,195	10	10	10	30
07	ចុះពិនិត្យនិងតាមដានសុវត្ថិភាពបច្ចេកទេសស្ថានីយ៍ ប្រេងឥន្ធនៈ	ពង្រឹងការគ្រប់គ្រងស្ថានីយ៍ ប្រេងឥន្ធនៈ	ក្រុង ស្រុក ទាំង៦	ពិនិត្យនិងតាមដានសុវត្ថិភាព បច្ចេកទេសស្ថានីយ៍ប្រេងឥន្ធនៈ	លើក	45	មន្ទីរ និងដៃគូ	មន្ទីរវៃ និង ថាមពល	៣ឆ្នាំ	250	90	4	4	4	12
08	សាងសង់មន្ទីរវៃ និងថាមពលខេត្តក្រចេះ	សម្រាប់បម្រើការងារ	សង្កាត់	មន្ត្រីមានកន្លែងធ្វើការសមរម្យ	ខ្នង	1	ថវិការដ្ឋ	ក្រសួង	១ ឆ្នាំ	16	4	1000.00	0	0	1000
សរុប												3,261	2,417	34	5,712
១.៥.វិស័យឧស្សាហកម្ម និងសិប្បកម្ម															
១	ជួសជុលមន្ទីរ	ការពារសំភារក្នុងមន្ទីរ:	សង្កាត់ក្រចេះ	ធានាសុវត្ថិភាព សោភ័ណភាពនិងការពារសំភារៈ និងឯកសារមន្ទីរ	ខ្នង	១	ថវិការដ្ឋ	មន្ទីរ	១២ ខែ	19	2	166			166
សរុប												166			166

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
១.៧. វិស័យប្រៃសណីយ៍															
01	ជួសជុល និងពង្រីកផ្ទៃអាការ រដ្ឋបាលនិងសាលប្រជុំជំហាន ទី២	បង្កើនប្រសិទ្ធិភាពការងារ	ក្រុងក្រចេះ	ពង្រីកផ្ទៃអាការ	ខ្នង	1	ថវិការដ្ឋ	៦ខែ	១ឆ្នាំ	14	4	199	731		930
02	ថែទាំនិងជួសជុលរបងនៅ មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ និងរៀបការវិទ្យាចិញ្ចឹមផ្លូវ	បង្កើនប្រសិទ្ធិភាពការងារ	ក្រុងក្រចេះ	ជួសជុលរបងថ្ម	ម	200	ថវិការដ្ឋ	៦ខែ	១ឆ្នាំ	14	4	0	30	30	60
03	ថែទាំនិងជួសជុលរបងនៅស្ថា នីយ៍ទួរសព្ទនិងរៀបការវិទ្យា ចិញ្ចឹមផ្លូវ	បង្កើនប្រសិទ្ធិភាពការងារ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ	ក្រុងក្រចេះ	ថែទាំនិងជួសជុលរបងនៅស្ថា នីយ៍ទួរសព្ទ	ម	350	ថវិការដ្ឋ	៦ខែ	១ឆ្នាំ	14	4	0	30	30	60
សរុប												199	791	60	1,050
១.៨. វិស័យកសិកម្ម															
1	ថែទាំប្រព័ន្ធផ្លូវជាតិ - ខេត្ត	កាត់បន្ថយការចំណាយនិង គ្រោះ ថ្នាក់ចរាចរ	ភូមិសាស្ត្រ ខេត្តក្រចេះ	ការថែទាំត្រូវបានអនុវត្តជាប្រ ចាំ	Km	620.00	ថវិកាជា តិ	មន្ទីរ	1.0	369,017	186,216	14,188			14188.00
2	ជួសជុល ខូបផ្លូវជាតិលេខ ៧	ធ្វើអោយប្រសើរទីតាំងដែលខូ ច	ផ្លូវក្នុងទឹកដី ខេត្តក្រចេះ	ផ្លូវត្រូវបានជួសជុល	Km	20.0	ថវិកាជា តិ	មន្ទីរ	1.00	369,017	186,216	28,000			28000.00
3	ជួសជុល ខូបផ្លូវជាតិលេខ ៧៤	ធ្វើអោយប្រសើរទីតាំងដែលខូ ច	ផ្លូវក្នុងទឹកដី ខេត្ត	ផ្លូវត្រូវបានជួសជុល	Km	20	ថវិកាជា តិ	មន្ទីរ	1.00	369,017	186,216	1,960			1960.00
4	សាងសង់លូផ្លូវជាតិលេខ៧៦	ដើម្បីដោះស្រាយបញ្ហាទឹកជំនន់	ផ្លូវក្នុងទឹកដី ស្រុកស្អួល	លូត្រូវបានសាងសង់ថ្មី	m	2,000.0	ថវិកាជា តិ	មន្ទីរ	1.00	55,274	28,163	1,680			,680

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
5	ស្ថានបេតុងផ្លូវខេត្តលេខ២៧ ៩	ធានាដល់ការដឹកជញ្ជូនទំនិញ	ស្រុកព្រៃកប្រសព្វ	ស្ថានត្រូវបានសាងសង់ថ្មី	m	40.0	ថវិកាជាតិ	មន្ទីរ	1.00	65,495	32,747	3,040			3040.00
6	ជួសជុលផ្លូវខេត្តលេខ៣៧៧	សំរួលថវិកា- កាត់បន្ថយគ្រោះថ្នាក់	ចិត្របុរី	ផ្លូវត្រូវបានសាងសង់ថ្មី	km	1.70	ថវិកាខេត្ត	មន្ទីរ	1.00	63,872	31,358	1,666.0			1666.00
សរុប												50534.00			48854.00
១.៩. វិស័យអភិវឌ្ឍន៍ជនបទ															
01	ជួសជុលផ្លូវក្រាលក្រូសក្រហម	បង្កើនការថែទាំជួសជុល ផ្លូវ ស្ថាន និងលូជនបទ	ព្រែកប្រសព្វ ឆ្លង ចិត្របុរី ស្ទួល ក្រចេះ	ជួសជុលផ្លូវក្រាលក្រូសក្រហម	គម	85	ថវិកាជាតិ	មន្ទីរ អភិវឌ្ឍន៍	3	N/A	N/A	5,780	5,780	5,780	17,340
02	ថែទាំផ្លូវជាលក្ខណៈខ្ទប់	បង្កើនការថែទាំ ជួសជុលផ្លូវ ស្ថាន និងលូជនបទ	ព្រែកប្រសព្វ ឆ្លង ចិត្របុរី ស្ទួល	ថែទាំផ្លូវជាលក្ខណៈខ្ទប់	គម	210	ថវិកាជាតិ & KFW	មន្ទីរ អភិវឌ្ឍន៍	3	N/A	N/A	12,180	12,180	12,180	36,540
03	ថែទាំផ្លូវជាលក្ខណៈប្រចាំ	បង្កើនការថែទាំ ជួសជុលផ្លូវ ស្ថាន និងលូជនបទ	ឆ្លង ចិត្របុរី ស្ទួល	ថែទាំផ្លូវជាលក្ខណៈប្រចាំ	គម	315	ថវិកាជាតិ	មន្ទីរ អភិវឌ្ឍន៍	3	N/A	N/A	2,205	2,205	2,205	6,615
04	ផ្លូវជួសជុលបន្ទាន់	បង្កើនការថែទាំ ជួសជុលផ្លូវ ស្ថាន និងលូជនបទ	ព្រែកប្រសព្វ ចិត្របុរី	ជួសជុលបន្ទាន់	គម	70	ថវិកាជាតិ	មន្ទីរ អភិវឌ្ឍន៍	3	N/A	N/A	3,150	3,150	3,150	9,450
05	ផ្លូវក្រាលកម្រាលកៅស៊ូ DBST		សំបូរ ចិត្របុរី	ការក្រាលកម្រាលកៅ DBST	គម	30	ថវិកាជាតិ & WB &	មន្ទីរ អភិវឌ្ឍន៍	3	N/A	N/A	-	6,832	7,808	14,640

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
							KFW								
06	ផ្លូវក្រាលកម្រាលបេតុង	បង្កើនការថែទាំ ជួសជុលផ្លូវ ស្ពាន និងលូ ជនបទ	ស្រុកចិត្របុរី ក្រុងក្រចេះ	ផ្លូវក្រាលកម្រាលបេតុង	គម	25	ថវិកាជាតិ	មន្ទីរអភិវឌ្ឍន៍	3	N/A	N/A		24,400	24,400	73,200
សរុប												23315	54547	55523	157785
២.ផ្នែកសង្គមកិច្ច															
២.១.វិស័យអប់រំ															
1	អភិវឌ្ឍការអប់រំកុមារតូចឱ្យមានស្តង់ដារ	ផ្តល់នូវសេវាអប់រំដល់កុមារតូចប្រកបដោយគុណភាពសម្រាប់គ្រូបង្រៀន ចូលរៀនថ្នាក់ទី១	ទូទាំងខេត្ត	បើកវគ្គបំប៉នដល់គ្រូមេត្តយ្យសិក្សាពីបច្ចេកទេសក្នុងការបង្រៀន	នាក់	138	ថវិការដ្ឋ	ការិកុមារតូច.	12ខែ	138	89	38.80	81.50	81.50	201.80
2	ការអភិវឌ្ឍសាលាមត្តេយ្យសិក្សាធនធានតាមស្តង់ដារ	បរិយាកាសសិក្សាសមស្របតាមស្តង់ដារតំបន់	ទូទាំងខេត្ត	បំពាក់សម្ភារសម្រាប់សាលាមត្តេយ្យ សិក្សា	ថ្នាក់	6	ថវិការដ្ឋ	ការិកុមារតូច.	1ដងឆ្នាំ/	125	60	1.20	3.00	3.00	7.20
3	ការផ្តល់ថវិកាដំណើរការសាលាបឋមសិក្សា	ផ្តល់នូវសេវាអប់រំដល់កុមារប្រកបដោយគុណភាព	ទូទាំងខេត្ត	សាលារៀនបឋមសិក្សាមានដំណើរការ	សាលា	262	ថវិការដ្ឋ	ការិបឋមសិ.ក្សា	12ខែ	59,918	29,359	118.50	932.20	932.20	1982.90
4	ផ្តល់អាហារូបករណ៍សិស្សថ្នាក់ទី៤៦-	កាត់បន្ថយការបោះបង់ការសិក្សារបស់សិស្ស	ទូទាំងខេត្ត	សិស្សក្រីក្រមានថវិកាសម្រាប់ទិញសម្ភារសិក្សា	នាក់	3588	ថវិការដ្ឋ	ការិបឋមសិ.ក្សា	9ខែ	3,588	1,966	893.00	1,120.00	1,120.00	3133.00
5	ការពង្រឹងគុណភាពបង្រៀននិងរៀននៅបឋមសិក្សា	អត្រាត្រួតថ្នាក់ត្រូវបានកាត់បន្ថយ	ទូទាំងខេត្ត	ការបំប៉នសមត្ថភាពការប្រជុំបច្ចេកទេស	សាលា	314	ថវិការដ្ឋ	ការិបឋមសិ.	10ខែ	59,918	29,359	426.00	559.50	559.50	1545.00

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយ (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
				ត្រូវបានរៀបចំ និងអនុវត្ត				ក្សា							
6	ផ្តល់ថវិកាដំណើរការ សាលាមធ្យមសិក្សា	ផ្តល់នូវសេវាអប់រំដល់កុមារប្រកបដោយគុណភាព	ទូទាំងខេត្ត	សាលារៀនបឋមសិក្សាមានដំណើរការ	សាលា	51	ថវិការដ្ឋ	ការិយាល័យបឋមសិក្សា	12 ខែ	16,574	8,784	521.80	462.60	462.60	1447.00
7	ផ្តល់អាហារូបករណ៍សិស្សមធ្យមសិក្សា	កាត់បន្ថយការបោះបង់ការសិក្សារបស់សិស្ស	ទូទាំងខេត្ត	សិស្សក្រីក្រមានថវិកាសម្រាប់ទិញសម្ភារសិក្សា	នាក់	2004	ថវិការដ្ឋ	ការិយាល័យមធ្យមសិក្សា	9ខែ	2,004	1,214	790.00	867.70	867.70	2525.40
8	ការពង្រឹងសមត្ថភាពគ្រប់គ្រង និងបង្រៀននៅមធ្យមសិក្សា	ភាគរយសិស្សបញ្ចប់កម្រិតមូលដ្ឋាន និងប្រឡងជាប់មធ្យមសិក្សាគុតិយភូមិខ្ពស់	ទូទាំងខេត្ត	ការបំប៉នសមត្ថភាពការប្រជុំបច្ចេកទេសត្រូវបានរៀបចំ និងអនុវត្ត	សាលា	51	ថវិការដ្ឋ	ការិយាល័យមធ្យមសិក្សា	10 ខែ	16,574	8,784	64.60	200.00	200.00	464.60
9	ការប្រឡងសម្រាប់សិស្សមធ្យមសិក្សា	ការប្រឡងមានដំណើរការប្រព័ន្ធទៅយ៉ាងរលូនឆ្លើយតបបានទៅនឹងកំណែទម្រង់	ទូទាំងខេត្ត	ផ្តល់ប្រាក់ឧបត្ថម្ភគណៈមេប្រយោគ និងសម្ភារដំណើរការប្រឡង	សាលា	51	ថវិការដ្ឋ	ការិយាល័យមធ្យមសិក្សា	1ដងឆ្នាំ /	16,574	8,784	150.00	172.00	172.00	494.00
10	ការពង្រីកមុខវិជ្ជា STEM	គ្រូមធ្យមសិក្សាមានសមត្ថភាពតាមរយៈការស្រាវជ្រាវ	ថ្នាក់ខេត្ត	បើកវគ្គបំប៉ន ស្តីពីការស្រាវជ្រាវវិទ្យាសាស្ត្រជូនគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ	នាក់	250	ថវិការដ្ឋ	ការិយាល័យមធ្យមសិក្សា	3ថ្ងៃ	250	75	4.00	112.00	112.00	228.00
11	សាលាជំនាន់ថ្មី និងសម្ភារពិសោធន៍	សាលាវិទ្យាល័យគោលដៅត្រូវបានកែប្រែជាសាលាជំនាន់ថ្មី	ក្រចេះក្រុង	បំពាក់សម្ភារពិសោធន៍	សាលា	1	ថវិការដ្ឋ	ការិយាល័យមធ្យមសិក្សា	12 ខែ	496	252	16.40	800.00	800.00	1616.40

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
12	ការពង្រឹងសមត្ថភាពមន្ត្រីអប់រំក្រៅប្រព័ន្ធ	ថ្នាក់អក្ខរកម្មនឹងមានដំណើរការល្អ	ទូទាំងខេត្ត	បើកវគ្គបំប៉នសមត្ថភាពមន្ត្រីអប់រំក្រៅប្រព័ន្ធថ្នាក់ក្រុងស្រុក/និងឃុំសង្កាត់	នាក់	59	ថវិការដ្ឋ	ការិក្រៅប្រព័ន្ធ	3 ថ្ងៃ	59	1	17.10	47.20	47.20	111.50
13	ពង្រីកកម្មវិធីអក្ខរកម្មវិជ្ជាជីវៈ	កាត់បន្ថយអត្រាអនកូរជន	ទូទាំងខេត្ត	បើកវគ្គបំប៉នសមត្ថភាពក្រុមអក្ខរកម្ម	នាក់	25	ថវិការដ្ឋ	ការិក្រៅប្រព័ន្ធ	10 ថ្ងៃ	25	8	22.60	164.00	164.00	350.60
14	ការពង្រឹង និងពង្រីកមជ្ឈមណ្ឌលសិក្សាសហគមន៍នឹងកើនឡើង	ចំនួនមជ្ឈមណ្ឌលសិក្សាសហគមន៍នឹងកើនឡើង	ទូទាំងខេត្ត	មជ្ឈមណ្ឌលសិក្សាសហគមន៍ត្រូវបានបើកបន្ថែម	កន្លែង	10	ថវិការដ្ឋ	ការិក្រៅប្រព័ន្ធ	6 ខែ	171	143	90.70	165.00	165.00	420.70
15	កម្មវិធីចូលរៀនឡើងវិញ	កុមារក្រៅសាលានឹងទទួលបាននូវសេវាអប់រំប្រកបដោយគុណភាព	3 ស្រុក	ថ្នាក់ចូលរៀនឡើងវិញត្រូវបានបើកដំណើរការ	ថ្នាក់	15	ថវិការដ្ឋ	ការិក្រៅប្រព័ន្ធ	2 ខែ	243	100	16.40	23.40	23.40	63.20
16	ការអភិវឌ្ឍកម្មវិធីលើកកម្ពស់សុខភាពសិក្សា	គ្រប់គ្នាយល់ដឹងពីសុខភាពអនាម័យ(ប៊ីស្អាត)	មន្ទីរអប់រំ	បំប៉ននាយកនាយិកាសាលា / ស្តីពីសុខភាព អនាម័យ ដើម្បីពួកគាត់បានផ្សព្វផ្សាយបន្ត	នាក់	43	ថវិការដ្ឋ	ផ្នែកសុខភាពសិក្សា	1 សប្តាហ៍	43	8	13.70	31.90	31.90	77.50
17	ការអភិវឌ្ឍសម្ភារ និងឯកសារសុខភាពសិក្សា	សាលារៀនមានសម្ភារសង្រ្គោះបឋមប្រើប្រាស់គ្រប់គ្រាន់	ទូទាំងខេត្ត	សាលារៀនត្រូវបានបំពាក់សម្ភារ និងផ្តល់ថ្នាំទំលាក់ព្រូនគ្រប់គ្នា	សាលា	66	ថវិការដ្ឋ	ផ្នែកសុខភាពសិក្សា	1 ដង ឆ្នាំ /	19,440	9,525	6.00	7.50	7.50	21.00
18	ការសាងសង់ និងជួសជុលបង្គន់អនាម័យ និង ទឹកស្អាត	សាលារៀនមានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់		សាងសង់បង្គន់អនាម័យ និងប្រព័ន្ធទឹកស្អាត	សាលា	13	ថវិការដ្ឋ	ផ្នែកសុខភាពសិក្សា	6 ខែ	3,475	1,668	96.60	174.60	174.60	445.80

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយ (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
19	ការពង្រីកសេវាគម្របទិស បំណិនជីវិត និងប្រឹក្សា អាជីព			បើកវគ្គបំប៉នស្តី ពីបំណិនជីវិត និងប្រឹក្សាអាជីព	នាក់	200	ថវិការដ្ឋ	ការិ មធុរមសិ. ក្សា	5 ថ្ងៃ	200	130	235.00	259.00	270.00	764.00
20	ដំណើរការសាលាគរុកោស ល្យ	ផ្តល់នូវសេវាអប់រំដល់គុសិស្ស ប្រកបដោយគុណភាព	ទូទាំងខេត្ត	សាលាគរុកោសល្យមានសម្ភារ ប្រើប្រាស់គ្រប់គ្រាន់	សា លា	1	ថវិការដ្ឋ	សាលាគរុ កោសល្យ	12 ខែ	164	124	53.20	62.00	62.00	177.20
21	ការអភិវឌ្ឍកម្មវិធីសិក្សា សម្ភារសិក្សា និងបណ្ណាល័យ	សិស្សានុសិស្សមានសៀវភៅសិ ក្សាកោលប្រើប្រាស់គ្រប់គ្រាន់	ទូទាំងខេត្ត	បើកវគ្គបំប៉នស្តីពីការងារគ្រប់ គ្រងសៀវភៅសិក្សាកោល និងលើកគម្រោងតម្រូវការ	នាក់	31	ថវិការដ្ឋ	សាលាគរុ កោសល្យ	2 ថ្ងៃ	31	5	11.60	12.80	12.80	37.20
22	គាំទ្រការប្រកួតកីឡាមហាជ ន	ជ្រើសរើសក្រុមដែលខ្លាំងដើម្បី ចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ	ខេត្តក្រចេះ	ឧបត្ថម្ភការហូបចុកស្នាក់នៅរបស់កីឡាករ សម្ភារដំណើរការប្រកួត និងជួយលាភី	ក្រុម	42	ថវិការដ្ឋ	ការីកីឡា.	7 ថ្ងៃ	92	46	295.40	500.00	500.00	1295.40
23	កែលម្អហេដ្ឋារចនាសម្ព័ន្ធពហុ កីឡាដ្ឋានខេត្ត	ពហុកីឡាដ្ឋានមានលក្ខណៈស្តង់ ដារសម្រាប់ការប្រកួតគ្រប់វិ ញ្ញាណ	ខេត្តក្រចេះ	ជួសជុល និងសាងសង់ទីលាន	កន្លែង	1	ថវិការដ្ឋ	ការីកីឡា.	6 ខែ			10.00	53.70	53.70	117.40
24	គាំទ្រការប្រកួតកីឡាសិស្ស- និសិទ្ធិ	សិស្សនិសិទ្ធិ មានសុខភាពល្អ - បង្កើតសាមគ្គីភាព មិត្តភាព ការទទួលខុសត្រូវ ម្ចាស់ការ ជៀសឆ្ងាយពីគ្រឿងញៀន	ខេត្តក្រចេះ	ឧបត្ថម្ភការហូបចុកស្នាក់នៅរបស់កីឡាករ សម្ភារដំណើរការប្រកួត និងជួយលាភី	ក្រុម	42	ថវិការដ្ឋ	ការីកីឡា.	14 ថ្ងៃ	92	46	473.00	800.00	800.00	2073.00
25	កែលម្អហេដ្ឋារចនាសម្ព័ន្ធទី លានកីឡាតាមគ្រឹះស្ថាន សិក្សា	វិទ្យាល័យ និងអនុវិទ្យាល័យគោលដៅ មានទីលានកីឡា សមរម្យសម្រាប់ សិស្សហាត់	ទូទាំងខេត្ត	ជួសជុល ល្អសម្ភារ ទីលានចាស់ និងទីលានថ្មីក្នុងផែនការ	កន្លែង	6	ថវិការដ្ឋ	ការីកីឡា.	6 ខែ	1,356	754	17.00	150.00	150.00	317.00

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
26	អភិវឌ្ឍសមត្ថភាពគ្រូអប់រំ កាយតាមគ្រឹះស្ថានសិក្សា	គ្រូអប់រំកាយតាមសាលារៀន មានសមត្ថភាពគ្រប់គ្រាន់	ថ្នាក់ខេត្ត	បើកវគ្គបំប៉នសមត្ថភាពគ្រូអប់រំ កាយតាមគ្រឹះស្ថានសិក្សា	នាក់	51	ថវិការដ្ឋ	ការិក្រឹត្យា.	3 ថ្ងៃ	51	10	10.00	65.00	65.00	140.00
27	ការយល់ដឹងពីជំងឺអេដស៍ក្រៅ សាលា	កាត់បន្ថយអត្រាឆ្លងជំងឺអេដស៍ តាមរយៈយុវជនក្រៅសាលា	4ឃុំក្នុងស្រុក សំបូរ	បើកវគ្គបំប៉នស្តីពីការអប់រំជំងឺ អេដស៍ដល់យុវជនក្រៅសាលា	នាក់	50	ថវិការដ្ឋ	ការិយុវជន.	1 ថ្ងៃ	50	20	3.10	45.30	45.30	93.70
28	ពង្រឹង និងដំណើរការក្រុមប្រឹក្សាយុវជន និងកុមារ	អភិវឌ្ឍសាលារៀនតាមរយៈ ក្រុមប្រឹក្សាកុមារយុវជន-	ទូទាំងខេត្ត	បំប៉ន ទស្សនកិច្ចសិក្សា បោះជំរុំ និងប្រឡងប្រណាំងពលកម្ម	នាក់	125	ថវិការដ្ឋ	ការិយុវជន.	1 ខែ	125	45	22.60	110.20	110.20	243.00
29	ការយល់ដឹងអំពីសហគ្រិន ភាព		ទូទាំងខេត្ត		នាក់	25	ថវិការដ្ឋ	ការិយុវជន.		25	15	4.20	10.40	10.40	25.00
30	ការកសាងសមត្ថភាព ជំនាញវិជ្ជាជីវៈ	យុវជន មានជំនាញវិជ្ជាជីវៈអាចរកមុខ របរចិញ្ចឹមជីវិតបានពេលបញ្ចប់ ការសិក្សា	ស្រុកឆ្លូង	បើកវគ្គបំប៉នស្តីពីច្បាប់កាយវិទ្យា និងបំពាក់កន្សែង ដល់យុវជន ស្ម័គ្រ	នាក់	200	ថវិការដ្ឋ	ការិយុវជន.	1 ថ្ងៃ	200	100	5.70	17.60	17.60	40.90
31	អភិវឌ្ឍសមត្ថភាព និងរៀបចំប្រព័ន្ធកសាងផែន ការ	នាយកសាលាមានលទ្ធភាពគ្រប់គ្រងទិន្នន័យ ស្ថិតិ និងផលិតចេញជាសូចនាករ ដើម្បីប្រើប្រាស់ តាមតម្រូវការ	ទូទាំងខេត្ត	បើកវគ្គបំប៉នស្តីពីការគ្រប់គ្រង ទិន្នន័យស្ថិតិ និងការគណនា សូចនាករដល់ នាយកនាយិកាសាលា/	នាក់	45	ថវិការដ្ឋ	ការិយុវជន.	3 ថ្ងៃ	45	5	23.40	27.80	27.80	79.00
32	កម្មវិធីគាំទ្រការពង្រាយគ្រូ	សាលាដែលខ្វះគ្រូមានដំណើរ ការសិក្សាប្រក្រតី	ទូទាំងខេត្ត	បុគ្គលិកសិក្សាត្រូវបានពង្រាយ ទៅតំបន់ខ្វះគ្រូ	នាក់	5	ថវិការដ្ឋ	ការិយុវជន.	1 ដង ឆ្នាំ/			8.00	15.00	15.00	38.00
33	កម្មវិធីគាំទ្រការឧបត្ថម្ភអាជីព ពង្រីកប្រៀបធៀបនឹងតំបន់ដាច់ ស្រយាល និងជួបការលំបាក	សាលារៀននៅតំបន់ជួបការលំបាក មានគ្រូបង្រៀនទៀងទាត់ និងមានជីវភាពសមរម្យ	ស្រុកឆ្លូង, ព្រែកប្រសព្វ, សំបូរ, ស្នួល	គ្រូបង្រៀននៅតំបន់ជួបការលំបាក ត្រូវបានផ្តល់ប្រាក់ឧបត្ថម្ភ ជីវភាព	នាក់	561	ថវិការដ្ឋ	ការិយុវជន.	12 ខែ	561	251	652.00	600.00	600.00	1852.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយ (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
			និងចិត្តបុរី												
34	ការពង្រឹងសមត្ថភាពធនធានមនុស្ស				នាក់		ថវិការដ្ឋ	ការិបុគ្គលិក.				14.00	30.00	30.00	74.00
35	គាំទ្រដំណើរការអង្គភាពគ្រប់គ្រងថវិកា	អង្គភាពគ្រប់គ្រងថវិកាមានដំណើរការ	ទូទាំងខេត្ត	អង្គភាពគ្រប់គ្រងថវិកាខេត្ត និងក្រុងស្រុកត្រូវបានផ្តល់ថវិកាគាំទ្រ/	អង្គភាព	7	ថវិការដ្ឋ	មន្ទីរអប់រំ និងការិស្រុក/ក្រុង.ក	12 ខែ	32	4	268.80	500.00	500.00	1268.80
36	ការវាយតម្លៃលទ្ធផលសិក្សា	ផ្សព្វផ្សាយរបាយការណ៍អធិការកិច្ច	ទូទាំងខេត្ត	ប្រជុំស្តីពីការប្រកួតប្រជែងរបាយការណ៍អធិការកិច្ចសាលារៀន	នាក់	45	ថវិការដ្ឋ	ការិអធិការកិ. ច្នៃ	1 ថ្ងៃ	45	7	9.80	22.00	22.00	53.80
37	អធិការកិច្ចគុណភាពអប់រំ	គុណភាពអប់រំនឹងបានប្រសើរឡើង	ទូទាំងខេត្ត	ចុះវាយតម្លៃនាយកគ្រូបង្រៀន សិស្ស / និងសហគមន៍	សាលា	67	ថវិការដ្ឋ	ការិអធិការកិ. ច្នៃ	12 ខែ	469	61	37.10	45.00	45.00	127.10
38	ការសាងសង់ និងជួសជុលអគារ	សាលារៀនមានអគារសិក្សាគ្រប់គ្រាន់ និងមានសុវត្ថិភាព	ថ្នាក់ខេត្ត	ជួសជុលអគារសិក្សាដែលចាស់ទ្រុឌទ្រោម	បន្ទប់	203	ថវិការដ្ឋ	ការិផែនការ.	12 ខែ	4,368	2,181	2,580.00	3,500.00	3,500.00	9,580.00
39	ការអភិវឌ្ឍសមត្ថភាពលើការងារគ្រប់គ្រងសម្ភារទ្រព្យសម្បត្តិរដ្ឋ	សម្ភារទ្រព្យសម្បត្តិរដ្ឋទាំងធននវត្ថុ និងអចលនវត្ថុត្រូវបានគ្រប់គ្រងបានល្អ និងធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំ	ថ្នាក់ខេត្ត	បើកវគ្គបំប៉នសមត្ថភាពដល់នាយក នាយិកា និងហិរញ្ញវិស្វកម្មសាលារៀន	នាក់	63	ថវិការដ្ឋ	ការិគណនេ. យុ	2 ថ្ងៃ	63	12	8.70	13.70	13.70	36.10
40	ការបំពាក់សំភារៈបរិក្ខារបច្ចេកទេស	ពង្រីកការគ្រប់គ្រងរដ្ឋបាលគ្រូសាលារៀន	ថ្នាក់ខេត្ត	ទិញកុំព្យូទ័រ ព្រីន័រ ម៉ាស៊ីនចតចំលង តុ ទូ	គ្រឿង	2378	ថវិការដ្ឋ	ការិគណនេ.	12 ខែ	5,221	2,280	2,008.50	2,100.00	2,100.00	6,208.50

ល.រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយ (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
	និងសង្ហារឹមតាមសាលារៀន និងការិយាល័យក្រុងស្រុក និងមន្ទីរ	ការិយាល័យអប់រំក្រុង ស្រុក និងមន្ទីរ		បំពាក់ជូនសាលារៀន ការិយាល័យក្រុង ស្រុក និងមន្ទីរ				យុវ							
41	ការគាំទ្រសេវារៀបចំពិធីស ប្រាប់វិស័យអប់រំ	ប្រធាន ឯនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ការិយាល័យក្រុង ស្រុក មន្ទីរ	ថ្នាក់ខេត្ត	រៀបចំសន្និដ្ឋានបូកសរុបការងារ ប្រចាំ២០១៧	នាក់	350	ថវិការដ្ឋ	ការិ . រដ្ឋបាល	2 ថ្ងៃ	350	90	25.00	25.00	25.00	75.00
42	អភិវឌ្ឍប្រព័ន្ធព័ត៌មានគ្រប់ គ្រងអប់រំ	នាយក នាយិកាសាលារៀន និងមន្ត្រីទទួលបន្ទុក មានសមត្ថភាពកាន់តែប្រសើរ លើការគ្រប់គ្រងស្ថិតិអប់រំ	ថ្នាក់ខេត្ត	បើកវគ្គបំប៉នសមត្ថភាពស្តីពីប្រ ព័ន្ធព័ត៌មានអប់រំ	នាក់	26	ថវិការដ្ឋ	ការិ ផែនការ.	3 ថ្ងៃ	26	8	15.80	16.50	16.50	48.80
សរុប												10079.30	14905.1 0	14916.10	39900.50

២.២.វិស័យសុខាភិបាល

01	ផ្តល់ជាតិដែក/អាស៊ីតហ្សូលីក ៩០គ្រាប់ ដល់ ស្ត្រីមានផ្ទៃពោះ	សុខភាពបន្តពូជយុវវ័យមាតា ទារក កុមារនិងអាហាររូបត្ថម្ភ	ទូទាំងខេត្ត	ស្ត្រីមានផ្ទៃពោះបានទទួលជាតិ ដែក/អាស៊ីតហ្សូលីក៩០គ្រាប់	ភាគរ យ	66	ថវិកាមន្ទី រ	មន្ទីរសុខា ភិបាល	៣ ឆ្នាំ	12234	6500	6.00	6.30	6.62	18.92
02	ផ្តល់ជីវជាតិអា ២ដូសដល់ កុមារអាយុ ៦ខែ ដល់៥៩ខែ	សុខភាពបន្តពូជយុវវ័យមាតា ទារក កុមារនិងអាហាររូបត្ថម្ភ	ទូទាំងខេត្ត	កុមារអាយុ ៦ខែ ដល់៥៩ខែ បាន ទទួលជីវជាតិអា ២ដូស	ភាគរ យ	98	ថវិកាមន្ទី រ	មន្ទីរសុខា ភិបាល	៣ ឆ្នាំ	41127	20876	3.00	3.15	3.31	9.46
03	ផ្តល់សេវាពន្យាករំណើតទំនើប ដល់ស្ត្រីក្នុងវ័យបន្តពូជ	សុខភាពបន្តពូជយុវវ័យមាតា ទារក កុមារនិងអាហាររូបត្ថម្ភ	ទូទាំងខេត្ត	ស្ត្រីក្នុងវ័យបន្តពូជបានទទួលសេ វាពន្យាករំណើតទំនើប	ភាគរ យ	28	ថវិកាមន្ទី រ	មន្ទីរសុខា ភិបាល	៣ ឆ្នាំ	53861	53861	9.00	9.45	9.92	28.37
04	ផ្តល់សេវាពិនិត្យផ្ទៃពោះ	សុខភាពបន្តពូជយុវវ័យមាតា ទារក កុមារនិងអាហាររូបត្ថម្ភ	ទូទាំងខេត្ត	ស្ត្រីបានពិនិត្យផ្ទៃពោះលើសពី ២ដង មុនសម្រាល	ភាគរ យ	63	ថវិកាមន្ទី រ	មន្ទីរសុខា ភិបាល	៣ ឆ្នាំ	12234	7101	450.00	472.50	496.13	1418.63

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
05	ផ្តល់ការសម្រាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈ	សុខភាពបន្តពូជយុវវ័យមាតាទារក កុមារនិងអាហារូបត្ថម្ភ	ទូទាំងខេត្ត	ស្ត្រីបានសម្រាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈ	ភាគរយ	70	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ឆ្នាំ	12234	12234	17.00	17.85	18.74	53.59
06	ផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រួលដល់កុមារ អាយុក្រោម ១ឆ្នាំ	សុខភាពបន្តពូជយុវវ័យមាតាទារក កុមារនិងអាហារូបត្ថម្ភ	ទូទាំងខេត្ត	កុមារអាយុក្រោម ១ឆ្នាំបានទទួល ថ្នាំបង្ការជំងឺកញ្ជ្រួល	ភាគរយ	93	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ឆ្នាំ	9426	4784	282.00	296.10	310.91	889.01
07	ផ្តល់ថ្នាំបង្ការ DTC HepB3 ដល់កុមារអាយុក្រោម ១ឆ្នាំ	សុខភាពបន្តពូជយុវវ័យមាតាទារក កុមារនិងអាហារូបត្ថម្ភ	ទូទាំងខេត្ត	កុមារអាយុក្រោម ១ឆ្នាំបានទទួលថ្នាំបង្ការ DTC HepB3	ភាគរយ	92	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ឆ្នាំ	9426	4784	76.00	79.80	83.79	239.59
08	ផ្តល់ឱសថប្រឆាំងមេរោគអេដស៍ដល់អ្នកផ្ទុកមេរោគអេដស៍	ប្រយុទ្ធនឹងជំងឺឆ្លង	ទូទាំងខេត្ត	អ្នកផ្ទុកមេរោគអេដស៍បានប្រើឱសថប្រឆាំងមេរោគអេដស៍នៅរស់ក្រោយ១២ខែ	ភាគរយ	94	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ឆ្នាំ	384725	195284	6.00	6.30	6.62	18.92
09	ផ្តល់ឱសថប្រឆាំងមេរោគអេដស៍ច្រើនមុខដល់អ្នកផ្ទុកមេរោគអេដស៍កម្រិតសកម្ម	ប្រយុទ្ធនឹងជំងឺឆ្លង	ទូទាំងខេត្ត	អ្នកផ្ទុកមេរោគអេដស៍កម្រិតសកម្មបានទទួលឱសថប្រឆាំងមេរោគអេដស៍ច្រើនមុខ	ភាគរយ	94	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ឆ្នាំ	384725	195284	6.00	6.30	6.62	18.92
10	ស្រាវជ្រាវរកករណីរបេងស្ងួតថ្មី	ប្រយុទ្ធនឹងជំងឺឆ្លង	ទូទាំងខេត្ត	រកករណីរបេងស្ងួតថ្មី បានរកឃើញ	ភាគរយ	34	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ឆ្នាំ	384725	195284	7.00	7.35	7.72	22.07
11	ផ្តល់ការព្យាបាលជំងឺរបេងស្ងួត	ប្រយុទ្ធនឹងជំងឺឆ្លង	ទូទាំងខេត្ត	អ្នកជំងឺរបេងស្ងួតបានជាសះស្បើយ	ភាគរយ	>85	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ឆ្នាំ	384725	195284	7.00	7.35	7.72	22.07
12	ផ្តល់ការព្យាបាលជំងឺគ្រុនចាញ់	ប្រយុទ្ធនឹងជំងឺឆ្លង	ទូទាំងខេត្ត	ករណីជំងឺគ្រុនចាញ់ក្នុងចំណោមប្រជាជន១០០០នាក់	ភាគពាន់	0.8	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ឆ្នាំ	384725	195284	13.00	13.65	14.33	40.98
13	ផ្តល់ការព្យាបាលជំងឺគ្រុនឈាម	ប្រយុទ្ធនឹងជំងឺឆ្លង	ទូទាំងខេត្ត	អ្នកស្លាប់ដោយសារជំងឺគ្រុនឈាម	ភាគរយ	<0.3	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ឆ្នាំ	384725	195284	6.00	6.30	6.62	18.92
14	ធ្វើការឆ្លើយតបទៅនឹងជំងឺឆ្លងរាតត្បាត	ប្រយុទ្ធនឹងជំងឺឆ្លង	ទូទាំងខេត្ត	ព្រឹត្តិការណ៍ជំងឺឆ្លងរាតត្បាតបានធ្វើការឆ្លើយតបទាន់ពេល	ភាគរយ	100	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ឆ្នាំ	384725	195284	14.00	14.70	15.44	44.14

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
15	ផ្តល់ការវះកាត់អ្នកជម្ងឺភ្នែក	ប្រយុទ្ធនឹងជម្ងឺមិនឆ្លង រ៉ាំរ៉ៃ និងបញ្ហាសុខភាពសាធារណៈ ដទៃទៀត	ទូទាំងខេត្ត	អ្នកជម្ងឺភ្នែកបានទទួលការវះកាត់	នាក់	450	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ ឆ្នាំ	384725	195284	200	210	221	631
16	ផ្តល់សេវាថែទាំព្យាបាលដល់អ្នកជម្ងឺផ្លូវចិត្ត	ប្រយុទ្ធនឹងជម្ងឺមិនឆ្លង រ៉ាំរ៉ៃ និងបញ្ហាសុខភាពសាធារណៈ ដទៃទៀត	ទូទាំងខេត្ត	អ្នកជម្ងឺផ្លូវចិត្តបានទទួលសេវាថែទាំព្យាបាល	នាក់	60	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ ឆ្នាំ	384725	195284	200	210	221	631
17	ផ្តល់សេវាថែទាំសុខភាពមាត់ធ្មេញ ដល់កុមារ	ប្រយុទ្ធនឹងជម្ងឺមិនឆ្លង រ៉ាំរ៉ៃ និងបញ្ហាសុខភាពសាធារណៈ ដទៃទៀត	ទូទាំងខេត្ត	កុមារបានទទួលសេវាថែទាំសុខភាពមាត់ធ្មេញ	នាក់	120	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ ឆ្នាំ	384725	195284	200	210	221	631
18	ផ្តល់ការថែទាំព្យាបាលដល់អ្នកជម្ងឺទឹកនោមផ្អែម	ប្រយុទ្ធនឹងជម្ងឺមិនឆ្លង រ៉ាំរ៉ៃ និងបញ្ហាសុខភាពសាធារណៈ ដទៃទៀត	ទូទាំងខេត្ត	អ្នកជម្ងឺទឹកនោមផ្អែមបានទទួលការថែទាំព្យាបាល	នាក់	1,500	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ ឆ្នាំ	384725	195284	200	210	221	631
19	ធ្វើអន្តរាគមន៍គ្រោះមហន្តរាយបានទាន់ពេល	ប្រយុទ្ធនឹងជម្ងឺមិនឆ្លង រ៉ាំរ៉ៃ និងបញ្ហាសុខភាពសាធារណៈ ដទៃទៀត	ទូទាំងខេត្ត	គ្រោះមហន្តរាយបានធ្វើអន្តរាគមន៍ទាន់ពេល	ភាគរយ	100	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ ឆ្នាំ	384725	195284	28.00	29.40	30.87	88.27
20	ផ្តល់សេវាសម្រាកពេទ្យ	ពង្រឹងប្រព័ន្ធសុខាភិបាល	ទូទាំងខេត្ត	ការប្រើប្រាស់គ្រែ	ភាគរយ	75	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ ឆ្នាំ	384725	195284	1200.00	1260.00	1323.00	3783.00
21	ផ្តល់សេវាពិគ្រោះជម្ងឺ	ពង្រឹងប្រព័ន្ធសុខាភិបាល	ទូទាំងខេត្ត	ករណីថ្មីលើប្រជាជនម្នាក់ក្នុង ១ឆ្នាំ	នាក់/ឆ្នាំ	0.4	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ ឆ្នាំ	384725	195284	932.00	978.60	1027.53	2938.13
22	អនុវត្តមូលនិធិសមធម៌	ពង្រឹងប្រព័ន្ធសុខាភិបាល	ទូទាំងខេត្ត	មូលដ្ឋានសុខាភិបាលគ្របដណ្តប់ដោយ មូលនិធិសមធម៌	ភាគរយ	100	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ ឆ្នាំ	384725	195284	402.00	422.10	443.21	1267.31
23	បង្រាយឆ្មបមធ្យម	ពង្រឹងប្រព័ន្ធសុខាភិបាល	ទូទាំងខេត្ត	មណ្ឌលសុខភាពមានឆ្មបមធ្យមយ៉ាងតិចម្នាក់	ភាគរយ	100	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ ឆ្នាំ	384725	195284	4697.00	4931.85	5178.44	14807.29

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
24	ផ្តល់របាយការណ៍ស្តីពីHMIS ធ្វើទៅក្រសួង	ពង្រឹងប្រព័ន្ធសុខាភិបាល	ទូទាំងខេត្ត	របាយការណ៍ស្តីពីHMISធ្វើទៅ ក្រសួងទាំងពេល	ភាគរយ	100	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ ឆ្នាំ	384725	195284	11.00	11.55	1213	34.68
25	ផ្តល់ច្បាប់អនុញ្ញាតដល់សេវា សុខាភិបាលឯកជនគ្រប់ប្រភេទ	ពង្រឹងប្រព័ន្ធសុខាភិបាល	ទូទាំងខេត្ត	សេវាសុខាភិបាលឯកជនគ្រប់ ប្រភេទមានច្បាប់អនុញ្ញាត	ភាគរយ	100	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ ឆ្នាំ	384725	195284	9.00	9.45	9.92	28.37
26	ផ្តល់ច្បាប់អនុញ្ញាតដល់កន្លែង លក់ ឱសថ	ពង្រឹងប្រព័ន្ធសុខាភិបាល	ទូទាំងខេត្ត	កន្លែងលក់ឱសថមានច្បាប់អនុ ញ្ញាត	ភាគរយ	100	ថវិកាមន្ទីរ	មន្ទីរសុខាភិបាល	៣ ឆ្នាំ	384725	195284	12.00	12.60	13.23	37.83
សរុប												8201.00	8611.05	9041.60	25853.65

២.៣. វិស័យវប្បធម៌ វិទ្យាសាស្ត្រ:

01	ប្រតិភូកណ្តាល	សិក្សាស្រាវជ្រាវ	ក្នុងខេត្ត	បន្ត	លើក	2	ថវិកាមន្ទីរ	មន្ទីរវប្បធម៌	៣ឆ្នាំ	2	0	100	100	100	300
02	សិល្បៈ និងទស្សនីយភាព	ចងក្រងប្រវត្តិ	ក្នុងខេត្ត	បន្ត	លើក	1	ថវិកាមន្ទីរ	មន្ទីរវប្បធម៌	៣ឆ្នាំ	10	4	40	40	40	120
03	អភិវឌ្ឍន៍វប្បធម៌ជាតិ	ចងក្រងប្រវត្តិ	ក្នុងខេត្ត	បន្ត	លើក	1	ថវិកាមន្ទីរ	មន្ទីរវប្បធម៌	៣ឆ្នាំ	3	1	40	40	40	120
04	ភាពយន្តនិងផ្សព្វផ្សាយវប្បធម៌	ចងក្រងប្រវត្តិ	ក្នុងខេត្ត	បន្ត	លើក	1	ថវិកាមន្ទីរ	មន្ទីរវប្បធម៌	៣ឆ្នាំ	3	0	40	40	40	120
05	សូន្យរូបនិងសិល្បៈសិប្បកម្ម	ផ្សព្វផ្សាយ	ក្នុងខេត្ត	បន្ត	លើក	1	ថវិកាមន្ទីរ	មន្ទីរវប្បធម៌	៣ឆ្នាំ	2	1	40	40	40	120
06	សារមន្ទីរ	ថែទាំ និងរៀបចំ	ក្នុងខេត្ត	បន្ត	លើក	1	ថវិកាមន្ទីរ	មន្ទីរវប្បធម៌	៣ឆ្នាំ	2	2	40	40	40	120
07	រដ្ឋបាលបុគ្គលិក	តម្លាភាពបែងចែក	ក្នុងខេត្ត	កិច្ចការទូទៅក្នុងខេត្ត	លើក	10	ថវិកាមន្ទីរ	មន្ទីរ	៣ឆ្នាំ	19	10	1427,3	1455,2	1631,0	4587,2

ល.រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
			ក្រសួង	និងទំនាក់ទំនងសង្គម			រ	វប្បធម៌							
សរុប												1727.3	1755.2	1931	5413.5
២.៤. វិស័យសាសនា															
01	បង្កើនសាលាធម្មវិន័យ ពុទ្ធិកសិក្សាគ្រងកំរិត និងបង្កើតបណ្ណាល័យតាមវត្ត	ពង្រឹងគុណភាពសិក្សាផ្នែកធម្មវិន័យ	១៧សាលាពុទ្ធិកសិក្សា	បង្កើនការយល់ដឹង និងទទួលខុសត្រូវ	កន្លែង	45	ថវិកាមន្ទីរ	មន្ទីរធម្មការ	៣ឆ្នាំ	400	0	44.00	45.00	46.00	135.00
02	បង្កើនការផ្សព្វផ្សាយផ្នែកពុទ្ធសាសនាសម្តែង ធម៌ទេសនាតាមវិទ្យុ ទូរទស្សន៍	ដើម្បីប្រជាពលរដ្ឋបានយល់ដឹង	ទូទាំងខេត្ត	ប្រជាពលរដ្ឋបានយល់ដឹងគ្រប់គ្នា	លើក	378	ថវិកាមន្ទីរ	មន្ទីរធម្មការ	៣ឆ្នាំ	384725	195284	45.00	46.00	47.00	138.00
03	បង្កើតនាទីផ្សព្វផ្សាយផ្នែកពុទ្ធសាសនាដោយផ្សារភ្ជាប់នឹងសង្គមតាមទីវត្តអារាមសាលាវិទ្យាល័យ	ដើម្បីប្រជាពលរដ្ឋបានយល់ដឹង	៦ក្រុង ស្រុក	ប្រជាពលរដ្ឋបានយល់ដឹងគ្រប់គ្នា	លើក	105	ថវិកាមន្ទីរ	មន្ទីរធម្មការ	៣ឆ្នាំ	45000	2500	53.00	54.00	55.00	162.00
04	ផ្សព្វផ្សាយសេចក្តីសម្រេចបទបញ្ជាដល់មេដឹកនាំពាហិរសាសនា និងអនុវត្តគោលការណ៍របស់ក្រសួងធម្មការ និងសាសនាផ្តល់កិច្ចសហការល្អជាមួយអង្គភាពជំនាញ និងអង្គការមូលដ្ឋាន	ងាយស្រួលការគ្រប់គ្រង	៦ក្រុង ស្រុក	ដើម្បីអោយមេសាសនាយល់ដឹងពីច្បាប់របស់រដ្ឋ	វត្ត	48	ថវិកាមន្ទីរ	មន្ទីរធម្មការ	៣ឆ្នាំ	36619	19780	44.00	45.00	46.00	135.00
សរុប												186	190	194	570

ល.រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភពមូលនិធិ	ភ្នាក់ងារអនុវត្ត	រយៈពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប

២.៥.វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

1	ជួសជុលអណ្តូងស្នប់	ផ្តល់សេវាទឹកស្អាតដល់សហគមន៍ជនបទ	ចិត្របុរី ស្នួលសំបូរ ព្រែកប្រសព្វ	គ្រួសារមានទឹកស្អាតប្រើប្រាស់	អណ្តូង	350	ថវិកាជាតិ	មន្ទីរអភិវឌ្ឍន៍	3	14375	8625	150	150	225	525
2	សាងសង់អណ្តូងស្នប់ថ្មី		ចិត្របុរី ស្នួលសំបូរ ព្រែកប្រសព្វ		អណ្តូង	36	ថវិកាជាតិ	មន្ទីរអភិវឌ្ឍន៍	3	1500	900	114	114	114	342
3	សង់អាងត្រងទឹកភ្លៀង 4ម៉ែត្រគូប		ចិត្របុរី ស្នួលសំបូរ ព្រែកប្រសព្វ		អាង	21	ថវិកាជាតិ	មន្ទីរអភិវឌ្ឍន៍	3	245	147	28	28	28	84
4	ស្តារស្រះសហគមន៍		ចិត្របុរី ស្នួលសំបូរ ព្រែកប្រសព្វ		ស្រះ	3	ថវិកាជាតិ	មន្ទីរអភិវឌ្ឍន៍	3	250	150	39.50	39.50	39.50	119
5	ផ្តល់សម្ភារៈបង្គន់		ស្នួល សំបូរ ព្រែកប្រសព្វ		បង្គន់	1050	ថវិកាជាតិ	មន្ទីរអភិវឌ្ឍន៍	3	1750	820	105	105	105	315
សរុប												437	437	512	1385

២.៦.វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

01	បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ	កាត់បន្ថយការធ្វើចំណាក់ស្រុករបស់ប្រជាពលរដ្ឋ	មជ្ឈមណ្ឌលបណ្តុះបណ្តាលខេត្ត	ប្រជាពលរដ្ឋបានទទួលចំណេះដឹងបច្ចេកទេស	វគ្គ	250	ថវិកាមន្ទីរ	មណ្ឌល	៣ឆ្នាំ	26154	13530	176.00	309.00	309.00	794.00
សរុប												176.00	309.00	309.00	794.00

២.៧.វិស័យសង្គមកិច្ច

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
01	អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ	បង្កើនការជួយសង្គ្រោះ ដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយមូលហេតុគ្រោះមហន្តរាយ	ក្រុង ស្រុក ទាំង៦	ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ និងងាយរងគ្រោះ	គ្រួសារ	3584	រដ្ឋ	មន្ទីរ	៣ឆ្នាំ	17,486	7,985	350.00	350.00	350.00	1050.00
02	អភិវឌ្ឍសុខុមាលភាពជនពិការ	បង្កើនការផ្តល់សេវាពលកម្មជូនជនពិការនិងគ្រួសារ	ទាំង៦ក្រុង ស្រុក	ផ្តល់សេវាលទ្ធភាពពលកម្មការងារសម្បទានិងផ្តល់សំភារឧបករណ៍សិប្បនិម្មិតជូនជនពិការ	នាក់	2250	មូលនិធិ	មណ្ឌល	៣ឆ្នាំ	2,250	544	640.70	641.00	641.00	1922.70
03	អភិវឌ្ឍសុខុមាលភាពជនពិការ	បង្កើនការផ្តល់សេវា ពលកម្មជូនជនពិការនិងគ្រួសារ	ទាំង៦ក្រុង ស្រុក	ផ្តល់សំភារសិក្សាដល់កុមារកូនជនពិការ	នាក់	93	មូលនិធិ	មណ្ឌល	៣ឆ្នាំ	93	45	31	31	31	93
04	អភិវឌ្ឍសុខុមាលភាពជនពិការ	បង្កើនការផ្តល់សេវា ពលកម្មជូនជនពិការនិងគ្រួសារ	ទាំង៦ក្រុង ស្រុក	ផ្តល់ជំនាញនិងផ្តល់ទំនៀមទម្លាប់ជនពិការរងគ្រោះ	នាក់	24	មូលនិធិ	មណ្ឌល	៣ឆ្នាំ	24	2	8.3	8.7	8.7	25.7
05	អភិវឌ្ឍសុខុមាលភាពជនពិការ	លើកកម្ពស់ការយល់ដឹងដល់សហគមន៍កិច្ចការពារនិងលើកកម្ពស់ជនពិការ	ទាំង៦ក្រុង ស្រុក	ផ្សព្វផ្សាយច្បាប់ស្តីកិច្ចការពារនិងលើកកម្ពស់ជនសិទ្ធិជនពិការ	នាក់	6	មូលនិធិ	មណ្ឌល	៣ឆ្នាំ	858	489	3	3	3	9
06	អភិវឌ្ឍសុខុមាលភាពកុមារនិងយុវនីតិសម្បទា	បង្កើនយន្តការអន្តរាគមន៍ចំពោះអំពើហិង្សាក្នុងគ្រួសារនិងការរំលោភសិទ្ធិស្ត្រីនិងកុមារ	ទាំង៦ក្រុង ស្រុក	ផ្សព្វផ្សាយអំពីសិទ្ធិកុមារ និងផលប៉ះពាល់អំពីការប្រើប្រាស់គ្រឿងញៀន	លើក	45	មូលនិធិ	មណ្ឌល	៣ឆ្នាំ	2,257	1,237	9	9	9	27
07	អភិវឌ្ឍសុខុមាលភាពកុមារនិងយុវនីតិសម្បទា	បង្កើនយន្តការអន្តរាគមន៍ចំពោះអំពើហិង្សាក្នុងគ្រួសារនិងការរំលោភសិទ្ធិស្ត្រីនិងកុមារ	ទាំង៦ក្រុង ស្រុក	ត្រួតពិនិត្យការថែទាំជំនួសចំពោះកុមារតាមមណ្ឌលនិងសហគមន៍	កន្លែង	4	អង្គការ	មន្ទីរ	៣ឆ្នាំ	1,443	699	2	2.5	2.5	7

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
08	អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទាន	បង្កើនយន្តការអន្តរាគមន៍ ចំពោះអំពើហិង្សាក្នុងគ្រួសារ និងការរំលោភសិទ្ធិស្ត្រីនិង កុមារ	ទាំង៦ក្រុង ស្រុក	ស្តារនីតិសម្បទាជួយដល់ជនរង គ្រោះដោយអំពើរំលោភបំពាន និងអាជីវកម្មដល់សហគមន៍	លើក	90	រដ្ឋ	មន្ទីរ	៣ឆ្នាំ	4,500	2,520	18	18	18	54
09	អភិវឌ្ឍសុខុមាលភាពមនុស្ស ចាស់	ពង្រឹងពង្រីកសកម្មភាពមនុស្ស ចាស់នៅតាមឃុំសង្កាត់	ឃុំគោលដៅ	ជម្រុញការបង្កើតសហគមន៍ម នុស្សចាស់	ឃុំ	36	រដ្ឋ	មន្ទីរ	៣ឆ្នាំ			12	12	12	36
10	អភិវឌ្ឍសុខុមាលភាពមនុស្ស ចាស់	ពង្រឹងពង្រីកសកម្មភាពមនុស្ស ចាស់នៅតាមឃុំសង្កាត់	ឃុំគោលដៅ	ប្រារព្ធទិវាមនុស្សចាស់០១ តុលា	លើក	3	រដ្ឋ	មន្ទីរ	៣ឆ្នាំ	900	450	15	15	15	45
11	អភិវឌ្ឍសុខុមាលភាពអតីត យុទ្ធ	ជម្រុញការងារសហគមន៍អតីត យុទ្ធជនសំដៅជួយដល់ការកំសា ងជីវភាពអតីតយុទ្ធ ជន និងគ្រួសារ		ប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា	លើក	3	រដ្ឋ	មន្ទីរ	៣ឆ្នាំ	800	350	15	15.1	16	46.1
12	អភិវឌ្ឍសុខុមាលភាពអតីត យុទ្ធជន	ជម្រុញការងារសហគមន៍អតីត យុទ្ធជនសំដៅជួយដល់ការកំសា ងជីវភាពអតីតយុទ្ធ ជន និងគ្រួសារ		បណ្តុះបណ្តាលវិជ្ជាជីវៈជំនាញ ដល់អតីតយុទ្ធជន និងគ្រួសារ	នាក់	10	រដ្ឋ	មន្ទីរ	2ឆ្នាំ	10	0	0	15	15	30
សរុប												1104	1120	1121	3345
២.៤. វិស័យព័ត៌មាន															
01	ចុះថតយកព័ត៌មានមកផ្សាយ តាមវិទ្យុខេត្ត និងទូរទស្សន៍	ពង្រឹងមត្តភាពផ្សាយ ផ្តល់ព័ត៌មាន	ក្រុង ស្រុក ទាំង៦	បានផ្សព្វផ្សាយក្នុង ១ថ្ងៃ ១៨ម៉ោង	ម៉ោង	18	ថវិកាមន្ទីរ	មន្ទីរព័ត៌ មាន	៣ឆ្នាំ	150	80	20	50	60	130
សរុប												20	50	60	130
២.៥. វិស័យយេនឌ័រ															

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
01	វេទិកាលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ	បង្កើនភាពសុខដុមរម្យនា ក្នុងគ្រួសារនិងសង្គម	ក្រចេះ ឆ្នួង គោលាប	វេទិកា	លើក	3	ក្រសួង	មន្ទីរ	១ឆ្នាំ	900	600	10.00			10.00
02	បណ្តុះបណ្តាលស្តីពីការកែច្នៃ នំចំណីអាហារ	បង្កើនមុខរបរ ជីវភាពប្រសើរ	គោលាប ថ្មអណ្តើក ឃ្លីម ស្វាយជ្រះ ខ្សាច់អណ្តែត	បណ្តុះបណ្តាល	វគ្គ	5	ក្រសួង	កា,វិអ វ/ ក/ស	1ឆ្នាំ	75	75	20.00			20.00
03	បណ្តុះបណ្តាលស្តីពីការកែច្នៃ សាវ	មានអាហារសុវត្ថភាព	គោលាប ដាវ សណ្តាន់ ថ្មអណ្តើក វឌ្ឍនៈ កោះខ្មែរ ក្បាលដំរី អូរឬស្សី	បណ្តុះបណ្តាល	វគ្គ	9	ក្រសួង	កា,វិអ វ/ ក/ស	1ឆ្នាំ	150	150	20.00			20.00
4	បណ្តុះបណ្តាល អាហាររូប ឧបត្ថម្ភ	កុមារមានសុខភាពល្អ	កន្ទួត ក្បាលដំរី ថ្មអណ្តើក កំពង់ដំរី សណ្តាន់ ដំរីផុង	ផ្សព្វផ្សាយ	លើក	6	ក្រសួង	កា វិសុខភា. ៣	1 ឆ្នាំ	235	195	5.00			5.00
5	ផ្សព្វផ្សាយច្បាប់ប្រឆាំងទប់ ស្តាត់ការជួញដូរមនុស្សគេង ប្រវ័ញ្ច ចំណាកស្រុក	អំពើជួញដូរនិងចំណាកស្រុក យុទ្ធ	ចង្រង់ ឆ្នួង,សំបូរ, ២ឆ្នួង កោះខ្មែរ	ផ្សព្វផ្សាយ	លើក	5	ក្រសួង	កា វិទ្យុវិទ្យុប្រាប់.	1 ឆ្នាំ	250	187	6.00			6.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
			រ												
6	ផ្សព្វផ្សាយច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ	អំពើហិង្សាត្រូវបានកាត់បន្ថយ	ស្នួល, ស្រែចារ, កញ្ជ្រ, ក្រគរ, អូរឬស្បី	ផ្សព្វផ្សាយ	លើក	5	ក្រសួង	កា វិសុខភា. ព	1 ឆ្នាំ	235	195	6.00			6.00
7	ផ្សព្វផ្សាយចំណេះដឹងយេនឌ័រ និងការលើកកម្ពស់ផែនការគ្រួសារ	ចំណេះដឹងទស្សនៈយេនឌ័រនិងការរៀបចំផែនការគ្រួសារនិងសហគមន៍មានភាពប្រសើរឡើង	ស្នួល, កំពង់ចាម, ឬស្សីកែវ, តាម៉ៅស្វាយជ្រុង.	ផ្សព្វផ្សាយ	លើក	5	ក្រសួង	កា វិយេនឌ័រ.	1 ឆ្នាំ	250	170	3.00			3.00
8	ផ្សព្វផ្សាយចំណេះដឹងយេនឌ័រ និងសិទ្ធិ ស្ត្រី	ស្ត្រីបុរសទទួលបានសិទ្ធិស្មើគ្នា	ក្បាដីវី, កន្ទួត, អូរក្រឡឹង, ថ្មអណ្តើក, កញ្ជ្រ, កំពង់ឆ្នាំង	ផ្សព្វផ្សាយ	លើក	6	ក្រសួង	មន្ទីរ	1 ឆ្នាំ	300	265	6.00			6.00
9	វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ សម្របសម្រួល គ.ក. .ន.ក. វិកិច្ចការនារីស្រុក.និងកា	បង្កើនសមត្ថភាពក្នុងការអនុវត្តន៍មុខងារមានភាពប្រសើរឡើង	មន្ទីរ	វគ្គ	វគ្គ	1 (3ថ្ងៃ)	ក្រសួង	មន្ទីរ	1 ឆ្នាំ	46	46	6.00			6.00
10	រៀបចំទិវាអន្តរជាតិ ៨ មីនា	បង្កើនការយល់ដឹងពីសិទ្ធិស្ត្រី រវាងបុរសនិងស្ត្រី	ក្រចេះ,	មីទិញ	លើក	1	ក្រសួង	មន្ទីរ	1 ឆ្នាំ	250	235	6.00			6.00

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
11	បង្កើតនិងពង្រឹងក្រុមស្ត្រីក្នុង ការលើកកម្ពស់សមត្ថភាពយេនឌ័រ	ស្ត្រីទទួលបានចំណេះដឹង	ក្នុងស្រុក 5	បណ្តុះបណ្តាល	លើក	4	ក្រសួង	មន្ទីរ	1 ឆ្នាំ	180	180	5.00			5.00
12	គាំទ្រដល់ដំណើរការជួយស្ត្រី ឯគ្រោះដោយអំពើហិង្សានិង គ្រួសារស្ត្រីក្រីក្រនៅតាមសហគមន៍	ឆ្លុះបញ្ចាំងពីសិទ្ធិផលនិងដោះស្រាយរាល់បញ្ហាដែលកើតមាន	សហគមន៍	ចុះសួរសុខទុក្ខនិងរកដោះស្រាយ	គ្រួសារ	20	ក្រសួង	មន្ទីរ	1 ឆ្នាំ	20	20	10.00			10.00
13	ចាក់ដី ធ្វើរបង និងក្លោងទ្វារមជ្ឈមណ្ឌល	មជ្ឈមណ្ឌលមានសុវត្ថភាព	អូរឬស្សី	ឆ្លើយតបសុវត្ថភាពនិង សោភ័ណភាពរបស់មជ្ឈមណ្ឌល		2	ក្រសួង	មន្ទីរ	1 ឆ្នាំ	1ឆ្នាំ	1ឆ្នាំ	285.00			285.00
សរុប												388.00	0.00	0.00	388.00

៣. ផ្នែកការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ

៣.១. វិស័យរៀបចំបែកចែកតាមប្រភេទ សំណង់ និងសុវិធានី															
1	ផ្សព្វផ្សាយច្បាប់ និងបទដ្ឋាន គតិយុត្តពាក់ព័ន្ធនឹងវិស័យដីធ្លី	បង្កើនការចុះបញ្ជីនិងពង្រឹងការ ធ្វើផែនការប្រើប្រាស់ដី	ក្រុង ស្រុក ទាំង៦	ប្រជាពលរដ្ឋនឹងទទួលបាន ចំណេះដឹងពីវត្តមានផ្សព្វផ្សាយ	លើក	4	ថវិការដ្ឋ	មន្ទីរ ដែនដី	3ឆ្នាំ	250	100	10.0	10.0	10.0	30.00
2	ការចុះបញ្ជីលើកដំបូង	បង្កើនការចុះបញ្ជីនិងពង្រឹងការ ធ្វើផែនការប្រើប្រាស់ដី	ក្រុង ស្រុក ទាំង៦	ដីប្រជាពលរដ្ឋស្នើសុំត្រូវបាន ចុះបញ្ជី	ប័ណ្ណ	300	ថវិការដ្ឋ	មន្ទីរ ដែនដី	3ឆ្នាំ	700	300	15.0	15.0	15.0	45.00
3	ការចុះបញ្ជីបន្ត	បង្កើនការចុះបញ្ជីនិងពង្រឹងការ ធ្វើផែនការប្រើប្រាស់ដី	ក្រុង ស្រុក ទាំង៦	ដីប្រជាពលរដ្ឋស្នើសុំ ត្រូវបានចុះបញ្ជី	ប័ណ្ណ	100	ថវិការដ្ឋ	មន្ទីរ ដែនដី	3ឆ្នាំ	300	100	9.0	9.0	9.0	27.00
4	ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ	បង្កើនការចុះបញ្ជីនិងពង្រឹងការ ធ្វើផែនការប្រើប្រាស់ដី	ក្រុងក្រចេះ	ដីរដ្ឋនិងដីឯកជនត្រូវបានចុះប	ភូមិ	5	ថវិការដ្ឋ	មន្ទីរ ដែនដី	3ឆ្នាំ	7,000	3,000	200.0	200.0	200.0	600.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
				ញី											
5	ការងារដោះស្រាយទំនាស់ដី ថ្មី	សុបបំបាត់ទំនាស់ដីថ្មី	ក្រុង ស្រុក ទាំង៦	ទំនាស់ដីថ្មីត្រូវបានដោះស្រាយ ជូនប្រជាពលរដ្ឋ	ករណី	10	ថវិការដ្ឋ	មន្ទីរ ដែនដី	3ឆ្នាំ	50	20	12.0	12.0	12.0	36.00
6	ស្រង់ទិន្នន័យ ដើម្បីធ្វើប្លង់គោលថ្នាក់ស្រុក	បង្កើនការចុះបញ្ជីនិងពង្រឹងការ ធ្វើផែនការប្រើប្រាស់ដី	ស្រុកចិត្របុ រី	ប្លង់គោលស្រុកត្រូវបានរៀបចំ	ស្រុក	1	ថវិការដ្ឋ	មន្ទីរ ដែនដី	3ឆ្នាំ	6,500	2,000	10.0	10.0	10.0	30.00
7	ធ្វើបច្ចុប្បន្នភាពផ្លូវតាមក្រុង ស្រុក/	បង្កើនការចុះបញ្ជីនិងពង្រឹងការ ធ្វើផែនការប្រើប្រាស់ដី	ក្រុង ស្រុក ទាំង៦	ផែនទីផ្លូវក្រុង ស្រុកត្រូវបាន រៀបចំ	ក្រុង ស្រុក	6	ថវិការដ្ឋ	មន្ទីរ ដែនដី	3ឆ្នាំ	3,000	1,500	7.0	7.0	7.0	21.00
8	គាំទ្រដំណើរការរដ្ឋបាលសម្បទានដីសង្គមកិច្ច	សម្បទានសង្គមកិច្ចជូន គ្រួសារក្រីក្រ	ស្រុកឆ្លូង ស្រុកស្នួល	ប្រជាពលរដ្ឋក្រីក្រទទួលបាន ដីសម្បទានសង្គមកិច្ច	ឃុំ	2	ថវិការដ្ឋ	មន្ទីរ ដែនដី	3ឆ្នាំ	1,500	500	20.0	20.0	20.0	60.00
9	ចុះត្រួតពិនិត្យការដ្ឋានចេញ លិខិតបើក បិទនិងផ្អាកការ ដ្ឋានសំណង់	កាត់បន្ថយសំណង់អត់ ច្បាប់	ក្រុង ស្រុក ទាំង៦	សំណង់មានបទដ្ឋានបច្ចេក ទេសនិងគុណភាព	ក្រុង ស្រុក	6	ថវិការដ្ឋ	មន្ទីរ ដែនដី	3ឆ្នាំ	250	100	15.0	15.0	15.0	45.00
10	ការងារផ្សព្វផ្សាយបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង វិស័យសំណង់	កាត់បន្ថយសំណង់អាកាសិបតេយ្យ	ក្រុង ស្រុក ទាំង៦	អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ ទទួលបានចំណេះដឹង	ក្រុង ស្រុក	6	ថវិការដ្ឋ	មន្ទីរ ដែនដី	3ឆ្នាំ	250	100	9.0	9.0	9.0	27.00
11	ចងក្រងទិន្នន័យអំពីស្ថានភាព បច្ចុប្បន្ននៃលំនៅឋាន	ស្វែងយល់អំពីតម្រូវការ លំនៅឋាន	ក្រុង ស្រុក ទាំង៦	ទិន្នន័យតម្រូវការលំនៅឋាន គ្រួសារក្រីក្រច្បាស់លាស់	ក្រុង ស្រុក	6	ថវិការដ្ឋ	មន្ទីរ ដែនដី	3ឆ្នាំ	10,000	4,500	10.0	10.0	10.0	30.00
12	ចងក្រងទិន្នន័យទីតាំងលំនៅ ឋានលើដីរដ្ឋដោយខុសច្បាប់ និងរកដំណោះស្រាយ	រៀបចំផែនការអនុវត្ត ការងារលំនៅឋាន	ក្រុង ស្រុក ទាំង៦	សម្រេចបានផែនការអនុវត្ត ការងារលំនៅឋាន	ក្រុង ស្រុក	6	ថវិការដ្ឋ	មន្ទីរដែន ដី	03 ឆ្នាំ	500	150	10.0	10.0	10.0	30.00
13	ជួសជុលអគាររដ្ឋបាលមន្ទីរ ជំហានទី2	កែលម្អសោភ័ណភាពមន្ទីរ	មន្ទីរ	អគារត្រូវបានកែលម្អ	ខ្នង	1	ថវិការដ្ឋ	មន្ទីរ ដែនដី	3ឆ្នាំ	96	15	200	800.0	800.0	1800

ល. រ	ឈ្មោះគម្រោង	គោលបៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានដុល្លារ)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
សរុប											1127.00	1127.00	1127.00	3381.00	
៣.២. វិស័យព្រៃឈើ															
01	ដៃគូលើវិស័យព្រៃឈើ និងផលជលនៅកម្ពុជា	សហគមន៍មូលដ្ឋានមានប្រាក់ចំណូលកើនឡើងតាមរយៈការប្រើប្រាស់ធនធានធម្មជាតិដែលពួកគេពឹងអាស្រ័យប្រកបដោយនិរន្តរភាព	ស្រុកសំបូរ, ចិត្របុរី និងស្រុកឆ្លូង	ការធ្វើនីយ័តកម្មសហគមន៍ព្រៃឈើចំនួន ១០ និងការរៀបចំផែនការគ្រប់គ្រងដល់សហគមន៍ទាំងនោះ	សហគមន៍	10	ទីភ្នាក់អភិវឌ្ឍន៍ និងសហប្រតិបត្តិការបស់ប្រទេសស្វីស	RECOFT C, WWF, NTFP-EP, CEPA	៣ឆ្នាំ	1,587	1,546	114.00	114.00	114.00	342.00
02	បង្កើនចំណេះដឹងជនជាតិដើមភាគតិចក្នុងការចូលរួមអនុវត្ត REDD+	គណកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ	អូរត្រៀង ឃុំក្បាលដំរី	គណកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ	សហគមន៍	10	UNDP(GEF-SGP)	CED	៣ឆ្នាំ	6024	3261	35.00	142.00	12.00	189.00
03	គ្រប់គ្រងព្រៃឈើអោយមាននិរន្តរភាពដើម្បីកែលំអជីវភាពសហគមន៍	ផ្តល់អំណាចដល់សហគមន៍ក្នុងការគ្រប់គ្រងព្រៃឈើអោយមាននិរន្តរភាពតាមរយៈការពង្រឹងសមត្ថភាពនិងអភិវឌ្ឍន៍ផ្នែកជីវភាពចម្រុះសហគមន៍	សហគមន៍ប្រាសាទទឹកខ្មៅ, ភូមិទន្សោងធ្លាក់, ឃុំកំពង់ចាម, ស្រុកសំបូរ	បានផ្សព្វផ្សាយទូទៅស្តីពីការប្រែប្រួលអាកាសធាតុ, បរិស្ថាន, ការគ្រប់គ្រងព្រៃឈើ, ច្បាប់ស្តីពីព្រៃឈើនិងបទបញ្ជារបស់សហគមន៍ព្រៃឈើនៅភូមិទន្សោងធ្លាក់និងចំណុចស្ថានភ្នំ	៣វគ្គ	៣ថ្ងៃ	USAID	FLO	១ឆ្នាំ	78	141		4.00		4.00
04	គ្រប់គ្រងព្រៃឈើអោយមាននិរន្តរភាពដើម្បីកែលំអជីវភាពសហគមន៍	ផ្តល់អំណាចដល់សហគមន៍ក្នុងការគ្រប់គ្រងព្រៃឈើ	សហគមន៍ភូមិទន្សោងធ្លាក់, ឃុំកំពង់ចាម, ស្រុកសំបូរ	បានចាក់បញ្ចាំងវីដេអូខ្នាតធំស្តីពីសារប្រយោជន៍នៃការការពារព្រៃឈើនិងមានរូបភាពឯកសារដែលទាក់ទងនឹងការការពារព្រៃឈើនៅពេលយប់	វគ្គ	2	USAID	FLO`	១ឆ្នាំ	120	185		2.00		2.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានដុល្លារ)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
05	គ្រប់គ្រងព្រៃឈើអោយមាន និរន្តរភាពដើម្បីកែលំអធីវិភា ពសហគមន៍	ផ្តល់អំណាចដល់សហគមន៍ក្នុង ការគ្រប់គ្រងព្រៃឈើ	ឃុំកំពង់ចាម	អង្គការFLO បោះពុម្ព 418 អាវយីត, 2110 posters and 4signboards ជាមួយនឹងសារ ការការពារព្រៃឈើផងដែរ			USAID	FLO	១ឆ្នាំ				12.00		12.00
06	គ្រប់គ្រងព្រៃឈើអោយមាន និរន្តរភាពដើម្បីកែលំអធីវិភា ពសហគមន៍	ផ្តល់អំណាចដល់សហគមន៍ក្នុង ការគ្រប់គ្រងព្រៃឈើ	ឃុំកំពង់ចាម	បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ច្បាប់ស្តីពីព្រៃឈើនិងនិងការ គ្រប់គ្រងព្រៃឈើ	១វគ្គ	២ថ្ងៃ	USAID	FLO	១ឆ្នាំ	12	30		4.00		4.00
07	គ្រប់គ្រងព្រៃឈើអោយមាន និរន្តរភាពដើម្បីកែលំអធីវិភា ពសហគមន៍	ផ្តល់អំណាចដល់សហគមន៍ក្នុងការ គ្រប់គ្រងព្រៃឈើអោយមាននិរន្តរ ភាពតាមរយៈការពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍ផ្នែកជីវភាពរស់រាន របស់សហគមន៍	ឃុំ កំពង់ចាម	បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការប្រមូលព័ត៌មាន, ការសរសេ របាយការណ៍និងការរៀបចំ ទុកដាក់ឯកសារ	វគ្គ	1	USAID	FLO	១ឆ្នាំ	8	7		2.80		2.80
08	គ្រប់គ្រងព្រៃឈើអោយមាន និរន្តរភាពដើម្បីកែលំអធីវិភា ពសហគមន៍	ផ្តល់អំណាចដល់សហគមន៍ក្នុង ការគ្រប់គ្រងព្រៃឈើ	ឃុំកំពង់ចាម	បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ច្បាប់ព្រៃឈើនិងច្បាប់ភូមិបា ល	១វគ្គ	២ថ្ងៃ	USAID	FLO	1 ឆ្នាំ	13	6		2.00		2.00
09	ការគាំទ្រដល់ដំណើរការកសា ងផែនការគ្រប់គ្រងសហគម ន៍ព្រៃឈើអង្គរឥន្ទ	គ្រប់គ្រង ប្រើប្រាស់ការពារ ផែនការ អភិរក្សជីវចម្រុះ និងអភិវឌ្ឍន៍ព្រៃសហគមន៍ឱ្យ មាននិរន្តរភាព	ភូមិបឹងចា រ ឃុំបឹងចា រ ស្រុកសំបូរ ខេត្តក្រចេះ	រៀបចំផែនការគ្រប់គ្រង	សហ គមន៍	1	USAID	RECOFT និង FA	៣ឆ្នាំ	317	143	6.00	12.00	6.00	24.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានដុល្លារ)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
10	ការគាំទ្រដល់ដំណើរការកសាងផែនការគ្រប់គ្រងសហគមន៍វិទ្យាល័យកំពង់ដំរី	គ្រប់គ្រង ប្រើប្រាស់ការពារ ថែរក្សា អភិរក្សជីវចម្រុះ និងអភិវឌ្ឍន៍ព្រៃសហគមន៍ឱ្យមាននិរន្តរភាព	ភូមិកំពង់ដំរី ឃុំបឹងចារ ស្រុកសំបូរ	រៀបចំផែនការគ្រប់គ្រង	សហគមន៍	1	USAID	RECOFT និង FA	៣ឆ្នាំ	360	186	6.00	12.00	6.00	24.00
11	ការគាំទ្រដល់ដំណើរការកសាងផែនការគ្រប់គ្រងសហគមន៍ព្រៃឈើប្រាសាទកខ្មៅ	គ្រប់គ្រងប្រើប្រាស់ការពារ ថែរក្សាអភិរក្សជីវចម្រុះ និងអភិវឌ្ឍន៍ព្រៃសហគមន៍ឱ្យមាននិរន្តរភាព	ឃុំកំពង់ចាម	រៀបចំផែនការគ្រប់គ្រង	សហគមន៍	1	USAID	RECOFT និង FA	2 ឆ្នាំ	2,055	1,107	5.00	11.00	5.00	21.00
សរុប												166.00	317.80	143.00	626.80
៣.៣. វិស័យបេសផល															
01	ផ្សព្វផ្សាយច្បាប់ស្តីពីជលផល	ប្រជាជនគោរពច្បាប់	ទូទាំងខេត្ត	ផ្សព្វផ្សាយច្បាប់ជលផល	លើក	150	EU,NRD ,CED,W WF,FIA	ជលផល	3ឆ្នាំ	25000	400	30.00	30.00	30.00	90.00
02	ពង្រឹងសហគមន៍នេសាទ	សហគមន៍រឹងមាំ	ក្រុងក្រចេះ, សំបូរ, ឆ្នួង ចិត្របុរី, ព្រែកប្រសព្វ	ពង្រឹងសហគមន៍	ស/ហ	60	EU,NRD ,CED,W WF,FIA	ជលផល	3ឆ្នាំ	610	120	24.00	24.00	24.00	72.00
03	រៀបចំសហគមន៍ចុះបញ្ជីនៅក្រសួង	សហគមន៍ស្របច្បាប់	ស្រុកសំបូរ	រៀបចំសហគមន៍ចុះបញ្ជី	ស/ហ	6	EU,NRD ,CED,W WF,FIA	ជលផល	3ឆ្នាំ	2000	600	16.00	16.00	16.00	48.00
04	ពង្រឹងកសិករផលិតពូជត្រី	មានកូនត្រីគ្រប់គ្រាន់តាមតម្រូវការអ្នកចិញ្ចឹម	ស្រុកចិត្របុរី ក្រចេះ, សំបូរ	ពង្រឹងកសិករផលិតពូជត្រី	គ្រួសារ	4	FIA	ជលផល	3ឆ្នាំ	4	1	3.00	3.00	2.00	8.00

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
05	ប្រារព្ធធារាបាមធម្មជាតិ	បង្កើនផលិត្តក្នុងធម្មជាតិ	ស្រុកសំបូរ ព្រែកប្រសព្វ, ចិត្របុរី	ប្រារព្ធធារាបាមធម្មជាតិ	លើក	3	FiA	ជលផល	3ឆ្នាំ	900	400	12.00	12.00	12.00	36.00
06	ចុះត្រួតពិនិត្យបទល្មើសនេសាទ	កាត់បន្ថយការនេសាទខុសច្បាប់	ទូទាំងខេត្ត	ចុះព្យួត	លើក	3,600	FiA, WWF, EU សាលាខេត្តក្រចេះ	ជលផល, ឆ្នាំទន្លេ	3ឆ្នាំ	120	0	315.00	315.00	315.00	945.00
សរុប															

៣.១.២. វិស័យបរិស្ថាន

1	យុទ្ធនាការអប់រំបរិស្ថាននិង ធនធានធម្មជាតិ	បង្កើនការយល់ដឹងពីបរិស្ថាននិងការអភិរក្សធនធានធម្មជាតិ	ក្រុងស្រុកទាំង៦	មន្ទីរនិងរៀបចំធ្វើយុទ្ធនាការអប់រំបរិស្ថាននិងធនធានធម្មជាតិដល់ប្រជាពលរដ្ឋ	លើក	១៨	ថវិកា រដ្ឋ	បរិស្ថាន	៣ឆ្នាំ	369,017	186,216	17.00	18.50	18.50	54.00
2	អប់រំពីផលប៉ះពាល់នៃការបំពុលទឹកខ្យល់ សំលេង និងរំញ័រ	បង្កើនការយល់ដឹងពីផលប៉ះពាល់ដោយការបំពុលទឹក ខ្យល់ សំលេង និងរំញ័រ	ក្រុងស្រុកទាំង៦	មន្ទីរនិងរៀបចំធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ	លើក	១៨	ថវិកា រដ្ឋ	បរិស្ថាន	៣ឆ្នាំ	369,017	186,216	6.72	6.00	7.44	20.16
សរុប												23.72	24.50	25.94	74.16

៤. ផ្នែករដ្ឋបាល និងសន្តិសុខសង្គមបង្កប់នឹងសាធារណៈ

៤.១. វិស័យទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

1	ផ្សព្វផ្សាយច្បាប់	បង្កើនការយល់ដឹងដល់មន្ត្រីប្រជាពលរដ្ឋសិស្សានុសិស្ស	ស្រុកឆ្លូង ព្រែកប្រសព្វ ចិត្របុរី ស្នួល ក្រុងក្រចេះ	ផ្សព្វផ្សាយច្បាប់	លើក	9	រដ្ឋ	មន្ទីរទ រ ៣ អ	25 ថ្ងៃ	633	285	40.00	40.00	40.00	120.00
2	តាមដានការអនុវត្តច្បាប់	ពង្រឹងប្រសិទ្ធភាពការងារ	ស្រុកឆ្លូង	ចុះតាមដាន	លើក	12	រដ្ឋ	មន្ទីរ	60	108	54	40.00	40.00	40.00	120.0

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
									ថ្ងៃ						
3	ទទួលពាក្យបណ្តឹង និងចុះ អង្កេត ស្រាវជ្រាវពាក្យបណ្តឹង	ជួយសម្រួលទាក់ទងផ្លូវច្បាប់ដល់ប្រជាពលរដ្ឋចុះដោះស្រាយជូនប្រជាពលរដ្ឋ	គ្រប់មជ្ឈដ្ឋានក្នុងខេត្ត	បង្កើនការទទួលពាក្យបណ្តឹង	%	100	រដ្ឋ	មន្ទីរទ. រ ៣ អ	210 ថ្ងៃ	108	54	10.00	10.00	10.00	30.00
4	ចុះធ្វើអធិការកិច្ច	ពង្រឹងការគ្រប់គ្រងចំណូលចំណាយថវិការដ្ឋពង្រឹងការគ្រប់គ្រងសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ	តាមអង្គភាពនានាជុំវិញខេត្តក្រុង	កែលម្អអនុវត្តចំណុចអវិជ្ជមានតាមមន្ទីរអង្គភាព	លើក	25	រដ្ឋ	មន្ទីរទ. រ ៣ អ	125 ថ្ងៃ	150	75	54.00	54.00	54.00	162.00
សរុប												144.00	144.00	144.00	432.00

៤.២. វិស័យមុខងារសាធារណៈ

1	ចុះពិនិត្យ និងតាមដានការប្រើប្រាស់ មន្ត្រីរាជការស៊ីវិល និង មន្ត្រីជាប់កិច្ចសន្យា តាមមន្ទីរ អង្គភាពជុំវិញខេត្ត	ពង្រឹងការគ្រប់គ្រង និងប្រើប្រាស់មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាអោយបានត្រឹមត្រូវ	គ្រប់មន្ទីរ អង្គភាពក្នុង ខេត្ត	លុបបំបាត់មន្ត្រីរាជការអសកម្ម ក្នុងការបំពេញការងារ	លើក	108	មន្ទីរ	មន្ទីរមុខងារ សាធារណៈ	៣ឆ្នាំ	540	216	43.34	43.34	43.34	130.02
2	ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងវិស័យមុខងារសាធារណៈ	អភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ផ្នែកច្បាប់លើវិស័យមុខងារសាធារណៈ	គ្រប់មន្ទីរ អង្គភាពក្នុង ខេត្ត	មន្ត្រីរាជការស៊ីវិលទទួលបាន ចំណេះដឹងបន្ថែម	វគ្គ	12	មន្ទីរ	មន្ទីរមុខងារ សាធារណៈ	៣ឆ្នាំ	360	144	17	19	20	56
3	ត្រួតពិនិត្យស្ថានភាពរដ្ឋបាលស្ថាន ភាពគ្រួសារ និងឆ្លងតារាងទូទាត់ បៀវត្សមន្ត្រីរាជការ ស៊ីវិល	បានដឹងពីការប្រែប្រួលស្ថានភាព រដ្ឋបាល និងស្ថានភាព គ្រួសារ	គ្រប់មន្ទីរ អង្គភាពក្នុង ខេត្ត	មន្ត្រីរាជការទទួលបានផលប្រយោជន៍	លើក	72	មន្ទីរ	មន្ទីរមុខងារ សាធារណៈ	៣ឆ្នាំ	3,100	1,395	34.5	34.5	34.5	103.5

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		ចំណាយប្រែប្រួល (លានរៀល)			
				បរិយាយលទ្ធផល	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
4	ជំរុញការអនុវត្តគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈ	ធានាភាពងាយស្រួលការទទួលយកសេវាទៅប្រើប្រាស់ផ្តល់សេវាដែលផ្តោតទៅលើសេចក្តីត្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់	គ្រប់មន្ទីរ អង្គភាពក្នុងខេត្ត	ប្រជាពលរដ្ឋនិងស្ថាប័ននិងទទួលបានសេវាសាធារណៈងាយស្រួលឆាប់រហ័សតំលៃសមរម្យអាចទទួលយកបាន	លើក	3	មន្ទីរ	មន្ទីរមុខងារសាធារណៈ	3ឆ្នាំ	195	80	1	1	1	3
5	ជំរុញ និងអនុវត្តការលើកកម្ពស់គុណភាពការងារនិងការទទួលខុសត្រូវនៅថ្នាក់ក្រោមជាតិ	ចង់អោយមន្ត្រីរាជការតាមបណ្តាមន្ទីរ និងអង្គភាពមានឆន្ទៈក្នុងការបំពេញការងារហើយទទួលបានគុណផលការងារកាន់តែប្រសើរ	គ្រប់មន្ទីរ អង្គភាពក្នុងខេត្ត	ការអនុវត្តការងាររបស់មន្ត្រីរាជការតាមបណ្តាមន្ទីរ និងអង្គភាពទទួលបានលទ្ធផលល្អក្នុងការបំពេញការងារតាមទូទៅនិងការកិច្ចរៀងៗខ្លួន	លើក	6	មន្ទីរ	មន្ទីរមុខងារសាធារណៈ	3ឆ្នាំ	390	178	2	2	2	6
សរុប												97.84	99.84	100.84	298.52

៤.២.វិស័យផែនការស្ថិតិ

1	វគ្គបណ្តុះបណ្តាលស្តីពីកម្រងសំនួរទិន្នន័យមូលដ្ឋាន និងការប្រមូល	ទិន្នន័យមូលដ្ឋានមានគុណភាព និងប្រសិទ្ធភាព	១៦មណ្ឌលនៅឃុំសង្កាត់	មន្ត្រីក្រុង ស្រុក មេឃុំ ចៅសង្កាត់ សៀន មេភូមិ បានបណ្តុះបណ្តាល	វគ្គ	16	មន្ទីរ ផ្សព្វផ្សាយ	មន្ទីរ ផែនការ	៣ឆ្នាំ	360	160	10.00	10.00	10.00	30.00
2	បោះពុម្ពសៀវភៅព័ត៌មានស្ថានភាព និងព័ត៌មានពិន្ទុវិស័យ	ទិន្នន័យមូលដ្ឋានមានគុណភាព និងប្រសិទ្ធភាព	មន្ទីរ ផែនការ	សៀវភៅព័ត៌មានស្ថានភាព 300 និងព័ត៌មានពិន្ទុវិស័យ 300	ក្បាល	600	មន្ទីរ ផ្សព្វផ្សាយ	មន្ទីរ ផែនការ	៣ឆ្នាំ	360	160	6.00	6.00	6.00	18.00
3	វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ	ពង្រឹងការវិភាគព័ត៌មានស្ថានភាព ខេត្ត ក្រុង ស្រុក	មន្ទីរ ផែនការ	មន្ត្រីមន្ទីរ និង មន្ត្រីការិយាល័យផែនការស្ថិតិក្រុង ស្រុក 20រូប ចូលរួម	វគ្គ	1	មន្ទីរ	មន្ទីរ ផែនការ	៣ឆ្នាំ	80	30	2.00	2.00	2.00	2.00

ល. រ	ឈ្មោះគម្រោង	គោលដៅ	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
	សង្កាត់														
4	វគ្គបណ្តុះបណ្តាលស្តីពីដំណើរការកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគឃុំសង្កាត់នៅតាមសាលាក្រុងស្រុក	ពង្រឹងការវិភាគព័ត៌មានស្ថានភាព ខេត្ត ក្រុង ស្រុក	ក្រុង ស្រុកទាំង៦	ក្រុមប្រឹក្សា ស្ម័គ្រ ឃុំ សង្កាត់ និងមន្ត្រីសាលាក្រុង ស្រុក ចូលរួម	វគ្គ	6	មន្ទីរ	មន្ទីរ ផែនការ	៣ឆ្នាំ	300	98	12.00	12.00	12.00	12.00
5	សម្របសម្រួលដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំសង្កាត់	ពង្រឹងការវិភាគព័ត៌មានស្ថានភាព ខេត្ត ក្រុង ស្រុក	៤៧ឃុំ សង្កាត់	ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ ទាំង ៤៧ បានរៀបចំរួច	ឃុំ សង្កាត់	47	មន្ទីរ	មន្ទីរ ផែនការ	៣ឆ្នាំ	95	25	20.00	20.00	20.00	60.00
6	សម្របសម្រួលដំណើរការកសាង កម្មវិធីវិនិយោគ បីឆ្នាំរំកិលក្រុង ស្រុក	ពង្រឹងការវិភាគព័ត៌មានស្ថានភាព ខេត្ត ក្រុង ស្រុក	មន្ទីរ ផែនការ	កម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក ទាំង ៦ បានរៀបចំរួច	ក្រុង ស្រុក	6	មន្ទីរ	មន្ទីរ ផែនការ	៣ឆ្នាំ	520	211	6.00	6.00	6.00	18.00
7	សម្របសម្រួលដំណើរការកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត	ពង្រឹងការវិភាគព័ត៌មានស្ថានភាព ខេត្ត ក្រុង ស្រុក	មន្ទីរ ផែនការ	កម្មវិធីវិនិយោគបីឆ្នាំរំកិល ខេត្ត បានរៀបចំរួច	ខេត្ត	១	ផអព ខេត្ត	មន្ទីរ ផែនការ	៣ឆ្នាំ	34	10	4.00	4.00	4.00	4.00
8	គាំទ្រការរៀបចំ និងការផលិតទិន្នន័យ គម្រោងអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ ម៉ាទ្រីច	ពង្រឹងការវិភាគព័ត៌មានស្ថានភាព ខេត្ត ក្រុង ស្រុក	មន្ទីរ ផែនការ	គម្រោងអាទិភាពឃុំ សង្កាត់ ប្រចាំឆ្នាំ បានបោះពុម្ព និង ចែកជូនមន្ទីរ អង្គការ	ក្បាល	80	មន្ទីរ ផអព	មន្ទីរ ផែនការ	៣ឆ្នាំ	90	40	2.00	2.00	2.00	2.00

ល. រ	ឈ្មោះគម្រោង	គោលបំណង	ទីតាំង	លទ្ធផល			ប្រភព មូលនិធិ	ភ្នាក់ងារ អនុវត្ត	រយៈ ពេល	អ្នកទទួលបាន		តម្លៃគម្រោង (លានរៀល)			
				បរិយាយសង្ខេប	ឯកតា	ចំនួន				សរុប	ស្រី	2017	2018	2019	សរុប
9	តាមដានការអនុវត្តកិច្ចព្រមព្រៀបណ្តោះអាសន្ន របស់ឃុំសង្កាត់ ក្រុង ស្រុក និងខេត្ត	ប្រព័ន្ធ តាមដានកម្មវិធីវិនិយោគមានភាពប្រាកដ	ក្រុង ស្រុកទាំង៦	របាយការណ៍រីកចំរើនប្រចាំត្រីមាស	ត្រីមាស	4	ថវិកាមន្ទីរ	មន្ទីរផែនការ	៣ឆ្នាំ	360	95	16.00	16.00	16.00	36.00
10	ប្រមូលទិន្នន័យព័ត៌មានសម្រាប់រៀបចំតួលេខផលិតផលសរុបក្នុងស្រុក	ទិន្នន័យមូលដ្ឋានមានគុណភាព និងប្រសិទ្ធភាព	មន្ទីរផែនការ	តួលេខផលិតផលសរុបក្នុងស្រុក បានផលិតរួច	របាយការណ៍	80	មន្ទីរ	មន្ទីរ និងក្រសួងផែនការ	៣ឆ្នាំ	27	6	5.00	5.00	5.00	15.00
សរុប												83.00	83.00	83.00	249.00

ព្រះរាជាណាចក្រកម្ពុជា

ក្រសួងមហាផ្ទៃ

ជាតិ សាសនា ព្រះមហាក្សត្រ

សាលាខេត្តក្រចេះ

លេខ.០៩...សសវ/ក្រ.ក្រច

សេចក្តីសម្រេច

ស្តីពី

គោលការណ៍ណែនាំផ្នែកគោលនយោបាយ

សម្រាប់កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តក្រចេះ

អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត

ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ។
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
- បានឃើញអនុក្រឹត្យលេខ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង និងក្រុមប្រឹក្សា គណៈអភិបាលស្រុក។
- បានឃើញអនុក្រឹត្យលេខ ២១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
- បានឃើញអនុក្រឹត្យលេខ ១៥២ អនក្រ.បក ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការកែសម្រួលមាត្រា១២ នៃអនុក្រឹត្យស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
- យោងប្រកាសអន្តរក្រសួងលេខ ២៤១៧ ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
- យោងប្រកាសអន្តរក្រសួងលេខ ៣៥១៤ ប្រក ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ស្តីពីការកែសម្រួល ប្រការ ១ នៃប្រកាសអន្តរក្រសួងស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
- យោងស្មារតីប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ឆ្នាំទី១ នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៤។

សម្រេច

ប្រការ ១.-

សេចក្តីសម្រេចនេះ មានគោលបំណងណែនាំផ្នែកគោលនយោបាយសម្រាប់កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំកិលរបស់ខេត្តក្រចេះ ។

ប្រការ ២.-

ដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំកិលរបស់ខេត្តត្រូវអនុវត្តទៅតាមសេចក្តីណែនាំបច្ចេកទេសស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំកិលរបស់ខេត្ត ត្រូវរៀបចំឡើងដោយផ្អែកលើគោលការណ៍សំខាន់ៗមួយចំនួនដូចជា (១)ការចែករំលែកព័ត៌មាន (២)តម្លាភាព (៣)សង្គតិភាព និងសុខដុមនីយកម្ម (៤)ការចូលរួមពិគ្រោះយោបល់ជាទូទៅ (៥)ការឆ្លើយតបនឹងតម្រូវការ (៦)គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ (៧) ប្រសិទ្ធភាព និងសុក្រឹតភាពសេដ្ឋកិច្ច និងសង្គម (៨)ការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថាន និង(៩)ការធានាសមធម៌ ។

ប្រការ ៣.-

ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំកិលរបស់ខេត្ត ត្រូវមានលក្ខណៈគ្រប់ជ្រុងជ្រោយដែលគ្របដណ្តប់លើគ្រប់វិស័យអាទិភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងស្របតាមគោលនយោបាយអភិវឌ្ឍន៍ខេត្ត និងគោលនយោបាយអភិវឌ្ឍន៍ជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច សំដៅធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត និងសុខុមាលភាពប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខេត្ត ។

ប្រការ ៤.-

ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំកិលរបស់ខេត្ត ត្រូវយកចិត្តទុកដាក់ជាសំខាន់ទៅលើវិស័យដូចតទៅ ៖

- ក) ផ្នែកសេដ្ឋកិច្ច
- ជំរុញផលិតកម្មដំណាំស្រូវតាមរយៈផ្តល់សេវាកម្មបច្ចេកទេសដល់កសិករ (បណ្តុះបណ្តាល ធ្វើបង្ហាញ ទស្សនៈកិច្ចសិក្សា ពង្រឹងកសាងសហគមន៍អភិវឌ្ឍកសិកម្ម និងផ្សព្វផ្សាយតាមប្រព័ន្ធុយោសនា) ។
 - ជំរុញផលិតកម្មដំណាំកសិ-ឧស្សាហកម្ម និងការកែច្នៃ (កៅស៊ូ ពោត ដំឡូងមី សណ្តែក.....) និងរកទីផ្សារកសិកម្ម និងបង្កើនការងារធ្វើរបស់ប្រជាពលរដ្ឋនៅជនបទ ។
 - ជំរុញផលិតកម្មចិញ្ចឹមសត្វតាមរយៈការកែលម្អទំលាប់នៃការចិញ្ចឹម (ពូជ បច្ចេកទេសចិញ្ចឹម និងការថែទាំ) និងទុបស្តាត់ឱ្យបាននូវជម្ងឺឆ្លងគ្រប់ប្រភេទ ។
 - ធានាសន្តិសុខស្បៀង និងបង្កើនផលិតផលនាំចេញដែលធានាទាំងបរិមាណ និងគុណភាព ។
 - បន្តស្តារ កសាង ថែទាំ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពគ្រប់ប្រភេទ ព្រមទាំងបង្កើត និងពង្រឹងសមត្ថភាពរបស់សហគមន៍កសិករប្រើប្រាស់ទឹក ។
 - ផ្សព្វផ្សាយច្បាប់ស្តីពីទេសចរណ៍ សក្តានុពលទេសចរណ៍ក្នុងខេត្ត និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ព្រមទាំងអភិវឌ្ឍផលិតផល និងសកម្មភាពទេសចរណ៍ ។
 - បន្តជំរុញយុទ្ធនាការយោសនាផ្សព្វផ្សាយកម្ពុជាព្រះរាជាណាចក្រកម្ពុជា និងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ ។

- ពង្រឹងការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម និងធានាសុវត្ថិភាពក្នុងការប្រើប្រាស់ ។
- ពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង ការធ្វើអាជីវកម្មធនធានរ៉ែ និងពង្រីកបណ្តាញអគ្គិសនីដល់ជនបទ ។
- ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារមាត្រាសាស្ត្រ ជំរុញលើកម្ពស់ផលិតភាព គុណភាពផលិតផល និងសមត្ថភាពរបស់ឧស្សាហករណ៍-សិប្បករ ។
- ជួយគាំទ្រលើកស្ទួយសហគ្រាសធុនតូច និងមធ្យម និងសម្រួលធុរកិច្ច ។
- ពង្រឹងការគ្រប់គ្រង និងតាមដានត្រួតពិនិត្យការអនុវត្តការងារអាជីវកម្ម និងសេវាកម្មរបស់ប្រតិបត្តិករលើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ។
- បន្តស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដោយផ្ដោតអាទិភាពលើការថែទាំ ជួសជុលផ្លូវជាតិ ផ្លូវខេត្ត ការសាងសង់ផ្លូវថ្មី និងការពង្រឹងសមត្ថភាពរបស់កំពង់ផែ ។
- បន្តស្តារ និងសាងសង់ថ្មីនូវបណ្តាញលូដោះទឹកក្នុងទីប្រជុំជនក្រុងក្រចេះ ។
- បន្តសាងសង់ប្រាំងទន្លេ កែលម្អស្ពានច្បារសាធារណៈ និងចិញ្ចើមផ្លូវទីរួមក្រុង ស្រុក ។
- បន្តអប់រំផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ដាក់ផ្លាកសញ្ញាចរាចរផ្លូវគោក ត្រួតពិនិត្យបច្ចេកទេសយានយន្ត និងការដឹកជញ្ជូនលើសទម្ងន់ ។
- លើកកម្ពស់វិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ អភិវឌ្ឍន៍សហគមន៍ និងបន្តស្តារ ថែទាំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ។

ខ) ផ្នែកសង្គមកិច្ច

- ការអប់រំដោយផ្ដោតលើ មត្តេយ្យសិក្សា បឋមសិក្សា និងជំរុញកុមារគ្រប់អាយុឱ្យបានចូលរៀន ពិសេសកុមារជនជាតិដើមភាគតិច កុមារី កុមារបាត់បង់ឪពុក និងកុមារពិការ ។
- លើកកម្ពស់គុណភាពអប់រំ និងការឆ្លើយតប ។
- ធានាការចូលរៀនប្រកបដោយសមធម៌សម្រាប់កុមារគ្រប់រូប ។
- បន្តសាងសង់សាលារៀន និងបង្គន់អនាម័យនៅតំបន់ដែលមិនទាន់មាន ។
- ពង្រឹងការអប់រំក្រៅប្រព័ន្ធ និងយកចិត្តទុកដាក់លើកកម្ពស់មនៈសិការវិជ្ជាជីវៈរបស់បុគ្គលិកសិក្សា ។
- លើកកម្ពស់សុខភាពមាតា កុមារ ទារក និងសុខភាពសាធារណៈ
- ពង្រឹងការប្រយុទ្ធជម្លឺឆ្លង និងជម្ងឺមិនឆ្លង
- ពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់មនៈសិការវិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល និងធ្វើឱ្យប្រសើរឡើងគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ ។
- ពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅតាមមន្ទីរពេទ្យ និងសាងសង់បន្ថែមមណ្ឌលសុខភាព ។
- ពង្រឹងការផ្តល់សេវាប្រកបដោយសមធម៌ និងពង្រីកការផ្តល់មូលនិធិសមធម៌ដល់ក្រុមជនងាយរងគ្រោះ ។
- ពង្រឹងការងារអភិរក្សអភិវឌ្ឍន៍ បេតិកភណ្ឌ ទីទួលប្រាសាទបុរាណ និងផ្សព្វផ្សាយវប្បធម៌រូបិ-អរូបិ ចងក្រងប្រវត្តិ ភាសា ទំនៀមទំលាប់ វប្បធម៌ជនជាតិដើមភាគតិច ។
- ដឹកនាំ គ្រប់គ្រងវត្តអារាម ព្រះពុទ្ធសាសនា និងសាសនាដទៃឱ្យអនុវត្តតាមវិន័យសាសនា និងច្បាប់រដ្ឋ ។
- ពង្រឹង និងពង្រីកសាលាពុទ្ធិកសិក្សានៅគ្រប់កំរិត ។

- លើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត-អនាម័យជនបទ និងអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច ។
- បណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជន ដើម្បីមានលទ្ធភាពស្វែងរកការងារ ។
- ពង្រឹងការអនុវត្តច្បាប់ការងារនៅតាមក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានឯកជននានាក្នុងខេត្ត ។
- ពង្រឹង និងពង្រីកកម្មវិធីសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ និងងាយរងគ្រោះ ស្ដារលទ្ធភាពពលកម្មជូនជនពិការ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ។
- ពង្រឹងការគ្រប់គ្រងរបបគោលនយោបាយចំពោះអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងមជ្ឈមណ្ឌល ។
- បង្កើនការយកព័ត៌មានទាន់ពេលវេលា ប្លែក លឿន ទុកចិត្តបាន និងបង្កើនការផ្សព្វផ្សាយព័ត៌មានតាមវិទ្យុ និងទូរទស្សន៍ឱ្យបានទូលំទូលាយ ។
- បន្តការគាំទ្រតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញការបង្កើតក្រុមសន្សំដល់ក្រុមស្ត្រី ។
- ពង្រឹងការផ្សព្វផ្សាយកិច្ចការពារផ្លូវច្បាប់ និងលើកកម្ពស់សីលធម៌សង្គមដល់ស្ត្រី យុវវ័យ និងកុមារ ។
- លើកកម្ពស់សមភាព និងសមធម៌យេនឌ័រ និងបង្កើនសមត្ថភាពដល់ស្ត្រីឱ្យបានចូលរួមក្នុងវិស័យនយោបាយ ។
- បន្តជំរុញការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ និងការជួញដូរមនុស្ស ។

គ) ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ

- រៀបចំផែនដី ធ្វើប្លង់គោលទីរួមក្រុង និងស្រុក
- អនុវត្តគម្រោងបែងចែកដីសម្បទានសង្គមកិច្ចសម្រាប់ប្រជាពលរដ្ឋស៊ីវិល កងកំលាំងប្រដាប់អាវុធ និងគ្រួសារ ។
- ធ្វើអត្តសញ្ញាណកម្មដីរដ្ឋ និងបន្តចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់លើអចលនវត្ថុ ។
- ផ្សព្វផ្សាយស្តីពីច្បាប់ជលផល ជំរុញការងារវារីវប្បកម្ម និងបង្កើនស្តុកត្រីក្នុងបឹងធម្មជាតិ ។
- ពង្រឹងការងារអភិរក្ស អភិវឌ្ឍសត្វផ្សោត និងការគ្រប់គ្រងធនធានជលផលតាមរយៈសហគមន៍នេសាទ ។
- បន្តចូលរួមចំណែកអនុវត្តកម្មវិធីព្រៃឈើជាតិ ២០១០-២០២៩ ។
- ពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីធានាបានការយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើសព្រៃឈើ និងសត្វព្រៃ ព្រមទាំងបន្តអប់រំប្រជាជនឱ្យយល់ពីកាតព្វកិច្ចការពារព្រៃឈើ និងកាត់បន្ថយការកាប់រាន និងហុំព័ទ្ធដីព្រៃឈើដោយខុសច្បាប់ ។
- ជំរុញការគ្រប់គ្រងកាកសំណល់រាវ សំណល់រឹងតាមទីសាធារណៈ ត្រួតពិនិត្យការបំពុលខ្យល់ ការរំខានដោយសម្លេង និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ។
- ពង្រីកបណ្តាញផ្សព្វផ្សាយព័ត៌មានឧតុនិយម និងជលសាស្ត្រ ដល់គ្រប់ស្រុក ។
- ត្រៀមបង្ការ ឆ្លើយតប និងស្ដារ គ្រោះមហន្តរាយ ។

ឃ) ផ្នែករដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

- ពង្រឹងការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ។
- បន្តផ្សព្វផ្សាយច្បាប់អាទិភាពទាំង ១១ នៅថ្នាក់ក្រោមជាតិ ។
- ផ្សព្វផ្សាយ និងជំរុញការចុះបញ្ជីអត្រានុកូលដ្ឋានឱ្យបានទាន់ពេល ។
- បន្តជំរុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋ ពីអាយុ ១៥ឆ្នាំ និងប្តូរអត្តសញ្ញាណប័ណ្ណហួសសុពលភាព ។

N/

- កែសម្រួលព្រំប្រទល់រដ្ឋបាល ភូមិ-ឃុំ ឱ្យបានសមស្រប ។
- ពង្រឹងគុណភាព ការផ្តល់សេវាសាធារណៈ ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស ។
- ពង្រឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងពលករអណ្តែតឱ្យមានប្រសិទ្ធភាព ។
- ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទូទាំងខេត្ត និងជំរុញការរៀបចំវេទិកាសាធារណៈរបស់រាជរដ្ឋាភិបាល ។

ប្រការ ៥.-

ដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ត្រូវផ្តល់ឱកាសឱ្យបានពេញលេញដល់ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមនៅក្នុងដំណើរការទាំងមូល ។ អ្នកពាក់ព័ន្ធទាំងនោះរួមមានក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ទីចាត់ការចំណុះសាលាខេត្ត គណៈអភិបាលក្រុង ស្រុក អង្គការសង្គមស៊ីវិល វិស័យឯកជន ជាពិសេសក្រុមអ្នកផលិតនៅមូលដ្ឋានក្រុមតំណាងផលប្រយោជន៍ ក្រុមជនងាយរងគ្រោះ ។ល។

ប្រការ ៦.-

គណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្ត ត្រូវអនុវត្តតាមសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ក្រចេះ ថ្ងៃទី១៩ ខែ... ឆ្នាំ២០១៤ N

ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ



ជូនដំណឹង

ចម្លងជូន ៖

- ក្រសួងមហាផ្ទៃ
- ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ
- ក្រសួងផែនការ
- លេខាធិការដ្ឋាន គ.ជ.អ.ប
- គ្រប់សមាសភាពក្រុមប្រឹក្សាខេត្ត
- ដើម្បីជូនជ្រាប
- ដូចប្រការ៦ ដើម្បីអនុវត្ត
- ឯកសារ កាលប្បវត្ត